

លូកា ប្រាក់ សារ ដាក់ ឡើង យីស៊ូ សារ អន់តត់ រ៉ះ

លូកា អើ ប្រឹក្ចី ម៉ូអ្សា អើ សុនសាត ក្រិក អើ អូ អន់ហ្គាល់ យីស៊ូ ញុន ឡាកោ អើ ទៅ អុះ លូ អើ អូ ត្រត់ កាំឡាំង ១២ ដូរ បក់ រ៉ះ ប៉ាតាង យីស៊ូ ណោះ ដេល ហះកា អើ សៀ យីស៊ូ ដេល លូ អើ ប្រឹក្ចី ងារ អន់ខូ លូ រត់ ប៉ូល ផះ រ៉ាំងរ៉ាំង អើ ឡាំ រ៉ះ សារ ដាក់ ឡើង យីស៊ូ ប៉ាត់ ប៉ាថេត ក្រិក។

លូកា ទី ប្រាក់ សារ កាណុង ផាប់ ប៉ានីរ ប្រ្រះ ទី ពៀរ សារ យី ពីង ផាប់ អា រ៉ះ សារ ដាក់ ឡើង យីស៊ូ លូ ពីង ផាប់ ម៉ោញ ណា រ៉ុ រ៉ះ ឡើង ងារ ម្ចត បក់ រ៉ះ សារ ប៉ាតាង យីស៊ូ។ អើ អ្សក់ ប៉ាតុ សារ អន់ទៀតៗ ឡាក់ ទី ប្រាក់ រ៉ះ ឡើង សារ យីស៊ូ លូ ប៉ានិត ហៃ កាខាក់ ព្វយ ឡាបៀប ម្ចត បក់ ហ្សាំង សាឡាច់ ពីង រ៉ាំងហារ ណោះ។ ពូ យីត ផា លូកា ប្រាក់ សារ ដាក់ ឡើង យីស៊ូ កាណុង ផាប់ អា ផះ រ៉ាំងរ៉ាំង សាណាំ ៦០-៦៥ គ.ស.។

សារ លូកា បិច កា ពូ អូ ហ្គង់

លូកា ប្រាក់ សារ កាណុង ផាប់ អា សាំរ៉ាប់ អន់ សុនសាត អន់ ទៀត អាន។ អើ រ៉ះ ឡើង សារ យីស៊ូ លូ បិច រ៉ះ អន់ ពូ អូ អន់ តត់ ផា យីស៊ូ ពីះ ភៀ ណាំង លូ តង់ ប៉ាណូស បក់ ហ្សៀង ហ្សៀ ត។ ម៉ោញ ណារ អើ បិច កា ពូ ហ្គង់ ផា ប៉ាដាត ប៉ាលឹង ម៉ះ ប្រ្រះ បិកកាតយ៉ ប៉ាណាំ យីស៊ូ ឡើង យីស៊ូ បើ កើត លើយ ទីល ដារ

អើ តើ ប៉ាត់ មឿង យេរូសាឡឹម។ ឡាយ ឡឹង យីស៊ូ រឹស សីត ប៉ាងាត់ ប៉ាលីង ប្រ្រឹះ ប៉ាណាំ ក្រំ មូត សៀ ប្រ្រឹះ ប្រើ អន់ខែ ចាក រះ សារ ដាក់ ឡឹង យីស៊ូ លើយ ទីល ស្រុក ញឹក ពីង អង់កក់ តេះ។

លូកា បិច អន់តត់ ប៉ាតោ កា មូត បក់ សៀ យីស៊ូ អន់ ទី ពុត តា ប៉ាប តាប៉ុន ឡាក់ កា ប្រ្រឹះ ទី ពុត តាប៉ាប តាប៉ុន ដេល។ អើ អន់ តត់ ប៉ាតោ កា ពូ ជៃ អន់ អ្យក់ យ៉ូ សារ យច គូប សោប អន់ អ្ន អ្នាត ដោះ លូ អ្ន អ្យក់ ពុត ចែក តង មូត បក់ តាបាយ កាសត់ លូ អ្ន សា ឡាក់ អ្នាត កាណាត់ ញ៉ាៗ ទិណោះ ញន ហៃ កា យីស៊ូ។ បក់ សៀ យីស៊ូ ត្រក់ អ្យក់ ពុត ចែក មន់ អើ ប្រ្រឹះ យី កាកាប រះ សារ លើយៗ លូ ប្រ្រឹះ ឡាក់ ពី ត្រក់ ទី ពុត ហោក រីក់ លើយ ខង ទី ប៉ាងាត់ ប៉ាលីង យីស៊ូ អ្ន អន់ខ្ន លូ ត្រក់ អ្ន អន់តត់ ជា ប្រ្រឹះ បិ កកាតយ័ តង បក់ សៀ កិញអៀ ហង។

ធីនកាន កាណាង សារ លូកា ច្រាត់

- កាប សាត់ ប៉ាន់ដា (១:១-៤)
- កាណើត យូហាន ឡាក់ ប៉ាំងហុំ ពូ លូ កាណើត យីស៊ូ (១:៥-២:៥២)
- សារ យូហាន រះ (៣:១-២០)
- សារ យីស៊ូ ប្រើ យូហាន ប៉ាំងហុំ លូ សារ អើ អ្ន ចៃ ប្រឹក្តី ពួយ ប្រ្រឹះ បឹត ប៉ាំងល់ (៣:២១-៤:១៣)
- សារ យីស៊ូ រះ សារ ដាក់ ឡឹង ប្រ្រឹះ ពីង ខេត កាលីឡេ (៤:១៤-៩:៥០)
- សារ យីស៊ូ ឡាច់ ឡឹង ខេត កាលីឡេ ឡាំ ប៉ា ត់ មឿង យេរូសាឡឹម (៩:៥១-១៩:២៧)
- អាទិត អន់តីត អ្ន ពីង មឿង យេរូសាឡឹម លូ សារ អើ តើ ពីង

អ្វីៗ គឺ (១៩:២៨-២៣:៥៦)

សារ យ៉េស៊ូ រឿន សីត ណារូ លូ តាំបាង ឡាកោ អន់ កា ម្នូត បក់ សៀ អ៊ែ ប៊ីប៊ី (២៤:១-៥៣)។

១ អាញ ប្រាក់ សត់ត្រា អា រ៉ះ កា វត៌ ថេរ៉ាភីលៈ ទី ប៉ាណូស អៀង ដូវ ខំ ប្រាក់ គម ទិ សារ ឡាក់ កើត ពី៖ ពីង កាំឡាំង ញីន។

២ អន់ខែ ប្រាក់ ត្រក់ ព្វយ សារ ញីន កាតាំង ឡឹង បក់ ទី ប៊ីប៊ី តូ ម៉ាត់ ឡឹង សើត ពែ លូ ប្រគី ដារ រ៉ះ ប៉ានីរ ប្រ្រៈ។

៣ អាញ ទី ប៉ានិត ហៃ សារ ទិ អា តុត ទុញ កេះ យី អាញ ហៃ ទិ ពុត ទិ ពៀក កាខាក់ ណោះ អាញ យីត ជា ត្រក់ ប្រាក់ គម អន់ ដាក់ៗ ប៉ាហ្សឺ ជីន ប៉ាក់ អីស

៤ ភ្លឺ អន់ អីស អុ អន់តក់ ជា ទិ សារ អន់តក់ ប៉ាតោ ឡាក់ អីស ទី កាតាំង ពែ យី ដាក់ ត្រក់ តាទីច។

សារ បិយ ប្រ្រៈ រ៉ះ ឡឹង កាណើត យូហាន

៥ ផៈ រ៉ាំងរ៉ាំង សាដាច់ ហេរត អ្នែ រ៉ាំងហៃ ខេត យូដា ណោះ ទី ក្រាក់ រ៉ាម៉ះ ប្រ្រៈ ម៉ោញ ដូវ សិច សាការី អ៊ែ កា ក្រុំ វត៌ អា បីយ៉ា។ កាម៉ាញ អ៊ែ សិច អេលីសាបិត ឡាក់ ផ្លង់ រ៉ាច វត៌ អា រ៉ុន ដេល។

៦ ម្នូត ក្លោ កាម៉ាញ ពៀរ ដូវ អា ឡាក់ ប៉ាណូស ដាក់ ត្រង់ ត្រក់ ពុត ប្រ្រៈ បិកកាតយី អន់ខែ ប្រគី ព្វយ ចាបាប ប្រ្រៈ អូ ទី យច អុះ។

៧ អន់ខែ ពៀរ ដូវ អា អូ ទី គន អុះ ខង យ៉ាក់ អេលីសាបិត អ៊ែ អង់កាន់ អូ អូ ទី គន ទីប អន់ខែ កា ឡាកោ ក្រាក់ កេះ ដេល។

៨ ទី ដាវ ម៉ោញ ត្រក់ ដាវ ក្រំ រតី អាប៊ីយ៉ា ម៉ុត ប្រើគី ដាវ រ៉ាម៉ះ ប្រើ: រតី សាការី កា ម៉ុត ដេល។

៩ អន់ខែ រឿស រតី សាការី អន់ ម៉ុត សុះ កាណាគី បោផ្លូវ កាណាង រោង រ៉ាម៉ះ ប្រើ: បិកកាតយ័។ គុន តាឡាប័ ឃើយ ម្នុត ក្រាត់ រ៉ាម៉ះ ប្រើ: អន់ខែ រឿស រតី សាការី ណោះ អន់ខែ រ៉ុប កា ប៉ាច់ ។

១០ ផៈ អើ ម៉ុត សុះ កាណាគី បោផ្លូវ កាណាង រោង ទី ប៉ាណូ ស អៀង អ្នែ ម៉ន់ ក្យាត់ ហះ ឡឹង។

១១ កេះណោះ ទី បិយ ប្រើ: បិកកាតយ័ តាំបាង ឡាកោ អន់ សាការី ប៉ប អ្នែ អន់តាវ តែង សាម៉ា ហះ ចារ សុះ កាណាគី បោ ផ្លូវ។

១២ ផៈ អើ ប៉ប បិយ ប្រើ: អើ កាខវ ណូស អ្នុត កាខាក់។

១៣ បិយ ប្រើ: រះ កា អើ ជា «ដៃ អ្នុត ហង សាការី ប្រើ: បិ កកាតយ័ ភម អន់ ដេល សារ អីស ប៉រ ណោះ កាម៉ាញ អីស ចឹង កើត គុន កាម៉ាក់ ម៉ោញ ត្រក់ អន់ សិច អើ យូហាន។

១៤ គុន សាស្វា ណោះ ចឹង ប្រើគី អន់ កា អីស ទី ពុត ពៀក ហោក រតី ប៉ាត់ អើ កើត ទៀ ចឹង ទី ប៉ាណូស អៀង ហោក រតី កា អើ និះទៅ ដេល។

១៥ គុន អីស អើ ចឹង ប្រើគី តីស ហះ ម៉ាត់ ប្រើ: បិកកាតយ័ អើ អ្ន អែត តាពៃ លូ អ្ន អែត កាណាគី ប៉ាញ្ជិល ញ៉ា អុះ។ សាស្វា ណោះ ចឹង ទី ប៉ាងាត់ ប៉ាលឹង ប្រើ: ដាក់ កាខាក់ អ្នែ ប៉ាណាំ ពុត ពៀក អើ ឡឹង អ្នែ កាណាង រ៉ាច់ មើត អើ។

១៦ គុន អីស ណោះ អើ ចឹង ប៉ាណាំ សុនសាត អ៊ីស្រាអើល អៀង ដូវ រ៉ុល សីត ណាំង ប្រើ: បិកកាតយ័ ឡាក់ ប្រើ: ម៉ះ អន់

ខែ ទៅ ណាវ។

១៧ អើ ចឹង ឡា អន់ទ្រូល ឡើង ប្រៀប លូ ចឹង ទី ប៉ាងាត់ ប៉ាលឹង ប្រៀប អំរ៉ាញ អីញ * ឡាក់ កា វគី អេលីយ៉ា ដែល ភៀ ប្រគំ អន់ ពុត ពី លូ គន អន់ ត្រង់ លូ គូប សោប លូ ប្រគំ អន់ ប៉ាណូស អីក ពុត កើត ប៉ាណូស ដាក់ ពុត ឡុត ភៀ ទ្រៀម ប៉ាសុន អន់ ដាក់ សាំរ៉ាប់ ហាប់ ពី តាំងឡា ពិន»។

១៨ វគី សាការី អំបញ្ច លូ ប៊ិយ ប្រៀប ជា «ប្រគំ នីចម៍ អាញ ចឹង អូ អន់តត់ ជា សារ អា ចឹង កើត ពី៖ តាទីច? ខង ឡាកោ អាញ អា ក្រាត់ កេះ កាម៉ាញ អាញ កា ឡាកោ ក្រាត់ និ៖ទៅ ដែល»។

១៩ ប៊ិយ ប្រៀប តើល ជា «អាញ សិច កាព្រីយែល ឡាក់ ឃើយ អ្នែ អន់ខ្ល លូ ប្រៀប បិកកាតយ៍ អើ ប្រើ អាញ ឡា រ៖ សារ ដាក់ អា កា អីស។

២០ ញន កា អីស អូ សៀ អាញ អីស ចឹង កាំឡូ អូ អូ កាប លើយ ទីល ដាវ កាំឡុត សារ អា កើត ពី៖ តាទីច»។

២១ ផ៖ ណោះ កា ទី ប៉ាណូស អៀង អ្នែ ក្យាត់ វគី សាការី ហៈ ឡើង ពូ ញម ខាក់ ខង អើ ម៉ុត កាណុង រោង រ៉ាមៈ ណោះ ទុញ យ៉ុប។

២២ ប៉ាត់ អើ ឡាច់ ទីល ប៉ាត់ ឡើង កេះ អើ អូ អូ កាកាប លូ ពូ អុះ។ កាំឡាង ទីខ្ល ពូ យីត ជា ចាបៈ កា សាការី ទី ប៉ប កា ណាត់ អំរ៉ាញ អីញ កេង ខាក់ កាណុង រោង រ៉ាមៈ ណោះ តាម ហៃ។ វគី សាការី ប្រគំ សាញ៉ា លូ តី អន់ កា ពូ ហ្លង់ ខង អើ កាំឡូ អូ អូ កាប កេះ។

* ១:១៧ ១:១៧ ទី ប៉ាងាត់ ប៉ាលឹង ប្រៀប អំរ៉ាញ អីញ ពិន ព្រៃ នីអៀ កា ត្រង់ ដេលៈ ទី ពុត ពៀក លូ អំរ៉ាញ អីញ ។

២៣ ប៉ាក់ ក្រំ អន់ខែ ប្រគំ ងារ វ៉ាម៉ះ ប្រ្លឹះ កេះ។ សាការី សីត ប៉ាក់ ហី អើ ទៅ ហង។

២៤ ឡែង ឡឹង ណោះ កាម៉ាញ រគំ សាការី យ៉ាក់ អេលីសា បិត កាឡាកោ គៀម តាទីច ហង។ អើ អ្នែ ដឹង កាណុង ហី ទុញ ប៉ាតាម ខែ។ អើ កាប ជា

២៥ «កិញអៀ អា ប្រ្លឹះ បិកកាតយ័ តាប៉ាប តាប៉ុន កា អាញ កេះ អើ អូ អន់ អាញ តាយួស កា ពូ ហង †»។

សារ បិយ ប្រ្លឹះ រះ ឡឹង កាណើត យីស៊ូ

២៦ ប៉ាក់ ត្រោ ខែ ឡឹង ណោះ ណារ្គ ប្រ្លឹះ បិកកាតយ័ ប្រើ បិយ អើ សិច កាព្រីយែល ឡា ប៉ាក់ ស្រុក ណាសាវែត ពីង ខេត កាលីឡេ

២៧ កៀឡា រះ លូ អង់កាន់ រុះ ម៉ោញ ដូវ សិច ម៉ារីឡាក់ បើ តែប លូ កាម៉ាក់។ ទី កាម៉ាក់ ម៉ោញ ដូវ សិច យូសែប ចឹង ទី អើ យូ សែប ណោះ ឡាក់ ផ្លង់ វ៉ាច់ សាដាច់ ដារីត។

២៨ បិយ ប្រ្លឹះ មុត កាណុង ហី ម៉ារី លូ រះ ជា «អី ណាង ប្រ្លឹះ បិកកាតយ័ បិច ចៃ កា អីស អើ អ្នែ អន់ខូ លូ អីស ហង»។

២៩ អើ កាតាំង បិយ ប្រ្លឹះ រះ នីណោះ អើ កាខវ់ ណូស ខាក់ លូ យីត កាណុង ពុត ជា សារ អើ រះ អា ទី ណី នីចម៍ ?

៣០ បិយ ប្រ្លឹះ រះ កា ម៉ារី ជា «អីស ជែ អ្សុត ម៉ារី! ប្រ្លឹះ បិកកាតយ័ ប៉ាញ ពុត កា អីស ហង។

៣១ អីស ចឹង ឡាកោ គៀម លូ អ្នែ ហាអុញ កើត គន កាម៉ាក់ ម៉ោញ អីស ត្រគំ អន់ សិច អើ ជា យីស៊ូ។

† ១:២៥ ១:២៥ អង់កាន់ អូ ទី គន ពូ យីត ជា ប្រ្លឹះ បិកកាតយ័ ចែត ចូត អង់កាន់ ណោះ។

៣២ អែរី ណោះ ចឹង ប្រើគំ តីស កាខាក់ ពូ ចឹង អើ សិច អែរី ផា គន ប្រើ៖ ឡាក់ តីស ហ្គិត។ ប្រើ៖ បិកកាតយ័ ចឹង ប្រើ អែរី រាំង ហៃ ប៉ាសុន ឡាក់ កា វគី អែរី សាដាច់ ដារីត។

៣៣ អែរី ចឹង រាំងហៃ ប៉ាសុន អ៊ីស្រាអែល លើយ អូ អូ ឡុច អុះ»។

៣៤ ម៉ារី តើល បិយ ប្រើ៖ ផា «ប្រើគំ នីចម ចឹង អន់ សារ អា អូ កើត ខង អាញ អូ ទី តែប លូ កាម៉ាក់ ?»

៣៥ បិយ ប្រើ៖ តើល ផា «ប៉ាដាត ប៉ាលឹង ប្រើ៖ ដាក់ កាខាក់ ចឹង ជីវ អ្វៃ ពីង អីស លូ អំរ៉ាញ អីញ ម៉ះ ប្រើ៖ តីស ហ្គិត ចឹង កាត្រោប កាន់ទីង អីស លូ កី។ ទីល នីណោះ ពូ ចឹង ផា "គន ណោះ ដាក់ ត្រង់ សារ៉ាប់ កា ប្រើ៖ អែរី ឡាក់ គន ប្រើ៖ បិកកា តយ័"។

៣៦ កិញអៀ អា អេលីសាបិត ប្រង់ អីស អែរី ឡាកោ គៀម ត្រោ ខៃ កេះ អែរី ចឹង ទី គន កាម៉ាក់ យ័៖ អែរី អង់កាន់ អូ អូ ទី គន លូ ឡាកោ ក្រាក់ កេះ កាតាម

៣៧ ខង អូ ទី ដារ ញ៉ា ឡាក់ ប្រើ៖ បិកកាតយ័ ចឹង អូ អូ ប្រើគំ ណោះ អុះ»។

៣៨ ម៉ារី តើល បិយ ប្រើ៖ ផា «អាញ ឡាក់ ទុច ម៉ះ ប្រើ៖ បិក កាតយ័ សារ អីស រ៉ះ អា អន់ កើត ពីង អាញ ឡាក់ កា អីស ផា ពិ»។ កេះណោះ បិយ ប្រើ៖ ឡាច់ ឡឹង ចារ អែរី ហង។

៣៩ កេះណោះ ម៉ារី កា ប៉ាន់តាន ឡាក់ ប៉ាក់ ស្រុក ម៉ោញ ពីង ព្រី ប៉ានីម ពីង ខេត យូដា។

៤០ ទីល ប៉ាក់ ណោះ អែរី ម៉ុត ពីង ហី វគី សាការី លូ អើ យ៉ាក់ អេលីសាបិត។

៤១ យ៉ាក់ អេលីសាបិត កាតាំង ម៉ារី អើ អើ គន កាណុង វ៉ា ចំ អើ កា សាំប័ត់ កាខាក់ ឡូត។ យ៉ាក់ អេលីសាបិត កា ទី ប៉ាង្កា តី ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អើ។

៤២ កេះណោះ យ៉ាក់ អេលីសាបិត កាប តុត ពុត ជា «ទី ម្លូត អង់ កាន់ ដឹង អីស ហង ប៉ុន ក្វា ឡឹង ពូ លូ គន កាណុង វ៉ា ចំ អីស ចឹង ទី សារ ដាក់ ដេល។

៤៣ ញ៉ា ត្រុត ប៉ុន អាញ អា មើត ពី តាំងឡា អាញ ឡាំ ចាក ប៉ាក់ អាញ?

៤៤ សាត់ អាញ កាតាំង អីស អើ អាញ គន កាណុង វ៉ា ចំ អាញ អា អើ សាំប័ត់ កាខាក់ ឡូត ខង អើ ហោក រីត កាខាក់។

៤៥ អីស សាណុក សាវ៉ាក តាទីច ហង ញុន អីស សៀ ប៉ានីរ ប្រ្លឹះ បិកកាតយ័ ទី រះ កា អីស ខង សារ អើ រះ ណោះ ចឹង កើត ពី: តាទីច»។

៤៦ ណោះ ម៉ារី កាប ផាះ

«អាញ ប៉ានេ ប្រ្លឹះ បិកកាតយ័ ទី ពុត ទី ពៀក។

៤៧ អាញ ហោក រីត កា ប្រ្លឹះ បិកកាតយ័ ញុន កា អើ តង់ អាញ

៤៨ ខង អើ តាប៉ាប តាប៉ុន កា អាញ ឡាក់ ទុច អើ យ្លឹះ អាញ អូ គីត អូ ខា កាតាម។

គីត អៀ តែង ម៉ាត់ ប៉ាណូស គ្រីប រ៉ាងហារ ពូ ចឹង ជា អាញ ទី សារ សាណុក សាវ៉ាក តាទីច

៤៩ ខង ប្រ្លឹះ ឡាក់ ទី អំរ៉ាញ អីញ តាំបាង សារ កេង ខាក់ អន់ កា អាញ អើ អា ដាក់ ត្រង់ តាទីច។

៥០ គ្រីប រាំងហារ អែរី តាប៉ាប តាប៉ុន កា ប៉ាណូស ពៀ
ឡាក់ អៀល កូត អ្សត កា អែរី។

៥១ ប្រ្លឹះ ទី ប្រ័គី សារ អំរ៉ាញ អីញ អៀង
លូ តាំងហ្សិត ឡាច់ ប៉ាណូស ពៀ ឡាក់ តីស ពុត។

៥២ ប្រ្លឹះ ប៉ាឡិ ឆ្លាត ម្លត សាដាច់ អន់ កេះ ប៉ាសុន ឡុត
កេះណោះ ប៉ោក ហារ ប៉ាណូស ថុក ញ៉ាក អន់ ប្រ័គី តីស
ឡុត។

៥៣ អែរី អន់ កាណាគី ដាក់ កា ម្លត ថុក ញ៉ាក ប៉ាកម៉ង់
កេះណោះ ទ្រុះ សីត ម្លត ប្រ្លឹះ ប៉ាតុរដ៍ អន់ សីត តី តាដោះ។

៥៤-៥៥ អែរី តង់ ប៉ាសុន អែរី អ៊ីស្រាអែល
ទីប តាប៉ាប តាប៉ុន កា រគី អាប្រាហាំ លូ ផ្លង់ រ៉ាច់ អែរី លើយ
ឡាក់ កា ប្រ្លឹះ ទី សាញ៉ា លូ រគី យ៉ាក់ ពិន ពែ
អែរី អ៊ូ ពិល អុះ»។

៥៦ ម៉ារី កា អែរូ លូ យ៉ាក់ អេលីសាបិត ទុញ ប៉ែង ខែ កេះ អែរី កា
សីត ប៉ាក់ ហី អែរី ទៅ ណារ៉ូ។

សារ កាណោត យូហាន

៥៧ ប៉ាក់ យ៉ាក់ អេលីសាបិត គ្រីប ខែ កេះ អែរី អែរូ ហាអុញ
កើត គន កាម៉ាក់ តាទីច។

៥៨ ម្លត អែរូ រក្សាមី លូ ម្លត អុះ មី ផ្លង់ រ៉ាច់ ពូ ប៉ាណាំ គូប ហោក
រ៉ក់ លូ អែរី ដេល ខង ពូ កាតាំង លេវ ផា ប្រ្លឹះ បិកកាតយ័ តាំ
បាង ពុត តាប៉ាប តាប៉ុន កា អែរី ខាក់។

៥៩ ប៉ាក់ តាំងហាម ដារ ឡឹង ណោះ ពូ អ្សក់ ឡាំ កាសិត អង់
ការ សាស្តា ណោះ។ ពូ បិច អន់ សិច ផា សាការី ឡាក់ កា ពី អែរី
ដេល។

៦០ ហះកា មើត អើរ រះ កា ពូ ផា «អូ អុះ ត្រត់ អន់ សិច ផា យូ ហាន»។

៦១ ពូ តើល ផា «ទិ អុះ មី ផូង រ៉ាច់ អន់ដីស អូ ទី ពៀ សិច នី ណោះ អុះ»។

៦២ អន់ខៃ ប្រើគី សាញ៉ា លូ តី អំបញ្ច លូ វគី សាការី ផា «អីស បិច អន់ សិច គន អីស អា នីចម៍?»

៦៣ វគី សាការី ប្រើ ពូ អ្សក់ កាដាន អន់ កា អើ កេះណោះ អើ ច្រាត់ រះ ផា «គន អាញ អា សិច យូហាន»។ ពូ ទិខូ កា ញម ខា ក់។

៦៤ ផាឌី វគី សាការី អុ កាប ឡូត កេះណោះ អើ ប៉ានេ ប្រ្លះ បិកកាតយ័។

៦៥ មួត អ្នែ រសានេង កា អ្សត ទិខូ សារ អា កាតាំង លៅ ប៉ាញ្ច ទីប ចារ ប៉ានីម កាណុង ខេត យូដា។

៦៦ ទិ បក់ កាតាំង សារ អា ពូ កាគីន កាណុង ពុត។ ពូ កាប ផា «ប៉ាត់ យ៉ាង តោ ទៀ នីចម៍ ចឹង កេះ គើញ?» ខង ប្រ្លះ បិក កាតយ័ ទី តង់ រ៉ាងហៃ អើ នីអៀ។

៦៧ វគី សាការី ពី សាស្វា ណោះ អើ ទី ប៉ាដាត ប៉ាលឹង ប្រ្លះ ដាក់ កាខាក់ ម៉ុត ប៉ាណាំ ពុត ពៀក អើ កេះណោះ កាប ពួយ ប៉ានីរ ប្រ្លះ ផា៖

៦៨ «ពិ ពិន ប៉ានេ ប្រ្លះ បិកកាតយ័ ឡាក់ ប្រ្លះ សុនសាត អ៊ីស្រា អើល ខង អើ ពី៖ ហាយ ប៉ាសុន អើ។

៦៩ អើ អន់ ប៉ាណូស ម៉ោញ ដូរ ឡាក់ ទី អំរ៉ាញ អើញ ឡាំ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង សារ តោ

អើ ណោះ ឡាច់ ឡឹង ផ្ទៃ រ៉ាច់ ដារីត ឡាក់ ប្រគំ ទុច ប្រ្រឹះ បិ
កកាតយ៍។

៧០ ប្រ្រឹះ ប្រគំ នីអៀ ត្រគំ ឡាក់ កា ប៉ានីរ អើ ទី សាញ៉ា ពីង មូត
រ៉ាគីយ អើ ឡាក់ ដាក់ ត្រង់ សើត ពែ ហង។

៧១ យី អើ តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង តី មូត តាមីរ
លូ អន់ រ៉ាវ៉ាច់ ឡឹង តី មូត បក់ អូ ណិស កា ពិន ដេល។

៧២ អើ តាំបាង ពុត តាប៉ាប តាប៉ុន កា វគី យ៉ាក់ ពិន
លូ អើ ចឹង តាក់ អង់កេះ សារ សាញ៉ា វែរ ពុត ដាក់ ឡាយ៉ា
មី មីះ អើ។

៧៣ យី អើ ទី ម៉ត់ លូ វគី ពិន អាប្រ៉ាហាំ ផា
៧៤ អើ ចឹង តង់ ពិន អន់ រ៉ាវ៉ាច់ ឡឹង តី មូត តាមីរ

ម៉ាក់ ពិន ចឹង សាំប្រឹះ ប៉ានេ អើ ទីប អូ អូត កា ញ៉ា
៧៥ ទីប អន់ ពិន អៃ ដាក់ អៃ ត្រង់ ហះ ម៉ាត់ ប្រ្រឹះ រប់ ដាវ
លើយ ទីល ឡុច អាញ។

៧៦ កាប៉ាច់ អីស គន !
អីស ចឹង កេះ រ៉ាគីយ មីះ ប្រ្រឹះ ឡាក់ តិស ហ្គិត
ខង អីស ចឹង ឡាំ អន់ទ្រូល ឡឹង ពី តាំងឡា ពិន
ភៀ ទ្រៀម ទ្រង អន់ កា អើ។

៧៧ អីស ចឹង ប្រគំ អន់ ប៉ាសុន ប្រ្រឹះ អូ អន់តត់ ផា
ប្រ្រឹះ តង់ អន់ខៃ អន់ រ៉ាវ៉ាច់ ឡឹង សារ តៅ
យី អើ អូ អូក់ យ៉ូ សារ យច មីះ អន់ខៃ។

៧៨ ប្រ្រឹះ ពិន អើ ទី ពុត តាប៉ាប តាប៉ុន ខាក់
អើ ចឹង អន់ ម៉ោញ ដូរ ជីរ ឡឹង ប្លែង តាក់ តាតារ ពិន

៧៩ យី អើ ចឹង តាក់ តាតារ បក់ អៃ ពីង ចារ ម៉ាម៉ាំង លូ អ្សក កា
 តោ។
 អើ ចឹង ប៉ាណាំ ពិន អន់ ឡាំ ណាំង សារ សាណុក សារ៉ាក
 ឡុក»។

៨០ សាស្វា យូហាន កា ហាំង តីស ទីប តែង ឡាកោ បាំងឡៃ
 លូ តែង ប៉ាងាត ប៉ាលីង។ អើ អៃ ដឹង ប៉ាក់ ស្រី តីស លើយ
 ទីល ដាវ អើ តាំបាង ឡាកោ អន់ កា ប៉ាសុន អ៊ីស្រាអែល ប៉ប។

២

សារ កាណោត យីស៊ូ

១ ផៈ រាំងរាំង យូហាន អៃ សាស្វា ទី សាដាច់ សុនសាត រួម
 សិច អើ សេសារ អុតុះ អើ ប្រើ ប៉ាសុន ទិខូ ត្រីប ប៉ាថេត ឡាក់
 អើ រាំងហៃ ឡាំ ច្រាក់ សិច ចំលួន ប៉ាណូស។

២ កាន ច្រាក់ សិច ចំលួន ប៉ាណូស លីក ប៉ាន់ដា ណោះ ផៈ រតី
 គីរេនៀស អៃ រាំងហៃ ពីង ខេត ស៊ីរី។

៣ ប៉ាណូស ទិខូ ត្រាក់ សីត ប៉ាក់ ស្រុក រតី យ៉ាក់ ឡាកោ តាំង
 ឡា ភៀ ឡាំ ច្រាក់ សិច។

៤-៥ យូស៊ីប ចាក ឡាច់ ឡឹង ស្រុក ណាសារែត កាណាំង ខេត
 កាលីឡេ ឡាំ ច្រាក់ សិច ប៉ាក់ ស្រុក បេតាលេហិម កាណាំង ខេត
 យូដា ឡាក់ ស្រុក កាណោត សាដាច់ ដារីត ខង យូស៊ីប កា ផ្លង់
 រ៉ាច់ សាដាច់ ដារីត ដេល។ អើ ឡាំ អន់ខូ លូ ម៉ារី ផៈ ឡាកោ
 គៀម ឡាក់ ម៉េត អើ ចឹង ទី។

៦ ប៉ាក់ អន់ខៃ អៃ ពីង ស្រុក បេតាលេហិម ណោះ ម៉ារី អើ
 ត្រីប ខៃ ត្រាក់ អៃ ហាអុញ កេះ។

៧ អើ អ្វី ហាអុញ កើត គន កាម៉ាក ម៉ោញ ឡាក់ គន ឡោង ទ្រៀម។ កេះណោះ អើ លម គន អើ ណោះ លូ កាណាត់ តាត់ អន់ តែប ពីង វ៉ាញង ពូ អន់ សាម៉ោង កា វ៉ក់ សា ខង កាណុង ហី សាំ វ៉ាប់ អំហ្វិយ ណោះ អូ ទី ចារ កេះ។

៨ ពីង ស្រុក ពូ ណោះ ផះ កាម៉ាំង ទី មួត រង ចៀម អ្វី ក្បាក់ ចៀម អន់ខែ ពីង ស្រី។

៩ ម៉ាំង ណោះ ទី បិយ ប្រ្លឹះ បិកកាតយ័ ពីះ អន់តាវ ហះ សា នែង អន់ខែ ទីប ទី តាតាវ ប្រ្លឹះ ក្លាក់ ជុំ អន់ខែ ប្រ្លឹក អន់ កា អន់ ខែ អ្សត ខាក់។

១០ កេះណោះ បិយ ប្រ្លឹះ វះ កា អន់ខែ ជា «ដៃ អ្សត! អាញ ឡាំ វះ សាវ ដាក់ កា អន់ដីស សាវ ដាក់ អា ចឹង ប្រ្លឹក អន់ កា ប៉ា សុន អ៊ីស្រាអែល ទីខូ ទី កាន ហោក វ៉ក់ ខាក់។

១១ ម៉ាំង អា ពីង ស្រុក កាណើត សាដាច់ ដាវីត ទី ប៉ាណូស ម៉ោញ ដូវ ឡាក់ ចឹង តង់ អន់ដីស អើ កើត កេះ យី បក់ ប្រ្លឹះ រើស អន់ ប្រ្លឹក សាដាច់ ណោះ *។

១២ សាញ៉ា ចឹង ប្រ្លឹក អន់ អន់ដីស អន់ហ្គាល់ សាស្វា ណោះ យី ពូ លម អើ លូ កាណាត់ តាត់ អន់តែប ពីង វ៉ាញង ពូ អន់ សា ម៉ោង កា វ៉ក់ សា»។

១៣ បាបែត ឡឹង ណោះ ទី បិយ ប្រ្លឹះ អៀង កាខាក់ ដីវ ឡឹង ប្លែង អន់ខូ លូ បិយ ប្រ្លឹះ បក់ ដីវ វះ ឡឹង សាវ សាស្វា កើត ណោះ។ កេះណោះ អន់ខែ ចាដៃ ប៉ានេ ប្រ្លឹះ បិកកាតយ័ ផាះ

១៤ «ប៉ានេ ប្រ្លឹះ បិកកាតយ័ អ្វី ពីង ប្លែង ចាំងហិត កាខាក់។

* ២:១១ ២:១១ បក់ ប្រ្លឹះ រើស អន់ ប្រ្លឹក សាដាច់ ពៀក គុល «គ្រិះ»។

អន់ ប៉ាណូស ឡាក់ ប្រ្លឹះ ប៊ុច ចៃ អ្វៃ ពីង អង់កក់ តេះ អា ទី កាន សាណុក សាវ៉ាក»។

១៥ ប៉ាក់ មួត ប៊ុយ ប្រ្លឹះ សីត ហាវ ពីង ប្ល្លែង ទិ កេះ មួត រង ចៀម ជៀក គូប ជា «ពិ ពិន ឡាក់ ប៉ាក់ ស្រុក បេតាលេហិម ណាំង ហៃ សាវ ប្រ្លឹះ ប៊ុកកាតយ័ រ៉ះ កា ពិន ណោះ»។

១៦ អន់ខៃ កា ប៉ាន់ តាន ឡាក់ ប៉ាក់ ទីល ស្រុក បេតាលេ ហិម អន់ខៃ ណាំង ប៊ុប ម៉ារី លូ យូសែប ទីប សាស្វា ណោះ តែប ពីង វ៉ាញុង តាទីច។

១៧ ប៉ាក់ អន់ខៃ ប៊ុប សាស្វា ណោះ កេះ អន់ខៃ កា រ៉ះ សាវ ប៊ុយ ប្រ្លឹះ រ៉ះ កា អន់ខៃ ឡឹង សាវ សាស្វា កើត ណោះ។

១៨ ទិ ប៉ាណូស បក់ កាតាំង មួត រង ចៀម រ៉ះ ណោះ អន់ខៃ កា ញម កាខាក់។

១៩ កា ប៉ាច ម៉ារី អ៊ែ យីត ចា ជ្រៃ ប ឡឹង សាវ ណោះ លើយៗ។

២០ កេះណោះ មួត រង ចៀម សីត ប៉ាក់ ចាវ អន់ខៃ ទៅ ណារ៉ូ ទីប ចាដៃ ប៉ានេ ប្រ្លឹះ ប៊ុកកាតយ័ ខង គ្រីប សាវ អន់ខៃ កាតាំង លូ ប៊ុប ណោះ ត្រក់ ឡាក់ កា ប៊ុយ ប្រ្លឹះ រ៉ះ តាទីច អូ ទី យច ហះ ចំ អុះ។

២១ តាំងហាម ដាវ ឡឹង ណោះ ទីល ដាវ កាំឡុត ពូ ត្រក់ កាសិត អង់ការ កា សាស្វា ណោះ ហង ពូ អន់ សិច អ៊ែ ជា យីស៊ូ ឡាក់ សិច ប៊ុយ ប្រ្លឹះ ទី រ៉ះ កា ម៉ារី ផះ អ៊ែ បើ គៀម ពៅ។

២២ ប៉ាក់ ទីល ដាវ ម៉ារី ត្រក់ វ៉ាវ ឡាកោ អន់ ដាក់ ពួយ ចា បាប់ វគី ម៉ូសេ ទី រ៉ះ អន់ខៃ អ្យក់ ឡាក់ សាស្វា ណោះ ប៉ាក់ មៀង យេរូសាឡឹម តាំបាង ហះ ម៉ាត់ ប្រ្លឹះ

២៣ ខង ចាបាប់ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ផា ទិ គន កាម៉ាក់ ឡោង ទ្រៀ យី សាំរ៉ាប់ កា ប្រ្លឹះ។

២៤ កាណាគី អន់ខែ ត្រត់ សែន អន់ កា ប្រ្លឹះ ផះ រ៉ាវ ឡោកោ ណោះ យី អន់តើប ម៉ោញ យូ លើ កា អន់តើប រ៉ាក់ សាណាង ប៉ាញី សាតង់ † ញៀរ កាតុ ពួយ ចាបាប់ ប្រ្លឹះ បិកកាតយ័ ទី រ៉ះ ប្រើ សែន។

២៥ ប៉ាក់ មៀង យេរូសាឡឹម ទី កាម៉ាក់ ក្រាត់ ម៉ោញ ដូរ សិច ស៊ីមៀន។ អ៊ែ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ អ៊ុល កូតី កា ប្រ្លឹះ បិកកាតយ័ ទីប ទី ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ អ៊ែ អន់ខូ ដេល។ អ៊ែ សាណាង ដឹង កា ប្រ្លឹះ ចឹង តង់ សុនសាត អ៊ីស្រា អ៊ែល អន់ រ៉ាវ៉ាច ឡឹង សារ ឡាំបាក។

២៦ ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ប្រ័តី អន់ កា អ៊ែ អ៊ូ អន់ តត់ ផា អ៊ែ បើ ត្រត់ តោ អុះ ខង អ៊ែ បើ ប័ប បក់ ប្រ្លឹះ រឺស អន់ ប្រ័តី សាដាច់។

២៧ ផះ យូស៊ីប លូ ម៉ារី អ្យក់ ឡាំ សាស្វា យីស៊ូ ប៉ាក់ រ៉ោង រ៉ាម៉ះ ប្រ្លឹះ ភៀ ប្រ័តី គុន តាឡាប់ យើយ ពួយ ចាបាប់ ប្រ្លឹះ ណោះ ប៉ាង៉ាតី ប៉ាលីង ប្រ្លឹះ កា ប៉ាណាំ រតី ស៊ីមៀន ឡាំ ប៉ាក់ រ៉ោង រ៉ាម៉ះ ប្រ្លឹះ ដេល។

២៨ កេះណោះ អ៊ែ អ្យក់ ពៅ គន សាស្វា ណោះ លូ ប៉ានេ ប្រ្លឹះ បិកកាតយ័ ផាះ

២៩ «អី ប្រ្លឹះ បិកកាតយ័ កិញអៀ អា អីស ទី ប្រ័តី ពួយ សារ អីស សាញ៉ា កេះ

† ២:២៤ ២:២៤ ប៉ាញី សាតង់ លើ ប៉ាញី តាម។

ទីល នីណោះ អន់ អាញ តៅ ពិ ទីប ទី កាន សាណុក សាវ៉ា
ក ឡុក

៣០ ខង អាញ ប៉ប៊ី កេះ បក់ ចឹង តង់ ប៉ាសុន ញីន អា។

៣១ ប៉ាណូស ទីខូ ចឹង ប៉ប៊ី ដេល សាវ អីស តង់ អា

៣២ យី អីស ចឹង អន់ តាតាវ សាវ៉ាប៉ កា ប៉ាណូស គ្រីប សុនសាត
អន់ទៀត អន់ អន់ខែ អន់ហ្គាល់ អីស
លូ អីស ចឹង អន់ អ៊ីស្រាអែល ឡាក់ សុនសាត អីស ទី សាវ
ដាក់ កេង ខាក់»។

៣៣ យូសែប លូម៉ារី អន់ខែ ញម ខាក់ កា សាវ រតី ស៊ីមៀន កាកាប
ឡឹង សាស្វា យីស៊ូ ណោះ។

៣៤ កេះណោះ រតី ស៊ីមៀន ប៉រ សាវ ដាក់ កា អន់ខែ លូ រះ កា ម៉ា
រី ផា «ប្រ្រឹះ បិកកាតយ័ អន់ សាស្វា អា ពិះ ភៀ អន់ សុនសាត
អ៊ីស្រាអែល អៀង ដូរ បក់ អន់ដា ចឹង ទី ថូត បក់ អន់ដា ប្រ្រឹះ
ចឹង តង់។ ប្រ្រឹះ អន់ សាស្វា អា ភៀ តាំបាង ឡឹង សាវ អ៊ី ចឹង
ប្រឹក្តី នីចម៍ ហះកា ចឹង ទី ប៉ាណូស អៀង អូ ណិស កា អ៊ី។

៣៥ សាស្វា អា អ៊ី ចឹង ប្រឹក្តី អន់ កា ប៉ាណូស អៀង ដូរ តាំបាង
សាវ ពូ អោន កាណុង ពុត។ កាប៉ាច់ អីស ចឹង ទី សាវ ថុក ញ៉ាក
កាណុង ពុត កាខាក់ ពៀប ឡាក់ កា ពូ អ្សក់ ដាវ តាល់ ប្លែ ណូស
អីស ឡុត»។

៣៦-៣៧ ទី អង់កាន់ ម៉ោញ ដូរ ឡាក់ វ៉ាគីយ ប្រ្រឹះ សិច អ៊ី
អាណា គន រតី ផាញ អ៊ីល ឡាក់ ផ្លង់ វ៉ាច់ អាស៊ើរ។ អ៊ី ទី ក្លោ អ៊ែ
អន់ខូ លូ គូប ទី តាំប៉ើះ សាណាំ កេះណោះ ក្លោ អ៊ី តៅ។ ឡែង
ឡឹង ណោះ អ៊ី អ៊ែ អន់ត្រៅ លើយ កិញ អៀ អា អ៊ី ក្រាក់ ខាក់

កេះ អាញ ៨៤ សាណាំ អើ អូ ចាក ចាំងហាយុត ឡឹង រ៉ោង វ៉ា ម៉ះ ប្រ្រឹះ អុះ។ អើ ប្រ្រឹគី ងារ ប្រ្រឹះ ទីប កាដារ ទីប កាម៉ាំង លូ ម៉ន់ កំ អូ សា សាណា ញ៉ា ដេល។

៣៨ ផះ ណោះ យ៉ាត់ អាណា អើ ម៉ុត ប៉ាត់ ចារ អន់ខែ ឡូត អើ ប៉ានេ ប្រ្រឹះ បិកកាតយ័ លូ រ៉ះ ឡឹង សារ សាស្វា យី ស៊ូ ណោះ កា មូត បក់ អៃ ក្យាត់ ប្រ្រឹះ តង់ ហាយ ប៉ាណូស ពីង មៀង យេរូសាឡឹម។

៣៩ ប៉ាត់ យូសែប លូ ម៉ារី ប្រ្រឹគី ងារ ត្រត់ ឡាក់ កា ចាបាប់ ប្រ្រឹះ កេះ អន់ខែ សីត ប៉ាត់ ស្រុក ណាសាវែត ប៉ាត់ ខេត កាលីឡេ ឡាក់ ស្រុក អន់ខែ ទៅ ណារ។

៤០ សាស្វា យីស៊ូ ណោះ កា ហឹង តីស ៗ ហង លូ ត្រះ ត្រាំង ហ្យាំង សាឡាច់។ ប្រ្រឹះ បិកកាតយ័ កា ប៉ាញី ពុត កា សាស្វា យី ស៊ូ ណោះ ខាក់។

សារ មើត ពី យីស៊ូ ប៉ាណាំ អើ ឡាក់ ប៉ាត់ មៀង យេរូសាឡឹម

៤១ រ៉ាប់ សាណាំ ផះ ពូ ប្រ្រឹគី ប៊ុន ទ្រូង មើត ពី យីស៊ូ អន់ខែ ចាក ឡាក់ ប៉ាត់ មៀង យេរូសាឡឹម។

៤២ ប៉ាត់ យីស៊ូ អាញ ១២ សាណាំ កេះ មើត ពី អើ ប៉ាណាំ អើ ម៉ុត ប្រ្រឹគី ប៊ុន អន់ខុ លូ ពូ ដេល ពូយ គុន តាឡាប័ យើយ គុន អន់ ខែ។

៤៣ ប៉ាត់ ពូ ប្រ្រឹគី ប៊ុន កេះ ៗ អន់ខែ កា សីត ប៉ាត់ ស្រុក ណា រ។ កា ប៉ាច់ យីស៊ូ អៃ ពីង មៀង យេរូសាឡឹម ណោះ ហង ហះ កា មើត ពី អើ អូ អុ អន់តត់ អុះ

៤៤ អន់ខែ សាមីក៏ កា យីស៊ូ អែ កាណុង កាំឡាំង ចាក អន់ខ្ល ណោះ ហង។ ប៉ាក់ ចាក ទី ម៉ៅញ ដាវ កេះ អន់ខែ កា ណាំង យី ស៊ូ កាណុង កាំឡាំង អុះ មី ផ្លង់ រ៉ាច អន់ខែ ចាក អន់ខ្ល ណោះ

៤៥ ហះកា ណាំង អូ ប៉ប័ អុះ។ អន់ខែ កា រីល សីត ប៉ាក់ មៀង យេរុសាឡឹម ណារ៉ូ ភៀ ណាំង អែ ប៉ាក់ ណោះ ណារ៉ូ។

៤៦ ប៉ែង ដាវ ឡឹង ណោះ អន់ខែ ប៉ប័ យីស៊ូ រឡាន រ៉េង រ៉ាម៉ះ ប្រ្រៃ លូ អែ ពីង អន់តិក មូត ណែយូ បាំងហៀន ប៉ានីរ ប្រ្រៃ ផ្ទះ សាំយ៉ាំង ពូ កាកាប លូ អំបញ្ច ពូ ឡឹង សារ អន់ទៀត។

៤៧ ទិ បក់ សាំយ៉ាំង សារ អែ អំបញ្ច លូ តើល ណោះ ពូ ញម ខាក់ ខង ប៉ានីរ អែ កាប ណោះ អូ កេង។

៤៨ ផ្ទះ មើត ពី យីស៊ូ ប៉ប័ អែ កេះ អន់ខែ ញម ខាក់។ មើត អែ អំបញ្ច ជា «អី គន ញ៉ា ត្រក់ អីស ប្រ័ក៏ នីអៀ? មើត ពី ហ្សី ក ខាក់ ខំ ចាក ណាំង អីស»។

៤៩ យីស៊ូ តើល ជា «ញ៉ា ត្រក់ អន់ដីស ចាក ណាំង អាញ នី អៀ? ញ៉ា អន់ដីស អូ អូ ប កា អាញ ត្រក់ អែ កាណុង ហី ពី អាញ?»

៥០ ហះកា អន់ខែ អូ ហ្លង់ ឡឹង សារ អែ កាប ណោះ អុះ។

៥១ កេះណោះ យីស៊ូ សីត អន់ខ្ល លូ មើត ពី អែ ប៉ាក់ ស្រុក ណា សារត ណារ៉ូ លូ ប្រ័ក៏ ពូយ ប៉ានីរ មើត ពី អែ ដេល។ មើត អែ កា យីត ឡឹង សារ ទិណោះ លើយ អូ ពីល អុះ។

៥២ យីស៊ូ កា ហើង តីស លូ ហើង ហ្សាំង សាឡាច់ ទីប ត្រក់ ពុត ប្រ្រៃ បិកកាតយ័ លូ ត្រក់ ពុត ប៉ាណូស ទិខូ ដេល។

សារ រតី យូហាន បាំងហុំ ប៉ាណូស

១ ផ្ទះ រាំងរាំង សាដាច់ តិស រួម សិច ទីបេរ៖ ទី រាំងហៃ ១៥ សាណាំ កេះ រតី ប៉ុនទី ពីឡាត អ្វី ប្រឹក្សា ម៉ែត រាំងហៃ ខេត យូដា ហេរត* អ្វី ប្រឹក្សា សាដាច់ រាំងហៃ ខេត កាលីឡេ អុះ អើ ភីលីប ប្រឹក្សា សាដាច់ រាំងហៃ ខេត អ៊ីទូរេ លូ រាំងហៃ ខេត ត្រាខូនីត លីសានេ ប្រឹក្សា សាដាច់ រាំងហៃ ខេត អាប៊ីលេន

២ ផ្ទះ រាំងរាំង រតី អាណា: លូ រតី កែផា ប្រឹក្សា ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ ផ្ទះ ណោះ ប្រ្រៈ ទី រៈ កា យូហាន ឡាក់ គន រតី សាការី ផ្ទះ យូហាន អ្វី ពីង ស្រី តិស ។

៣ រតី យូហាន ចាក គ្រឹប ស្រុក ចារ ឡាក់ អ្វី ក្សម៍ រទ្រូង ទៀក យដាន់ លូ អើ រៈ ប្រើ ពូ ហុំ ភ្នើ តាំបាង ផា អន់ខេ បិនពែង ពុត ពៀក កេះ ណោះ ប្រ្រៈ បិកកាតយ័ ចឹង អូ អ្សក់ យ៉ូ សារ យច អន់ខេ ហង។

៤ យូហាន ប្រឹក្សា នីអៀ ត្រក់ ពូយ វ៉ាគីយ ប្រ្រៈ សិច អេសាយ ទី ប្រាក់ កាណុង ផាបំ អើ ផា:

«ទី ប៉ានីរ ប៉ាណូស ម៉ោញ ដូរ កាប ម៉ែៗ ពីង ស្រី តិស ផា
"ហត់ ទ្រៀម ទ្រូង ហាបំ ពី តាំងឡា ពិន
ហត់ តាម៉ង់ ទ្រូង អន់ កា អើ ពិ"។
៥ ពូ ចឹង ឡុំ ទី ក្លុះ ប៉ានីម អន់ ប៉ាញី សាម៉ើ
លូ តាក់ កាតេ: ទី ប៉ានីម អន់ សាម៉ើ
ពូ ចឹង ប៉ាន់ត្រង់ ទ្រូង វែង អន់ ត្រង់
លូ ឡុំ ទ្រូង ហួត ដាល អន់ សាម៉ើ។

* ៣:១ ៣:១ ហេរត អា យី គន ហេរត ឡាក់ ប្រឹក្សា សាដាច់ ផ្ទះ យីស៊ូ កើត ពែ សិច អើ និះទៅ។

៦ ណោះ ប៉ាណូស ទិខ្លូ ចឹង ប៉ប៊ី សារ ប្រ្រឹះ បិកកាតយ័ តង់»† ។

៧ ផ្លះ អើ ប៉ប៊ី កាំឡាំង អៀង ឡាំ ប្រើ អើ ប៉ាំងហុំ អើ កាប កា ពូ ផា «អី ម្នា ប៉ាញ៉ា ប៉ាថី ញ៉ា ត្រគ់ អន់ដីស សាតាក់ ឡាច់ ឡឹង សារ ឡាក់ ចឹង ត្រគ់ ទីល ហង អា យី ប្រ្រឹះ បិកកាតយ័ ចឹង អីក កា ប៉ាណូស អូ ដាក់ ?

៨ ទីល នីណោះ ហត់ អន់ដីស ប្រ័គី សារ ដាក់ ម៉ាក់ ចឹង អូ អន់ តត់ ផា អន់ដីស ទី ប៉ិនពែង ពុត ពៀក តាទីច។ ដៃ យីត ផា អន់ ដីស ចឹង វ៉ាវ៉ាច់ ឡាកោ ញន អន់ដីស ឡាក់ គន សោ វគី អាប្រ៉ា ហាំ អាញ ប័រ វះ អន់ អន់ដីស អូ អន់តត់ ផា ប្រ្រឹះ បិកកាតយ័ ប្រ័គី អន់ អំហ្គោ ទិ អា កេះ គន សោ វគី អាប្រ៉ាហាំ កា អូ និះទៅ ដេល។

៩ កិញអៀ អា សូង អន់ ហះ គុល អ៊ឹង កេះ អ៊ឹង ចំ ប្លៃ អូ ដាក់ ត្រគ់ កាល់ អ្នាត កេះណោះ ចែត ពីង អុញ»។

១០ កាំឡាំង ណោះ កា អំបញ្ច លូ វគី យូហាន ផា «ទីល នី ណោះ ញីន ត្រគ់ ប្រ័គី នីចម៍ អន់ដា ?»

១១ អើ តើល ពូ ផា «ញី ទី អាវ ពៀរ អើ ត្រគ់ ជែក អន់ កា បក់ អូ ទី ម៉ោញ ញី ទី សាណា សា កា ត្រគ់ ជែក អន់ កា បក់ អូ ទី និះទៅ ដេល»។

១២ ទី ម្នា អ្យក់ វ៉ាបៃ អន់ដា ឡាំ អន់ អើ ប៉ាំងហុំ ដេល កេះ ណោះ អំបញ្ច ផា «ណែយូ ញីន ត្រគ់ ប្រ័គី នីចម៍ អន់ដា ?»

១៣ អើ តើល ផា «ដៃ អ្យក់ វ៉ាបៃ លីះ ឡឹង ចំលួន ពូ ប្រើ ណោះ»។

† ៣:៦ ៣:៤-៦ សារ អា ឡាច់ ឡឹង អេសាយ ៤០:៣-៥។

១៤ កា ទី ម្ចាស់ តាហាន ឡាំ អំប៊ុញ លូ អើ ដេល ជា «កាប៉ាច់ ញីន ត្រក់ ប្រឹក្សី នីចម៍?» អើ តើល ជា «ដៃ ជិះ ចក្រ លូ ច្រោម ពូ តាដោះ ដៃ អ្នក កាណាគី ញ៉ា ឡឹង ពូ។ ត្រក់ ប៉ាញី ពុត ដឹង កា លៀន ខែ ម៉ះ អន់ដីស បក្កី ហង»។

១៥ ផ្ទះ ម្ចាស់ ប៉ាសុន អ្នែ ក្បាត់ ហៃ អន់ខែ ទិខ្ល យីត កាណាង ពុត ឡឹង សារ វក្កី យូហាន ណោះ ជា «អើ អា ហង ប សាដាច់ ប្រ្លឹះ ចឹង រើស ណោះ លើ កា អូ ត្រក់?»

១៦ វក្កី យូហាន រះ កា អន់ខែ ជា «អាញ ប៉ាងហុំ អន់ដីស លូ ទៀក ហះកា បក់ ពីះ អន់តីត ឡឹង អាញ ទៀ អើ ទី អំរ៉ាញ តីស ហ្គិត ឡឹង អាញ។ អាញ អា យ្លឹះ តាឡេះ ក៏ប ឡឹង ជុង អើ កា អូ យី លូ អើ អុះ អើ ចឹង ប៉ាងហុំ អន់ដីស លូ ប៉ាដាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ លូ អុញ ដេល។

១៧ អើ ចឹក កាទុំ ចឹង អុំ ពៀ អ្នក ដឹង ដាក់ ចែត ពីង រម អើ អញ្ចៃប ពៀ អើ ចឹង តួះ អ្នាត ពីង អុញ សា អូ អូ ប៉ាត់»។

១៨ វក្កី យូហាន រះ សារ ដាក់ កា កាំឡាំង ទីប ទី សារ អន់តក់ ប៉ាតោ អៀង ដេល។

១៩ អើ កា កាប កា សាដាច់ ហេរត ដេល ខង ហេរត ទី ហេរូ ខៀស ឡាក់ កាម៉ាញ អុះ អើ ទៅ។ អូ ត្រក់ ដឹង ណោះ អុះ យី វក្កី យូហាន កាប កា សាដាច់ ហេរត ញន កា អើ ទី ប្រឹក្សី សារ អូ ដាក់ អន់ទៀត អៀង ដេល។

២០ ណោះ ប្រឹក្សី អន់ កា សាដាច់ ហេរត ប្រឹក្សី សារ អូ ដាក់ អាណារូ យី អើ រុប វក្កី យូហាន ចែត ខុក។

២១ អន់ទ្រួល ឡឹង វក្កី យូហាន បើ តានី ត្រក់ ខុក ប៉ាក់ អើ

បាំងហុំ ប៉ាសុន ទិខូ កេះ។ យីស៊ូ កា ប្រើ យូហាន បាំងហុំ អែរ ដេល។ ប៉ាត់ យីស៊ូ អ្សវ ហាវ ឡឹង ទៀក អែរ កា ម៉ន់ អែរ ប្រ្លឹះ ជាខី ប្លែង តាលុះ ពឹង

២២ លូ ប៉ាងាត់ ប៉ាលីង ប្រ្លឹះ ដាត់ កាខាក់ ជីវ ឡើះ ពឹង អែរ ទី ត្រង់ ទ្រៀយ ឡាក់ កា អន់តើប វ៉ាក់ សាណាង។ កេះណោះ កា តាំង ប៉ានីវ កាប ឡឹង ប្លែង ជា «អីស អា គន តាម អាញ ប៊ុច ថៃ កេង អីស ត្រគ់ ពុត អាញ ខាក់»។

សារ យ៉ាត់ បិក យីស៊ូ

២៣ ផះ យីស៊ូ ប៉ាន់ជា ចាក វះ សារ ដាត់ អែរ ណោះ យី អែរ អាញ ៣០ សាណាំ។ តាម សារ ពូ យីត ជា អែរ យី គន យូសែប ឡាក់ គន វគី ហេលី។

២៤ ហេលី ពី អែរ ម៉ាត់ថាត់ ម៉ាត់ថាត់ ពី អែរ លេវី លេវី ពី អែរ មិលគី មិលគី ពី អែរ យ៉ាណាយ យ៉ាណាយ ពី អែរ យូសែប។

២៥ យូសែប ពី អែរ ម៉ាតាធៀ ម៉ាតាធៀ ពី អែរ អាម៉ុះ អាម៉ុះ ពី អែរ ណាអ៊ុម ណាអ៊ុម ពី អែរ អសាលី អសាលី ពី អែរ ណា កាយ។

២៦ ណាកាយ ពី អែរ ម៉ាអាត ម៉ាអាត ពី អែរ ម៉ាតាធៀ ម៉ាតា ធៀ ពី អែរ សេមី សេមី ពី អែរ យូសិក យូសិក ពី អែរ យ៉ូដា។

២៧ យ៉ូដា ពី អែរ យូអាណាន់ យូអាណាន់ ពី អែរ រេសា រេសា ពី អែរ សូរ៉ូបាបិល សូរ៉ូបាបិល ពី អែរ សាល់ធៀល សាល់ធៀល ពី អែរ នេវី។

២៨ នេវី ពី អែរ មិលគី មិលគី ពី អែរ អាត់ខី អាត់ខី ពី អែរ កូ សាម កូសាម ពី អែរ អែលម៉ូដាម អែលម៉ូដាម ពី អែរ អីវ។

២៩ អើរ ពី អែរ យូស្វេ យូស្វេ ពី អែរ អែរលីស៊ែរ អែរលីស៊ែរ ពី អែរ យូរីម យូរីម ពី អែរ ម៉ាត់ថាត់ ម៉ាត់ថាត់ ពី អែរ លេវី។

៣០ លេវី ពី អែរ ស៊ីមៀន ស៊ីមៀន ពី អែរ យូដា យូដា ពី អែរ យូសែប យូសែប ពី អែរ យូណាម យូណាម ពី អែរ អេលៀគីម។

៣១ អេលៀគីម ពី អែរ មេលៀ មេលៀ ពី អែរ ម៉ែណាន ម៉ែណាន ពី អែរ ម៉ាតាថា ម៉ាតាថា ពី អែរ ណាថាន ណាថាន ពី អែរ សាដាច់ ដារីត។

៣២ សាដាច់ ដារីត ពី អែរ យេសាយ យេសាយ ពី អែរ អូបេត អូបេត ពី អែរ បូអុះ បូអុះ ពី អែរ សាល់ម៉ូន សាល់ម៉ូន ពី អែរ ណាសូន។

៣៣ ណាសូន ពី អែរ អាមីណាដាប់ អាមីណាដាប់ ពី អែរ អាវ៉ាម អាវ៉ាម ពី អែរ អវនី អវនី ពី អែរ ហេស្រុន ហេស្រុន ពី អែរ ពែរេ ពែរេ ពី អែរ យូដា។

៣៤ យូដា ពី អែរ យ៉ាកុប យ៉ាកុប ពី អែរ អ៊ីសាក់ អ៊ីសាក់ ពី អែរ អាប្រាំហាំ អាប្រាំហាំ ពី អែរ ថេរ៉ា ថេរ៉ា ពី អែរ ណាហ៊ិរ។

៣៥ ណាហ៊ិរ ពី អែរ សេរូក សេរូក ពី អែរ រេហ្វិ រេហ្វិ ពី អែរ ផាលេក ផាលេក ពី អែរ ហេប៊ែរ ហេប៊ែរ ពី អែរ សេឡា។

៣៦ សេឡា ពី អែរ កែណាន កែណាន ពី អែរ អាផាក់សាត អាផាក់សាត ពី អែរ សិម សិម ពី អែរ វគី លូអេ លូអេ ពី អែរ ឡាមេក។

៣៧ ឡាមេក ពី អែរ មេធូសាឡា មេធូសាឡា ពី អែរ ហេណុក ហេណុក ពី អែរ យ៉ាវែត យ៉ាវែត ពី អែរ ម៉ាលេលៀល ម៉ាលេលៀល ពី អែរ កែណាន។

៣៨ កែណាន ពី អែរ អេណុះ អេណុះ ពី អែរ សេត សេត ពី អែរ អាដាំ អាដាំ ពី អែរ ប្រ្ាះ ប៊ិកកាតយ៉។

៤

សារ សាតាំង សាត់ លួង យីស៊ូ

១ យីស៊ូ អើទី ប៉ាង្កាត់ ប៉ាលីង ប្រ្លឹះ ដាក់ កាខាក់ ប៉ាណាំ ពុត ពៀក អើ។ ផៈ អើ សីត ឡឹង ទ្រូង ទៀក យដាន់ ណោះ ប៉ាង្កាត់ ប៉ាលីង ប្រ្លឹះ កា ប៉ាណាំ អើ ឡាំ ប៉ាត់ ស្រី តិស ។

២ អើ អ្នែ ពីង ស្រី តិស ណោះ ៤០ ដាវ ផៈ ណោះ ម៉ែត ប្រ្លឹះ ប៊ីត សាត់ លួង អើ។ រ៉ាងរ៉ាង ណោះ អើ អ្នែទី សា សាណា អ្នះ ប៉ាត់ រ៉ាវ៉ាច់ ឡឹង ៤០ ដាវ កេះ អើ ឡាប៊ុត ហង។

៣ ណោះ ម៉ែត ប្រ្លឹះ ប៊ីត កាប ផា «ផា អីស គន ប្រ្លឹះ ប៊ីកា តយ័ តាទីច អីស ប្រ៊ីត អន់ អំហ្គោ អា កេះ ណុំ ប៉ាង ហៃ»។

៤ ហះកា យីស៊ូ តើល ផា «កាណុង ផាបំ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផា "ប៉ាណូស អ្នែ រីស ញន ដឹង កា សាណា អ្នះ"*»។

៥ កេះណោះ ម៉ែត ប្រ្លឹះ ប៊ីត ប៉ាណាំ យីស៊ូ ហារ ពីង ចារ ចាំង ហឹត លូ សាំប្លោ តាំបាង ទី ប៉ាថេត ពីង អង់កក់ តេះ អន់ អើ បំបំ ដឹង ម៉ោញ ទ្រុ។

៦ ម៉ែត ប្រ្លឹះ ប៊ីត រ៉ះ កា យីស៊ូ ផា «អាញ ចឹង អន់ អំវាញ អីញ លូ សារ រីត់ សើម ពីង ប៉ាថេត ទី អា កា អីស ខង កាណាត់ ទី អា ទី មប អន់ កា អាញ កេះ អាញ ប៊ុច អន់ កា ពៀ កា ទី។

៧ ទីល នីណោះ ផា អីស កាដាប សាំប្លឹះ អាញ កាណាត់ ទី ណោះ ចឹង កេះ ម៉ះ អីស ហង»។

៨ យីស៊ូ តើល អើ ផា «កាណុង ផាបំ ប៉ានីរ ប្រ្លឹះ ទី រ៉ះ ផា "អន់ ដីស ត្រត់ កាដាប សាំប្លឹះ ប្រ្លឹះ ប៊ីកាតយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់

* ៤:៤ ៤:៤ សារ អា ឡាច់ ឡឹង សារ អន់ ចាបាបំ លឹក ទី ពៀរ (ចោទិយ/កថា) ៨:៣។

ដឹង លូ ត្រក់ រាប់ សៀ ដឹង ម៉ោញ ដូរ អ៊ែ ណោះ ហង†»។

៩ កេះណោះ ម៉ែត ប្រ្លះ ប៊ីត ប៉ាណាំ អ៊ែ ឡាំ ប៉ាត់ មៀង យេរូសាឡឹម អន់ អ៊ែ ហារ ពីង អន់តល់ រោង រ៉ាម៉ះ កេះណោះ ប្រ្លះ ប៊ីត កាប ផា «ផា អ៊ីស គន ប្រ្លះ ប៊ីកកាតយ័ តាទីច អ៊ីស ប្លុះ ហៃ ឡឹង អន់តល់ រោង រ៉ាម៉ះ អា

១០ ខង កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី រ៉ះ ផាះ

"ប្រ្លះ ប៊ីកកាតយ័ ចឹង ប្រើ ប៊ិយ អ៊ែ ឡាំ រ៉ាំងហៃ អ៊ីស។

១១ ម្នូត ប៊ិយ ណោះ ចឹង ហាប់ តាប៉ោង អ៊ីស ជែ អន់ ជុង អ៊ីស កាន់តើស អំហ្គោ"‡»។

១២ ហះកា យីស៊ូ តើល អ៊ែ ផា «កាណុង ផាប់ ប៉ានីរ ប្រ្លះ ទី រ៉ះ ផា "អូ អន់ សាត់ លួង ប្រ្លះ ប៊ីកកាតយ័ ឡាក់ ប្រ្លះ ម៉ះ អន់ ដឹស"§»។

១៣ ប៉ាត់ ម៉ែត ប្រ្លះ ប៊ីត សាត់ លួង យីស៊ូ គ្រីប នែរ កេះ។ អ៊ែ ចាក ឡាច់ ចាំងហាយុត ឡឹង យីស៊ូ ហង លើយ ក្បាក់ ដឹង កា ទី ដាវ ចឹង ឡាំ សាត់ ណាវ។

សារ យីស៊ូ ប៉ាំងហៀន ពូ ពីង ស្រុក ណាសារែត

១៤ កាប៉ាច់ យីស៊ូ អ៊ែ រីល សីត ប៉ាត់ ខេត កាលីឡេ ទីប ទី អំរ៉ា ញ អីញ ម៉ះ ប៉ាងាត់ ប៉ាលីង ប្រ្លះ សារ អ៊ែ ណោះ កា កាតាំង លៅ គ្រីប ស្រុក ពូ រណោះ ហង។

១៥ យីស៊ូ អ៊ែ ប៉ាំងហៀន ពូ ពីង រោង ពូ កា ប៉ានេ អ៊ែ ទីខូ។

† ៤:៨ ៤:៨ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ៦:១៣។ ‡ ៤:១១ ៤:១០-១១ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្លះ (ទំនុក/កម្លឹង) ៩១:១១,១២។ § ៤:១២ ៤:១២ សារ អា ឡាច់ ឡឹង សារ អន់ ចាបាប់ លីក ទី ពៀរ (ចេទិយ/កថា) ៦:១៦។

១៦ កេះណោះ យីស៊ូ សីត ប៉ាត់ ស្រុក ណាសារែត ឡាក់ ស្រុក អ៊ែរ អ៊ែរ ផ្ទះ អ៊ែរ សាស្វា ពៃ។ ប៉ាត់ ដាវ វ៉ាឡូវ អ៊ែរ ម៉ុត ពីង រោង គុន តាឡាប់ ឃើយ ម៉ះ អ៊ែរ កេះណោះ អ៊ែរ អ្សវ អន់តាវ ភៀ អាន ផាប់ ប៉ានីរ ប្រ្រៈ។

១៧ ពូ អ្សក់ ផាប់ ប៉ានីរ ប្រ្រៈ ម៉ះ វ៉ាគីយ ប្រ្រៈ សិច អេសាយ អន់ កា អ៊ែរ។ ផ្ទះ អ៊ែរ ឡាង ហៃ ប៊ីប ហះ សារ ឡាក់ ទី ប្រាត់ រ៉ះ ផោះ

១៨ «ប៉ាង៉ាត់ ប៉ាលឹង ប្រ្រៈ បិកកាតយ័ អ៊ែរ ពីង អាញ ខង អ៊ែរ រឺស អាញ អន់ រ៉ះ សារ ដាត់ កា ប៉ាណូស ថុក ញ៉ាក។

អ៊ែរ ប្រើ អាញ ឡាក់ រ៉ះ កា ប៉ាណូស បក់ កេះ ទុច ពូ ផា អន់ខែ ចឹង វ៉ាវ៉ាច ឡឹង កេះ ទុច ពូ ហង

លូ រ៉ះ កា ប៉ាណូស បក់ ម៉ាម៉ាំង ម៉ាត់ ផា ម៉ាត់ អន់ខែ ចឹង តាតាវ ហង។

អ៊ែរ ប្រើ អាញ ឡាក់ តង ប៉ាណូស បក់ ពូ ជិះ ចគី អូ អន់ ពូ ជិះ ចគី ហង

១៩ ទីប រ៉ះ ឡឹង សាណាំ ឡាក់ ប្រ្រៈ បិកកាតយ័ ចឹង តាំបាង ពុត តាបាប តាប៉ុន ម៉ះ អ៊ែរ»។*

២០ ប៉ាត់ អ៊ែរ អាន កេះ។ អ៊ែរ កា តាម្ស ផាប់ ណោះ ជីន ប៉ាត់ បក់ វ៉ា ងហៃ រោង ណារ កេះណោះ អ៊ែរ អង់អ៊ែរ ភៀ ប៉ាំងហៀន។ កាំ ឡាង អ៊ែរ ពីង រោង ពូ ហៃ អ៊ែរ ទីខ្នុរ។

* ៤:១៩ ៤:១៩ សារ អា ឡាច ឡឹង អេសាយ ៦១:១-២។ ប៊ីរ ហៃ ដេល ចាបាប់ ម្នក លេវី (លេវីនីយ) ២៥:១-១៧; សារ អន់ ចាបាប់ លីក ទី ញៀរ (ចោទិយ/កថា) ១៥:១២-១៨។

២១ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ ជា «សារ ឡាក់ ទី កាណុង ផាប់ ប៉ានីវ ប្រ្លឹះ ឡាក់ កា អន់ដីស សាំយ៉ាំង ពែ ទី តាក់ អង់កេះ កាណុង ដារ អា ហង»។

២២ កាំឡាំង កាតាំង នីណោះ កេះ អន់ខែ កា ប៉ានេ យីស៊ូ ទិខូ ទីប ញម កេង ខាក់ កា ប៉ានីវ អែ កាប ដាក់ រីតំ ណោះ។ កេះណោះ អន់ខែ កាប ជា «អែ អា ញ៉ា អូ ត្រត់ គន យូស៊ីប ប?»

២៣ យីស៊ូ កា រ៉ះ កា អន់ខែ ជា «ចាបះ កា អន់ដីស ចឹង កាប ប៉ាន់ ដីប លូ សារ ម៉ូអ្យា លូ អាញ ជា "ហត់ អីស តាក់ អន់ដាក់ ឡា កោ អីស ទៅ ហិ។ សារ ញ៉ា ឡាក់ ញីន កាតាំង ជា អីស ប្រត់ ពីង ម្យើង កាផានីម ណោះ ហត់ ប្រត់ ពីង ស្រុក អីស ទៅ អា ដេល"»។

២៤ យីស៊ូ កាប ណារ៉ូ ជា «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា អូ ទី វ៉ាគីយ ប្រ្លឹះ ចំ ពូ អ្សិល កូត កា អែ កាណុង ស្រុក អែ ទៅ អុះ។

២៥ អាញ ប័រ រ៉ះ ប៉ាឡាក់ កា អន់ដីស ណារ៉ូ ផះ រ៉ាំងហារ អេលី យ៉ា ពែ ប្លែង ប្រាំង ប៉ែង សាណាំ ទងតិក ប្រត់ អន់ កើត ឡាយុត ខាក់ ប៉ាញ ទីប ប៉ាថេត ពីង ប៉ាថេត អ៊ីស្រាអែល កា ទី អង់កាន់ អន់ត្រោ អៀង

២៦ ហះកា ប្រ្លឹះ អូ ប្រើ អេលីយ៉ា ឡាំ តង់ អង់កាន់ អន់ត្រោ ណោះ អុះ យី ម៉ោញ ដូរ កា អូ ទី សាំ ពីង ប៉ាថេត អ៊ីស្រា អែល យី ប្រ្លឹះ ប្រើ អែ ឡាំ តង់ អង់កាន់ អន់ត្រោ ម៉ោញ ដូរ បក់ អែ ប៉ាក់ ស្រុក សារិបតា ក្យាម ម្យើង ស៊ីដូន។

២៧ ផះ រ៉ាំងហារ អេលីសេ ពែ កា ទី ប៉ាណូស ត្រត់ រ៉ោះ អៀង ដូរ ដេល ពីង ប៉ាថេត អ៊ីស្រាអែល ហះកា អូ ទី ញី ដាក់ ព្រោះ អុះ យី ទី ដឹង សុនសាត ស៊ីវី សិច ណាម៉ាន់ ម៉ោញ ដូរ អែ ដាក់ ព្រោះ»។

២៨ កាំឡាំង អ្នក ពីង រោង ផ្ទះ កាតាំង យីស៊ូ កាប នីណោះ អន់ខែ អ៊ីក ខាក់។

២៩ អន់ខែ អ្សវ តាំងហ្សិត ឡាច់ យីស៊ូ ឡឹង ស្រុក ឡាក់ អន់ខែ ប្រើ គី ពីង ប៉ានីម ណោះ។ កេះណោះ អន់ខែ ទុង យីស៊ូ ហាវ ប៉ាត់ ចារ ច្រាំង ជ្រុំ ភ្នៀ ចឹង តាឡាក់ ប៉ាឡិ អ៊ែ ពីង ច្រាំង ណោះ។

៣០ ហះកា អ៊ែ ចាក តាត់ ហះ អន់តិគី អន់ខែ ហ៊្សិង តាតិង។

សារ យីស៊ូ តាត់ អន់ដាត់ ពូ អៀង

៣១ កេះណោះ យីស៊ូ ឡាក់ ប៉ាត់ មៀង កាផានីម កាណុង ខេត កាលីឡេ ទីល ដាវ វ៉ាឡូវ អ៊ែ បាំងហៀន ពូ។

៣២ កាំឡាំង ទិ ខ្ល ញម ខាក់ ឡឹង សារ អ៊ែ បាំង ហៀន ណោះ ខង ប៉ានីរ អ៊ែ ទី អំវាញ អីញ។

៣៣ អ្នក កាណុង រោង ណោះ ទី កាម៉ាក់ ម៉ោញ ដូវ ប្រើ គី អ៊ែ អង់ហ្សាំង ស្រែក តុត ពុត ផា

៣៤ «អី យីស៊ូ តេះ ណាសាវែត! នី ចម អីស ចឹង ប្រើ គី កា ញីន? អីស ពីះ ថាំឡាយ ញីន ប? អាញ អន់ហ្គាល់ អីស កេះ អីស ប៉ាណូស ដាត់ ត្រង់ ឡាក់ ប្រើ ប៊ិកកាតយ័ ប្រើ ពីះ»។

៣៥ យីស៊ូ កាប បាំងអ្សត ប្រើ ប៊ិក ផា «អ្នក រ៉ាងាប់! ចាក ឡាច់ ឡឹង ប៉ាណូស អា ពិ»។ ប្រើ ប៊ិក កា តាត់ អំប៉ក់ ប៉ាណូស ណោះ ហះ ម៉ាត់ កាំឡាំង អៀង កេះណោះ អ៊ែ ឡាច់ អូ ទី ប្រើ គី អីត នី ចម អុះ កា ប៉ាណូស ណោះ។

៣៦ កាំឡាំង ទិ ខ្ល អន់ខែ ញម ខាក់ កេះណោះ កាកាប លូ គូប ផា «ប៉ានីរ វគី អា ញ៉ា កេង ខាក់ អុះ ហៃ អ៊ែ ទី អំវាញ អីញ អុ ប្រើ ប្រើ ប៊ិក ឡាច់ ប្រើ ប៊ិក កា ឡាច់ តាទីច»។

៣៧ ង៉ារ យីស៊ូ ប្រគំ ណោះ កា លៅ ប៉ាញ្ញី ទីប ស្រុក ចារ រណោះ។

៣៨ កេះណោះ អើ ឡាច់ ឡឹង រោង ចារ ពូ លូម ឡា ប៉ាត់ ហី ស៊ី ម៉ូន ផះ ណោះ មើត អន់ហ្នី ស៊ីម៉ូន អើ ពូ យ៉ិប។ ពូ ឡោម យីស៊ូ ប្រើ តាត់ អន់ដាត់ អើ។

៣៩ យីស៊ូ ម៉ុត អន់តាវ ក្យាមី មើត អន់ហ្នី ស៊ីម៉ូន លូ កាប កា ពូ ផាឌី ពូ ណោះ កា ដាក់ ព្យ៉ា ឡូត។ កេះណោះ មើត អន់ហ្នី ស៊ីម៉ូន តាំបាង សាណា សាណាត អន់ កា អន់ខៃ។

៤០ ប៉ាត់ កាដាច ដាវ ម៉ុត កេះ កាំឡាំង ស្រុក បក់ ទី អុះ មី ពូ អិត អន់ទៀតៗ អន់ខៃ អ្យក់ ឡា ប៉ាត់ យីស៊ូ។ អើ សាប៉ាត់ តាត់ អន់ដាត់ អន់ខៃ ទិខ្ច ទិខ្យៃ។

៤១ កា ទី ប្រ្រះ បឹត ឡាច់ ឡឹង ប៉ាណូស អៀង ដេល ប្រ្រះ បឹត កាប ផា «អីស ឡាក់ គន ប្រ្រះ បឹកកាតយ៉ី!» ហះកា យីស៊ូ កាប បាំងអ្យក កា អន់ខៃ អូ អន់ អន់ខៃ កាកាប អុះ ខង អន់ខៃ អូ អន់តត់ ផា អើ បក់ ប្រ្រះ រើស អន់ ប្រគំ សាដាច់ តាទីច។

៤២ ប៉ាត់ តារ កាំលី យីស៊ូ ឡា ប៉ាត់ ចារ ឡាងាន់ មុត កាំឡាំង ចាក ណាំង អើ កា ពីះ ទីល អន់ខៃ អូ អន់ អើ ចាក ឡាច់ ឡឹង អន់ខៃ អុះ បិច កា អើ អៃ អន់ខ្ច លូ អន់ខៃ។

៤៣ ហះកា យីស៊ូ រះ កា អន់ខៃ ផា «អាញ្ញ ត្រត់ ចាក រះ សារ ដាក់ យី សារ ប្រ្រះ រាំងហៃ រាំងខ្យា ទីល មៀង អន់ទៀតៗ ដេល យី ខ ណោះ ហង បះ ពី ប្រើ អាញ្ញ ពីះ»។

៤៤ កេះណោះ អើ ចាក រះ សារ ដាក់ កាណុង រោង អន់ទៀតៗ មះ សុនសាត អ៊ីស្រាអើល។

៥

សារ យីស៊ូ អើសី៖ ចាក ព្រួយ អើ

១ ទី ដាវ ម៉ោញ ផ៖ យីស៊ូ អ្នក ហាង តាំងលើ កេនេសា រែត ទី កាំឡាំង អៀង ពី៖ អង់អៀ៖ គ្រូប អ្នក ជំរុំ អើ ភៀ សាំយ៉ាំង អើ បាំងហៀន ប៉ានីរ ប្រៀ៖។

២ យីស៊ូ ប័ប័ ទូក ពៀរ អ្នក ហាង កាប៉ាច់ ម្នាត បក់ ណាំង កា ណោះ អន់ខែ ជីវ វ៉ាវ អួន ពីង ទៀក។

៣ យីស៊ូ ជីវ អ្នក ពីង ទូក ស៊ីម៉ូន កេះណោះ អើ ប្រើ ស៊ីម៉ូន តោល ទូក អន់ ចាំងហាយុត ឡឹង ហាង បើត អើ បាំងហៀន ពូ ឡឹង ទូក ណោះ ហង។

៤ ប៉ាត់ អើ បាំងហៀន ពូ កេះៗ អើ រ៉ះ កា ស៊ីម៉ូន ផា «ហត់ ដែវ ទូក ឡាំង ប៉ាត់ ចារ ជ្រុ កេះណោះ ប៉ាឡិ អួន ពីង ទៀក ពិ»។

៥ ស៊ីម៉ូន តើល យីស៊ូ ផា «ណោយូ! ម៉ាំង ពែ ញីន ខំ ទុង អួន ពីង ទៀក ទីល តារ កេះ ហះកា អូ ទី កាណាត់ ញ៉ា អុះ ហះកា ញីន ចឹង ប៉ាឡិ អួន ប្រឹត ព្រួយ ប៉ានីរ អីស ឡុត ហៃ»។

៦ អន់ខែ កា ប៉ាឡិ អួន ពីង ទៀក ត្រត់ កា អៀង ខាក់ បើត ចឹង តាលៀយ អួន។

៧ អន់ខែ ការ្ល៖ តី អើ គ្រូប អ្នក ប៉ាត់ ទូក ម៉ោញ ណារ តង់ រ៉ុប កា ម្នាត ណោះ កា ឡាំង តង់ តាទីច អន់ខែ រ៉ុប ចែត ពីង ទូក ប៉ាញី ទិ ទូក ពៀរ ទូក ណោះ បើត ចឹង ក្រាំ។

៨ ផ៖ ស៊ីម៉ូន ពេត្រុះ ប័ប័ នីណោះ អើ កា ដាប ហះ ជុង យី ស៊ូ កេះណោះ កាប ផា «អី ពិ តាំងឡា ប័រ អីស ចាក ឡាច់

អន់ ចាំងហាយុត ឡើង អាញ ពិ ខង អាញ ឡាក់ ប៉ាណូស បឹត អីក»។

៩ ស៊ីម៉ូន កាប នីណោ៖ ខង អើ លូ គូប អើ អន់ខៃ ញម ខាក់ ញន កា រ៉ុប កា អៀង នៃវ អា។

១០ កា ប៉ាច់ យ៉ាកុប លូ យូហាន គន វគី សេបេដេ ឡាក់ អ៊ែ ណាំង កា អន់ខូ លូ ស៊ីម៉ូន អន់ខៃ កា យីត និះទៅ ដេល។ ហះ កា យីស៊ូ រះ កា ស៊ីម៉ូន ជា «អីស ដៃ អ្សត! គីត អៀ តែង ម៉ាត់ អីស ចឹង ណាំង អើ ប៉ាណូស ឡុត»។

១១ ប៉ាត់ ទូក ចាក ទីល ប៉ាត់ ហាង កេះ អន់ខៃ កា អ្នាត យៀង ខង ទិណោ៖ កេះណោះ ប៉ាណាំ គូប ចាក ពូយ យីស៊ូ ឡុត។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ត្រត់ រោះ លូ ប៉ាណូស តៅ ជុង តី

១២ ផះ យីស៊ូ អ៊ែ ពីង មៀង ម៉ោញ ណារ៉ូ កា ទី ប៉ាណូស ម៉ោញ ដូវ ត្រត់ រោះ ប៉ាញី ឡាកោ។ អើ ប៉ប៊ី យីស៊ូ កេះណោះ អើ ម៉ុត កាដាប សាំប្លៈ មូប កល់ ទីះ តេះ លូ កាប ឡោម ជា «អី ពី តាំងឡា អីស ទី អំវាញ តាត់ អន់ដាក់ អាញ ជា អីស ចៃ»។

១៣ យីស៊ូ សាប៉ាត់ អើ លូ កាប ជា «អាញ ចៃ ដេល ហាត់ ព្រោះ ដាក់ ពិ»។ ផាឌី រោះ អើ ណោះ កា ព្រោះ ដាក់ ឡុត។

១៤ កេះណោះ យីស៊ូ រះ កា អើ ជា «អីស ដៃ រះ សារ អា អន់ ពូ អ៊ូ ដៃ។ ហះកា អីស ត្រត់ ឡាំ តាំបាង ឡាកោ អន់ ក្រាត់ វ៉ាម៉ះ ប្រ្លៈ តោ ហៃ កេះណោះ អ្សក់ កាណាគី ពុះ សែន ប្រ្លៈ បិកកា តយី ឡាក់ កា ម៉ូសេ ទី រះ ភៀ អន់ ពូ អ៊ូ អន់តត់ ជា អីស ដាក់ ប្រ្លាស់ តាទីច»។

១៥ សារ យីស៊ូ ហើង លោ ៗ ទី ប៉ាណូស អៀង ពី៖ សាំយ៉ាង អើ ទីប ពូ ប្រើ អើ តាគ់ អន់ដាគ់ អន់ខៃ អីត ពូ អន់ទៀតៗ ដេល។

១៦ ហះកា យីស៊ូ ឃើយ ឡាន ប៉ាគ់ ចារ ឡាន ងាន់ ភៀ ម៉ន់។

១៧ ទី ដាវ ម៉ោញ ផ៖ យីស៊ូ អ្នែ ប៉ាងហៀន កាំឡាន ទី មូត ផា វ៉ាស៊ី លូ មូត ណោយូ ប៉ាងហៀន ចាបាប់ ឡាន អ្នែ សាំយ៉ាង អើ ដេល។ អន់ខៃ ណោះ ពី៖ ឡឹង គ្រីប ស្រុក អន់ទៀតៗ ខេត កា លីឡេ ខេត យូដា លូ ឡឹង មៀង យេរូសាឡឹម។ អំវាញ អីញ ម៉ះ ប្រើ៖ បិកកាតយី អ្នែ កាណុង យីស៊ូ ភៀ តាគ់ អន់ដាគ់ ពូ អីត ពូ ដេល។

១៨ ផាឌី ប៉ប័ ពូ តូង ប៉ាណូស តៅ ជុង តី ម៉ោញ ដូរ ពីង ត្រិ អន់ ខៃ យីត ម៉ុត ជីន ប៉ាណូស ណោះ ប៉ាគ់ យីស៊ូ។

១៩ ហះកា អន់ខៃ អូ ទី ទ្រង ម៉ុត ប៉ាគ់ ចារ យីស៊ូ អុះ ខង ប៉ាណូ ស អៀង តាឡាម៉។ ទីល នីណោះ អន់ខៃ កា ហារ យ៉ះ អន់តលី ហី * អ្សក់ ឡាច់ អិត។ កេះណោះ ប៉ាប្រូ ជីវ ប៉ាណូស តៅ ជុង តី ណោះ ទ្រង តាវ៉ង អន់ខៃ យ៉ះ ណោះ ហង ត្រង់ ពីង អន់តិគី កាំឡាន ហះ ង្កីរ យីស៊ូ។

២០ ផ៖ យីស៊ូ ប៉ប័ អន់ខៃ សៀ អើ តាទីច ណោះ អើ កាប ផា «អី ចាង ៖ សារ យច អីស អាញ អូ អ្សក់ យ៉ុ អុះ អ្នាត ដោះ កេះ»។

២១ ផ៖ មូត ណោយូ ប៉ាងហៀន ចាបាប់ លូ មូត ផាវ៉ាស៊ី កាតាំង នីណោះ អន់ខៃ យីត ផា «ពៀ អា បះ ខិន កាប ផាម៉ាត ប្រើ៖ នែវ អា? រិត ឡឹង ប្រើ៖ បិកកាតយី អូ ទី ពៀ អ្នុ អ្នាត ដោះ សារ

* ៥:១៩ ៥:១៩ ហី ពូ ណោះ អន់តលី សាម៉េ ទីប ពូ ប្រើ ជុង កឹង តែង ឡឹង សាំវ៉ាប ហារ ពីង អន់តលី។

យថ ប៉ាណូស អុះ»។

២២ ហះកា យីស៊ី អ៊ូ ឡឺង សារ អន់ខែ យីត កាណុង ពុត ណោះ បះ អើ កាប លូ ម្នត ណោះ ជា «ញ៉ា ត្រគ់ អន់ដីស យីត នីណោះ ?

២៣ ជា អាញ រះ ជា "អាញ អ៊ូ អ្យក់ យ៉ូ សារ យថ អីស កេះ" លើ កាប ជា "អ្យវ ចាក ពិ" កាប នីចម៍ ឡាម៉ក់ លើន ?

២៤ ហះកា អាញ ប៊ុច អន់ អន់ដីស អ៊ូ ហ្លង់ ជា ពីង អង់កក់ តេះ អា ប៉ាណូស អាញ អ៊ូ អ្នត ដោះ សារ យថ»។ កេះណោះ យី ស៊ី កាលែង ហៃ ប៉ាណូស តៅ ជុង តី ទីប កាប ជា «អ្យវ អ្យក់ ត្រិ អីស ចាក សីត ប៉ាក់ ហី អីស ទៅ ពិ»។

២៥ បក់ កាជក កា តាឡុះ អ្យវ ហះ ម៉ាត់ កាំឡាំង ទិណោះ ប្រៀប តាទីច លូ អ្យក់ ត្រិ អើ តែប ចាក សីត ប៉ាក់ ហី ទីប ប៉ានេ ប្រៀប បិកកាតយ៍ អន់ដើរ។

២៦ ទិ កាំឡាំង បក់ អ៊ែ ហះ ណោះ ពូ ញម កេង ខាក់ លូ ប៉ានេ ប្រៀប បិកកាតយ៍។ អន់ខែ អ្យត កាខាក់ ទីប កាប ជា «ដាវ អា ពិន ប៉ប័ សារ តាង ខាក់ តាទីច»។

សារ យីស៊ី អើ លើ

២៧ កេះណោះ យីស៊ី ចាក ឡាច់ ឡឺង ចារ ណោះ ជាឌី ប៉ប័ បក់ អ្យក់ វ៉ាបៃ ម៉ោញ ដូវ សិច អើ លើ អង់អ៊ែ ហះ ចារ ពូ សីង វ៉ា បៃ។ យីស៊ី កាប លូ អើ ជា «ចុ ឡាំ ពូយ អាញ»។

២៨ លើ កា អ្នត កាណាគី ញ៉ាៗ ទិណោះ អ្យវ ចាក ពូយ យី ស៊ី ឡុត។

២៩ លេវី ប្រគល់ សាណា អែត សា សាំរ៉ាប់ កា យីស៊ូ ប៉ាក់ ហី អែវី តុត រ៉ត់ សើម។ ទី មួត អ្សក់ រ៉ាបៃ អៀង ដួវ លូ កាំឡាំង អន់ទៀ គៗ ឡាំ អែត សា អន់ខូ លូ អន់ខែ ដេល។

៣០ មួត ណែយូ បាំងហៀន ចាបាប់ លូ មួត ផាវ៉ាស៊ី អន់ខែ កាប កា មួត សី: យីស៊ូ ផា «ញ៉ា ត្រត់ អន់ដីស អែត សា អន់ខូ លូ មួត អ្សក់ រ៉ាបៃ លូ ប៉ាណូស អូ ដាក់ នែវ អា?»

៣១ យីស៊ូ តើល អន់ខែ ផា «ប៉ាណូស បក់ ដាក់ ឡាកោ បាំង ឡៃ អូ តងកាន ម៉ូអ្សា អុ: ទី ដឹង មួត អិត ពូ តងកាន ម៉ូអ្សា។

៣២ អាញ អូ ជីវ ជៀក ប៉ាណូស ដាក់ ត្រង់ អុ: យី អាញ ជីវ ជៀក ប៉ាណូស អូ ដាក់ ភៀ អន់ អន់ខែ បិនពែង ពុត ពៀក»។

៣៣ មួត ផាវ៉ាស៊ី អំបញ្ច លូ យីស៊ូ ផា «ញ៉ា មួត សី: រត់ យូហាន កំ អូ សា សាណា លើយៗ ទីប ម៉ន់ អើ ប្រុះ មួត សី: ផាវ៉ាស៊ី កា ប្រគល់ និ:ទៅ ដេល ហា:កា សី: អីស អែត សា នីអៀ?»

៣៤ យីស៊ូ តើល អន់ខែ ផា «ផ: ប៉ាញសង់ ក្លោ កាម៉ាញ អែវី អន់ ខូ លូ គូប នីចម៍ អូ ដេល ប អន់ គូប ចាង់ អែវី កំ អូ សា សាណា?

៣៥ ហា:កា ចឹង ទី ដាវ ម៉ោញ ពូ ចឹង រុប អ្សក់ ឡាច ក្លោ ណោះ ដាវ ណោះ អន់ខែ ចឹង កំ»†។

៣៦ យីស៊ូ កាប ប៉ាន់ដីប ផា «អូ ទី ពៀ ហើក អាវ ណាវ អ្សក់ ដឹង ក្លោប អាវ រ៉ោះ អុ:។ ផា ប្រគល់ នីណោះ អាវ ណាវ កា តាហើ ក កាណាត់ ឡាក់ ដឹង ក្លោប ឡឹង អាវ ណាវ កា អូ ត្រត់ លូ អាវ រ៉ោះ ដេល។

† ៥:៣៥ ៥:៣៤-៣៥ យីស៊ូ កាប នីអៀ យី កាប ប៉ាន់ដីប ឡឹង ឡាកោ អែវី ទៅ ផ: អែវី អែវី រុស ប្រគល់ អន់ ពូ ហោក រត់ ហា:កា ប៉ាក់ ពូ រុប ប៉ាន់តោ អែវី ទៀ ណោះ ពូ ចឹង សាមុក សាមាញ ទីប កំ អូ សា សាណា។

៣៧ កា អូ ទី បក់ ពៀ អ្យក់ តាពៃ ប្លើ អង់កាច បើ ងំ ចែក ពីង ស្រោ អង់ការ សាន់ដាប់ អុះ។ ផា ប្រ័គី នីណោះ តាពៃ ប្លើ អង់កាច ណោះ ចឹង ប្រ័គី អន់ កា ស្រោ អង់ការ សាន់ដាប់ ណោះ តាវាយ្ត ណោះ អើ ចឹង តាហ្រីស តាពៃ កា ចឹង សីត ទិ ឡុត ស្រោ អង់ការ ណោះ កា អូ អូ អ្យក់ ហង។

៣៨ ត្រត់ ចែក តាពៃ ណាវ ពីង ស្រោ អង់ការ ណាវ។ †

៣៩ ផា ពូ ឃើយ អែត តាពៃ ទុញ កេះ អូ ទី ពៀ ចឹង បិច អែត តាពៃ ណាវ អុះ ខង ពូ ផា "តាពៃ ទុញ ប៉ាអាំ"។

៦

សារ យីស៊ូ បាំងហៀន ឡឹង ដាវ វ៉ាឡូវ

១ ត្រត់ ពីង ដាវ វ៉ាឡូវ យីស៊ូ លូ សីះ អើ ចាក ទ្រង អន់តិគី មី រ ម្មត សីះ អើ ហ្រិច ពៀ សាឡី ចិច សា។

២ ទី ម្មត ផាវ៉ាស៊ី បក់ អន់ដា កាប កា អន់ខៃ ផា «ញ៉ា ត្រត់ អន់ ដីស ប្រ័គី ងារ កាច់ ពៀ ពីង ដាវ វ៉ាឡូវ? ចាបាប់ អូ អន់ ប្រ័គី ងារ នៃវ អា ពីង ដាវ វ៉ាឡូវ អុះ»

៣ ហះកា យីស៊ូ តើល អន់ខៃ ផា «ញ៉ា អន់ដីស អូ ទី អាន ប សារ សាដាច់ ដាវីត លូ គូប អើ ប្រ័គី ផះ អន់ខៃ ឡា យុត ណោះ ពៃ?

៤ សា ដាច់ ដាវីត ម៉ុត កាណុង ចារ វ៉ាម៉ះ ប្រ័ះ អ្យក់ សា ណាំ បាំង ពូ ទៀន អន់ ហះ ម៉ាត់ ប្រ័ះ ទីប ជែក អន់ កា គូប អើ

† ៥:៣៨ ៥:៣៨ អើ កាប ប៉ាន់ដីប បិច ទី ណាំ ផា អើ អន់ សារ ដាក់ ឡាក់ ណាវ កាខាក់ អូ ត្រត់ ត្រានី កា ប៉ាយ៉ាមី សារ សាន់ដាប់ អុះ។

ដេល។ តាម ចាបាប់ទី ដឹង ក្រាត់ វ៉ាម៉ះ ប្រ្រឹះ ខិន សា ណុំ បាំង ណោះ»។*

៥ កេះណោះ អើ កាប កា ពូ ណារ៉ូ ជា «ប៉ាណូស អាញ កា តាំង ឡា ដាវ វ៉ាឡូវ ដេល»។

៦ ឡែង ឡឺង ណោះ ប៉ាត់ ដាវ វ៉ាឡូវ ណារ៉ូ យីស៊ូ ម៉ុត ពីង រោង បាំងហៀន ពូ ហះ ចារ ណោះ ទី កាម៉ាក ម៉ោញ ដូរ ក្រិរ តី តែង សាម៉ា។

៧ ម្នត ណែយូ បាំងហៀន ចាបាប់ លូ ម្នត ជាវ៉ាស៊ី អ្វែ ចាំ ហៃ យីស៊ូ ហះ ណោះ ដេល អ្ន ផេត អើ តាត់ អន់ដាក់ ប៉ាណូស ក្រិរ តី ណោះ ពីង ដាវ វ៉ាឡូវ ម៉ាត់ ចឹង ទី សារ កាប កា អើ។

៨ យីស៊ូ អ្ន ឡឺង ពុត ពៀក អន់ខែ យីត ណោះ អើ កាប លូ ប៉ាណូស ក្រិរ តី ណោះ ជា «អ្សវ អន់តាវ អ្វែ ហះ អន់តិគី ពូ អា ពិ»។ អើ កា អ្សវ អន់តាវ ឡុត។

៩ កេះណោះ យីស៊ូ កាប លូ អន់ខែ ជា «អាញ ប័រ អំបញ្ច អន់ ដីស ពីង ដាវ វ៉ាឡូវ ចាបាប់ អន់ ប្រ្រឹត ងារ ដាក់ លើ ប្រ្រឹត ងារ អូ ដាក់ ? ត្រត់ តង ប៉ាណូស អន់ រីស លើ ត្រត់ ប៉ាន់តោ អ្នាត ?»

១០ យីស៊ូ កាលែង ហៃ កាំឡាំង ឡាក់ កា អ្វែ ជុំ អើ កេះណោះ កាប លូ ប៉ាណូស ក្រិរ តី ណោះ ជា «ហត់ ឡាង តី ហៃ !» ប៉ាណូ ស ណោះ កា ឡាង តាទីច ផាឌី តី អើ ណោះ កា ដាក់ តែល ទៅ ណារ៉ូ។

១១ ហះកា អន់ខែ អីក ខាក់ កេះណោះ អន់ខែ ពីកសា គូប សោប យីត ចឹង ប្រ្រឹត នីចម កា យីស៊ូ។

* ៦:៤ ៦:៤ ផេះណោះ ប្រ្រឹះ អ្ន អីក កា សាដាច់ ដាវីត អុះ ទីល នីណោះ ម្នត ជាវ៉ាស៊ី អ្ន ត្រត់ អីក កា សីះ យីស៊ូ ដេល។ ប័រ ហៃ ១ សាយូ អើល ២១:១-៦។

សារ យីស៊ូ រើស ម្ចាស់ រ៉ះ ប៉ាតាង អែ

១២ រ៉ាំងរ៉ាំង ណោះ យីស៊ូ ហាវ ពឹង ប៉ានីម ភ្ញី ម៉ន់។ ម៉ាំង ណោះ អែ ម៉ន់ ឡោម ប្រ្រះ លើយ ទីល តារ។

១៣ ប៉ាក់ កាំលី អែ អើ ម្ចាស់ សី: ពី: ប៉ាក់ អែ កេះណោះ អែ រើស អ្យក់ ដឹង ១២ ដូវ ឡាក់ អែ អន់ សិច ជា ម្ចាស់ រ៉ះ ប៉ាតាង អែ។

១៤ យី ស៊ីម៉ុន ឡាក់ អែ អើ ជា ពេត្រុះ ម៉ោញ លូ អុះ អែ អន់ ត្រេ យ៉ាកុប លូ យូហាន ភីលីប បាថូលូមេ

១៥ ម៉ាថាយ ថូម៉ះ យ៉ាកុប គន អាណានាយ យីស៊ូ អើ ជា ប៉ាណូស ក្រុំ ប៉ាក់តារ៉ាត់ †

១៦ យូដះ គន យ៉ាកុប លូ យូដះ អ៊ីសាការីយ៉ុត ឡាក់ ចឹង អូ ត្រង់ កា យីស៊ូ។

សារ យីស៊ូ បាំងហៀន កាំឡាំង អៀង

១៧ កេះណោះ យីស៊ូ លូ ម្ចាស់ សី: ដីរ ឡឹង ប៉ានីម អែ រ៉ាឡូវ ហះ ចារ តេះ តាប៉ង់។ ហះ ចារ ណោះ ទី ម្ចាស់ សី: អន់ទៀត អៀង ដូវ លូ ម្ចាស់ ប៉ាសុន អៀង ដូវ ដេល ពី: ឡឹង ខេត យូដា ឡឹង មៀង យេរូសាឡឹម ឡឹង មៀង ទីរ៉ុះ លូ ឡឹង មៀង ស៊ីដុន ឡាក់ អែ រហាង សាឡឹត សាឡាយ។

១៨ យី អន់ខៃ ពី: ភ្ញី សាំយ៉ាំង យីស៊ូ លូ ភ្ញី ប្រើ អែ តាក់ អន់ ដាក់ អឹត ពូ អន់ខៃ។ ប៉ាណូស បក់ ប្រ្រះ ប្រគី កា ដាក់ ដេល។

១៩ កាំឡាំង ទិខូ ណាំង ទ្រង ម៉ុត សាប៉ាក់ យីស៊ូ ខង ទី អំរ៉ា ញ អឹញ ឡាក់ ឡឹង អែ ប្រគី អន់ កា អន់ខៃ ដាក់ ទិខូ។

† ៦:១៥ ៦:១៥ ក្រុំប៉ាក់តារ៉ាត់ពូអើជា ក្រុំ កាណាន ដេល យី ម្ចាស់ បិត កា សុនសាត អ៊ីស្រាអែល ប្រគី ប៉ាក់តារ៉ាត់ ភ្ញី អន់ រ៉ាវ៉ាថ ឡឹង គី សុនសាត រ៉ូម។

២០ យីស៊ូ ហែ តែង ម្នាក់ សិរៈ អើ លូ កាប ជា «អី ម្នាក់ តាបាយ កាសត់ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រឹះ អ្វី រាំងហៃ រាំងខ្យា អន់ដីស។

២១ អី ម្នាក់ បក់ ឡាយុត កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រឹះ ចឹង អន់ អន់ដីស ផឹត។ អី ម្នាក់ បក់ ញ៉ាំ សោក កិញអៀ អា អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង ខង ប្រ្រឹះ ចឹង អន់ អន់ដីស រត់ សើម ឡុត។

២២ ជា ដាវ ចំ ពូ អូ ណិស លូ ប៉ាកុលះ អន់ដីស ទីប កាប បឹត អឹក លូ ច្រោម ជា អន់ដីស ប៉ាណូស អូ ដាក់ ញុន កា អន់ដីស សៀ ប៉ាណូស អាញ ណោះ អន់ដីស ចឹង ទី កាន សាណុក សាវ៉ាក តាទីច ហង។

២៣ ដាវ ណោះ ហត់ ហោក រត់ ប៉ាប្លង់ ពិ ខង ប្រ្រឹះ ចឹង អន់ កាណាតី ដាក់ ខាក់ កា អន់ដីស អ្វី ពឹង ប្លែង តោ។ ផះ សើត ពៃ រត់ យ៉ាត់ អន់ខែ កា ប្រឹត កា ម្នាក់ រឹតិយ ប្រ្រឹះ ឡាក់ កា អន់ ខែ ប្រឹត កា អន់ដីស អា ដេល។

២៤ «កាប៉ាច់ អន់ដីស បក់ ប្រ្រឹះ ប៉ាតូរង អន់ដីស ចឹង ទី សាវ ឡុំបាក ខាក់ តាទីច ហង ខង កិញអៀ អា អន់ដីស ទី កាន សាណុក សាវ៉ាក កេះ។

២៥ អន់ដីស បក់ ផឹត កិញអៀ អា អន់ដីស ចឹង ឡុំបាក ខាក់ ហង ខង អន់ដីស ចឹង ឡាយុត តាទីច ប៉ាត់ ម៉ាត់ ទៀ។ ម្នាក់ បក់ ផះ អ្វី រត់ សើម កិញអៀ អា អន់ដីស ចឹង ទី សាវ ឡុំបាក ខាក់ ហង ខង អន់ដីស ចឹង ទី សាវ អុក ពុត ពៀក លូ ញ៉ាំ សោក តា ទីច ប៉ាត់ ម៉ាត់ ទៀ។

២៦ ជា ប៉ាណូស ទិឌូ កាប ដាក់ លូ អន់ដីស ណោះ អន់ដីស ចឹង ទី សារ ឡាបាក ខាក់ ហង ខង វគី យ៉ាក់ អន់ខៃ សើត ពៃ កាប ដាក់ កា ម្នត តាក់ អំប្រើក៏ វាគីយ ប្រើ៖ ឡាក់ កា កាប ដាក់ កា អន់ដីស អា ដេល។

២៧ «ហះកា អាញ ប័រ រះ កា អន់ដីស ឡាក់ ផះ អ្វៃ សាំយ៉ាំង អាញ ជា ហត់ បិច ចៃ កា ម្នត តាម្មីរ មះ អន់ដីស លូ ប្រើក៏ ដាក់ កា ម្នត បក់ អូ ណិស កា អន់ដីស ណោះ ពិ។

២៨ ហត់ កាប ដាក់ ប៉ានីរ ពីរ កាង កា ម្នត បក់ តះ ប៉ាស្យាប កា អន់ដីស ហត់ ម៉ន អន់ កា ម្នត បក់ អូ ណិស អូ រម កា អន់ដីស ណោះ ពិ។

២៩ ជា ពូ តាបះ គៀងតោរ អន់ដីស ម៉ោញ ប៊ែង ត្រត់ អ៊ុ អន់ ពូ តាបះ ម៉ោញ ប៊ែង ណារ៉ូ ពិ។ ជា ពូ បិច អ្យក់ អាវ គ្រីន មះ អន់ ដីស ដៃ កាឡីស ត្រត់ អន់ ពូ អ្យក់ ទីប អាវ សាំប៉ាក់ ដេល ពិ។

៣០ ជា ពូ ប័រ កាណាគី ញ៉ា ឡឹង អន់ដីស អន់ ពិ ដៃ កា ឡីស។ ជា ពូ រុប អ្យក់ កាណាគី ញ៉ា មះ អន់ដីស ដៃ ប័រ សីត ឡឹង ពូ ណារ៉ូ។

៣១ ជា បិច កា ពូ ប្រើក៏ ដាក់ លូ អន់ដីស នីចម៍ អន់ដីស ត្រត់ ប្រើក៏ ដាក់ កា ពូ នីណោះ ដេល។

៣២ ជា អន់ដីស បិច ដឹង កា ប៉ាណូស ចំ ឡាក់ បិច កា អន់ ដីស ញ៉ា ចឹង ទី ខា ដេល ប? យ័៖ ប៉ាណូស អូ ដាក់ កា អូ បិច កា ប៉ាណូស ចំ ឡាក់ បិច កា អន់ខៃ និះទៅ ដេល។

៣៣ ជា អន់ដីស ប្រើក៏ ដាក់ ដឹង កា ប៉ាណូស ចំ ឡាក់ ប្រើក៏ ដាក់ លូ អន់ដីស ចឹង ទី ខា ញ៉ា? យ័៖ ប៉ាណូស អូ ដាក់ កា អូ ប្រើ ក៏ ដាក់ និះទៅ ដេល។

៣៤ ជា អន់ដីស អន់ ពូ បុល កាណាគី ញ៉ា កាតាម កេះណោះ អន់ដីស ម៉ឹង ជា ពូ ចឹង សឹង ញ៉ា ចឹង ទី ខា ដេល ប? យ្រីះ ប៉ាណូស អូ ដាក់ កា អូ អន់ គូប អន់ខែ បុល លូ ម៉ឹង ជា ពូ ចឹង សឹង និះទៅ ដេល។

៣៥ ហះកា ត្រត់ ប៉ុច ចៃ កា តាមីរ ម៉ះ អន់ដីស ទីប ប្រ័គី ដាក់ លូ អន់ខែ។ ជា អន់ ពូ បុល ដៃ ម៉ឹង ជា ពូ ចឹង សឹង ណោះ ប្រ័ះ ចឹង អន់ សារ ដាក់ ខាក់ កា អន់ដីស យី អន់ដីស ចឹង កេះ គន ប្រ័ះ ឡាក់ តីស ហ្និត ខង អើ កា ដាក់ កា ប៉ាណូស ឡាក់ ទី ពុត ពៀក បីត អ៊ិក លូ កា ប៉ាណូស អូ អូ កាចាំង កា អើ ប្រ័គី ដាក់ និះ ទៅ ដេល។

៣៦ ទីល នីណោះ ហត់ អន់ដីស ទី ពុត ពៀក តាប៉ាប តាប៉ុន ឡាក់ កា ប្រ័ះ ឡាក់ ពី អន់ដីស អើ ទី ពុត ពៀក តាប៉ាប តាប៉ុន ណោះ ដេល។

៣៧ «ដៃ ជា កា ពូ ប្រ័គី យច ណោះ ដាក់ ប្រ័ះ អូ ជា កា អន់ ដីស ប្រ័គី យច ដេល។ ដៃ ចែត ចូត ពូ ណោះ ដាក់ ប្រ័ះ អូ ចែត ចូត អន់ដីស ដេល។ ដៃ អ្សក់ យ៉ូ សារ ពូ ណោះ ប្រ័ះ ចឹង អូ អ្សក់ យ៉ូ សារ អន់ដីស ដេល។

៣៨ ហត់ អន់ កាណាគី កា ពូ ណោះ ប្រ័ះ ចឹង អន់ កាណាគី កា អន់ដីស ដេល អើ ចឹង អន់ កាណាគី តុត អៀង ចល់ កាខាក់ ឡូត ទីប តាក្វា។ ប្រ័ះ ចឹង វាល់ អន់ កា អន់ដីស ឡាក់ កា អន់ ដីស វាល់ អន់ កា ពូ ណោះ ដេល»។

៣៩ យីស៊ូ កាប ប៉ាន់ដីប កា ពូ លូ សារ ម៉ោញ ណារ៉ូ ជា «ប៉ាណូស ម៉ាម៉ាំង ម៉ាត់ អូ អូ ទុង គូប អើ ម៉ាម៉ាំង ម៉ាត់ អុះ។ ជា ប្រ័គី នី ណោះ ចាបះ កា អន់ខែ ចឹង ឡិ ឡុះ ទី ពៀរ ដូរ ឡូត។

៤០ អូ ឃើយ ទី សីះ ចំ អូ ក្លា ឡើង ណែយូ អុះ ហះកា ជា សីះ ហៀន គ្រឹប សារ កេះ ណោះ អើ ចឹង អូ សាម៉ើ លូ ណែយូ ដេល។

៤១ ញ៉ា ត្រក់ អន់ដីស ហៃ ប័ប័ សារ យច ចិ មះ អុះ មី ឡាក់ កា កាបក់ តេះ កាណុង ម៉ាត់ ហះកា អន់ដីស អូ ប័ប័ សារ អន់ដីស ប្រើក៏ យច តីស ឡាក់ កា តាំពៀក អ្លឹង អ្លៃ ទូម ពីង ម៉ាត់ អន់ដីស ទៅ។

៤២ ជា ហៃ អូ ប័ប័ អ្លឹង អ្លៃ ទូម ពីង ម៉ាត់ អន់ដីស ទៅ ញ៉ា ត្រក់ អន់ដីស ខឹង កាប លូ អុះ មី ជា "ពីះ អន់ អាញ ប៉ាតិត អ្សក់ ឡាច់ កាបក់ តេះ កាណុង ម៉ាត់ អីស"។ អី ប៉ាណូស តាក់ អំប្រើក៏ ដាក់ ហាក់ អ្សក់ ឡាច់ អ្លឹង កាណុង ម៉ាត់ អន់ដីស ទៅ ហិ ណោះ អន់ដីស ចឹង ហៃ ប័ប័ សាឡះ ចឹង អូ ប៉ាតិត អ្សក់ ឡាច់ កាបក់ តេះ កាណុង ម៉ាត់ អុះ មី អន់ដីស។

៤៣ «តើម អ្លឹង ដាក់ អូ អូ បាំងកើត ប្លៃ អិក អុះ តើម អ្លឹង អូ ដាក់ កា អូ អូ បាំងកើត ប្លៃ ដាក់ និះទៅ ដេល

៤៤ ខង ពូ អន់ហ្គាល់ តើម អ្លឹង ដាក់ លើ អូ ដាក់ ញុន កា ប្លៃ អើ។ អូ ឃើយ ទី ពៀ អ្លៃ ប្លៃ អង់កាច លូ ប្លៃ ហ្វា ឡើង គុំ សាលៀ អុះ។

៤៥ ប៉ាណូស ដាក់ អើ ប្រើក៏ ដឹង ង៉ារ ដាក់ និះទៅ ដេល ខង កាណុង ពុត អើ ទី ដឹង សារ ដាក់។ ប៉ាណូស អូ ដាក់ អើ ប្រើក៏ ដឹង ង៉ារ អូ ដាក់ ដេល ខង កាណុង ពុត អើ ទី ដឹង សារ អូ ដាក់ ខង ពីរ ប៉ាណូស ខុ កាប ពួយ សារ ញ៉ា ឡាក់ ទី ប៉ាញ៉ា កាណុង ពុត។

៤៦ «ញ៉ា ត្រក់ អន់ដីស អើ អាញ ជា "អី ពី តាំងឡា ម៉ែត តាំង

ឡា" ហះកា អន់ដីស អូ ប្រឹក្ច ពួយ ប៉ានីរ អាញ នីអៀ?

៤៧ អាញ បរ រះ អន់ អន់ដីស អូ អន់តគ់ ទិ ប៉ាណូស បក់ ពីះ ប៉ាគ់ អាញ លូ កាតាំង ប៉ានីរ អាញ កេះណោះ ប្រឹក្ច ពួយ អើ ណោះ ពៀប ឡាក់ កា ប៉ាណូស នីចម៍?

៤៨ យី អើ ណោះ ពៀប ឡាក់ កា ប៉ាណូស ម៉ោញ ដូវ ផះ ប្រឹក្ច ហី អើ សីរ ឡះ តុត ជ្រុ កេះណោះ ចែក អញ្ចុដង អំបាំង អំហ្មា តាទៀរ។ យី ប្លែង បី តីស លូ ទៀក វ៉ាឡាប តី ហី ណោះ កា តាម កា ហី ណោះ អូ យើល អុះ ខង អើ ប្រឹក្ច ណោះ កាង កា ចាបី កេះ។

៤៩ កាប៉ាច់ បក់ កាតាំង ប៉ានីរ អាញ ដេល ហះកា អើ អូ ប្រឹក្ច ពួយ អើ ណោះ ឡាក់ កា ប៉ាណូស បក់ ប្រឹក្ច ហី អូ ទី សីរ ឡះ ចែក អញ្ចុដង អុះ។ ប៉ាគ់ ប្លែង បី តីស លូ ទៀក វ៉ាឡាប តី ហី ណោះ ហី អើ ណោះ កា ពួក វ៉ាយ វ៉ា ឡុត»។

៧

សារ យីស៊ូ តាគ់ អន់ដាក់ ទុច ម៉ែត តាហាន សុនសាត រ៉ូម

១ ប៉ាគ់ យីស៊ូ រះ សារ ទិណោះ អន់ កា មូត ប៉ាសុន សាំយ៉ាំង កេះ។ អើ ចាក ម៉ុត កាណុង មៀង កាផានីម ឡុត។

២ ពីង មៀង ណោះ ទី ម៉ែត តាហាន សុនសាត រ៉ូម ម៉ោញ ដូវ អើ ទី ទុច ម៉ោញ ឡាក់ ដាក់ ត្រគ់ ពុត អើ ខាក់ ទុច អើ ណោះ អិត យ៉ិប ប៉ែត ចឹង តៅ។

៣ ផះ ម៉ែត តាហាន ណោះ កាតាំង ពូ រះ ឡឹង សារ យីស៊ូ អើ កា ប្រើ មូត ក្រាក់ តាំងកង់ សុនសាត អីស្រាអើល ឡាំ ឡោម ជៀក យីស៊ូ ឡាំ តាគ់ អន់ដាក់ ទុច អើ ណោះ។

៤ ម្នាក់ ក្រាត់ តាំងកង ណោះ អន់ខែ ឡាំ ប៉ាត់ ចារ យីស៊ូ លូ កាប ឡោម ជា «ម៉ែត តាហាន ណោះ អែរ កា ប៉ាណូស ដាក់ អីស ត្រត់ តង់ អែរ ណើ

៥ ខង អែរ បិច កា សុនសាត ពិន ទីប អែរ អន់ លៀន ប្រើ ពូ ប្រើ គី រោង ម៉ោញ អន់ កា ពិន ដេល»។

៦ យីស៊ូ កា ឡាំ អន់ខូ លូ អន់ខែ តាទីច។ ប៉ាត់ ក្យាម ចឹង ទីល កេះ ម៉ែត តាហាន សុនសាត រ៉ូម ណោះ ប្រើ គូប អែរ ឡាំ រះ លូ យីស៊ូ ជា «អី ពី តាំងឡា យី អីស អូ ម៉ុត កាណុង ហី អាញ កា ដាក់ ដេល ខង អាញ ឡាក់ ប៉ាណូស អូ គិត អូ ខា អូ យី ចឹង ជៀក អីស ម៉ុត កាណុង ហី អាញ អុះ។

៧ ញុន ខ អា ហង បះ អាញ អូ ខិន ឡាំ ឡាកោ អាញ ទៅ ប៉ាត់ អីស។ បរ អីស កាប តាត់ អន់ដាក់ ឡឹង ណោះ ម៉ោញ នីរ ទុច អាញ អា កា អែរ ដាក់ ហង។

៨ អាញ អូ អន់តត់ ខង អាញ កា អែរ អន់តេះ ប៉ានីរ ពូ ដេល កា ទី គន តាហាន អែរ កាន់តេះ ប៉ានីរ អាញ និះ ទៅ ដេល។ ជា អាញ ប្រើ តាហាន ម៉ោញ ដូរ ឡាំ ណោះ អែរ ចឹង ឡាំ ជា អាញ ប្រើ សីត ណោះ អែរ ចឹង សីត។ ជា អាញ ប្រើ ទុច ប្រើ គី ងារ ញ៉ា អែរ កា ប្រើ ពូយ ដេល»។

៩ ផះ យីស៊ូ កាតាំង នីណោះ អែរ ញុម ខាក់ កា ម៉ែត តាហាន សុនសាត អន់ទៀត ណោះ សៀ កាខាក់។ កេះណោះ កាលែង តែង ម្នាក់ ប៉ាសុន បក់ ចាក ពូយ អែរ លូ កាប ជា «អាញ បរ រះ កា អន់ដីស កាណុង សុនសាត អ៊ីស្រាអែល អា អាញ អូ យើយ បបំ ញើ សៀ កេង ខាក់ ឡាក់ កា អែរ អា អុះ»។

១០ ម្នាក់ បក់ ម៉ែត តាហាន សុនសាត រ៉ូម ប្រើ ឡាំ ណោះ អន់ខែ

កាសីត ប៉ាគី ហ៊ីណារ៉ូ ប៊ីប៊ី ទុច ណោះ ដាគី កេះ។

សារ យីស៊ូ តាគី អង់រីស សីត គន អង់កាន់ អន់ត្រោ

១១ ប៉ាគី ដាវ អន់តីត យីស៊ូ ឡាំ ប៉ាគី ស្រុក ណាអ៊ីន ទី ម្នួត សីះ លូ ម្នួត ប៉ាសុន អៀង ដូវ ចាក អន់ខូ ដេល។

១២ ប៉ាគី អើ ចាក ក្យាមី ចឹង ទីល អំបារ ទ្រូក ស្រុក កេះ ជាឌី ប៊ីប៊ី ពូ តូង ប៉ាទ្រូ ឡាំ តប់។ បក់ តោ ណោះ យី គន អង់កាន់ អន់ ត្រោ គន អើ ណោះ ដឹង ម៉ោញ។ ទី ប៉ាណូស អៀង ដូវ ឡាច់ ឡើង ស្រុក ណោះ ឡាំ តប់ លូ អើ ដេល។

១៣ ផះ យីស៊ូ ប៊ីប៊ី អង់កាន់ អន់ត្រោ ណោះ អើ តាប៉ាប តាប៉ុន ខាក់ កេះណោះ អើ កាប ផា «ដៃ ញាំ ហង»។

១៤ កេះណោះ អើ ម៉ុត សាប៉ាគី ត្រិ ពូ តូង ប៉ាទ្រូ ណោះ ម្នួត បក់ តូង កា តាវ ញ៉ាត់ ណោះ អើ កាប ផា «អី តាតាមី ហាត់ អ្សវ ពិ»។

១៥ ប៉ាណូស បក់ តោ ណោះ កា អ្សវ អង់ អៃ លូ កាកាប ឡូត កេះណោះ យីស៊ូ មប កា មើត អើ ទៅ។

១៦ ប៉ាណូស ទិខ្ច ពូ អ្សត ខាក់ លូ កាប ប៉ានេ ប្រ្រឹះ បិកកាតយី ផា «ទី វ៉ាគីយ ប្រ្រឹះ តិស ម៉ោញ ឡាំ អៃ ពីង កាំឡាំង ពិន កេះ» លូ កាប ណារ៉ូ ផា «ប្រ្រឹះ បិកកាតយី ពីះ តង់ ប៉ាសុន អើ កេះ»។

១៧ ពូ រ៉ះ ឡើង សារ យីស៊ូ តាគី អង់រីស សីត ប៉ាណូស តោ អា កា លោ ប៉ាញី ទីប ខេត យូដា លូ ស្រុក ចារ ក្យាមី រណោះ ហង។

សារ វគី យូហាន អំបញ្ច កា យីស៊ូ

១៨ ម្នួត សីះ វគី យូហាន កា រ៉ះ សារ ទីណោះ កា វគី យូ ហាន អើ កា អើ ពីះ សីះ ពៀវ ដូវ។

១៩ កេះណោះ អើ ប្រើ ម្ចាស់ សឹះ ពៀរ ដូរ ណោះ ឡា អំបញ្ច លូ យីស៊ូ ផា «អីស ហង ប បក់ ត្រក់ ជីវ តង ញីន ? លើ កា ញីន ត្រ ក់ ក្បាត់ ម៉ោញ ដូរ ណាវ ?»

២០ ម្ចាស់ សឹះ ពៀរ ដូរ ណោះ កា ពីះ ទីល កា រះ លូ យីស៊ូ ផា «រគី យូហាន ឡា ប៉ាង ហុំ ពូ អើ ប្រើ ញីន ឡា អំបញ្ច លូ អីស "អីស ហង ប បក់ ត្រក់ ជីវ តង ញីន ? លើ កា ញីន ត្រក់ ក្បាត់ ម៉ោញ ដូរ ណាវ ?"»

២១ ផះ ណោះ យីស៊ូ តាត់ អន់ដាត់ បក់ អីត ពូ អន់ទៀតៗ លូ ប៉ាណូស ប្រើះ ប្រើះ ទីប អើ តាត់ អន់ដាត់ ម្ចាស់ ម៉ាម៉ាង ម៉ាត់ អៀង ដូរ កើត តាតារ ដេល។

២២ យីស៊ូ តើល ម្ចាស់ សឹះ ពៀរ ដូរ ណោះ ផា «ហក់ អន់ដីស សីត រះ កា យូហាន សារ ញា ឡា អន់ដីស ទី បប័ លូ សារ អន់ដីស ទី កាតាំង អា ពិ។ ប៉ាណូស ម៉ាម៉ាង ម៉ាត់ កើត តា តារ ប៉ាណូស រ៉ាង វែន ជុង តី កើត អូ ចាក ប៉ាណូស ត្រក់ រោះ កើត ដាត់ ប៉ាណូស ក្លឹក ក្លឹក កើត កាតាំង ប៉ាណូស តោ កា រុ ស សីត ណាវ សារ ដាត់ ម៉ះ ប្រើះ កាតាំង ទីល ម្ចាស់ ថុក ញាក ដេល។*

២៣ ប៉ាណូស ចំសៀ អាញ អូ អូ ឡាកោ ណោះ ចឹង សាណុ ក សារ៉ាត តាទីច ហង»។

២៤ ប៉ាត់ សឹះ រគី យូហាន សីត រ៉ាវ៉ាច កេះ យីស៊ូ រះ សារ រគី យូហាន កា កាំឡាង អៀង ផា «ផះ អន់ដីស ឡា ប៉ាត់ ស្រី តិស ពៃ អន់ដីស ឡា ណាំង ហៃ កាណាត់ ញា ? អន់ដីស ឡា ហៃ តើម ត្រាង យើល កា ខ្យល ប ?

* ៧:២២ ៧:២២ បំរែ ហៃ អេសាយ ៣៥:៥-៦; ៦១:១។

២៥ អន់ដីស ឡាំហៃ កាណាគី ញ៉ា ? អន់ដីស ឡាំណាំង ហៃ ប៉ាណូស កាសិប ពៀត ដាក់ ឡាយ៉ាមី ប? ម្នួត ប្រ្រឹះ ប៉ាតូរង័ បក់ កាសិប ពៀត ដាក់ ឡាយ៉ាមី យី ម្នួត បក់ អ្នែ ពឹង ហី សាដាច់។

២៦ ទីល នីណោះ អន់ដីស ឡាំហៃ កាណាគី ញ៉ា ? ឡាំហៃ វ៉ាគីយ ប្រ្រឹះ ប? ត្រគ់ ហង! អាញ ប័រ រ៉ះ ផា អ៊ែ ណោះ ក្លា ឡឹង វ៉ាគីយ ប្រ្រឹះ ណារ៉ុ។

២៧ យូហាន អា ហង ពូ ច្រាគ់ រ៉ះ កាណុង ផាប់ វ៉ាន់ដាប់ ប៉ានីរ ប្រ្រឹះ ផា៖

"អាញ ចឹង ប្រើ ម៉ោញ ដូរ ប៉ាតាង អាញ អន់ ឡាំ អន់ទ្រួល ឡឹង អីស ភៀ ទ្រៀម ទ្រង អន់ កា អីស"†។

យូហាន អា ហង ឡាក់ ប្រ្រឹះ ប្រើ ឡាំ អន់ទ្រួល ឡឹង អាញ ណោះ។

២៨ អាញ ប័រ រ៉ះ ផា ទិ ប៉ាណូស ឡាក់ កើត ពឹង អង់កក់ តេះ អា អូ ទី ពៀ តីស ឡឹង យូហាន អា អុះ ហះកា ទិ ប៉ាណូស ប្រ្រឹះ វ៉ាំង ហៃ វ៉ាំងខ្យា បក់ ចំ ចិ ឡឹង ពូ អ៊ែ ណោះ យី តីស ឡឹង យូហាន ណារ៉ុ»។

២៩ កាប៉ាច់ ម្នួត ប៉ាសុន លូ ម្នួត អ្យក់ វ៉ាបៃ ទិណោះ ឡាក់ អ្នែ សាំ យ៉ាំង យីស្វី ណោះ អន់ខែ យីត ផា ប្រ្រឹះ ដាក់ តាទីច ខង អន់ ខែ ប្រើ វ៉គី យូហាន ប៉ាំងហុំ អន់ខែ ពៃ។ ‡

† ៧:២៧ ៧:២៧ សារ អា ឡាច់ ឡឹង ម៉ាឡាគី ៣:១។ ‡ ៧:២៩ ៧:២៩ ខ អា ពិន ព្រៃ នីអៀ កា ត្រគ់ ដេលះ កាប៉ាច់ ម្នួត ប៉ាសុន លូ ម្នួត អ្យក់ វ៉ាបៃ ទិណោះ ឡាក់ អ្នែ សាំយ៉ាំង យូហាន ណោះ ពៃ អន់ខែ យីត ផា ប្រ្រឹះ ដាក់ តាទីច កេះណោះ អន់ខែ ប្រើ វ៉គី យូហាន ប៉ាំងហុំ អន់ខែ។

៣០ កាប៉ាថ ម្នាក់ ជា ភិស៊ី លូ ម្នាក់ ឡាក់ អ្នក ចាបាប កេង ឡើង ពូ អន់ ខែ អូ ស្បើ ជា ប្រឹះ ទ្រៀម ងារ ណោះ សារ៉ាប់ កា អន់ខែ អុះ យី អន់ខែ អូ ចៃ អន់ រតី យូហាន បាំងហាំ អន់ខែ អុះ។

៣១ យីស៊ី កាប ណារូ ជា «អាញ ត្រក់ ប៉ាន់ដឹប ប៉ាណូស រាំង ហារ អា រ៉ិច លូ ប៉ាណូស នីចម៍? អន់ខែ ណោះ ឡាក់ កា ញ៉ា? »

៣២ យី អន់ខែ ណោះ ញៀប ឡាក់ កា គន សាស្វា អ្វី សាមយ រល់ រតាឡាត កាប កា គូប សោប ផាះ

"ញីន ខ្លោម ច្បាប់ អន់ កា អន់ដឹស
ហះកា អន់ដឹស អូ ចៃ កាតាប អុះ
ញីន ញ៉ាំ កា ប៉ាទ្រូ
ហះកា អន់ដឹស អូ ចៃ ញ៉ាំ ពួយ ដេល"។

៣៣ ខង យូហាន ពីះ ប៉ាក់ អា អើ កំ អូ សា សាណា អូ អែត តា ពៃ ហះកា អន់ដឹស ជា កា អើ ប៉ាណូស ប្រឹះ ប្រឹក៍។

៣៤ កាប៉ាថ ប៉ាណូស អាញ កា ពីះ ប៉ាក់ អា ដេល អាញ អូ កំ អុះ អាញ អែត តាពៃ សា សាណា ហះកា អន់ដឹស ជា "ហៃ អើ អា ហាន អែត ហាន សា ទីប រ៉ុពង លូ ប៉ាណូស អូ ដាក់ លូ ម្នាក់ អ្សក់ រ៉ាបៃ"។

៣៥ ហះកា ពូ ចឹង អូ អន់តក់ ជា សារ ហ្សាំង សាឡាច់ ម៉ះ ប្រឹះ ប៊ិកកាតយ៍ ដាក់ ត្រង់ តាទីច ជា ពូ ប្រឹក៍ ពួយ សារ ហ្សាំង សា ឡាច់ ណោះ»។

សារ អង់កាន់ ប្លោះ ច្នាល ឡាប សាប៊ូ បោផ្លូវ ពីង យីស៊ី

៣៦ ទី កាម៉ាក តែង ម្នាក់ ផ្កាស៊ី ម៉ោញ ដូរ ជៀក យីស៊ី ឡាំ សា សាណា ប៉ាត់ ហី អើ យីស៊ី កា ឡាំ ប៉ាត់ ហី កាម៉ាក ណោះ តា ទីច កេះណោះ អ្នែ សា លូ អើ។ ៩

៣៧ ហៃ ពីង មៀង ណោះ ទី អង់កាន់ ម៉ោញ ដូរ អើ ញោះ ញា ល ផះ អើ អ្ន អន់តត់ ជា យីស៊ី អ្នែ សា សាណា ពីង ហី កាម៉ាក ផ្កាស៊ី ណោះ អើ កា អ្យក់ ចាយ ដាក់ ឡាយ៉ាម៉ ឡាំ ណាំង យី ស៊ី កាណុង ចាយ អើ ចឹក ណោះ យី សាប៊ី បោផ្លូវ។

៣៨ អើ អ្នែ តែង អង់កក់ កាដាប ហះ ដុង យីស៊ី ទីប ញាំ ហ្វរ ទៀក ម៉ាត់ សប់ ដុង យីស៊ី អើ អ៊ូត លូ សក់ កល់ កេះណោះ អើ ចុំ ដុង លូ ឡាប សាប៊ី បោផ្លូវ។

៣៩ កាម៉ាក តាំងឡា ហី សិច ស៊ីម៉ូន បក់ ជៀក យីស៊ី ឡាំ សា ណោះ អើ ប៉ប នីណោះ អើ កា យីត កាណុង ពុត ជា «ជា អើ អា វ៉ាគីយ ប្រ្រះ តាទីច ចាបះ កា អើ ចឹង អ្ន អន់តត់ ជា អង់កាន់ សា ប៉ាត់ អើ អា យី អង់កាន់ ញោះ ញា ល ណោះ អើ ចឹង អ្ន អន់ សា ប៉ាត់ អុះ»។

៤០ យីស៊ី កាប ជា «អី ស៊ីម៉ូន អាញ ប៊ិច រះ សារ លូ អីស ប៊ិច ត»។ ស៊ីម៉ូន តើល ជា «រះ ពិ ណែយូ»។

៤១ យីស៊ី កាប ជា «ទី ប៉ាណូស ពៀរ ដូរ ទ្វម លៀន ប៉ាណូស ម៉ោញ ដូរ។ ម៉ោញ ដូរ ៥០០ លៀន កាក់ ម៉ោញ ដូរ ណាវ ៥០ លៀន កាក់ *។

៤២ ញាន កា អន់ខែ អ្ន ទី លៀន សឹង តាំងឡា លៀន ណោះ

៩ ៧:៣៦ ៧:៣៦ គុន អន់ខែ យើយ សា សាណា តែប នែង សានែង។
* ៧:៤១ ៧:៤១ លៀន កាក់ ពៀត គុល «ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រគំ គុលី ម៉ោញ ដាវ។

កា អ្នកដោះ អូ ប្រើ អន់ខែ សឹង ហង។ ទីល នីណោះ អន់ខែ ញៀរ ដូរ ណោះ បក់ អើ ចំ ចឹង បិច កា តាំងឡា លៀន ហ្នឹត ឡឹង គួប ?»

៤៣ ស៊ីម៉ូន តើល ជា «តាម ពុត អាញ យឹត អាញ បក់ ទូម អៀង»។ យីស៊ី តើល ជា «អីស ជា ណោះ ត្រគ់ ហង»។

៤៤ កេះណោះ យីស៊ី កាលែង ហៃ គែង អង់កាន់ ណោះ ហះ កា កាកាប លូ ស៊ីម៉ូន ជា «អីស ហៃ អង់កាន់ អា ពិ អាញ ម៉ុត ពីង ហី អីស ហះកា អីស អូ អន់ ទៀក កា អាញ រ៉ាវ ដុង អាញ អុះ ហះកា ណាង អា អើ ហ្វរ ទៀក ម៉ាត់ សប់ ដុង អាញ ទីប អ៊ុត លូ សក់ កល់ អើ ទៅ សាំ។

៤៥ អីស អូ ទី ចុំ អាញ អុះ ហះកា ឡឹង អាញ ម៉ុត ពៅ ណាង អា ចុំ ដុង អាញ លើយ។

៤៦ អីស អូ ទី អ្សក់ សាដី ឡាប ពីង កល់ អាញ អុះ ហះកា ណាង អា អើ ប្រោ សាប៊ូ បោផ្លូវ ឡាប ពីង ដុង អាញ។

៤៧ ខ អា ហង បះ អាញ ប័រ រះ កា អីស ជា ណាង អា ទី ពុត បិច ចៃ អៀង នីអៀ ខង សារ អើ យច អៀង ណោះ ប្រ្លះ អ្នក ដោះ កេះ។ ហះកា បក់ ចំ ប្រ្លះ អ្នក ដោះ សារ អើ យច បើ ត បក់ ណោះ ទី ពុត ពៀក បិច ចៃ បើត ដេល»។

៤៨ កេះ ណោះ យី ស៊ី រះ កា អង់ កាន់ ណោះ ជា «អី ណាង សារ អីស យច អាញ អ្នក ដោះ កេះ»។

៤៩ ទី កាំឡាំង បក់ អៃ ហះ ចារ ណោះ អន់ខូ លូ អើ ពូ យឹត កាណាង ពុត ជា «ប៉ាណូស នីចម អើ អា បះ អុះ អ្នក ដោះ សារ ប៉ាណូស យច នីអៀ ?»

៥០ យីស៊ី រះ កា អង់កាន់ ណោះ ជា «ប្រ្លះ តង់ អីស កេះ ញន

កាអីស សៀ ហាក់ សីត ដាក់ ប៉ាឡាំង ពិ»។

៨

សារ ម្នាក់ អង់កាន់ ចាក ព្រួយ យីស៊ូ

១ ប៉ាត់ ដាវ អន់តីត ឡឹង ណោះ ណាវ យីស៊ូ ចាក ឡាំ ប៉ាត់ មៀង លូ ស្រុក អន់ទៀតៗ ភ្ញើ រ៉ះ សារ ដាក់ យី សារ ប្រៀះ រ៉ាំ ងហៃ រ៉ាំងខ្យា។ ម្នាក់ សីះ ១២ ដូរ កា ឡាំ អន់ខូ លូ អើ ដេល។

២ ទីប ទី អង់កាន់ អន់ដា ឡាក់ អើ តាត់ អន់ដាត់ ឡឹង អីត ព្រូ អន់ទៀតៗ លូ ទ្រុះ ឡាច់ ប្រៀះ ប៊ីត អន់ ឡាច់ កា ឡាំ អន់ខូ ដេល។ ម៉ោញ យី ម៉ារី ឡាក់ ពូ អើ ជា ប៉ាណូស ឡឹង ស្រុក ម៉ា ដាឡា ឡាក់ ប្រៀះ ប៊ីត តាំប៊ើះ ទី ឡាច់ ឡឹង អើ

៣ លូ យ៉ូអាន់ កាម៉ាញ យូសា ឡាក់ ប្រ៊ីត ម៉ែត ពូ ឡាក់ ប្រ៊ីត ង៉ា រ ពីង ហី សាដាច់ ហេរត ស៊ូសាន លូ អង់កាន់ អន់ទៀតៗ អៀង ដូរ ណាវ ឡាក់ អ្យក់ រ៉ាស អំប៉ាស ម៉ះ អន់ខែ ទៅ ភ្ញើ តង់ យីស៊ូ លូ ម្នាក់ សីះ អើ។

សារ យីស៊ូ រ៉ះ សារ ប៉ាន់ដីប អន់ទៀតៗ

៤ ផះ ទី ប៉ាណូស អៀង កាខាក់ ពីះ ឡឹង ស្រុក អន់ទៀតៗ ឡាំ ប៉ាត់ ចារ យីស៊ូ ណោះ អើ រ៉ះ សារ ប៉ាន់ដីប ម៉ោញ លូ ពូ ផា

៥ «ទី កាម៉ាក ម៉ោញ ដូរ ចាក ឡាំ ចី តីល ពៀ។ ផះ អើ ចី ណោះ ទី តីល ពៀ អន់ដា ឡិ ពីង ទ្រង ពូ ចាក ចត់ លូ សែម ចោះ ទី។

៦ តីល អន់ដា ឡិ ពីង តេះ ទី អំហ្គោ។ ប៉ាត់ អើ ហ៊ិន កេះ កា ឡាយ៉ា ក្រោះ ខង តេះ ណោះ អូ អៀត។

៧ ទី តិល អន់ដា ឡឺ ពីង តេះ ចារ ទី សាលៀ។ ប៉ាត់ អែ ហ៊ិន កេះ សាលៀ កា ហ៊ិន អន់ខូ ដេល លូ រិត កាត្រាប ពៀ ណោះ អូ អន់ ប្លែហា ហារ។

៨ តិល អន់ដា ណារ ឡឺ ពីង តេះ ដាក់។ តិល ណោះ កា ហ៊ិន ហារ បាំងកើត ប្លែ ប៉ាការ ម៉ោញ កើត ១០០»។ ប៉ាត់ អែ កាប ឡឺង សារ ទិណោះ កេះ។ យីស៊ូ កាប កា ពូ តុត ពុត ផា «ពៀ កា តាំង សារ អា អ្យក់ យីត ចាជ្រែប ពិ!»។

៩ មូត សិះ អំប័ញ្ច លូ អែ ផា «សារ កាប ពៀប អា នីចម អីស បិច កាប ណោះ?»

១០ យីស៊ូ តើល អន់ខែ ផា «អាញ ចឹង រះ អន់ អន់ដីស ហ្លង់ សារ អោន សាគីម ឡឺង សារ ប្រ្លឹះ រាំងហៃ រាំងខ្យា។ ហះកា ពូ អន់ទៀត អាញ អូ រះ អន់ ពូ ហ្លង់ អុះ អាញ រះ ដឹង សារ ប៉ារ៉ា មដោច ភៀ អន់ អន់ខែ ហៃ កា អូ ប័ប អុះ អន់ អន់ខែ សាំយ៉ា ង ហះកា អូ ហ្លង់ ដេល។

១១ សារ កាប ប៉ាន់ដីប ណោះ យី នីអៀ តិល ពៀ ណោះ យី ប៉ានីរ ប្រ្លឹះ បិកកាតយ័។

១២ ប៉ាណូស បក់ អន់ដា ពៀប ឡាក់ កា តិល ពៀ ឡឺ ពីង ទ្រង អន់ខែ ទី កាតាំង ប៉ានីរ ប្រ្លឹះ ហះកា ម៉ែត ប្រ្លឹះ បីត រ៉ាត អ្យក់ ឡាច ប៉ានីរ ប្រ្លឹះ ណោះ ឡឺង ពុត អន់ខែ ភៀ ជែ អន់ អន់ខែ សៀ ប្រ្លឹះ លូ ជែ អន់ ទី ប្រ្លឹះ តង់។

១៣ ប៉ាណូស អន់ដា ឡាក់ កា តិល ឡឺ ពីង ចារ តេះ ទី អំ ហ្គោ សាត់ កាតាំង ប៉ានីរ ប្រ្លឹះ អន់ខែ កា ហោក សៀ។ ហះ កា អន់ខែ អូ ទី អន់ ប៉ានីរ ប្រ្លឹះ ម៉ុត កាណុង ពុត អន់ខែ អុះ អន់

ខែ ស្មៅ បាប៊ីត ប៉ាក់ទី សារ ឡាំបាក កា អ្នកត ស្មៅ ឡូត។

១៤ តិល ឡិ ពីង ចារ សាលៀ ណោះ យី ទិ បក់ ទី កាតាំង ប៉ានីរ ប្រ្រៃ ដេល ប៉ាក់ អន់តីក សារ រ៉ុនវ៉ាយ កា វ៉ាស អំប៉ាស លូ សារ ហោក រ៉ាក់ ពីង អង់កក់ តេះ អា កា ម៉ុត កាត្រោប អូ អន់ ប៉ានីរ ប្រ្រៃ ប៉ាំងកើត សារ ដាក់ ពីង អន់ខែ អុះ។

១៥ តិល ឡិ ពីង ចារ តេះ ដាក់ ណោះ យី មួត បក់ ទី ពុត ពៀក ដាក់ ត្រង់ កាតាំង ប៉ានីរ ប្រ្រៃ កេះ កា ស្មៅ លើយ អូ ទី អ្នកត អុះ លូ ប៉ាំងកើត ប្លៃ ប៉ាការ ញុន កា ពុត អត់ សាំវ៉ាញ៉ា។

១៦ «អូ ទី ពៀ សុះ តាគៀង កេះណោះ អ្សក់ កគី កាត្រោប លើ ចែក អន់តេះ គ្រេ អុះ ទី ដឹង ពូ អ្សក់ ចែក ពីង ចារ តាគៀង ភៀ តាត់ តាតារ បក់ ម៉ុត កាណុង ហី។

១៧ អូ ទី សារ អោន ឡាក់ ចឹង អូ តាំបាង អន់ ពូ ប៉ប៉ អុះ អូ ទី សារ សាកឹម ចឹង អូ រ៉ះ អន់ ពូ ហ្លង់ ដេល។

១៨ ទិល នីណោះ ហាក់ អន់ដីស ឡាវ៉ាង លូ ខំ សាំយ៉ាង ខង ប៉ាណូស ចំ ទី កេះ ចឹង អន់ ឆែម ណារូ ហះកា បក់ ចំ អូ ទី ចឹង ត្រក់ អ្សក់ ឡាច់ កាណាគី ញ៉ា ឡាក់ អើ យីត ជា ឡាកោ អើ ទី»។

១៩ ផះ ណោះ មើត លូ អុះ ៗ យី ស៊ូ អន់ខែ ឡាំ ប៉ាក់ ចារ អើ ហះកា អន់ខែ អូ ទី ទ្រង់ ម៉ុត ប៉ាក់ ចារ អើ អុះ ខង ប៉ាណូ ស អៀង តាឡាម៉។

២០ ទី ពូ រ៉ះ កា យីស៊ូ ជា «មើត លូ អុះ ៗ អីស ពីះ ប៉ាក់ អីស អន់ ខែ អ្នក កូម តែង ឡើង»។

២១ ហះកា អើ តើល ពូ ជា «ពៀ ឡាក់ កាតាំង ប៉ានីរ ប្រ្រៃ បិ កកាតយី កេះណោះ ប្រីក៏ ពូយ យី មួត ណោះ ហង់ មើត លូ អុះ អាញ»។

សារ យីស៊ូ ប្រគំ អន់ ស្វាស បី ខ្យាល

២២ ប៉ាគ ដាវ អន់តីត យីស៊ូ ជីវ ជិះ ទូក លូ ម្នាក់ សិះ កេះណោះ អើ ផា «ពិ ពិន យួង តាំងលើ ឡាំ ប៉ាគ ហាង តោ»។ ម្នាក់ សិះ កា ជេវ ទូក ឡាំ លូ អើ។

២៣ ផះ អន់ខែ យួង ណោះ យីស៊ូ តែប ហ្នាក់ ផាឌី ទី ខ្យាល តិស តិ ទៀក តាំងលើ ណោះ ប្រគំ អន់ រាំងក្លាច ទៀក មុត កាណាង ទូក ប៊ែត ចឹង ប៉ាញ ទូក ចឹង កាឡាប់ ហង។

២៤ ម្នាក់ សិះ ឡាំ រោ យីស៊ូ ផា «ណែយូ! ណែយូ! ពិន ចឹង តោ កិញអៀ ហង»។ យីស៊ូ កា អ្សវ អន់តាវ កេះណោះ ទីប ខ្យាល លូ ទៀក រាំងក្លាច ណោះ ខ្យាល លូ ទៀក កា ស្វាស ឡូត។

២៥ កេះណោះ យីស៊ូ អំបញ្ច លូ អន់ខែ ផា «ញា អន់ដីស អូ សៀ ប្រ្លះ ប?» អន់ខែ អ្សត អ្សវ លូ ញម ខាក់ ម៉ោញ កាប លូ ម៉ោញ ផា «អើ អា ប៉ាណូស នីចម? អើ អូ ទីប ខ្យាល លូ ទៀក ណោះ ខ្យាល លូ ទៀក រាប់ អើ នីអៀ»។

សារ យីស៊ូ តាំងហ្សិត ប្រ្លះ ប៊ិត ឡាច់ ឡឹង ប៉ាណូស

២៦ យីស៊ូ លូ ម្នាក់ សិះ អន់ខែ យួង ទីល ប៉ាគ ហាង ហះ ព្រី សុ នសាត កេរ៉ាស៊ីន ឡាក់ អ្នែ ត្រង់ លូ ខេត កាលីឡេ។

២៧ ផះ យីស៊ូ ហាវ ប៉ាគ គោក កា ទី ប៉ាណូស ឡឹង មៀង ពូ ម៉ោញ ដូវ ឡាក់ ប្រ្លះ ប្រគំ អើ ពិះ ប៉ាគ ចារ យីស៊ូ។ អើ អូ កា សិប ពៀត ខោ អាវ ទុញ កេះ កា អូ អ្នែ ពឹង ហី ដេល អើ អ្នែ ដឹង រចារ ពូ តប់ ប៉ាទ្រូ។

២៨ សាត់ ប៉ប៊ី យីស៊ូ អើ កាដាប សាំប្រឹះ លូ កាប ស្រែក តុត ពុត ជា «អី យីស៊ូ គន ប្រឹះ តីស ហ្និត ឡឹង ពូ អីស ទី សារ ញ៉ា លូ អាញ? អាញ ប័រ ឡោម អីស ដៃ តាត់ ប៉ាណាប អាញ»។

២៩ ប្រឹះ បឹត កាប នី ណោះ ញន កា យី ស៊ូ តាំង ហ្សិត ឡាច់ ឡឹង កាម៉ាក ណោះ។ ប្រឹះ បឹត ម៉ុត កាណុង អើ អៀង ទង កេះ។ ពូ តាឡាប ញ៉ាម អើ ទីប ចែត ណ្ណះ លូ កត់ លូ ច្រាល់ ហះកា អើ វ៉ាក ណ្ណះ សាន់ដូ ច្រាល់ កេះណោះ ប្រឹះ បឹត ប៉ាណាំ អើ ឡាំ អ្នែ ប៉ាត់ ព្រី ស្រែ។

៣០ យីស៊ូ អំបញ្ច លូ អើ ជា «ពៀ សិច អីស?» អើ តើល ជា «អាញ សិច តាប័ល តាហាន» ខង ទី ប្រឹះ បឹត អៀង ម៉ុត កាណុង អើ។

៣១ ប្រឹះ បឹត ទីណោះ កា ឡោម យីស៊ូ ដៃ អន់ អើ តាំងហ្សិត ឡាច់ អន់ខែ អន់ ឡិ កាណុង ឡុះ ជ្រុ ចារ ប្រឹះ ចែត ថូត ប្រឹះ បឹត។

៣២ ក្សាម រណោះ ទី សាតែ អៀង ម៉ោញ តាប័ល ផះ អ្នែ ណាំង សា រដុង ប៉ានីម។ ម្នុត ប្រឹះ បឹត ឡោម យីស៊ូ អន់ អន់ខែ ម៉ុត ពីង តាប័ល សាតែ ណោះ ឡុត យីស៊ូ កា ភម អន់ ដេល។

៣៣ ម្នុត ប្រឹះ បឹត កា ឡាច់ ឡឹង កាម៉ាក ណោះ ម៉ុត ពីង សា តែ។ តាប័ល សាតែ កា សាតាក់ ជីរ ច្រាំង ប៉ានីម ត្រុត ឡិ ទី ពីង ទៀក តាំងលើ ឡុង ទៀក តៅ ទី។

៣៤ ផះ ម្នុត រង សាតែ ប៉ប៊ី សារ នីណោះ អន់ខែ កា សាតាក់ សីត រះ លូ ម្នុត កាំឡាំង អ្នែ ប៉ាត់ មៀង លូ ម្នុត កាំឡាំង បក់ អ្នែ ប៉ា ត់ ស្រុក តេះ។

៣៥ កាំឡាំង អៀង កា ឡាំ ហៃ សារ ណោះ ទីល ប៉ាត់ ចារ យី ស៊ី អន់ខៃ ប័ប ប៉ាណូស បក់ ប្រ្រឹះ ប៊ីត ឡាច់ ណោះ ពៅ។ អ៊ែ អង់អ៊ែ ហះ ជុង យីស៊ី អ៊ែ ដាក់ ហ្លង់ កេះ លូ កាសិប ពៀត ខោ អារ ដេល។ ណោះ អន់ខៃ អ្សក ទិខ្ច។

៣៦ ម្នត បក់ ទី ប័ប សារ ណោះ ម៉ាត់ តាំងឡា អន់ខៃ រ៉ះ កា ពូ ឡឹង សារ ប៉ាណូស ប្រ្រឹះ ប្រ៊ីត ណោះ អ៊ែ ដាក់ កេះ។

៣៧ កាំឡាំង ស្រុក បក់ អ៊ែ រចារ កេវ៉ាស៊ីន ទិខ្ច អន់ខៃ ឡោម យីស៊ី ប្រ៊ី អ៊ែ ចាក ឡាច់ ឡឹង ស្រុក ចារ អន់ខៃ ណោះ ខង អន់ ខៃ អ្សក ខាក់។ ទីល នីណោះ យីស៊ី ជីវ ជិះ ទូក រ៉ុល សីត ឡុត។

៣៨ កាម៉ាក ឡាក់ ម្នត ប្រ្រឹះ ប៊ីត ឡាច់ ណោះ ឡោម ប័រ ឡាំ អ៊ែ អន់ខ្ច លូ អ៊ែ ដេល ហះកា យីស៊ី ប្រ៊ី អ៊ែ សីត លូ កាប ផា

៣៩ «ហាក់ សីត ប៉ាត់ ហី អីស ទៅ ពិ! កេះណោះ រ៉ះ សារ ឡាក់ ប្រ្រឹះ បិកកាតយី ទី តាក់ អន់ដាក់ អីស»។ កាម៉ាក ណោះ កា ចាក រ៉ះ កា កាំឡាំង ពឹង មៀង ឡឹង សារ យីស៊ី តាក់ អន់ដាក់ អ៊ែ។

សារ យីស៊ី តាក់ អង់រ៉ុស សីត គន រក្ស យ៉ែរ៉ុះ

៤០ ប៉ាត់ យីស៊ី សីត កេះ កាំឡាំង ទិខ្ច ហាប់ អ៊ែ ខង ពូ ក្បាក់ សាណាង ដឹង កា អ៊ែ សីត។

៤១ ផះ ណោះ ទី កាម៉ាក ម៉ោញ ដួវ សិច យ៉ែរ៉ុះ អ៊ែ ឡាក់ ក្រា ត់ រ៉ាំងហៃ រោង អ៊ែ កា ពីះ កាដាប សាប្រឹះ ហះ ជុង យីស៊ី លូ ឡោម ជៀក យីស៊ី ឡាំ ប៉ាត់ ហី អ៊ែ

៤២ ខង អ៊ែ ទី គន អង់កាន់ ដឹង ម៉ោញ យី អាញ ១២ សាណាំ ផះ អីត យ៉ិប ក្បាម ចឹង តៅ ឡាក់ កេះ។

ផ្ទះ យីស៊ូ ចាក រទ្រង ណោះ ទី កាំឡាំង អៀង អង់អៀះ គូប សោប ជុំ អើរ។

៤៣ ផ្ទះ ណោះ ទី អង់កាន់ ម៉ោញ ដូរ អីត ជីវ អញ្ញុ ទុញ ១២ សាលាំ កេះ។ * អូ ទី ពៀ អ៊ូ តាត់ អន់ដាក់ អើ អុះ។

៤៤ អង់កាន់ ណោះ អើ ចាក ព្រួយ ទ្រង អង់កក់ ម៉ុត សាប៉ាត់ ឡាណាច អារ យីស៊ូ ផាឌី ផាម អើ ណោះ កា ងត់ អន់តាន់ ដុង ឡើត។

៤៥ យីស៊ូ អប់ញ លូ ពូ ផា «ពៀ សាប៉ាត់ អារ អាញ?» ផ្ទះ ពូ ប៉ាតែក ផា អូ កាន់តើស អើ អុះ ណោះ ពេត្រុះ តើល ផា «ណែ យូ! ទី កាំឡាំង អៀង អង់អៀះ គូប ជុំ អីស អន់ខែ ទិដូ កាន់ តើស អីស»។

៤៦ ហះកា យីស៊ូ កាប ផា «ចាបះ កា ទី ប៉ាណូស ម៉ោញ ដូរ សា ប៉ាត់ អាញ តាទីច ខង អាញ កាតាំង អំរាញ អីញ អាញ តាត់ អន់ដាក់ ពូ»។

៤៧ អង់កាន់ ណោះ ហៃ កា ចឹង អោន អូ សាគីម អុះ អើ ម៉ុត កាដាប ហះ ម៉ាត់ យីស៊ូ ទីប អ្សត វ៉ាវ៉ែត។ កេះណោះ អើ រះ ហះ ម៉ាត់ កាំឡាំង អៀង ឡឹង ខ បះ អើ សាប៉ាត់ យីស៊ូ លូ រះ ផា ឡា កោ អើ ដាក់ អីត ណោះ ដេល។

៤៨ កេះណោះ យីស៊ូ កាប លូ អើ ផា «អី គន អីស ដាក់ កេះ ញន កា អីស សៀ។ ចាក ពិ ចាក ដាក់ ប៉ាឡឹង»។

៤៩ ផ្ទះ យីស៊ូ អ៊ូ កាប ទី កាម៉ាក ម៉ោញ ដូរ ពីះ ឡឹង ហី យ៉ៃ រុះ រុះ ផា «គន អង់កាន់ អីស តៅ កេះ ដៃ តាត់ អង់ខើក ណែយូ ហង»។

* ៨:៤៣ ៨:៤៣ ហ្វា ពូ ប្រាត់ លូ តិ ម៉ោញ ចំលួន ធរម ប៉ានីវ ផាះ អើ អ្សក់ វ៉ាស អំប៉ាស អៀង កេះ ដេល ច្រាល់ ម៉ូអ្សា តាត់ អន់ដាក់ ឡាកោ អើ ណោះ ហះកា...។

៥០ យីស៊ូ កាតាំង សារ កម៉ាកំ ណោះ រ៉ះ អើ កា រ៉ះ កា យ៉ៃរ៉ុះ ជា «ដៃ យីត អីស ក្រាន់ ក សៀ ដោច ណោះ គន អីស ចឹង រ៉ុ ស សីត ហង»។

៥១ ប៉ាត់ យីស៊ូ ឡាំ ទីល ហី កេះ អើ អូ អន់ ពៀ ម៉ុត ព្វយ អើ ពឹង កាណុង អុះ អន់ ដឹង ពេត្រុះ យ៉ាកុប យូហាន លូ មើត ពី សាស្វា ណោះ ហង។

៥២ កាំឡាំង ទិខ្ច ផះ អៃ ញ៉ាំ អង់ហ្សាំង តាប៉ាប កា សាស្វា ណោះ ហះកា យីស៊ូ រ៉ះ កា អន់ខៃ ជា «ដៃ ញ៉ាំ ហង ខង ណាង អា អូ តៅ អុះ អើ ក្រាន់ ក តែប ហ្លាក់ ដោច»។

៥៣ ពូ កាកីក ប៉ាដើក ប៉ាញ៉ាចើរ កា យីស៊ូ ខង អន់ខៃ អូ អន់ត គំ ជា ណាង ណោះ តៅ តាទីច កេះ។

៥៤ ហះកា យីស៊ូ ចឹក តី សាស្វា ណោះ លូ កាប ជា «អី ណាង ចិ ហត់ អ្សរ ឡុត ពិ»។

៥៥ ប៉ាដាតី បត់ តៅ ណោះ កា រ៉ុល សីត ណាវ៉ូ សាស្វា ណោះ កា អ្សរ អង់អៃ ឡុត។ យីស៊ូ ប្រើ ពូ អ្សក់ សាណា ញ៉ាំ អន់ កា សាស្វា ណោះ សា។

៥៦ មើត ពី សាស្វា អង់កាន់ ណោះ ញម ខាក់ ហះកា យីស៊ូ អូ អន់ អន់ខៃ រ៉ះ សារ ណោះ កា ពូ អូ អុះ។

៩

សារ យីស៊ូ ប្រើ សិះ អើ ចាក

១ កេះណោះ យីស៊ូ អើ សិះ ១២ ដួរ ពីះ តុំ កេះណោះ អើ អន់ អន់ខៃ ទី អំរ៉ាញ ទ្រុះ ប្រ្រឹះ ប្រឹត ប្រ្រឹះ រឹត ទិណោះ ទីប អន់ អន់ ខៃ អូ តាត់ អន់ដាក់ អីត ពូ អន់ទៀតៗ អន់ ដាក់ ដេល។

២ កេះណោះ អើ ប្រើ អន់ខែ ចាក រ៉ះ សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រះ បិកកាតយ័ ទីប តាត់ អន់ដាក់ ពូ អិត ពូ អន់ ដាក់ ដេល។

៣ អើ អន់តត់ រ៉ះ កា អន់ខែ ណារ៉ូ ផា «ផិះ អន់ដីស ចាក ណោះ ដៃ ទ្រុង ឡាំ កា ណាតី ញ៉ា យ័ះ អ៊ឹង កា ទុង កា តាម កា ទុង កា តាម សាណា សាណិត កា តាម លៀន កាក់ កា តាម លូ ដៃ ពៀត អារ ពៀរ តាល់ ដេល។

៤ ផា អន់ដីស ម៉ុត អ៊ែ ពឹង ហី ចំ កា តាម ប៉រ អន់ដីស អ៊ែ ពឹង ហី ណោះ លើយ ទិល ដាវ អន់ដីស ចាក ឡាច់ ឡឹង ស្រុក ណោះ។

៥ ផា ស្រុក ចំ ពូ អូ ហាប់ អន់ដីស អន់ដីស ត្រត់ ចាក ឡាច់ ឡឹង ស្រុក ណោះ ទីប តាតុះ ឡាច់ កា បក់ តេះ ឡឹង ជុង ភៀ តាំ បាង ផា អន់ដីស អូ ត្រត់ លូ ពូ»។

៦ មុត សឹះ កា ចាក រ៉ះ សារ ដាក់ ណោះ ឡឹង ស្រុក ម៉ោញ ឡាំ ប៉ាត់ ស្រុក ម៉ោញ លូ តាត់ អន់ដាក់ ពូ អិត ពូ គ្រឹប ចារ អន់ ដាក់ ដេល។

៧ សាដាច់ ហេរត កា តាំង ពូ រ៉ះ ឡឹង ងារ យីស៊ូ ប្រ័តី ទិ ណោះ អើ កា អូ អូ ចឹង ត្រត់ យីត នី ចម៍ អុះ ខង បក់ អន់ដា ផា វតី យូហាន រ៉ុស សិត កេះ។

៨ បក់ អន់ដា ផា វតី អេលីយ៉ា តាំបាង ឡា កោ អន់ ពូ ប៉ប កេះ បក់ អន់ដា ណារ៉ូ ផា វ៉ាគីយ ប្រ្រះ សើត ពៃ ម៉ោញ ដូរ រ៉ុ ស សិត។

៩ ហះកា សាដាច់ ហេរត កា បផា «យូហាន ណោះ អាញ ប្រើ ពូ កា សិត អង់កូ កេះ ទិល នី ណោះ ប៉ាណូស បក់ អូ ប្រ័តី សារ អំ វ៉ាញ នែរ អា ឡាក់ អាញ កា តាំង ពូ រ៉ះ អា ពៀ អើ ណោះ?» អើ

កា ប៉ិច ឡាំ ហៃ យីស៊ូ ខាក់។

សារ យីស៊ូ អន់ ណាំ បាំង កា កាំឡាំង អៀង

១០ ប៉ាក់ មូត សីះ សីត កេះ អន់ខែ រ៉ះ កា យីស៊ូ ទិ ងារ ឡាក់ អន់ ខែ ទី ប្រឹក្សា ណោះ ហង កេះណោះ អើ ជៀក អន់ខែ ឡាច់ តាង ឡឹង កាំឡាំង ឡាំ ប៉ាក់ ស្រុក បេតសែដា។

១១ ហះកា កាំឡាំង អ៊ូ អន់តត់ អន់ខែ កា ឡាំ ពួយ យីស៊ូ ដេល អើ កា រាំងហៃ អន់ខែ លូ រ៉ះ ឡឹង សារ ប្រឹះ រាំងហៃ រាំងខ្យា អន់ អន់ខែ សាំយ៉ាំង ទីប អើ តាត់ អន់ដាក់ ពូ អីត ពូ អន់ ដាក់ ដេល។

១២ ប៉ាក់ ដាវ ក្យាម៍ ចឹង មាំង កេះ មូត សីះ ១២ ដូរ ណោះ រ៉ះ កា យីស៊ូ ផា «អីស ប្រើ កាំឡាំង សីត ឡុត ពិ ម៉ាត់ អន់ខែ ចាក ណាំង តាច់ សាណា សាណីត លូ ណាំង ចារ ដំ រស្រុក តេះ បក់ អ៊ែ ក្យាម៍ រអា ខង ហះ ចារ អា ឡាង្កាន់ ខាក់»។

១៣ ហះកា យីស៊ូ តើល ផា «អន់ដីស អន់ សាណា កា អន់ខែ សាណើ»។ ហះកា អន់ខែ តើល ផា «ញីន ទី ដឹង ណាំ បាំង ប៉ាតា ម៍ កាតុ លូ កា ពៀរ ក្យាំង ទីល នីណោះ នីចម៍ ចឹង ប្រឹក្សា? ញ៉ា ញីន ចឹង ឡាំ តាច់ សាណា សាំរ៉ាប់ អន់ កា កាំឡាំង ទិខ្ច អា ប?»

១៤ ខង កាំឡាំង ណោះ កាក់ ដឹង មូត កាម៉ាក យី ៥០០០ ដូរ។ យីស៊ូ រ៉ះ កា មូត សីះ ផា «ហត់ អន់ដីស ប្រើ អន់ខែ អង អ៊ែ ប៊ុន ចារ ៗ ពិ កាណុង ម៉ៅញ ចារ យី ៥០ ដូរ»។

១៥ មូត សីះ កា ប្រើ កាំឡាំង ទិខ្ច អង់អ៊ែ ពឹង តេះ ប្រឹក្សា កា អើ រ៉ះ ណោះ ហង។

១៦ កេះណោះ យីស៊ូ អ្យក់ ណាំ បាំង ប៉ាតាម៍ កាតុ លូ កា ពៀរ ក្យាំង ណោះ ងើយ ហៃ ពឹង ប្លែង ប៉ានេ ប្រឹះ កេះណោះ គុ

អន់ កា ម្នាក់ សិន្យ ជែក អន់ កា កាំឡាំង សា។

១៧ កាំឡាំង សា ជិត ទិខ្ល។ កេះណោះ អន់ខែ ទូញ វ៉ាន់ដាប់ ណាំ បាំង សល់ ឡើង ពូ សា ណោះ ទី ១២ កាអ៊ី។

សារ យីស៊ូបាំងហៀន សិន្យ អ៊ែ

១៨ ទី ដាវ ម៉ោញ ផះ យីស៊ូ ម៉ន់ អ៊ែ តាង ឡើង កាំឡាំង ម្នាក់ សិន្យ អ៊ែ អន់ខ្ល លូ អ៊ែ ដេល ណោះ អ៊ែ អំបញ្ច លូ អន់ខែ ជា «កាំ ឡាំង ពូ ជា អាញ អា យី ប៉ាណូស នីចម៍?»

១៩ ម្នាក់ សិន្យ តើល ជា «បក់ អន់ជា ជា វគី យូហាន ឡាក់ បាំង ហុំ ពូ អន់ជា ណារ៉ូ ជា វគី អេលីយ៉ា ហះកា ទី បក់ អន់ជា ណារ៉ូ ជា វគី យូ ប្រ្រៈ សើត ពែ ម៉ោញ ដូរ រីស សីត»។

២០ កេះណោះ យីស៊ូ អំបញ្ច លូ អន់ខែ ណារ៉ូ ជា «កាប៉ាច់ អន់ ដីស អន់ដីស ជា អាញ អា ប៉ាណូស នីចម៍?» ពេត្រុះ កា តើល ជា «អីស អា បក់ ប្រ្រៈ បិកកាតយ័ រឿស អន់ ប្រីគី សាដាច់»។

២១ ហះកា យីស៊ូ អន់តក់ រិះ កា អន់ខែ អូ អន់ រិះ សារ អា កា ពូ អុះ។

២២ អ៊ែ រិះ ណារ៉ូ ជា «ប៉ាណូស អាញ ត្រក់ ប៉ាណាប អៀង នែវ។ ម្នាក់ ក្រាក់ រ៉ាំងហៃ មៀង ម្នាក់ ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រៈ លូ ណែយូ បាំងហៀន ចាបាប់ ចឹង អូ ណីស កា អាញ អន់ខែ ចឹង ប៉ាន់តៅ អាញ ហះកា ប៉ែង ដាវ ឡើង ណោះ ប្រ្រៈ ចឹង តាក់ អង់រីស សីត អាញ ណារ៉ូ»។

២៣ កេះណោះ អ៊ែ រិះ កា កាំឡាំង ទិណោះ ជា «បក់ ព្យៃ បិច ចាក ពូយ លូ ស្បៃ អាញ ដៃ យីត កា ឡាកោ ទៅ ត្រក់ សាឡា ក់ ឡាកោ គយ អ៊ឹង គឹង រ៉ប់ ដាវ ពូយ អាញ

២៤ ខង បក់ ចំ បិច អ្វី រឺស បក់ ណោះ ចឹង តើ ហះកា បក់ ចំ តើ ញុន អាញ បក់ ណោះ ចឹង អ្វី រឺស។

២៥ ផា ប៉ាណូស ទី ត្រីប កាណាគី ពីង អង់កក់ តេះ អា ហះកា ផា អ៊ី តើ ទី ខា ដេល ប ?

២៦ ដៃ តាយួស កា ពូ ញុន កា ប៉ាណូស អាញ លូ ប៉ានីរ អាញ កាប។ ផា បក់ ចំ តាយួស ប៉ាណូស អាញ ចឹង អូ អន់ហ្គាល់ បក់ ណោះ ដេល ប៉ាត់ ដាវ អាញ ជីវ ទីប ទី តាតារ ក្លាត់ ម៉ះ អាញ លូ ម៉ះ ពី អាញ ទីប អន់ខូ លូ បិយ ប្រ្លះ ដាត់ ត្រង់។

២៧ អាញ រ៉ះ កា អន់ដីស តាទីច ផា ទី កាំឡាំង បក់ អន់ដា ឡាក់ អ្វី ហះ អា ចឹង អូ តានី តើ អុះ អន់ខែ ចឹង ប៉ប សារ ប្រ្លះ រាំង ហៃ រាំងខ្យា»។

សារ យីស៊ូ ម៉ាត់ ឡាកោ

២៨ យី អ៊ី តាំងហាម ដាវ ឡឹង យីស៊ូ រ៉ះ សារ ណោះ អ៊ី ជៀក ពេត្រុះ យូហាន លូ យ៉ាកុប ហារ ពីង ប៉ានីម ភៀ ម៉ន់។

២៩ ផះ យីស៊ូ ម៉ន់ ផាឌី ម៉ុះ ម៉ាត់ ឡាត់ តាតារ សឹង ខោ អាវ អ៊ី កើត បាក តាំពុង។

៣០ ផះ ណោះ ទី ប៉ាណូស ពៀវ ដូរ អ្វី កាកាប លូ អ៊ី យី រតី ម៉ូសេ លូ រតី អេលីយ៉ា

៣១ ទីប ទី តាតារ ក្លាត់ ពីង ឡាកោ អន់ខែ។ អន់ខែ កាកាប ឡឹង សារ ឡាក់ យីស៊ូ ចឹង តើ ប៉ាត់ មៀង យេរូសាឡឹម។

៣២ ពេត្រុះ លូ គូប អ៊ី អន់ខែ កាកី តែប ខាក់ ប៉ាត់ អន់ខែ សា ទីវ ប៉ប យីស៊ូ ឡាត់ តាតារ ក្លាត់ លូ ប៉ប កាម៉ាក ពៀវ ដូរ អន់តារ អន់ខូ លូ អ៊ី ដេល។

៣៣ ផ្ទះ វគី ម៉ូសេ លូ វគី អេលីយ៉ា ចឹង ចាក ឡាច់ ឡើង យី ស៊ី ណោះ ពេត្រុះ កាប ជា «ណែយូ ញីន អ៊ែ ហះ អា ដាក់ ខា ក់ ញីន ចឹង ប្រគី វ៉ាណោះ ប៉ែង អន់ កា អីស ម៉ៅញ អន់ កា វគី ម៉ូសេ ម៉ៅញ លូ អន់ កា វគី អេលីយ៉ា ម៉ៅញ»។ អ៊ែ កាប ណោះ អូ អូ អន់តត់ ជា អ៊ែ កាប ឡើង សារ ញ៉ា អុះ។

៣៤ ផ្ទះ ពេត្រុះ អ៊ែ កាកាប ឡើង សារ ណោះ ជាឌី ទី កាម៉ល់ ពី៖ កាត្រោប អន់ខែ។ អន់ខែ អ្សត ខាក់ ផ្ទះ អន់ខែ អ៊ែ កាណុង កា ម៉ល់ ណោះ។

៣៥ កេះណោះ អន់ខែ កាតាំង ប៉ានីរ កាប ឡើង កាម៉ល់ ណោះ ជា «អា ហង គន អាញ តាំងឡា អាញ ទី រឺស * អ៊ែ ហាក់ សាំ យ៉ាង អ៊ែ ពិ»។

៣៦ កេះ កាតាំង ប៉ានីរ កាកាប ណោះ អន់ខែ ប៉ប ដឹង យីស៊ី ម៉ៅញ ដូរ អ៊ែ ណារ៉ូ។ ផ្ទះ រ៉ាំងរ៉ាំង ណោះ កា ញើ កា អន់ខែ អូ រះ អុះ សារ អន់ខែ ប៉ប ណោះ។

សារ យីស៊ី ទ្រុះ ឡាច់ ប្រើ៖ ប៊ីត ឡើង សាស្វា ម៉ៅញ ដូរ

៣៧ ប៉ាក់ ដាវ អន់តីត អន់ខែ ដីរ ឡើង ប៉ានីម កេះ ទី ប៉ាណូ ស អៀង ឡា ប៉ាក់ ចារ យីស៊ី។

៣៨ ផ្ទះ ណោះ ទី កាម៉ាក់ ម៉ៅញ ដូរ កាណុង កាំឡាំង ណោះ កាប ម៉ៃៗ ជា «អី ណែយូ អាញ ប័រ ឡោម អីស ប័រ អីស តា ប៉ាប តាប៉ុន កា គន អាញ ណើ ខង អាញ ទី គន ដឹង ម៉ៅញ ណោះ ហង។

៣៩ ហៃ ប្រើ៖ ប៊ីត ម៉ុត កាណុង អ៊ែ រ៉ប អ៊ែ ម៉ុត អ៊ែ ប្រគី អន់ គន អាញ អង់ហ្សាំង លូ សាំប៉ត់ ឡាឡាក សាស្វាល់ ឡាច់ កាំពុះ

* ៩:៣៥ ៩:៣៥ ទី រឺស ហ្គា ពូ ប្រាក់ លូ តី ម៉ៅញ ចំលួន ផាះ បិច ចៃ កា ។

ពីរ កាង។ ប្រ្រឹះ បឺត ណោះ ប្រគំ កា អើ តុត យ៉ិប កេះណោះ អើ កា ឡាច់ ឡឹង អើ បើត។

៤០ អាញ ឡោម ម្នត សីះ អីស ប្រើ អន់ខៃ ទ្រុះ ឡាច់ ប្រ្រឹះ បឺត ណោះ កេះ ដេល ហះកា អន់ខៃ ទ្រុះ អូ ឡាច់ អុះ»។

៤១ យីស៊ូ កាប កា អន់ខៃ ជា «អី ម្នត កាដំ កល់ អូ ចៃ ស្សៀ លូ ទី ពុត អីក ! ត្រគំ អន់ អាញ អ្វៃ ទុញ ប៉ុប ចំ ណារ៉ូ លូ អន់ដីស អា ? ប៊ិះ អ្យក់ គន អីស ណោះ ឡា ប៉ាក់ អាញ អា»។

៤២ ផះ សាស្វា ណោះ ចាក ម៉ុត ប៉ាក់ យីស៊ូ ប្រ្រឹះ បឺត តាត់ អំប៉ក់ ឡាឡាក សាស្វាល់ តុត យ៉ិប ឡូត ហះកា យីស៊ូ កាប កា ប្រ្រឹះ បឺត លូ តាត់ អន់ដាក់ សាស្វា ណោះ កេះណោះ ជីន កា ពី អើ ទៅ។

៤៣ កាំឡាំង ទិខ្ច ញម ខាក់ កា សារ អំវាញ អីញ កេង ខាក់ ម៉ះ ប្រ្រឹះ បិកកាតយំ ណោះ។

សារ យីស៊ូ ប៉ាំងហៀន សីះ អើ ណារ៉ូ

ផះ កាំឡាំង ទិខ្ច អ្វៃ ញម ឡឹង សារ យីស៊ូ ប្រគំ ណោះ យីស៊ូ រះ កា ម្នត សីះ អើ ជា

៤៤ «ហាក់ អន់ដីស សាំយ៉ាំង កាខាក់ សារ ទិ អា ពិ បាបើត ណារ៉ូ ពូ ចឹង រុប ជីន ប៉ាណូស អាញ អន់ កា ពូ ប្រគំ បាប»។

៤៥ ហះកា ម្នត សីះ អូ ហ្លង់ ឡឹង សារ អើ រះ ណោះ អុះ ខង ប្រ្រឹះ អោន សារ ណោះ អូ អន់ អន់ខៃ ហ្លង់។ អន់ខៃ កា អូ ខិន អំបញ្ច អើ ឡឹង សារ ណោះ ដេល។

៤៦ ផះ ណោះ ម្នត សីះ កា កាប ប៉ា តែក លូ គូប សោប ជា កាណុង កាំឡាំង អន់ខៃ ណោះ ញី ប្រគំ តីស ឡឹង ពូ។

៤៧ ហះកា យីស៊ូ ហ្លួង ឡើង ពុត អន់ខែ យីត ណោះ អើ អ្នក សាស្តា ម៉ៅញ ដូវ អន់ អន់តាវ ហះ សានែង អើ។

៤៨ កេះណោះ អើ កាប ជា «ញើ បិច ចៃ កា សាស្តា អា ញន អាញ ឡាក់ កា អើ បិច ចៃ កា អាញ ដេល ញើ បិច ចៃ កា អាញ ឡាក់ កា អើ បិច ចៃ កា ប្រើ បិកកាតយ័ ឡាក់ ប្រើ អាញ ពីរ ប៉ាត់ អា ដេល។ កាណុង កាំឡាំង អន់ដីស អា ញើ ប៉ាស្រុ ឡាកោ ចិ ឡើង ពូ យី អើ ណោះ ហង តិស ឡើង ពូ»។

៤៩ យូហាន រ៉ះ កា យីស៊ូ ផា «ណោយូ ញីន បប័ ប៉ាណូស ម៉ៅញ ដូវ ទ្រុះ ឡាច់ ប្រើ បីត ញន កា សិច អីស។ ញីន ទីប អូ អន់ អើ ប្រើ តីនីណោះ អុះ ខង អើ អូ ចាក ពូយ អីស ឡាក់ កា ញីន»។

៥០ ណោះ យីស៊ូ តើល អើ ផា «ដៃ ទីប អើ បក់ ញើ អូ ណាំង សារលូ អន់ដីស បក់ ណោះ កា កាំឡាំង អន់ដីស ដេល ហង»។

៥១ ប៉ាត់ ក្សាម៍ ចឹង ទីល ដាវ កាំឡាត់ យីស៊ូ ត្រត់ ហារ ពីង ប្លែង កេះ អើ កា ចាក ឡាំ ប៉ាត់ មៀង យេរូសាឡឹម ឡុត។

៥២ ហះកា អើ ប្រើ សីរ អើ បក់ អន់ ជា ចាក អន់ ទ្រូល ឡើង អើ មូត ណោះ កា ចាក ម៉ុត កាណុង ស្រុក សុនសាត សាម៉ារី ភៀ ណាំង ទ្រៀម ចារ អន់ កា អើ។

៥៣ ហះកា កាំឡាំង ស្រុក ពូ ណោះ អូ អន់ អើ អ្នែ ហះ ណោះ អុះ ខង ពុត អើ បិច ឡាំ ប៉ាត់ មៀង យេរូសាឡឹម។

៥៤ ផះ យ៉ាកុប លូ យូហាន បប័ នីណោះ អន់ខែ កា អំបញ្ច លូ យីស៊ូ ផា «នីចម៍ ពី តាំងឡា អីស បិច ប កា ញីន ចឹង អើ ប្រើ ប្រើ ប៉ាឡិ អុញ ឡើង ប្លែង សា អន់ខែ អា»។

៥៥-៥៦ ហះកា យីស៊ូ កាលែង ហៃ លូ កាប កា អន់ខែ ។ កេះ ណោះ អន់ខែ ចាក ឡា ប៉ាត់ ស្រុក ពូ ម៉ៅញ ណារូ។

៥៧ ផះ អន់ខែ ចាក រទ្រង ទី កាម៉ាក ម៉ៅញ ដូវ កាប លូ យីស៊ូ ផា «អាញ ចឹង ប្រឹក្សី សីះ ចាក ពួយ អីស ដេល យីះ អីស ឡា ប៉ាត់ ចំ កាតាម»។

៥៨ យីស៊ូ តើល អី ផា «សូ ព្រី ទី រ៉ូង ម៉ះ អី សែម កា ទី សំបួរ ម៉ះ អី ដេល ហះកា ប៉ាណូស អាញ អូ ទី ចារ ម៉ុត វ៉ាឡូវ អុះ»។

៥៩ យីស៊ូ កាប លូ ប៉ាណូស ម៉ៅញ ដូវ ណារូ ផា «ចុ ចាក ពួយ អាញ»។ ហះកា អី ណោះ តើល ផា «ពី តាំងឡា អីស អន់ អាញ សីត តប់ ប៉ាទ្រូ ពី អាញ ហី»។

៦០ ហះកា យីស៊ូ តើល ផា «អន់ ប៉ាណូស តៅ តប់ គូប អន់ខែ ពី។ កាប៉ាច អីស ហត់ ចាក រះ ឡឹង សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រឹះ បិកកាតយី ពី»។

៦១ កេះណោះ ទី ប៉ាណូស ម៉ៅញ ដូវ ណារូ រះ ផា «ពី តាំងឡា អាញ ចឹង ឡា ពួយ អីស ដេល ហះកា អីស អន់ អាញ សីត រះ លូ កាំឡាំង ហី អាញ ហី»។

៦២ ហះកា យីស៊ូ រះ កា អី ផា «ប៉ាណូស ចំ ម៉ុត ថៃ ណា កេះ ណោះ កាលែង ហៃ ញ៉ា តែង ប៉ាអថ ៖ ប៉ាណូស ណោះ ចឹង អូ ត្រត់ លូ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រឹះ បិកកាតយី អុះ»។

១០

† ៩:៥៥-៥៦ ៩:៥៥-៥៦ ហ្នា ពូ ប្រាត់ លូ គី ម៉ៅញ ចំលួន ផែម ប៉ានីរ ផាះ ផា «អន់ដីស អូ អន់តត់ កា ទី ប៉ាត់ ញ៉ា កាណាង ឡាកោ អន់ដីស អុះ។ អូ ត្រត់ អាញ ពីះ ថាឡាយ ប៉ាណូស អុះ អាញ ពីះ ប៉ាត់ អា ភ្លឺ តង់ ប៉ាណូស»។ ៖ ៩:៦២ ៩:៦២ សារ អា រៀប ឡាក់ កា ប៉ាណូស បិច ចាក ពួយ យីស៊ូ ហះកា អ៊ែ បិច ប្រឹក្សី ពួយ ប៉ាណូស អូ សៀ ប្រឹះ ឡាក់ កា អី យើយ ប្រឹក្សី ពៃ ដេល។

សារ យ៉េស៊ូ ប្រើ សិរី អែរី ៧០ ដូរ ចាក អន់ទ្រូល

១ អន់តីគ ឡើង ណោះ យ៉េស៊ូ ឡាក់ ពី តាំងឡា រើស អ្សក់ សិរី ៧០ ដូរ * ណាវ កេះណោះ អែរី ប្រើ ពូ ចាក ពៀរ ដូរ ៗ ឡាំ អន់ ទ្រូល គ្រឹប ស្រុក គ្រឹប មៀង ឡាក់ អែរី យឹត ចឹង ឡាំ ណោះ ហង។

២ យ៉េស៊ូ រះ កា ពូ ផា «ទី ពៀ អៀង ខាក់ ឡាក់ ត្រត់ ច្រត់ ហះ កា ប៉ាណូស ច្រត់ បើត ដូរ តាឡាម។ ទីល នីណោះ ហត់ អន់ ដីស ឡោម ប្រ្លះ បិកកាតយំ ឡាក់ តាំងឡា មីរ អន់ អែរី ប្រើ ពូ ឡាំ ច្រត់ ពៀ ពឹង មីរ អែរី អា។

៣ ហត់ ឡាំ ពិ ហៃ អាញ ប្រើ អន់ដីស ឡាំ អា រឹច លូ អន់ គន ចៀម អែរី ពឹង អន់តីគ តាបល់ សូ ព្រី។

៤ ដៃ ទ្រុង ឡាំ កាតិប លៀន កាទុង លើ កឹប ពៀរ យូ អុះ លូ អូ អន់ កាប ឡើ លូ បក់ ពៀរ ទ្រុង អុះ។

៥ ផា អន់ដីស ម៉ុត ពឹង ហី ចំ កាតាម សាត់ ប៉ាន់ដា អន់ដីស ត្រត់ កាប ផា "អន់ ប្រ្លះ ប្រត់ អន់ កាំឡាំង ហី អា ទី សារ សាណុក សារ៉ាក"។

៦ ផា ប៉ាណូស កាណុង ហី ណោះ យី ចឹង ទី សារ សាណុក សារ៉ាក ណោះ អន់ខែ ចឹង ទី សារ សាណុក សារ៉ាក ឡាក់ កា អន់ដីស ផា តាទីច។ ផា អន់ខែ អូ យី ចឹង ទី សារ សាណុក សារ៉ាក សារ អន់ដីស ប៉រ ណោះ ចឹង សឹត ប៉ាក់ អន់ដីស ទៅ។

៧ ហត់ អន់ដីស អែរី ពឹង ហី ណោះ ហង លូ សា សាណា សា ណិត ញ៉ា ឡាក់ ពូ អន់ កា អន់ដីស ណោះ ពិ ខង បក់ ប្រត់ ង៉ារ ត្រត់ ទី លៀន ពូ ច្រាល់។ ដៃ តូរី ចារ អែរី ឡើង ហី ម៉ោញ ឡាំ ប៉ា ត់ ហី ម៉ោញ ណាវ។

* ១០:១ ១០:១ ៧០ ដូរ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផាះ ៧២ ដូរ ។

៨ ជា អន់ដីស ម៉ុត ពីង ស្រុក ចំ កាតាម ជា ទី ពូ ហាប់ រ៉ាំង ហៃ អន់ដីស លូ អន់ សាណា សាណាត ញ៉ា កាតាម សា ពិ។

៩ ទីប តាក់ អន់ដាក់ ពូ អីត ពូ កាណុង ស្រុក ណោះ អន់ ដាក់ លូ រ៉ះ កា ពូ ជា "សារ រ៉ាំង ហៃ រ៉ាំង ខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ក្យាម័ ចឹង ទីល ប៉ាក់ អន់ដីស កេះ"។

១០ ជា អន់ដីស ម៉ុត ពីង ស្រុក ចំ កាតាម ជា ពូ អូ ចៃ ហាប់ អូ រ៉ាំង ហៃ អន់ដីស ត្រត់ ឡាច់ ប៉ាក់ ទ្រង លូ កាប ជា

១១ "យ្រៈ កាបក់ តេះ កាណុង ស្រុក អន់ដីស អា ឡាក់ តីត ពីង ជុង ញីន កា ញីន ចឹង តាតុះ អន់ កា អន់ដីស ទៅ ដេល។ ហះ កា អន់ដីស ត្រត់ អូ អន់តត់ ជា សារ រ៉ាំង ហៃ រ៉ាំង ខ្យា ម៉ះ ប្រ្រៈ បិកកាតយ័ ក្យាម័ ចឹង ទីល កេះ"។

១២ អាញ្យ រ៉ះ កា អន់ដីស ជា ប៉ាក់ ដាវ ណោះ មូត មៀង សូដុំ អន់ខែ ចឹង ត្រត់ ថូត ជីច ឡឹង មូត ស្រុក ណោះ។

១៣ «អី មូត ស្រុក ខូរ៉ា ស៊ីន អន់ដីស ចឹង ឡាបាក តាទីច ហង។ អី មូត ស្រុក បេតសៃដា អន់ដីស កា ត្រត់ ប៉ាណាប ដេល។ ជា មូត មៀង ទីរ៉ុះ លូ មៀង ស៊ីដូន † ទី ប័ប័ សារ អំរ៉ា ញ អីញ ឡាក់ កា អន់ដីស ទី ប័ប័ ហះ អា ចាបះ កា មូត មៀង ទិ ណោះ ចឹង ប៊ិនពែង ពុត ពៀក តាទីច ឡូត ទីប អន់តុក កាប៉ោ លូ អង់អ្នែ ពីង អំហ្សរ S។

† ១០:១២ ១០:១២ មៀង សូដុំ យី មៀង ម៉ោញ សើត ពៃ ពូ ប្រ័តី អូ ដាក់ អៀង ណោះ ប្រ្រៈ បិកកាតយ័ ចែត ថូត ចាំឡាយ មៀង ទី ថ្មី។ ប័រ ហៃ កាណោត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៨។ † ១០:១៣ ១០:១៣ មៀង ទីរ៉ុះ លូ មៀង ស៊ីដូន យី មៀង សុនសាត អន់ទៀត ពូ ខុ ប្រ័តី អូ ដាក់ អៀង។ S ១០:១៣ ១០:១៣ គុន តាឡាប័ យើយ ពូ ជា ពូ ឡាប័ ញាម សារ យច លូ ប៊ិនពែង ពុត ពៀក ពូ យើយ អន់តុក កាប៉ោ លូ អង់អ្នែ ពីង អំហ្សរ។

១៤ ប៉ាគី ប្រ្រឹះ បិកកាតយ័ តាត់ស៊ិន សារ ប៉ាណូស ទិខ្លូ ទៀ ម្នក ម្យ៉េង ទីរ៉ូះ លូ ម្យ៉េង ស៊ីដួន អន់ខែ ចឹង ត្រក់ ថូត ជីច ឡឹង អន់ដីស។

១៥ អី ម្នក ម្យ៉េង កាផានីម ដៃ សាមគី ជា ប្រ្រឹះ ចឹង តាគី អំ ប៉ោក អន់ដីស ហារ ទីល ប្លែង យី អន់ដីស ចឹង ឡិ កាណុង ត្រោ ម តេះ ចារ គ្រន ប៉ាទ្រូ ឡុក»។

១៦ អើ រ៉ះ កា សីះ អើ ណារ៉ូ ជា «ព្រឿ ថៃ សាំយ៉ាង អន់ ដីស ឡាក់ កា អើ សាំយ៉ាង អាញ ដេល ព្រឿ អូ ថៃ ហាប់ អន់ ដីស ឡាក់ កា អើ អូ ថៃ ហាប់ អាញ ដេល ព្រឿ អូ ថៃ ហាប់ អាញ ឡាក់ កា អូ ថៃ ហាប់ ប្រ្រឹះ ឡាក់ ប្រើ អាញ ពីះ ប៉ាគី អា ដេល»។

១៧ ម្នក សីះ ៧០ ដូរ * សីត ទីប ទី សារ ហោក រីគ លូ រ៉ះ ជា «អី ពី តាំងឡា ផះ ញីន ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ឡឹង ប៉ាណូស ញន កា សិច អីស ប្រ្រឹះ ប៊ីត កា អ្សត កា ញីន ដេល»។

១៨ ហះ កា យី ស៊ូ រ៉ះ កា អន់ខែ ជា «អាញ ប័ប ប្រ្រឹះ ប៊ីត សាតាំង ឡិ ឡឹង ប្លែង ឡាក់ កា កាំឡាត។

១៩ ហៃ អាញ អន់ អំរ៉ាញ អីញ កា អន់ដីស ចាក ចគី ពីះ លូ កា ទៀង ខោរ លូ អំប៉ាង អំរ៉ាញ អីញ ម្នក តាមីរ ពិន ដេល អូ ទី ព្រឿ ចឹង ប្រ្រឹះ កា អន់ដីស ទី អុះ។

២០ ហះ កា ដៃ ហោក កា ប្រ្រឹះ ប៊ីត អ្សត កា អន់ ដីស ណោះ ត្រក់ ហោក រីគ កា ប្រ្រឹះ ប្រាគ់ សិច អន់ដីស គម ពីង ប្លែង តោ»។

២១ ផះ ណោះ យី ស៊ូ ហោក ខាក់ ញន កា ប៉ាដាត ប៉ាលីង

* ១០:១៧ ១០:១៧ ៧០ ដូរ ហ្គា ពូ ប្រាគ់ លូ តី ម៉ោញ ចំលួន ផាះ ៧២ ដូរ ។

ប្រ្លឹះ ដាក់ កាខាក់ អើ កាប ជា «អើ ប្រ្លឹះ តេះ ប្រ្លឹះ ប្លែង ឡាក់ ពី អាញ ប័រ ប៉ានេ អីស ខង អីស ទី អោន សារ ទី អា កា មូត គីត ខា ហ្សាំង សាឡាច់។ ហះកា អីស តាំបាង អន់ កា មូត អូ គីត អូ ខា អូ អូ អូ ហ្លង់ ត្រត់ ហង ពី អីស ប៉ាញ ពុត ប្រ័ត ឆី អៀ»។

២២ កេះណោះ យីស៊ូ កាប លូ ពូ ជា «ពី អាញ ទី អន់ អាញ ហ្លង់ គ្រឹប សារ អើ ទីណោះ។ អូ ទី ញើ អន់ហ្គាល់ គន ប្រ្លឹះ បិក កាតយ័ ហ្វាស ឡឹង អើ ទៅ អុះ កា អូ ទី ញើ អន់ហ្គាល់ ប្រ្លឹះ បិក កាតយ័ ហ្វាស ឡឹង គន អើ ដេល។ ទីល នីណោះ អូ ទី ប៉ាណូ ស ញើ ចឹង អន់ហ្គាល់ ប្រ្លឹះ បិក កាតយ័ អុះ ជា អាញ អូ តាំបាង អន់ ពូ អន់ហ្គាល់»។

២៣ កេះណោះ យីស៊ូ កាលែង តែង មូត សីះ លូ កាប អូ អន់ ពូ អន់ទៀត កាតាំង ជា «ទី សារ សាណុក សារ៉ាក តាទីច ហង ញើ ទី ប័ប ទី សារ ឡាក់ អន់ដីស ទី ប័ប អា។

២៤ អាញ ប័រ រះ កា អន់ដីស តាទីច ជា ទី មូត វ៉ាគីយ ប្រ្លឹះ លូ សាដាច់ សើត ពៃ អៀង ដូរ បិច ប័ប សារ អន់ដីស ទី ប័ប អា ដេល ហះកា អន់ខៃ អូ ទី ប័ប អុះ។ អន់ខៃ បិច កាតាំង ដេល សារ អន់ដីស ទី កាតាំង អា ហះកា អន់ខៃ អូ ទី កាតាំង អុះ»។

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង សុនសាត សាម៉ារី បក់ តង់ ពូ

២៥ ផះ ណោះ ទី ប៉ាណូស ឡាក់ អូ ចាបាប់ កេង ម៉ោញ ដូរ អូរ អន់តារ អំបញ្ច សាត់ លូង យីស៊ូ ជា «ណែយូ! អាញ ត្រត់ ប្រ័ត ឆី ឆី អន់ដា កៀ អន់ ទី អាញ អ្នែ រីស លើយ?»

២៦ យីស៊ូ តើល អើ ជា «កាណុង ដាប់ ចាបាប់ ប្រ្លឹះ ទី ច្រាក់ រះ នីចម អន់ដា? ផះ អីស អាន អីស ហ្លង់ នីចម?»

២៧ ប៉ារណូស ណោះ តើល ជា «ត្រង់ ប៊ុច ថែ កា ប្រ្លឹះ ប៊ិកកា តយ័ ឡាក់ ប្រ្លឹះ ម៉ះ អន់ដីស ទិ ពុត ទិ ពៀក ទីប ប៉ាដាត៍ ប៉ាលីង ទីប ឡាកោ ប៉ាំងឡៃ † លូ ប៊ុច ថែ កា អុះ ម៉ិ ឡឺង តែង ឡាក់ កា ប៊ុច ថែ កា ឡាកោ អីស ទៅ ដេល ‡»។

២៨ យីស៊ូ តើល ជា «អីស ជា ណោះ ត្រង់ ហង ហង់ អីស ប្រ្លឹះ គី នីណោះ ហង ពិ ណោះ អីស ចឹង ទី អាញ អ្វី រឺស លើយ តា ទីច»។

២៩ ហះកា ប៉ារណូស ណោះ ប៊ុច តាំបាង ជា អើ ឡាក់ ប៉ារណូស ដាក់ ត្រង់ អើ កា អំបញ្ជ លូ យីស៊ូ ណារ ជា «ពៀ អុះ ម៉ិ ឡឺង តែង អាញ ណោះ?»

៣០ យីស៊ូ តើល ជា «ទី កាម៉ាក់ ម៉ោញ ដូវ ចាក ឡឺង មៀង យេរូសាឡឹម ឡាក់ ប៉ាក់ មៀង យេរីខូ កា ប៉ាត៍ ប៉ារណូស អូ ដាក់ មូត ណោះ កាមេ ពីត អើ តុត យ៉ុប តៅ ងំល ទីប ប៉ុន អ្សក់ ទិ កាណាក់ អើ ទ្រុង ណោះ កេះណោះ អន់ខែ ចាក អ្នាត អើ ហះ ណោះ ហង។

៣១ ផះ ណោះ ទី ក្រាក់ វ៉ាម៉ះ ប្រ្លឹះ ម៉ោញ ដូវ ចាក ទ្រុង ណោះ ដេល កា ប៊ុប កាម៉ាក់ ពូ ពីត ណោះ អើ កា ចាក យ៉ារ។

៣២ កេះណោះ ទី មូត លេវី ម៉ោញ ដូវ កា ពីះ ទីល ប៉ាក់ ចារ ណោះ ដេល អើ ប៊ុប កាម៉ាក់ ពូ ពីត ណោះ អើ កា ចាក យ៉ារ និះទៅ ដេល។

៣៣ អន់គីត ឡឺង ណោះ ទី សុនសាត សាម៉ារី ៩ ម៉ោញ ដូវ កា ពីះ ទីល ប៉ាក់ ចារ ណោះ ដេល សាក់ អើ ប៊ុប កាម៉ាក់ ពូ ពីត

† ១០:២៧ ១០:២៧ សារ អា ឡាច់ ឡឺង សារ អន់ ចាបាប់ លឹក ទី ពៀរ (ចេទិយ/កថា) ៦:៤-៥។ ‡ ១០:២៧ ១០:២៧ សារ អា ឡាច់ ឡឺង ចាបាប់ មូត លេវី (លេវីនីយ) ១៩:១៨។ § ១០:៣៣ ១០:៣៣ សុនសាត អ៊ីស្រាអែល លូ សុនសាត សាម៉ារី ស្វន អៀង អូ ណីស កា គូប សោប អុះ។

ណោះ អើ តាប៉ាប តាប៉ុន ខាក់។

៣៤ ណោះ អើ កា ម៉ុត ប៉ាក់ កាម៉ាក់ ណោះ លូ អ្នក តាពៅ ទៀក * ជ្រៅ ពីង ឡាកា លូ ទ្រែម កេះណោះ ប៉ោក ចែត ពីង សេះ អើ អ្នក ឡាក់ ប៉ាក់ ហី អើ ចឹង ដំ លូ រ៉ាំងហៃ រ៉ាំងខ្យា អើ ដេល។

៣៥ ប៉ាក់ កាលី តាយ៉ាំង អន់ទ្រូល ឡឹង អើ ចឹង ចាក អើ អ្នក លៀន ពៀរ កាក់ † អន់ កា តាំងឡា ហី ណោះ ទីប អើ អន់តត់ រ៉ះ ផា "ហាក់ អីស រ៉ាំងហៃ រ៉ាំងខ្យា ប៉ាណូស អាណើ ផា អីស ចាយ អៀង ឡឹង លៀន អា ប៉ាក់ អាញ សីត ទៀ អាញ ចឹង ជីន លៀន អីស ណោះ"។

៣៦ ទីល នីណោះ តាម អីស យីត ម្នុត ប៉ែង ដូរ ណោះ បក់ អើ ចំ អុះ មី ឡឹង តែង លូ កាម៉ាក់ ពូ កាមែ ពីត ណោះ ?»

៣៧ អើ តើល ផា «យី ប៉ាណូស បក់ ទី ពុត តាប៉ាប តាប៉ុន កា អើ ណោះ ហង»។ យីស៊ូ ផា កា អើ «ទីល នីណោះ ចាក ពិ ហាក់ អីស ប្រគី ឡាក់ កា អើ ណោះ ហង»។

សារ យីស៊ូ ឡាក់ ហី ម៉ារី លូ ម៉ាថា

៣៨ ផះ អន់ខៃ ចាក យីស៊ូ ម៉ុត កាណុង ស្រុក ម៉ោញ ទី អង់ កាន់ ម៉ោញ ដូរ សិច ម៉ាថា ឡាក់ ហាប់ អើ ជៀក ម៉ុត ប៉ាក់ ហី អើ។

៣៩ ម៉ាថា អើ ទី អុះ អង់កាន់ ម៉ោញ សិច ម៉ារី អើ អ្នែ ហះ ដុង យីស៊ូ លូ សាំយ៉ាំង ប៉ានីរ អើ ប៉ាំងហៀន។

៤០ កាប៉ាច ម៉ាថា អើ អូ ហាវ កា ប្រគី សាណា សាំរ៉ាប់ តាំបាង កា អំហ៊ុយ អើ ម៉ុត រ៉ះ លូ យីស៊ូ ផា «ពី តាំងឡា ញ៉ា អីស អូ

* ១០:៣៤ ១០:៣៤ អ្នក តាពៅ ទៀក ពៀត គុល «អ្នក សាដី អ្នក តាពៅ»។
† ១០:៣៥ ១០:៣៥ លៀន ពៀរ កាក់ ពៀត គុល «ពៀរ ខែណារី»។ ម៉ោញ ខែណារី យី ខា ប្រគី គុលី ម៉ោញ ដាវ។

ប៉ប ប? អុះ អាញ អើ អ្នក ដឹង អាញ ប្រគំ សាណា។ ប៉រ អីស ប្រើ អើ ឡា តង អាញ ណើ វិញ»។

៤១ ហះកា យីស៊ូ តើល អើ ជា «អី ម៉ាថា ញ៉ា អីស រ៉ីន វ៉ាយ អូ ហារ កា ប្រគំ ងារ អៀង យ៉ិប នី អៀ?»

៤២ យី ទី ងារ ដឹង ម៉ាញ ឡាក់ សាំខាន់ ត្រគំ តងកាន ណាង ម៉ារី អើ រើស អ្យក់ ងារ អា ដាក់ កេះ អូ ត្រគំ អ្យក់ ឡាច់ ឡឹង អើ អុះ»។

១១

សារ យីស៊ូ បាំងហៀន សីះ ឡឹង សារ ម៉ន់ អើ ប្រ្ា:

១ ទី ងារ ម៉ាញ យីស៊ូ អ្វៃ ម៉ន់ ហះ ចារ ម៉ាញ ប៉ាក់ អើ ម៉ន់ កេះ ៗ ទី សីះ ម៉ាញ ដូរ ឡាក់ កាប លូ អើ ជា «អី ពី តាំងឡា ប៉រ អីស បាំងហៀន ញីន អន់ អុម៉ន់ ឡាក់ កា រគំ យូហាន បាំងហៀន សីះ អើ ដេល»។

២ យីស៊ូ រះ កា អន់ខៃ ជា «ផះ អន់ដីស ម៉ន់ ត្រគំ កាប ជា នី អៀ»:

អី ពី អន់ ប៉ាណូស ពីង អងកក់ តេះ អា អ្យល កូតំ កា អីស។

ប៉រ អីស រ៉ាំងហៃ រ៉ាំងខ្យា ប៉ាណូស ទីខូ។

៣ ប៉រ អីស អន់ សាណា ឡាក់ ញីន តងកាន រ៉ប ងារ។

៤ ប៉រ អីស ជៃ អ្យក់ យ៉ូ សារ ញីន ប្រគំ យច

ខង ញីន អុ អ្យក់ យ៉ូ សារ ពូ ប្រគំ យច លូ ញីន ដេល។

ជៃ អន់ ពូ ប៉ាឡោម ញីន ប្រគំ យច»។

៥ យីស៊ូ រះ កា អន់ខៃ ណារ ជា «កាប ប៉ាន់ដីប ជា កាណុង កាំ ឡាំង អន់ដីស អា ទី ប៉ាណូស ម៉ាញ ដូរ ប៉ាក់ ទងតិគំ ម៉ាំង អើ

ឡាំ ប៉ាក់ ហី ចាង អើ លូ កាប ផា "អី ចាង អន់ អាញ បុល ណាំ បាំង អីស ប៉ឹង កាតុ

៦ ខង គូប អាញ អើ ឡាំ ចាចាក ប៉ាក់ អាញ អាញ អូ ទី សាណាញ៉ា អន់ កា អើ អុះ"។

៧ នី ចម៍ ចាង អើ ណោះ ចឹង តើល ឡឹង កាណុង នី អៀប "ដៃ បាំងខើក ហង ចាង ខង អំប៉ារ អាញ កាត្រើគ សាកាល់ កេះ គន សោ អាញ កា តែប ហ្លាក់ ពីង ត្រេ អន់ខូ អាញ ដេល អាញ អូអូអូរ អ្យក់ ណាំ អន់ កា អីស អុះ"។

៨ អាញ ប័រ រះ កា អន់ដីស តាទីច ផា យ្រះ ចាង អើ ណោះ អូ បិច អូរ អ្យក់ ណាំ បាំង អន់ កាតាម ចាបះ កា អើ ចឹង អូរ អ្យក់ អន់ ឡូត ណាំ បាំង លូ កាណាគី ញ៉ា ឡាក់ ចាង អើ តង កាន ណោះ។ អើ អូរ អន់ ណោះ អូ ត្រត់ ញុន បិច កា ចាង អើ ណោះ អុះ យី ញុន កា ចាង អើ ណោះ ឡោម កាខាក់។

៩ បះ អាញ រះ កា អន់ដីស ផា ហត់ ប័រ ណោះ ប្រះ បិកកា តយី ចឹង អន់។ ហត់ ណាំង ណោះ អន់ដីស ចឹង ប័ប។ ហត់ កាខត់ អំប៉ារ ណោះ អើ ចឹង បើក កា អន់ដីស ឡូត។

១០ ខង ពៀ ប័រ បក់ ណោះ ចឹង ទី ពៀ ណាំង បក់ ណោះ ចឹង ប័ប លូ ប្រះ ចឹង បើក អំប៉ារ កា បក់ ចំ កាខត់ ដេល។

១១ អន់ដីស ឡាក់ ពី * ផា គន ប័រ សាអ៊ឹង កា អូ ទី ពៀ ចឹង អ្យក់ ពិះ អ៊ែ រុស អន់ កា អើ ប៉ាតាង សាអ៊ឹង កា អុះ។

១២ ផា គន ប័រ កាតាប់ អ៊ូរ អូ ទី ពៀ ចឹង អ្យក់ កាទៀង ខោរ

* ១១-១១ ១១:១១ ហ្លា ពូ ច្រាត់ លូ គី ម៉ោញ ចំលួន ឆែម ប៉ានីរ ផាះ ផា គន ប័រ ណាំ បាំង អូ ទី ពៀ ចឹង អ្យក់ អំហ្លោ អន់ កា អើ អុះ ។

អន់ កា អើ ដេល។

១៣ តុត អន់ដីស ឡាក់ ប៉ាណូស អូ ដាក់ អូ អន់ កាណាគី ដា គំ កា គន នីអៀ ប្រ្រៈ ឡាក់ ពី អន់ដីស អ្វៃ ពីង ប្លែង តោ ហ៊ី ង ខាក់ តៈ អើ ចឹង អន់ ប៉ាដាតី ប៉ាលឹង ដាក់ កាខាក់ កា បក់ ប៉រ ណោះ»។

សារ យីស៊ូ រៈ សារ ប៉ាន់ដីប ឡឹង ប្រ្រៈ ប៊ីត សាតាំង

១៤ ទី ដាវ ម៉ោញ យីស៊ូ ផៈ ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត ឡឹង ប៉ាណូស ម៉ោញ ដូវ ឡាក់ ប្រ្រៈ ប៊ីត ប្រឹគី អន់ អើ កាំឡូ។ ប៉ាត់ ប្រ្រៈ ប៊ីត ឡាច់ ឡឹង អើ កេះ កាម៉ាកំ ណោះ កាអូកាប ហង ប្រឹគី អន់ កា កាំឡាំង ទិឌុ ញម ខាក់។

១៥ ហះកា បក់ អន់ដា កាប ផា «អើ អា អូ ទ្រុះ ឡាច់ ប្រ្រៈ ប៊ីត នីអៀ ញន កា បេលសេប៊ូល † ឡាក់ សាដាច់ ប្រ្រៈ ប៊ីត អន់ អំវា ញ អីញ កា អើ ហង»។

១៦ បក់ អន់ដា ណារ៉ូ ប៊ុច សាត់ លួង យីស៊ូ ពូ ប្រ្រើ អើ តាំបាង សារ អំវាញ អីញ កេង ខាក់ ម៉ោញ ណារ៉ូ ឡឹង ប្រ្រៈ ភៀ អន់ អូ អន់តត់ ផា អើ ទី សារ អំវាញ អីញ ឡឹង ប្រ្រៈ តាទីច។

១៧ ហះកា យីស៊ូ អូ ហ្លួង ឡឹង សារ អន់ខែ យីត ណោះ អើ តើល អន់ខែ ផា «ប៉ាថេត ចំ ឡាក់ ទី ប៉ាសុន តាប៉ុញ តាប៉ាក់ គូប សោប ប៉ាថេត ណោះ ចឹង វ៉ាយ វ៉ា តាប្រះ តាប្រ្រាំង ហង ផា ហី ចំ ឡាក់ ទី កាំឡាំង កាណុង ហី ណោះ តាប៉ុញ តាប៉ាក់ គូប សោប ហី ណោះ ចឹង វ៉ាយ ហង។

† ១១:១៥ ១១:១៥ បេលសេប៊ូល យី ម៉ែត ប្រ្រៈ ប៊ីត សិច សាតាំង ណោះ ហង។

១៨ ជា ប្រ្រឹះ បឺត សាតាំង តាប៉ុញ លូ ឡាកោ អើទៅ កេះ ប្រ្រឹះ គី នីចម៍ ប៉ាថេត អើ ចឹង អ្ន អ្ន អ្ន ។ អាញ កាប នីអៀ ញន កា អន់ ដឹស ជា អាញ ទ្រុះ ឡាច់ ប្រ្រឹះ បឺត អេង កា អំរ៉ាញ បេលសេ ប៊ូល។

១៩ ជា អាញ ទ្រុះ ឡាច់ ប្រ្រឹះ បឺត ញន កា អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ បឺត តាទីច ទីល នីណោះ គូប អន់ដឹស អន់ខៃ ទ្រុះ ឡាច់ ប្រ្រឹះ បឺត អេង កា អំរ៉ាញ អីញ ញើ? ទីល នីណោះ គូប អន់ ដឹស ចឹង កាប កា អន់ដឹស ហង។

២០ ហះកា ជា អាញ ទ្រុះ ឡាច់ ប្រ្រឹះ បឺត ញន កា អំរ៉ាញ អីញ ម៉ះ ប្រ្រឹះ បិកកាតយ៍ ទីល នីណោះ សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ ទីល ប៉ាក់ អន់ដឹស អា កេះ។

២១ ជា ទី ប៉ាណូស ម៉ោញ ដូវ សាង កេង ខាក់ ឥ ឡាក់ ទី ដាវ ទី ខែល បឹងកាន់ ហី អើ ទៅ រ៉ាស អំប៉ាស អើ ចឹង អ្ន អ្ន ហ៊្យង អុះ។

២២ ហះកា ជា ទី ប៉ាណូស ម៉ោញ ណារ ្រុ សាង ក្លា ឡឹង អើ ឡាក់ ពីត អ្នក ដាវ ខែល អើ ម៉ឹង ណោះ ហី ណោះ ចឹង ទី រ៉ាត អ្នក រ៉ាស អំប៉ាស អើ ជែក អន់ កា ពូ អន់ទៀត ណារ។

២៣ ញើ អុ ចៃ ម៉ុត តែង អាញ ប៉ាណូស ណោះ អុ ណីស កា អាញ ហង ញើ អុ ប៉ាក់ ពូ ឡាក់ តែង អាញ ប៉ាណូស ណោះ តា គត់ តាប្រឹះ តាប្រើង ពូ ហង។

២៤ «ជា ប្រ្រឹះ បឺត ឡាច់ ឡឹង ប៉ាណូស កេះ អើ ចឹង ចាក សីត ចាក ឡាក់ អ្ន រចារ រ៉ាហឹង ណាំង ចារ ម៉ុត អ្ន ណារ។ ហះកា ជា អើ ណាំង អុ ទី ណោះ អើ ចឹង កាប ជា "អាញ ចឹង សីត ហៃ។

‡ ១១:២១ ១១:២១ ប៉ាណូស សាង កេង ណោះ យី ប្រ្រឹះ បឺត សាតាំង។

ប៉ាណូស អាញ អង់ក៏ ឡាច់ ណោះ ពៃ"។

២៥ ប៉ាគី ទីល កេះ អើ ប័ប ប៉ាណូស ណោះ ពៀប ឡាក់ កា ហី ពូ សាប៊ុះ វ៉ាន់ដាប់ ដាក់ ឡាយ៉ាមី កេះ។

២៦ ណោះ អើ ចឹង ឡាក់ ជៀក គូប អើ ប្រ្លឹះ ប៊ីត ឡាក់ អូ ដាក់ ក្លា ឡឹង អើ តាំប៊ុះ ដូរ ណាវ មុត អ្នែ កាណុង ប៉ាណូស ណោះ។ កេះ ណោះ ប្រ្លឹក អន់ កា ប៉ាណូស ណោះ ទី សារ អូ ដាក់ ក្លា ឡឹង អន់ ទ្រូល ពៃ ណាវ»។

២៧ ផះ យីស៊ូ អ្នែ កា កាប ឡឹង សារ អា ទី អង់កាន់ ម៉ោញ ដូរ កាប ម៉ៃ ឡឹង អន់ តិគី កាំឡាំង ផា កា យីស៊ូ «ប៉ាណូស ឡាក់ បាំងកើត លូ តាម អីស ពៃ អើ ណោះ ទី កាន សាណុក សាវ៉ាក តា ទី ច ហង់»។

២៨ ហះកា យីស៊ូ តើល អើ ផា «ពៀ សាំយ៉ាង ប៉ានីរ ប្រ្លឹះ បិ កកាតយ័ កេះណោះ ប្រ្លឹក ពូយ បក់ អើ ណោះ ហង់ ទី កាន សា ណុក សាវ៉ាក តាទីច»។

សារ យីស៊ូ រះ ឡឹង វ៉ាគីយ ប្រ្លឹះ សិច យូណា:

២៩ ផះ ទី ប៉ាណូស អៀង វ៉ាង វ៉ាង អ្នែ ប៉ាតុ គូប សោប យីស៊ូ កាប កា អន់ខៃ ផា «ប៉ាណូស វ៉ាងហាវ អា អិក ខាក់ ពូ បិច ដឹង កា ប័ប សារ អំវាញ អីញ ហះកា ប្រ្លឹះ អូ តាំបាង សារ អំវាញ អីញ ញ៉ា ណាវ អុះ ហ្វាស ឡឹង សារ អំវាញ អីញ ឡាក់ អើ ទី ប្រ្លឹក តីង វ៉ាគីយ ប្រ្លឹះ សិច យូណា:

៣០ ខង យូណា: ប្រ្លឹក ឡាក់ កា សាញ៉ា S អន់ កា ប៉ាណូស ពីង មៀង នីនីវ ពៃ នីចមី ប៉ាណូស អាញ កា ចឹង ប្រ្លឹក ឡាក់ កា សា ញ៉ា អន់ កា ប៉ាណូស វ៉ាងហាវ អា និះទៅ ដេល។

S ១១:៣០ ១១:៣០ សាញ៉ា ពៀត គុល ឡាក់ កា ពៀត «សារ អំវាញ អីញ» និះទៅ ដេល។

៣១ ប៉ាគ៍ ដាវ៍ ប្រ្លឹះ បិកកាតយ៍ តាត់សុិន សារ ប៉ាណូស ទិខ្លូ ទៀ សាដាច់ អង់កាន់ ពីង ប៉ាថេត សេបា ចឹង រឺស សីត អូរ អន់ ខ្លូ លូ ប៉ាណូស រ៉ាំងហាវ អា ដេល លូ ចឹង កាប ប៉ាំងអាល អន់ ដីស ខង សើត ពៃ អើ ទី ចាក ឡឹង ឡាណាច អង់កក់ តេះ ភៀ ឡា សាំយ៉ាំង ប៉ានីរ សាដាច់ សាឡូម៉ូន ឡាក់ ត្រះ ត្រាំង ហ្សាំង សាឡាច់។ * ហះកា ហះ ចារ អា ទី ម៉ោញ ដូរ កេង ឡឹង សាដាច់ សាឡូម៉ូន ណោះ ណារ្ល។

៣២ ប៉ាគ៍ ដាវ៍ ប្រ្លឹះ បិកកាតយ៍ តាត់សុិន សារ ប៉ាណូស ទិ ខ្លូ ទៀ ម្នក មឿង នីនីវ ចឹង អូរ អន់ខ្លូ លូ ប៉ាណូស រ៉ាំងហាវ អា ដេល លូ ចឹង កាប ប៉ាំងអាល អន់ដីស ខង អន់ខ្មែ ទី បុិន ពែង ពុត ពៀក ផះ អន់ខ្មែ ទី កាតាំង សារ យូណះ រះ កា អន់ខ្មែ។ † ហះកា ហះ ចារ អា ទី ម៉ោញ ដូរ កេង ឡឹង យូណះ ណារ្ល។

៣៣ «អូ ទី ពៀ សុះ តាគៀង កេះណោះ អ្សក់ វែរ កាត្រាប លើ អន់ ហះ ចារ កាន់ទីង អុះ ទី ដឹង ពូ អ្សក់ ចែត ពីង ចារ តា គៀង ភៀ អន់ ប៉ាណូស បក់ ម៉ុត កាណុង ហី បីបី តាតារ ដេល។

៣៤ ម៉ាត់ អន់ដីស ពៀប ឡាក់ កា តាគៀង សារ៉ាប់ ឡាកោ ជា ម៉ាត់ អន់ដីស ដាក់ តាតារ ឡាកោ អន់ដីស កា ដាក់ និះទៅ ដេល។ ហះកា ជា ម៉ាត់ អន់ដីស ម៉ាម៉ាំង ឡាកោ អន់ដីស កា អូ ដាក់ ដេល។

៣៥ ទីល នីណោះ ត្រត់ ឡាវាំង ដៃ អន់ តាតារ កាណុង ឡាកោ អន់ដីស កើត ម៉ាម៉ាំង។

* ១១:៣១ ១១:៣១ ប៊ែរ ហៃ សារ ម្នក សាដាច់ (ពង្សាវតារ/ក្សត្រ) ទី ១ ១០:១-១៣។ † ១១:៣២ ១១:៣២ ប៊ែរ ហៃ យូណះ ៣:១-១០។

៣៦ ជា ឡាកោ អន់ដីស ទី តាតារ អូ ទី ម៉ាម៉ាំង ហះ ចំ អុះ ណោះ ឡាកោ អន់ដីស ចឹង ដាក់ តាតារ ឡាក់ តាគៀង តាត់ តាតារ អន់ដីស ដែល»។

សារ យីស៊ូ កាប កា ម្នុត ផារ៉ាសី

៣៧ ផះ យីស៊ូ អ្នែ កាកាប ទី កាម៉ាក់ ម្នុត ផារ៉ាសី ម៉ោញ ដូរ ជៀក អ៊ែ ឡាំ សា សាណា ប៉ាក់ ហី អ៊ែ។ យីស៊ូ កា ម្នុត សា អន់ខូ លូ អ៊ែ។

៣៨ ផះ កាម៉ាក់ ផារ៉ាសី ប៉ប យីស៊ូ សា អូ រ៉ាវ តី នីណោះ អ៊ែ ញម ខាក់។

៣៩ ហះកា យីស៊ូ ផា កា អ៊ែ «អី ម្នុត ផារ៉ាសី អន់ដីស រ៉ាវ ចក លូ អង់គៀន ដឹង តែង ឡឹង ដោច ហះកា កាណាង ពុត អន់ដីស ទី ដឹង សារ ខ្លាម លូ សារ អូ ដាក់ គ្រីប នែវ។

៤០ អី ប៉ាណាស ងំល អូ ហ្លង់ ប្រ្រះ ប៉ាំងកើត តែង ឡឹង ញ៉ា តែង កាណាង អ៊ែ អូ ប៉ាំងកើត ប ?

៤១ ទីល នីណោះ ត្រក់ អ្យក់ សាណា ពីង អង់គៀន ណោះ អន់ កា ម្នុត ថុក ញ៉ាក ម៉ាក់ កាណាង ពុត អន់ដីស ចឹង ដាក់ ណោះ អន់ដីស ចឹង ដាក់ ទីណោះ។

៤២ អី ម្នុត ផារ៉ាសី អន់ដីស ចឹង ឡាំបាក តាទីច ហង ខង អន់ដីស អ្យក់ ដីរ ក្លឹង លូ សាណា ហ្គាអ្យិត គ្រីប នែវ អញ្ជើង ចានែក អ្យក់ ម៉ោញ ចានែក ទៀន អន់ កា ប្រ្រះ ហះកា អន់ ដីស អ្នាត សារ បិច ចៃ កា ប្រ្រះ លូ អូ ចៃ តាត់សិន សារ អន់ ដាក់ ត្រង់ អុះ។ សារ ទី អា ហង អន់ដីស ត្រក់ ប្រ្រឹក ព្វយ ខ អន់ ទៀតៗ ណោះ កា អូ ត្រក់ អ្នាត ដែល។

៤៣ អ៊ី ម្នូត ផារ៉ាស៊ី អន់ដីស ចឹង ឡាំបាក តាទីច ហង ខង ផះ អន់ដីស អ្នែ កាណាង រោង អន់ដីស ណាំង ដឹង ចារ ដាក់ សាំ លីន ឡឹង ពូ ផះ អន់ដីស ចាក ពីង តាឡាត បិច ដឹង កា ពូ អ្សិល កូតិ កា អន់ដីស។

៤៤ អន់ដីស ចឹង ឡាំបាក តាទីច ហង ខង អន់ដីស ពៀប ឡាក់ កា ឡុះ ប៉ាទ្រូ ពូ ហៃ អូ បីបី ផះ ប៉ាណូស ចាក ចតិ ពូ អូ អូ អន់តត់ អុះ»។

៤៥ ទី ម្នូត ឡាក់ អូ ចាបាប់ កេង ម៉ោញ ដូរ កាប លូ យី ស៊ូ ផា «ណែយូ អីស កាប នីអៀ យី អីស កាប សាតោះ កា ញីន ដេល»។

៤៦ ហះកា យីស៊ូ តើល ផា «អ៊ី ម្នូត អូ ចាបាប់ កេង អន់ដីស កា ចឹង ទី សារ ឡាំបាក ដេល ខង អន់ដីស បាំងកើត ចាបាប់ ញ៉ាក យ៉ិប ពៀប ឡាក់ កា កាណាតិ ក្លាំង កាខាក់ ពូ អូ ដាមី គយ ហះ កា អន់ដីស ទៅ អូ កាន់តើស លូ សាខែង តី សាំ។

៤៧ អន់ដីស កា ចឹង ទី សារ ឡាំបាក ហង ខង អន់ដីស ប៉ាយ៉ា មី រ៉ុង រ៉ុង សាំរ៉ាប់ តប់ ប៉ាទ្រូ វ៉ាគីយ ប្រ្រឹះ ឡាក់ វតិ យ៉ាក់ អន់ដីស សើត ពៃ ទី ប៉ាន់តោ អន់ខៃ។

៤៨ អន់ដីស ប្រឹគី នីអៀ យី អន់ដីស អូ អន់តត់ ឡឹង សារ អូ ដាក់ វតិ យ៉ាក់ អន់ដីស ប្រឹគី សើត ពៃ លូ អន់ដីស កា វែវ ពុត ដេល អន់ខៃ ប៉ាន់តោ វ៉ាគីយ ប្រ្រឹះ កាប៉ាច អន់ដីស ឡាក់ ប៉ាយ៉ាមី រ៉ុង តប់ ប៉ាទ្រូ។

៤៩ ខ អា ហង បះ ប្រ្រឹះ ឡាក់ ហ្សាំង សាឡាច ទី វះ កា ពូ ផា "អាញ ប្រើ ម្នូត វ៉ាគីយ ប្រ្រឹះ លូ ម្នូត វះ ប៉ាតាង អាញ ឡាំ ប៉ាក់

ពូ ហះកា បក់ អន់ដា ពូ ចឹង ប៉ាន់តោ បក់ អន់ដា ពូ ចឹង កាប អ័ក ប្រឹក្តី អូ ដាក់"។

៥០ ទីល នីណោរ៖ ផាម មូត វ៉ាគីយ ប្រ្លៈ ទិណោរ៖ ឡាក់ ទី ហូរ ឡឹង កាណោត តេះ ប្លែង ពៃ ប្រ្លៈ ចឹង ចែត ថូត ប៉ាណូស រ៉ាំង ហារ អា ហង

៥១ ឡឹង ផាម អេបិល † លើយ ទីល ផាម សាការី ៩ ឡាក់ ពូ ទី ប៉ាន់តោ ហះ អន់តិគី រោង វ៉ាមៈ លូ អន់ហ្វឹង ចារ ពុះ កាណាគី វ៉ាមៈ ប្រ្លៈ។ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ផា ផាម អន់ខៃ ណោរ៖ ប្រ្លៈ ចឹង ចែត ថូត ប៉ាណូស រ៉ាំងហារ អា ឡុត។

៥២ អី មូត អូ ចាបាប កេង អន់ដីស កា ចឹង ឡាក់បាក តាទីច ហង ខង អន់ដីស កាត្រើត អំបារ អ្សក់ ឡាច គន កាចេ អូ អន់ ពូ ម៉ុត អន់ហ្វាល់ ប្រ្លៈ បិកកាតយ័។ អូ ត្រក់ ដឹង អន់ដីស ទៅ អូ ចៃ ម៉ុត អុះ យី អន់ដីស ត្រាគី បក់ បិច ម៉ុត អូ អន់ ពូ ម៉ុត ដេល»។

៥៣ កេះណោរ៖ យីស៊ូ ចាក ឡាច ឡឹង ចារ ណោរ៖។ ឡឹង ដាវ ណោរ៖ មូត ណោយូ ប៉ាំងហៀន ចាបាប លូ មូត ផាវ៉ាស៊ី អូ ណិស កា អែ កាខាក់។ អន់ខៃ កា អំបញ្ច យីស៊ូ ចាជៀក ឡាឡេក ឡឹង សារ អន់ទៀតៗ អៀង ខាក់

៥៤ លូ ក្យាត់ សាំហ្គាំង កាខាក់ អូ ផែត អែ កាប យច។

១២

សារ យីស៊ូ ប៉ាំងហៀន ប៉ាណូស អៀង ដូរ

† ១១:៥១ ១១:៥១ អេបិល ប័រ ហៃ កាណោត អងកក់ តេះ (លោកុយុត្តិ) ៤:១-១៦។
៩ ១១:៥១ ១១:៥១ សាការី ប័រ ហៃ សារ ម៉ាមន (រចា/ក្សត្រ) ទី ២ ២៤:២០-២២។

១ ផ្ទះ ណោះ ទី ប៉ាណូស អៀង អ៊ុ កា ញ៉ាង វ៉ាពូ ពីរ ប៉ាតុំ គូប ប៉ាតុំ ចារ យីស៊ូ ទីប ចតី ជុង គូប សោប។ ណោះ យីស៊ូ រ៉ះ អន់ ទ្រួល កា សីរ អ៊ែ ផា «អន់ដីស ត្រត់ ឡាវ៉ាង ឡឹង ពុះ ម្នត ផាវ៉ាស៊ី ឡាក់ សារ អន់ខែ តាត់ អំប្រឹត្តិ ដាក់ ណោះ ដៃ។

២ សារ សាគីម ទិណោះ ត្រត់ តាំបាង អន់ ពូ ប៊ីប លូ សារ អោន ទិណោះ ត្រត់ រ៉ះ អន់ ពូ អ៊ុ អន់តត់ ដេល។

៣ ទីល នីណោះ សារ ញ៉ា ឡាក់ អន់ដីស រ៉ះ កា គូប ពីង ចារ ម៉ា ម៉ាង ពូ ចឹង កាតាំង ពីង ចារ តាតារ លូ សារ ញ៉ា ឡាក់ អន់ដីស រ៉ះ កាហៀច ពីង តោរ គូប ពីង កាណុង ហី ពូ ចឹង ហារ ឡុង រ៉ះ ឡឹង អន់តល់ ហី ឡុត។

៤ «អី គូប ចាង អាញ ប៊ីរ រ៉ះ កា អន់ដីស ផា ជៃ អ្នក កា បក់ អ៊ុ ប៉ាន់តៅ ដឹង ឡាកោ ប៉ាងឡៃ ណោះ កេះណោះ អន់ខែ អ៊ុ អ៊ុ ប្រឹត្តិ នីចម៍ ណារ អុះ។

៥ អាញ រ៉ះ កា អន់ដីស អន់ អ៊ុ អន់តត់ ផា ត្រត់ អ្នក កា ពៀ យី ត្រត់ អ្នក កា ប្រ្រៃ បិកកាតយី ខង អ៊ែ ទី អំវាញ អ៊ុ ប៉ាន់តៅ កេះណោះ ប៉ាឡិ ពីង ចារ អុញ។ អាញ ប៊ីរ រ៉ះ កា អន់ដីស តា ទីច កា អ៊ែ អា ហង ឡាក់ អន់ដីស ត្រត់ អ្នក។

៦ «ញ៉ា ពូ អ៊ុ ប្រូ ចាប តាម កាតុ ទី ខា ដឹង ពៀរ ច្រិម * ប? យី អ៊ែ ជីច នៃវ អា កាតាម ចាប ម៉ោញ កាតុ កា ប្រ្រៃ អ៊ុ ពីល អុះ។

* ១២:៦ ១២:៦ ច្រិម ពៀត គុល «អាសារីយ៉ុន»។ ១៦ អាសារីយ៉ុន សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹត្តិ គូលី ម៉ោញ ដាវ។

៧ កា ប៉ាច់ អន់ ដីស យ្រីៈ សក់ កល់ កា អែរី យ៉ា ប ទិ ដេល។ ទីល នីណោះ អន់ដីស ដៃ អ្សក ហង ខង អន់ដីស អា គីត ខា ក្លា ឡឹង ចាប អៀង ណោះ ណាវ។

៨ «អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា ពៀ ខិន រ៉ះ សារ អាញ អា ហះ ម៉ាត់ ប៉ាណូស ណោះ ប៉ាណូស អាញ ចឹង រ៉ះ សារ អែរី ហះ ម៉ាត់ មូត បិយ ប្រ្រីៈ បិកកាតយ័ ដេល។

៩ ហះកា ពៀ អូ ខិន រ៉ះ សារ អាញ ហះ ម៉ាត់ ប៉ាណូស ប៉ាណូ ស អាញ កា អូ ចៃ រ៉ះ សារ អែរី ហះ ម៉ាត់ មូត បិយ ប្រ្រីៈ បិកកា តយ័ ដេល។

១០ ពៀ កាប អូ ដាក់ កា ប៉ាណូស អាញ ប្រ្រីៈ អូ អ្សក់ យ៉ូ អែរី អុះ ហះកា ពៀ កាប ជាម៉ាត កា ប៉ាងាត់ ប៉ាលឹង ប្រ្រីៈ ដាក់ កា ខាក់ ប្រ្រីៈ ចឹង អ្សក់ យ៉ូ អូ អ្នាត ដោះ កា អែរី អុះ។

១១ ផះ ពូ រ៉ុប អ្សក់ ឡាំ អន់ដីស ប៉ាត់ រោង ចារ ពូ លូម អន់ ហះ អ៊ីរ មូត ក្រាត់ រ៉ាំងហៃ អន់ដីស ដៃ អ្សក កា អូ អូ ចឹង កាប នីចម តើល នីចម ណោះ អុះ

១២ ខង ប៉ាងាត់ ប៉ាលឹង ប្រ្រីៈ ដាក់ កាខាក់ ចឹង អន់តត់ រ៉ះ កា អន់ដីស ត្រត់ កាប នីចម ផះ ណោះ ហង»។

១៣ កាណុង កាំឡាំង អៀង ណោះ ទី កាម៉ាក ម៉ោញ ដូរ រ៉ះ កា យីស៊ូ ជា «ណាយូ ប័រ អីស រ៉ះ កា មី អាញ ប្រើ អែរី ដែក ប៉ាដក់ ប៉ាជៀ ណោះ អន់ កា អាញ ណើ»។

១៤ យីស៊ូ តើល កាម៉ាក ណោះ ជា «ពៀ ប្រើ អាញ ប្រើ កា ណង ដែក រ៉ាស អំប៉ាស កា អន់ដីស»។

១៥ កេះណោះ អែរី រ៉ះ កា កាំឡាំង សួន អៀង ណោះ ជា «ហត់ ឡាវាំង ដៃ ខ្វាម បិច កា រ៉ាស អំប៉ាស។ យ្រីៈ ប៉ាណូស ទី រ៉ាស

អំប៉ាស អៀង កាតាម កា វ៉ាស អំប៉ាស ណោះ អូ អូ តង់ អន់ អើ អើ រីស ណោះ អុះ»។

១៦ យីស៊ូ កាប ប៉ាន់ដឹប រ៉ះ កា ពូ ផា «ទី កាម៉ាក់ ប្រ្រៈ ប៉ាតូរង់ ម៉ោញ ដូរ ពីង មីរ ស្រី អើ ទី ពៀ លូ សាណា សាណិត ទី ប្រ្រៈ ប៉ាការ អៀង កាខាក់ តាលៀយ តាឡូមី។

១៧ អើ កាគីន កាណុង ពុត អើ ផា "អាញ ចឹង ប្រ្រៈ នី ចម៍? ខង អាញ អូ ទី ចារ ចឹង ចែត ពៀ តែ សាណា សាណិត អាញ អា"។

១៨ អើ យីត ណារ៉ូ ផា "អូ អាញ ត្រត់ ប្រ្រៈ នី អៀ យី អាញ ចឹង យ៉ះ អ្នាត ហី ពៀ សាន់ដាប់ អា កេះណោះ អាញ ចឹង ប្រ្រៈ ហី ពៀ អន់ គីស ឡឹង អា ណារ៉ូ កេះណោះ អាញ ចឹង អ្សក់ ពៀ តែ លូ សាណា សាណិត ទីប វ៉ាស អំប៉ាស អាញ ទិណោះ ចែត ពីង ហី ពៀ ណារ ណោះ ឡុត។

១៩ កេះណោះ អាញ ចឹង រ៉ះ កា ឡាកោ អាញ ផា 'អី អាញ អា ទី វ៉ាស អំប៉ាស អៀង កាខាក់ តាលៀយ តាឡូមី កេះ ភៀ គម ទុញ សាណា សាំរ៉ាប់ សិម ឡាកោ អាញ ហង ទីល នីណោះ អាញ ចឹង វ៉ាឡូរ ហង យីត ដឹង កា អែត សា អន់ រីត អន់ សើម ឡុត' "។

២០ ហះកា ប្រ្រៈ បិកកាតយី កាប រ៉ះ កា ប៉ាណូស ប្រ្រៈ ប៉ាតូ រង់ ណោះ ផា "អី ប៉ាណូស អូ ហ្លង់ អូ ហ្លី ម៉ាង អា ហង អីស ចឹង តៅ ទីល នីណោះ វ៉ាស អំប៉ាស អីស វ៉ាន់ដាប់ សាំរ៉ាប់ កា ឡាកោ អីស ណោះ ចឹង ទី កា ពៀ ណារ៉ូ?"

២១ ពៀ ប៉ាតុំ វ៉ាស អំប៉ាស សាំរ៉ាប់ កា ឡាកោ ទៅ ហះកា

កាឡើស កា បង្រៀះ ប៉ាណូស ណោះ ឡាក់ កា បក់ បង្រៀះ ប៉ាតុរង្គំ ណោះ ដេល»។

២២ កេះណោះ អើ រ៉ះ កា ម្នួត សីះ ជា «ខ អា ហង បះ អាញ រ៉ះ កា អន់ដីស ជា ដៃ រ៉ុនរ៉ាយ ឡើង សាណា សាណិត សាំរ៉ាប់ សិម ឡាកោ បាំងឡេ លូ ខោ អារ សាំរ៉ាប់ កាសិប ពៀត

២៣ ខង អន់ដីស អ្វៃ រ៉ុស អូ ត្រក់ សាំរ៉ាប់ ដឹង កា ណាំង សាណា សាណិត លូ ខោ អារ អុះ។

២៤ ហក់ អន់ដីស ចាជ្រែប ហៃ សែម អង់អៀក តោ អន់ខៃ អូ ទី សាមូល លើ តប់ អូ ទី កាច់ លើ ច្រត់ លូ អូ ទី ពុង អូ ទី រម អុះ ហះកា បង្រៀះ បិកកាតយ័ សិម អន់ខៃ។ ហះកា អន់ដីស អា គីត ខា ក្លា ឡើង សែម ណោះ ណារ។

២៥ យ័ះ អន់ដីស ខំ រ៉ុនរ៉ាយ នីចម៍ កាតាម កា អូ ទី ពៀ ចឹង អូ ប៉ាន់ធម អាញ ឡាកោ ទៅ អន់ អ៊ឹង អុះ យ័ះ តុ សិត កា អូ អូ សាំ។

២៦ តុត សារ ចិ កាខាក់ អា អន់ដីស អូ អូ ប្រគី ទីល នីណោះ ញ៉ា ត្រក់ បិច រ៉ុនរ៉ាយ ឡើង សារ អន់ទៀតៗ ណារ។

២៧ ហក់ អន់ដីស ចាជ្រែប ហៃ ប៉ាការ តោ អើ ហិន ដាក់ នី ចម៍ អើ អូ អូ ប្រគី ងារ ក្លាំង លើ តក់ តាញ អុះ។ ហះកា អាញ បរ រ៉ះ កា អន់ដីស ផះ រ៉ាំងរ៉ាំង សាឡូម៉ូន ប្រគី សាដាច់ ពៃ អើ សាណើម ឡាកោ ដាក់ នីចម៍ កាតាម កា អើ អូ ទី ខោ អារ ដាក់ ឡាយ៉ាមី សាមើ លូ ប៉ាការ ម៉ោញ តើម អា អុះ។

២៨ អី ប៉ាណូស សៀ ឡាឡាក់ ឡាឡាក់ អន់ដីស ហៃៗ ប៉ាការ អា ដាវ អា អើ ហិន ពីង ស្រី ប៉ាក់ ដាវ តាយ៉ាង ពូ ទក ចែក

ពីង អុញ ហះកា ប្រ្រឹះ បិកកាតយ័ ប្រឹគី អន់ អើ ឡាក ដាក់ ឡា យ៉ាមី ប៉ុប អា កេះ។ ចាបះ កា អើ ចឹង អន់ អន់ដីស ទី ខោ អារ កាសិប ពៀត ដេល។

២៩ ទីល ន្ទីណោះ អន់ដីស ដៃ យឹត ដឹង កា ណាំង សាណា អែត សា លូ ដៃ វ៉ុនវ៉ាយ ហង

៣០ ខង សុនសាត អន់ទៀត ឡាក់ អូ សៀ ប្រ្រឹះ ខំ ណាំង កា ណាគី ទីណោះ ហះកា ប្រ្រឹះ ឡាក់ ពី អន់ដីស អើ អុកេះ កា អន់ ដីស តងកាន កាណាគី ទីណោះ។

៣១ ហត់ មប ឡាកោ អន់ ប្រ្រឹះ រាំងហៃ រាំងខ្យា ឡុត ណោះ អើ ចឹង អន់ ផេម កាណាគី ញ៉ា ឡាក់ អន់ដីស តងកាន ណោះ។

៣២ «អី មូត សួន បើត អន់ដីស ដៃ អ្សត ហង ខង ប្រ្រឹះ ឡាក់ ពី អន់ដីស អើ ប៉ាញ្ញី ពុត ចឹង អន់ អន់ដីស រាំងហៃ រាំង ខ្យា អន់ខូ លូ អើ ហង។

៣៣ ហត់ ប្រូ វ៉ាស អំប៉ាស ម៉ះ អន់ដីស អ្សក់ លៀន ដែក អន់ កា មូត ថុក ញ៉ាក ពី។ ហត់ ប៉ាតុំ លៀន ឡាក់ អុ អុ ទី លូ ណាំង វ៉ា ស អំប៉ាស អុ អុ ហ្សឹង សារ៉ាប់ កា ឡាកោ អន់ដីស ពីង ប្លែង ឡាក់ ចារ អុ ទី ពូ ម៉ុត អន់តុង លូ អុ ទី កាញ្ញី ចិរ រេះ តេះ ប្លាល់ ដេល

៣៤ ខង ផា វ៉ាស អំប៉ាស ម៉ះ អន់ដីស អ្នែហះ ចារ ចំ ពុត ពៀក អន់ដីស កា អ្នែហះ ចារ ណោះ ដេល។

៣៥ «ហត់ ទ្រៀម ឡាកោ លូ អន់ តាគៀង អន់ដីស កីត លើយ។

៣៦ ហត់ អន់ដីស ប្រឹគី ឡាក់ កា ប៉ាណូស ផះ អ្នែ ក្សាក់ ពី តាំង ឡា សីត ឡឹង អែត ប៉ាញ្ញីសង់ ពូ ប៉ាត់ អើ សីត ទីល ប៉ាត់ ហី កេះ អើ អើ បើក អំប៉ា អន់ដីស កា អ្សវ បើក អំប៉ា កា អើ

ឡូត។

៣៧ ម្ចាស់ ទុច ណោះ ចឹង ទី សារ សាណុក សារ៉ាក តាទីច ហង ខង ប៉ាក់ ពី តាំងឡា សីត ទីល ប៉ាក់ ហី អើ ប៉ប័ ម្ចាស់ ទុច ផះ អ្វី ក្បាត់ អើ នីណោះ។ អាញ រះ កា អន់ដីស តាទីច ផា ពី តាំងឡា ណោះ ចឹង ទ្រៀម ឡាកោ រាំងហៃ អន់ខៃ ឡុត ទីប តាំ បាង សាណា សាណិត អន់ កា អន់ខៃ សា ដេល។

៣៨ ផា ពី តាំងឡា ណោះ សីត ទីល ទងតិក៍ ម៉ាំង លើ ក្បាម៍ ប៉ាតារ អ្វី កា ប៉ប័ ម្ចាស់ ទុច អ្វី ក្បាត់ អើ នីណោះ ហង ម្ចាស់ ទុច ណោះ ចឹង ទី សារ សាណុក សារ៉ាក តាទីច ហង។

៣៩ ហះកា អន់ដីស ត្រក់ អ្ន អន់តក់ ផា តាំងឡា ហី អ្ន អន់តក់ កា ចឹង ទី ពូ ម៉ុត អន់តុង វ៉ាស កាណុង ហី អើ មង ប៉ុប ចំ អើ ចឹង ទ្រៀម ឡាកោ កាខាក់ ឡុត អើ អ្ន អន់ ពូ ម៉ុត អន់តុង អុះ។

៤០ ហក់ អន់ដីស ទ្រៀម ឡាកោ លើយ និះទៅ ដេល ខង អន់ ដីស អ្ន អ្ន អន់តក់ អុះ ផា ប៉ាណូស អាញ ចឹង ជីវ ពីះ មង ប៉ុប ចំ ណោះ»។

៤១ ពេត្រុះ អំបញ្ច លូ យីស៊ូ ផា «អី ពី តាំងឡា សារ អីស កាប រៀប អា សារ៉ាប់ ដឹង កា ញីន ហង ប លើ សារ៉ាប់ ទីប កា ប៉ាណូ ស ទីឌូ ដេល?»

៤២ យីស៊ូ តើល ផា «ផា ទុច ចំ ឡាក់ ដាក់ ត្រង់ ហ្សាំង សា ឡាច់ ពី តាំងឡា ចឹង ប្រើ អើ ហង រាំងហៃ ម្ចាស់ ទុច អន់ទៀតៗ ណារ កាណុង ងារ ជែក សាណា សាណិត រប់ ពូ តងកាន។

៤៣ ប៉ាក់ ពី តាំងឡា សីត ទីល ប៉ាក់ ហី ផា អើ ប៉ប័ ទុច ដាក់ ត្រង់ ណោះ ផះ អ្វី ប្រឹក៍ ងារ ឡាក់ កា អើ ទី ប្រើ ទុច ណោះ ចឹង ទី កាន សាណុក សារ៉ាក តាទីច ហង។

៤៤ អាញ្ច ប័រ រ៉េ កា អន់ដីស តាទីច ជា ពី តាំងឡា ចឹង អន់ អើ រាំងហៃ ទីប វ៉ាស អំប៉ាស ទិណោះ កាណុង ហី អើ ដេល។

៤៥ ហះកា ជា ទុច ណោះ យីត កាណុង ពុត ជា "ញ៉ា ត្រត់ ពី តាំងឡា អាញ្ច ក្រូ ទីល"។ អើ កា ពីត មូត ទុច អន់ទៀតៗ ណាវ ទីប កាម៉ាក់ ទីប អង់កាន់ កេះណោះ ចាក អែត សា អន់ ប៉ាញ្ចីល ដេល។

៤៦ ប៉ាក់ ពី តាំងឡា ចឹង សីត ទីល ប៉ាក់ ហី ត្រត់ ពីង ដាវ ទុច ណោះ អូ ក្យាក់ លូ ត្រត់ ផះ អើ អូ អូ អន់តត់។ ណោះ ពី តាំង ឡា ចឹង ចែក ថូត ទុច ណោះ តុត យ៉ីប ឡូត អន់ខូ លូ ប៉ាណូស អូ សៀ។

៤៧ ទុច ចំ ឡាក់ អូ អន់ហ្គាល់ ពុត ពៀក ពី តាំងឡា កេះ ហះ កា អើ អូ ទ្រៀម ឡាកោ លូ អូ ចៃ ប្រីត ពួយ ពុត ពី តាំងឡា ទុច ណោះ ចឹង ត្រត់ រាំងកេះ តុត អៀង ឡូត។

៤៨ ហះកា ញី ឡាក់ អូ អន់ហ្គាល់ កេះណោះ អើ ប្រីត យច យី ចឹង ត្រត់ ពូ ពីត ដេល ហះកា អើ ណោះ ចឹង ត្រត់ រាំងកេះ បើត ឡូត។ ជា ពូ អន់ កាណាតី កា បក់ អើ ចំ អៀង ពូ ចឹង ប័រ ឡឹង អើ អៀង ឡូត។ ប៉ាណូស ចំ ឡាក់ ពូ ប៉ាហ្សី ពីង អើ អៀង ពូ ចឹង ប័រ ឡឹង អើ ហឹង អៀង ដេល។

៤៩ «អាញ្ច ពីរ ប៉ាក់ អា ភៀ អ្យក់ ឡាំ អុញ អន់ ពីង អង់កក់ តេះ អា អាញ្ច បិច ខាក់ ជា អុញ ណោះ កីត កេះ។

៥០ កាប៉ាច អាញ្ច អា ចឹង ត្រត់ ទី សាវ ចុនចៃ កា ខាក់ † ឡូត អាញ្ច ថុក ពុត ពៀក ខាក់ អាញ្ច បិច កា សាវ ណោះ កេះ

† ១២:៥០ ១២:៥០ ចុនចៃ កាខាក់ ពៀក គុល «បាំងប៉ា»។

ស្រីសៗ។

៥១ ញ៉ា អន់ដីស សាមីគី ជា អាញ ពីរ ភ្ញៀ ប្រើគី អន់ ប៉ាណូស ពីង អង់កក់ តេះ អា អៀ ដាក់ រម លូ គូប សោប ប? អូ ត្រក់ អុះ យី អាញ ពីរ ប្រើគី អន់ ពូ តាប៉ុញ លូ គូប សោប ឡា

៥២ ខង គីត អៀ ប៉ាក់ ម៉ាត់ ទៀ កាណុង ម៉ោញ ហី ឡាក់ ទី ប៉ាណូស តាម ដូរ អន់ខែ ចឹង ក្លះ គូប សោប យី មូត ប៉ែង ដូរ ចឹង តាប៉ុញ លូ មូត ពៀរ ដូរ លើ មូត ពៀរ ដូរ ចឹង តាប៉ុញ លូ មូត ប៉ែង ដូរ។

៥៣ អន់ខែ ត្រក់ ក្លះ គូប សោប ពី ចឹង តាប៉ុញ លូ គន កាម៉ាក គន កាម៉ាក ចឹង តាប៉ុញ លូ ពី មើត ចឹង តាប៉ុញ លូ គន អង់កាន់ គន អង់កាន់ ចឹង តាប៉ុញ លូ មើត ម៉ាយ ចឹង តាប៉ុញ លូ មើត អន់ហ្នី មើត អន់ហ្នី ចឹង តាប៉ុញ លូ ម៉ាយ»។

៥៤ កេះណោះ យីស៊ូ កា កាប លូ មូត ប៉ាសុន ជា «ផះ អន់ដីស ប៉ប័ តើម បី គែង ដាវ ម៉ុត អន់ដីស កាប ជា ប្លែង ក្យាមី ចឹង បី ហង ណោះ ប្លែង កា បី តាទីច។

៥៥ ផះ អន់ដីស ប៉ប័ ទី ខ្យាល ពីរ ឡឹង គែង ស្រី តិស ណោះ អន់ដីស កាប ជា ចឹង ទីល ថុន តុ ហង ណោះ ប្លែង កា តុ តា ទីច។

៥៦ អី ប៉ាណូស តាក់ អំប្រើគី ដាក់ អន់ដីស អូ អន់ហ្នាល់ សារ កើត ពីរ ពីង តេះ ប្លែង ហះកា ញ៉ា ត្រក់ អន់ដីស អូ អូ អន់ហ្នាល់ សារ ប្រើ ប្រើគី ពីង រ៉ាងហាវ អា ?

៥៧ ញ៉ា ត្រក់ អន់ដីស អូ ចា ជ្រែប យីត កា ឡាកោ ទៅ ឡឹង សារ ដាក់ ឡាក់ អន់ដីស ចឹង ត្រក់ ប្រើគី ?

៥៨ ផះ អន់ដីស ចាក រទ្រង ឡាក់ ប៉ាក់ ក្រាក់ តាត់ស៊ុន សារ អន់

ខ្ញុំ លូ បក់ ភង អន់ដីស អន់ដីស ត្រង់ ខំ រ៉ះកះ ប៉ារម អន់ ត្រង់ លូ អើ រទ្រង ណោះ ហង ពិ ជែ អន់ អើ ឡាំ ជីន អន់ដីស ប៉ាក់ ក្រាក់ តាត់ស៊ុន សារ ណោះ អន់ទៀ ក្រាក់ ណោះ ចឹង ជីន ប៉ាក់ ម៉ែត ខុក ម៉ែត ខុក ចឹង ចែក អន់ដីស កាណុង ខុក ហង។

៥៩ អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា អន់ដីស ចឹង ឡាច់ ឡឹង ចារ ណោះ អូ ទី អុះ ជា អន់ដីស សឹង កា ពូ អូ គ្រីប ចំលួន យ្លះ អ្នែ ទូម ដឹង ម៉ោញ ច្រឹម កាតាម»។

១៣

សារ យីស៊ូ ប្រើ ពូ ប៊ុនពែង ពុត ពៀក

១ ផះ ណោះ ទី បក់ អន់ដា ពីរ រ៉ះ កា យីស៊ូ ឡឹង សារ មូត ខេត កាលីឡេ ផះ អន់ខែ ឡាំ វ៉ាម៉ះ ប្រ្លះ រត់ ពីឡាត * ប្រើ តាហាន ប៉ាន់តោ អន់ខែ ផាម កា ហូរ ឡាយ អន់ខូ លូ ផាម កាណាតី ពូ វ៉ាម៉ះ ប្រ្លះ ណោះ។

២ យីស៊ូ តើល អន់ខែ ជា «ញ៉ា អន់ដីស សាម៉គី កា មូត ខេត កាលីឡេ ណោះ អន់ខែ ឡាក់ ប៉ាណូស ទី សារ យច អៀង ឡឹង ពូ អន់ទៀតៗ ប បះ ពូ ប៉ាន់តោ អន់ខែ នីណោះ? »

៣ អូ ត្រង់ អុះ! ហះកា អាញ ប័រ រ៉ះ កា អន់ដីស តាទីច ជា ជា អន់ដីស អូ ប៊ុនពែង ពុត ពៀក អន់ ដាក់ អន់ដីស កា ចឹង តោ ឡាក់ កា អន់ខែ ណោះ និះទៅ ដេល។

៤ ម៉ោញ ណារូ ទី ប៉ាណូស ១៨ ដូវ ឡាក់ តោ កា ហី ចាំងហី គ គ្លឹម កាតត់ ប៉ាក់ ចារ ស៊ីឡោម នីចម អន់ដីស យីត ផា អន់ខែ

* ១៣:១ ១៣:១ រត់ ពីឡាត ឡាក់ ម៉ែត វ៉ាងហៃ ខេត យូដា។

ឡាក់ ប៉ាណូស ប្រឹក្សី យថ លឺន ឡឹង ប៉ាណូស អន់ទៀតៗ ឡាក់ អ្នែ កាណុង មៀង យេរូសាឡឹម ណោះ ប ?

៥ អូ ត្រក់ អុះ ! ហះកា អាញ ប័រ រ៉ះ កា អន់ដីស តាទីថ ជា ជា អន់ដីស អូ ប៊ុនពែង ពុត ពៀក អន់ ដាក់ អន់ដីស កា ចឹង តៅ ឡាក់ កា អន់ខែ និះទៅ ដេល»។

៦ កេះណោះ យីស៊ូ កាប ពៀប លូ សារ ម៉ោញ ណាវ ជា «ទី កា ម៉ាក់ ម៉ោញ ដួរ ពីង មីរ អើ ទី តើម ប្រា ម៉ោញ តើម អើ ណាំង អ្នែ ប្លៃ ប្រា ណោះ ហះកា អូ ប័ប ទី ប្លៃ អុះ។

៧ អើ រ៉ះ លូ បក់ រ៉ាំងហៃ មីរ ជា "ហៃ ប៉ែង សាណាំ កេះ អាញ ណាំង អ្នែ ប្លៃ ឡឹង តើម ប្រា អា ហះកា អូ ទី ប្លៃ អុះ។ ហាក់ អីស កាល់ អ្នាត ពិ គម ប្រឹក្សី ញ៉ា ក្រាន់ កា លុប តេះ"។

៨ ហះកា បក់ រ៉ាំងហៃ មីរ ណោះ តើល ជា "ពី តាំងឡា ប័រ អីស ក្នុម ម៉ោញ សាណាំ អា ណាវ ហិ ក្នុម អាញ ចឹង ពួន គុល ចែត ជី ហិ ហៃ។

៩ អូ ផែត សាណាំ អន់តីត ទៀ អើ ចឹង ទី ប្លៃ ហះកា ជា អើ អ្នែ កា អូ ប្លៃ ណាវ ណោះ កោះ អ្នាត ហង ពិ"»។

សារ យីស៊ូ តាត់ អន់ដាក់ អង់កាន់ ពីង ដាវ វ៉ាឡូវ

៩០ ត្រក់ ពីង ដាវ ពូ វ៉ាឡូវ យីស៊ូ ផេះ អ្នែ បាំងហៀន ពូ ពីង រោង។

៩១ ហះ ចារ ណោះ ទី អង់កាន់ ម៉ោញ ដួរ ឡាក់ ប្រឹក្សី ប្រឹក្សី អន់ អើ កោត អង់កក់ អូ អូ អន់តាវ ត្រង់ អុះ ទុញ ១៨ សាណាំ កេះ។

៩២ ប៉ាក់ យីស៊ូ ប័ប អង់កាន់ ណោះ អើ កា អើ ពីះ ប៉ាក់ អើ កេះណោះ រ៉ះ ជា «អង់កក់ អីស ដាក់ កេះ»

១៣ ទីប សាប៉ាត់ អើរី។ អង់កាន់ ណោះ កា អូ អន់តារ ត្រង់ ឡូត ទីប កាប ប៉ានេ ប្រ្លឹះ បិកកាតយ័។

១៤ ញួន កា យីស៊ូ តាត់ អន់ដាត់ អើរី ពីង ដាវ ពូ វ៉ាឡូវ នីណោះ បះ ក្រាត់ រ៉ាំងហៃ រោង យច ពុត អើរី ខាក់។ អើរី រះ កា មូត ប៉ាសុន ផា «ពិន ទី ចាបាបំ ប្រឹក្សី ងារ ដឹង ត្រោ ដាវ ទីល នីណោះ អ្សក្តី អន់ដីស ឡា រ៉ាំងរ៉ាំង ដាវ ណោះ ហង ពិ ភៀ អន់ ពូ តាត់ អន់ដា ត់ អីត ពូ អន់ដីស ដៃ ឡា ពីង ដាវ វ៉ាឡូវ»។

១៥ ហះកា យីស៊ូ តើល អើរី ផា «អី ប៉ាណូស តាត់ អំប្រឹក្សី ដា ត់ ញ៉ា អន់ដីស អូ រីស រីក់ អូ រីស លៀ ឡឹង ចារ អន់ដីស កត់ ទុង ឡា អន់ អើរី អែត ទៀក ប ពីង ដាវ វ៉ាឡូវ ?

១៦ ហះ កា អង់កាន់ អា អើរី កា ផូង វ៉ា ចំ រីត អា ប្រ៉ា ហាំ ដេល ប្រ្លឹះ ប៊ីត កត់ អើរី ទុញ ១៨ សាណាំ កេះ ញ៉ា ត្រត់ អូ រីស អើរី អន់ វ៉ាវ៉ាច ឡឹង កាសើ ប្រ្លឹះ ប៊ីត កត់ អើរី ពីង ដាវ វ៉ាឡូវ អា ប ?»

១៧ ប៉ាត់ យីស៊ូ កាប ឡឹង សារ ណោះ កេះ ៗ មូត បក់ យច ពុត លូ អើរី អន់ខៃ កា តាយូស ខាក់ ហះកា កាំឡាំង សួន អៀង អន់ខៃ ហោក រីត ខាក់ កា សារ អំវាញ អីញ ឡាក់ យីស៊ូ ទី ប្រឹក្សី ណោះ។

សារ យីស៊ូ កាប ប៉ាន់ដីប

១៨ យីស៊ូ កាប ណារូ ផា «សារ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្លឹះ បិក កាតយ័ ពៀប ឡាក់ កា កាណាតិ ញ៉ា ? អាញ ចឹង ប៉ាន់ដីប លូ កាណាតិ ញ៉ា សារ រ៉ាំងហៃ រ៉ាំងខ្យា ណោះ ?

១៩ យី ពៀប ឡាក់ កា តិល វ៉ាហ៊ីញ ម៉ោញ នែវ ឡាក់ ទី កាម៉ា ក៏ ម៉ោញ ដូវ អ្យក់ តិល ណោះ តប់ ពីង ម៉ីវ អើវ។ ប៉ាក់ តិល ណោះ ហ៊ិន កេះ កើត តើម អ៊ឹង សៃម កា ពីះ ប្រគី សំប៉ូវ អ៊ែវ តាំងកង អើវ»។

២០ យីស៊ូ កាប ណាវ ផា «សាវ រ៉ាំងហៃ រ៉ាំងខ្យា ម៉ះ ប្រ្រឹះ ប៊ិក កាតយី អាញ ត្រត់ ប៉ាន់ដឹប ឡាក់ កា កាណាគី ញ៉ា ?

២១ យី ពៀប ឡាក់ កា ពុះ ពូ ប្រគី ណុំ ប៉ាំង។ ទី អង់កាន់ ម៉ោញ ដូវ អ្យក់ ពុះ បើត ឡាក់ ឡាយ លូ តាប៉ុង ប៉ែង កាអ៊ី ប្រគី អន់ កា តាប៉ុង ទិណោះ ឡាក់»។

២២ ផះ យីស៊ូ ចាក ឡាក់ ប៉ាក់ មៀង យេរូសាឡឹម អើ ចាក តាត់ មៀង តាត់ ស្រុក តេះ អន់ទៀតៗ ទីប ប៉ាំងហៀន ពូ ដេល។

២៣ ទី ម៉ោញ ដូវ អំបញ្ច អើ ផា «អី ពី តាំងឡា ញ៉ា ប៉ាណូស ឡាក់ ប្រ្រឹះ ប៊ិកកាតយី តដី ណោះ ទី ដឹង បើត ដូវ ប ?» យីស៊ូ កា រ៉ះ កា ពូ ផា

២៤ «ហត់ ខំ ម៉ុត អន់ ទី ប្រ្រឹះ រ៉ាំងហៃ រ៉ាំងខ្យា យី ម៉ុត ទ្រង អំ ប៉ារ អង់អ្យក់។ អាញ ប៉រ រ៉ះ កា អន់ដឹស តាទីច ផា ទី ប៉ាណូស អៀង ដូវ ខំ បិច ម៉ុត ដេល ហះកា អន់ខែ ម៉ុត អូ អូ អុះ

២៥ ខង ប៉ាក់ តាំងឡា ហី កាត្រើត អំបារ កេះ យ្រឹះ អន់ដឹស អ៊ែវ អន់តាវ តែង ឡឹង លូ កាខត់ អំបារ ទីប កាប ផា "អី ពី តាំង ឡា បើក អំបារ កា ញីន ណើ" ណោះ តាំងឡា ហី ចឹង តើល អន់ដឹស ផា "អាញ អូ អន់ហ្គាល់ អន់ដឹស អុះ អូ កា អន់ដឹស ពីះ ឡឹង ចំ ឡាក់ ឡឹង ចំ"។

២៦ ណោះ អន់ដឹស ចឹង តើល អើ ផា "ញីន យើយ អ៊ែវ សា សាណា អន់ខូ លូ អីស អីស កា យើយ ប៉ាំងហៀន ញីន រស្រុក

តែ: ដេល"។

២៧ ហះកា អើ ចឹង តើល ជា "អាញ រះ កា អន់ដីស អាញ អូ អន់ហ្គាល់ អន់ដីស អុះ អន់ដីស ណោះ អូ កា ពី: ឡឹង ចំ។ អី ម្នាក់ បក់ ប្រឹក្សា សារ អូ ដាក់ ហត់ ឡាច់ អន់ ចាំងហាយុត ឡឹង អាញ ពី"។

២៨ អ្វី ហះ ចារ ណោះ អន់ដីស ចឹង ញ៉ាំ តាំងអី: លូ រាំងតែ ត សាណាញ ផះ ណោះ អន់ដីស ចឹង បំបំ វត្ត អាប្រាហាំ វត្ត អ៊ីសាក់ វត្ត យ៉ាកុប លូ ម្នាក់ វាគីយ ប្រ្រឹះ ទិណោះ អ្វី ពីង ប្លែង ហះកា កាប៉ាច់ អន់ដីស ប្រ្រឹះ ចឹង អ្នក អន់ អ្វី តែង ឡឹង។

២៩ កេះណោះ ចឹង ទី ប៉ាណូស អៀង ពី: ឡឹង ដាវ ឡាច់ ឡឹង ដាវ ម៉ុត ឡឹង តែង សាម៉ា លូ តែង សាំងអៀង † ចឹង ហារ អ្វី ប៉ាក់ ចារ ប្រ្រឹះ រាំងហៃ រាំងខ្យា ទីប សង់ សា ហះ ណោះ ដេល។

៣០ ហៃ ចឹង ទី ប៉ាណូស បក់ អ្វី ប៉ាក់ ម៉ាត់ អន់ដា ចឹង កើត អ្វី តែង ប៉ាអច់ បក់ អ្វី តែង ប៉ាអច់ អន់ដា ចឹង កើត អ្វី ប៉ាក់ ម៉ាត់ ឡុត»។

៣១ ផះ ណោះ ជាឌី ទី ម្នាក់ ជាវ៉ាស៊ី បក់ អន់ដា ម៉ុត រះ កា យីស៊ូ ជា «អីស ឡាច់ ឡឹង អា ឡា អ្វី ប៉ាក់ ចារ អន់ទៀត ឡុត ពី ខង សាដាច់ ហេរត ណាំង បិច ប៉ាន់តោ អីស»។

៣២ ហះកា យីស៊ូ តើល ជា «ហត់ អន់ដីស ឡា រះ កា សាដាច់ ប៉ាញ៉ា ប្លាច់ ណោះ ជា ដាវ អា លូ ដាវ តាយ៉ាង អាញ ទ្រុះ ឡាច់ ប្រ្រឹះ ប៊ីត ឡឹង កាំឡាំង លូ ចឹង តាត់ អន់ដាត់ ពូ អីត ពូ ប៉ាក់ ដាវ យ៉ាង តោ ទៀ អាញ ចឹង តាត់ អង់កេះ ដាវ។

† ១៣:២៩ ១៣:២៩ សារ អា កាប ឡឹង សុនសាត អន់ទៀត ឡាក់ ចឹង ម៉ុត សៀ អន់ខូ លូ សុនសាត អ៊ីស្រាអែល បក់ សៀ ប្រ្រឹះ។

៣៣ ហះកា ដាវ អា ដាវ តាយ៉ាង លូ ដាវ យ៉ាង តោ ទៀ អាញ ត្រគ់ ចាក ឡាំ ប៉ាគំ ម៉ាតំ ណារ៉ូ ខង វ៉ាគីយ ប្រ្រឹះ អូ ត្រគ់ តោ តែង ឡើង មៀង យេរូសាឡឹម អុះ។

៣៤ អី មូត មៀង យេរូសាឡឹម! អន់ដីស ទី ប៉ាន់តោ មូត វ៉ា គីយ ប្រ្រឹះ លូ អ្យក់ អំហ្គោ ហ៊ីរ មូត បក់ ប្រ្រឹះ ទី ប្រើ ពីះ ប៉ាគំ អន់ ដីស អាញ បិច ប៉ាតុំ អន់ដីស អូ កា ញ៉ាង ទង កេះ ឡាក់ កា ម៉ៃ គ អ្យរ ក្រុំ គន អើ កាណុង កាហ្គាប ហះកា អន់ដីស អូ ចៃ អុះ។

៣៥ ហៃ រោង វ៉ាមះ អន់ដីស អា ចឹង ត្រគ់ អ្នាត អន់ ឡាំង វ៉ាគំ វ៉ាអើត។ អាញ ប័រ រះ កា អន់ដីស អន់ អូ អន់ដីស ចឹង អូ បបំ អាញ ហង លើយ ទីល ដាវ អន់ដីស ចឹង កាប ជា "អន់ ប្រ្រឹះ បិ កកាតយំ ជិន អន់ សារ ដាគំ កា អីស ឡាក់ ពីះ ប៉ាតាង អើ"»។

១៤

សារ យីស៊ូ តាគំ អន់ដាគំ ប៉ាណូស ពីង ដាវ វ៉ាឡូរ

១ ប៉ាគំ ដាវ ពូ វ៉ាឡូរ ផះ យីស៊ូ ឡាំ សា សាណា ប៉ាគំ ហី ម៉ែត ណាំផា មូត ផាវ៉ាស៊ី កាំឡាំង អន់ខៃ ណោះ អ្នែ ចាំ ហៃ អើ កាខា ក់។

២ ផះ ណោះ ទី កាម៉ាក ម៉ោញ ដូរ អើ អីត ប៉ាបុក ប៉ាញ ទីប ឡា កោ អ្នែ អន់តាវ ហះ ដីរ យីស៊ូ។

៣ យីស៊ូ អំបញ្ច មូត ណោយូ ប៉ាងហៀន ចាបាប លូ មូត ផាវ៉ាស៊ី ផា «នីចម ចាបាប អន់ ញ៉ា អូ ពិន តាគំ អន់ដាគំ ពូ អីត ពូ កាណុង ដាវ ពូ វ៉ាឡូរ អា ?»

៤ ហះកា អន់ខែ អែ វ៉ាងាប់ ទីខ្លូ អូ តើល អុះ។ យីស៊ូ អើ បក់ អីត ណោះ ពីះ លូ តាត់ អន់ដាត់ អើ កេះណោះ ប្រើ អើ សីត ប៉ា ត់ ហី។

៥ កេះណោះ យីស៊ូ កាប ជា «កាណុង កាំឡាំង អន់ដីស អា ជា ទី ប៉ាណូស ម៉ោញ ដូរ ទី គន លើ កា ទី រ៉ក់ ឡី កាណុង អន់ ដូង យីះ កាណុង ដាវ ពូ វ៉ាឡូរ ញ៉ា អើ អូ ប៉ាន់តាន ឡាំ អ្សក់ ឡាច់ ឡូត ប ?»

៦ ហះកា ពូ អូ អូ តើល អើ អុះ ឡឹង សារ អើ អំបញ្ច ណោះ។

សារ យីស៊ូ ប៉ាំងហៀន មូត អំហ្គិយ ឡឹង សារ ឡាំ អែត សា

៧ ផះ យីស៊ូ បំបំ មូត អំហ្គិយ ណាំង អែ ដឹង ពីង ចារ ក្រាត់ បក់ កានីត លីន ឡឹង ពូ ណោះ អើ កា កាប ប៉ាន់ដីប កា អន់ខែ ជា

៨ «ជា ទី ពូ ជៀក អន់ដីស ឡាំ អែត សា ប៉ាត់ ចារ ពូ ប៉ាញ់ សង់ អន់ដីស ដៃ ណាំង អែ ពីង ចារ ក្រាត់ បក់ កានីត លីន ឡឹង ពូ អ្សត ផែត ពូ ជៀក អំហ្គិយ អន់ទៀត ណារ ឡាក់ តិស ឡឹង អន់ដីស។

៩ ណោះ តាំងឡា ប៉ាញ់សង់ អើ ចឹង ជា កា អន់ដីស "បរ អីស អន់ អើ អា អង់អែ ពីង ចារ អា" ណោះ អន់ដីស ចឹង ឡាំ ណាំង ចារ អែ ប៉ាត់ ប៉ាអច់ ពូ ទីប តាយួស កា ពូ។

១០ ទីល នីណោះ ជា ទី ពូ ជៀក អន់ដីស ឡាំ អែត សា អន់ ដីស ត្រត់ ណាំង អែ ពីង ចារ ប៉ាត់ ប៉ាអច់ ពូ ហី ភៀ អន់ តាំងឡា បក់ ជៀក អន់ដីស អើ ចឹង ជា "អី គូប ហាត់ អង់អែ ពីង ចារ ដា ត់ ប៉ាត់ ម៉ាត់ ពូ អា"។ ណោះ អំហ្គិយ ឡាក់ អែ អន់ខ្លូ ពីង ចារ ណោះ ចឹង ជា អន់ដីស ប៉ាណូស កានីត កានោរ ហង។

១១ អាញ្ញ កាប នីអៀ យី បិច ជា ញី ប៉ានេ តាំប៉ោក ឡាកោ ទៅ ប៉ាណូស ណោះ ពូ ចឹង សាតោះ ហះកា ញី ប៉ាន់ចិ ពុត ណោះ ពូ ចឹង តាំប៉ោក ប៉ានេ អើ»។

១២ កេះណោះ យីស៊ូ រះ កា ប៉ាណូស បក់ ជៀក អើ ឡាំ សា ណោះ ជា «ជា អីស ទី កាន អែត សា ដាវ ប៉ង់ កាតាម កាងាច កា តាម អីស ជៃ ជៀក គូប ចាង់ លូ អុះ មី ផ្លង់ រ៉ាច់ លូ មួត ប្រ្រឹះ ប៉ាតុរង់ ឡាក់ អ្នែ រសានេង អីស ខង អន់ខៃ ណោះ ចឹង ជៀក តូ អីស និះទៅ ដេល។

១៣ ជា អីស ទី កាន អែត សា អីស ត្រត់ ជៀក មួត ថុក ញ៉ាក តាបាយ កាសត់ លូ មួត កាជក កាដេល ប្រ្រិល ម៉ាត់ ឡុត។

១៤ ណោះ អីស ចឹង ទី សារ សាណុក សារ៉ាក តាទីច ខង មួត ប៉ាណូស ទិណោះ អូ ទី ញ៉ា ចឹង អន់ តូ កា អីស អុះ។ ប៉ាក់ ដាវ ប៉ាណូស ដាក់ ត្រង់ រ៉ុស សីត ទៀ ណោះ ប្រ្រឹះ ចឹង អន់ តូ កា អីស តាទីច ហង»។

១៥ ទី កាម៉ាក ម៉ោញ ដូវ ឡាក់ អ្នែ សា លូ អើ កេះ អើ កាតាំង សារ ណោះ អើ កាប ជា «ទី សារ សាណុក សារ៉ាក តាទីច ហង បក់ ទី ម៉ុត សា សាណា កាណុង ចារ ប្រ្រឹះ បិកកាតយ័ រ៉ាងហៃ រ៉ាងខ្យា»។

១៦ ហះកា យីស៊ូ រះ សារ ប៉ាន់ដឹប កា អើ ជា «ទី កាម៉ាក ម៉ោញ ដូវ ទ្រៀម អែត សា តុត រត់ សើម អើ កា រះ កា អំហ្វិយ តុត អៀង ដេល។

១៧ ប៉ាក់ ទីល ដាវ អែត សា កេះ អើ ប្រើ ទុច អើ ឡាំ ជៀក មួត អំហ្វិយ ជា "ចុ ឡាំ អែត សា ឡុត សាណា សាណីត ទ្រៀម កេះ ទី កេះ"។

១៨ ហះកា មួត អំហ្វិយ ទិណោះ អន់ខៃ រះ បិច កា រ៉ាវ៉ាច់ ឡាកោ

និះទៅៗ បក់ ទី ម៉ោញ រ៉ះ កា ទុច អើ ណោះ ជា "ដែ រ៉ាប់ ដែ រ៉ូ កា អាញ អាញ អង់ក៏ តាច់ មីរ អាញ ត្រគ់ ឡាំ ហៃ មីរ ណោះ ហី"។

១៩ ម៉ោញ ដូរ ណារ៉ូ រ៉ះ ជា "ដែ រ៉ាប់ ដែ រ៉ូ កា អាញ អាញ អូ ឡាម៉គ់ ឡាំ អុះ ខង អាញ អង់ក៏ តាច់ រ៉ក់ ប៉ាតាមី យូ អាញ ត្រគ់ ឡាំ ចែគ សាគ់ ហៃ លួង"។

២០ ម៉ោញ ដូរ ណារ៉ូ រ៉ះ ជា "អាញ អង់ក៏ កេះ ប៉ាញសង់ ទីល នីណោះ អាញ អូ ទី ឡាំ អុះ"។

២១ ទុច ណោះ កា សីត រ៉ះ លូ ពី តាំងឡា អើ ពួយ សារ ពូ ទី រ៉ះ កា អើ ណោះ ហង។ ផះ ណោះ ពី តាំងឡា អើ អីក ខាក់ អើ រ៉ះ កា ទុច ណោះ ជា "ហគ់ ឡាំ ប៉ាគ់ ទ្រង តិស ទ្រង ថិ ពីង ម្យើង អា ជៀក ម្នត ថុក ញ៉ាក តាបាយ កាសត់ លូ ម្នត កាជក កាដែល ប្លើល ម៉ាត់ ឡាំ អែត សា ប៉ាគ់ អា ស្រីសៗ"។

២២ បាប៊ែត ឡឹង ណោះ ទុច រ៉ះ លូ ពី តាំងឡា អើ ជា "ពី តាំង ឡា អាញ ប្រគ់ ពួយ ប៉ានីរ អីស អន់តគ់ កេះ ហះកា ចារ អង់អៃ ណោះ អៃ សល់ ណារ៉ូ"។

២៣ ពី តាំងឡា អើ រ៉ះ កា ទុច ណារ៉ូ ជា "ហគ់ ឡាំ ប៉ាគ់ ទ្រង អន់ ទៀតៗ ប៉ាគ់ ចារ ញ៉ក ប៉ាំងខំ អន់ ពូ ម៉ុត អែត សា អន់ ប៉ាញ ហី អាញ អា។

២៤ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ជា ទី ប៉ាលូស ឡាក់ អាញ ទី ជៀក ផះ អន់ទ្រួល ណោះ ពៃ ម៉ោញ ដូរ កា អាញ អូ អន់ សា សាណា អាញ អុះ"»។

សារ យីស៊ូ ប៉ាំងហៀន ពូ ឡឹង សារ ប្រគ់ សិះ អើ

២៥ ប៉ាក យីស៊ូ ចាក ណារ៉ូទី ប៉ាណូស អៀង ដូរ ចាក អន់ខ្ល លូ អ៊ែ ណោះ អ៊ែ កាលែង តែង ពូ លូ កាប ផា

២៦ «ព្រឺ បិច ចាក ពូយ អាញ ហះកា ផា អ៊ែ អូ បិច កា អាញ កាខាក់ ក្វា ឡឹង បិច កា មើត ពី គន កាម៉ាញ អុះ មី លូ កា ឡាកោ ទៅ អ៊ែ ណោះ កា អូ ទី ចឹង ប្រគី សីះ អាញ អុះ។

២៧ ព្រឺ អូ សាឡាក់ ឡាកោ គយ អ៊ឹង គឹង ចាក ពូយ អាញ អ៊ែ ណោះ កា អូ ទី ចឹង ប្រគី សីះ អាញ ដេល។

២៨ កាណាង កាំឡាំង អន់ដីស អា ផា ទី ព្រឺ បិច ប្រគី ហី តីស ញ៉ា អ៊ែ អូ អង់អ៊ែ យីត អន់ទ្រួល ហិ ប ភ្លើ អន់ អូ អន់ត គំ ផា លៀន អ៊ែ ណោះ ចឹង សើយ ញ៉ា អូ សើយ ប្រគី ហី ណោះ អន់ កេះ ?

២៩ អូ ផែត ប៉ាក តគី អំហ្គោ សាំរ៉ាប់ ចែត អញ្ជុដុង កេះ។ កេះ ណោះ អ្នាត រ៉ុះ អូ ជៀ កេះ ផា ពូ ប៉ប ចាបះ កា ពូ ចឹង កាកីក ប៉ា ដើក ប៉ាញ្ជើរ ឡុត

៣០ លូ ពូ ចឹង កាប ផា "ហៃ ប៉ាណូស អា ប្រគី ហី ហះកា អ៊ែ អូ អូ ប្រគី កេះ"។

៣១ ផា សាដាច់ ម៉ោញ ឡាំ តាកុះ លូ សាដាច់ ម៉ោញ ណារ៉ូ នី ចម៍ ញ៉ា អ៊ែ អូ អង់អ៊ែ យីត អន់ទ្រួល ហិ ប ភ្លើ អន់ អូ អន់ត គំ ផា តាហាន អ៊ែ ដឹង ១០.០០០ ដូរ ចឹង តាកុះ លូ តាហាន ពូ ២០.០០០ ដូរ ណោះ ចឹង ដាម៍ ញ៉ា អូ ?

៣២ ផា អ៊ែ យីត ផា អូ ដាម៍ អុះ ណោះ អ៊ែ ចឹង ប្រើ ម្នាត ឡាំ ប៉ាតាង អ៊ែ ភ្លើ រ៉ះកេះ បារម អន់ ត្រគី លូ កូប សោប អង់រ៉ាមី សា ដាច់ ណោះ អ៊ែ ប៉ាក ចាំងហាយុត បើ តានី ទីល។

៣៣ ទីល នីណោះ កាណុង កាំឡាំង អន់ដីស ទិ អា ជា ញើ អូ សាឡាក់ អ្នក វ៉ាស អំប៉ាស ទិណោះ ឡាក់ អើ ទី អើ កា អូ ទី ចឹង ប្រឹក្តី សីះ អាញ ដេល។

៣៤ ប៉ោះ ឡាក់ កាណាក់ ទី ខា ហះកា ជា អើ អូ ប្រើ កេះ ចឹង ប្រឹក្តី នី ចម អន់ អើ កេះ ប្រើ ណាវ?

៣៥ ប៉ោះ ណោះ អូ ទី ខា ណាវ ហង យ្ាះ អ្យក់ ឡាយ លូ តេះ ឡាយ លូ ជី កា អូ ទី ខា អុះ ទី ដឹង កា គួក អ្នក ប៉ាក់ ឡឹង។ ញើ កាតាំង សារ អា អ្យក់ យឹត ចា ជ្រែប ពិ !»។

១៥

សារ យីស៊ូ រិះ សារ ប៉ាន់ដីប ឡឹង កាណាក់ ហ្យឹង

១ ផះ ណោះ ទី ម្នក អ្យក់ វ៉ាបៃ លូ ប៉ាណូស អូ ដាក់ អន់ខៃ ទិខូ ម៉ុត ក្យាម យីស៊ូ ភ្លើ សាំយ៉ាំង ប៉ានើរ អើ។

២ ហះកា ម្នក ជា វ៉ាស៊ី លូ ម្នក ណែយ បាំងហៀន ចាបាប់ អន់ ខៃ កាប វ៉ាបឹក វ៉ាចប់ ជា «ហៃ ប៉ាណូស អា អើ រ៉ាំពង លូ ប៉ាណូស អូ ដាក់ ទីប សា សាណា អន់ខូ លូ ពូ ដេល»។

៣ ហះកា យីស៊ូ តើល អន់ខៃ កាប ប៉ាន់ដីប ឡាក់ កា សារ អា ជា

៤ «ជា កាណុង កាំឡាំង អន់ ដីស អា ទី ប៉ាណូស ម៉ោញ ដូវ អើ ទី ចៀម ១០០ កល់ ហះកា ចៀម អើ ម៉ោញ ហ្យឹង ហ្យើ ត ឡឹង គួប អើ ញ៉ា អើ អូ អ្នក ចៀម ៩៩ កល់ ណោះ ពីង ត្រៃសី កេះណោះ ឡាក់ ណាំង ចៀម ម៉ោញ ណោះ ទីល ប៉ប៉ ប ?

៥ ប៉ាក់ ណាំង ប៉ប៉ កេះ អើ ហោក ខាក់ ទីប លឹក ចៀម ណោះ គយ ពីង កាពែង អើ ឡុត។

៦ ប៉ាត់ អើ សីត ទីល ប៉ាត់ ហី កេះ អើ ចឹង អើ គួប ចាង់ លូ ម្នត បក់ អ្វៃ រក្សាម៍ អើ កេះណោះ កាប ផា "ចុ ហោក រីត់ លូ អាញ ខង ចៀម អាញ បក់ ហ៊្វង ពៃ អាញ ណាំង ប័ប័ កេះ"។

៧ អាញ ប័រ រ៉ះ កា អន់ដីស ផា ពីង ប្លែង កា ចឹង ទី សារ ហោក រីត់ និះទៅ ដែល ញុន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូវ ទី ប៊ុនពែង ពុត ពៀក។ ប្រ្រះ ហោក កាខាក់ ក្វា ឡឹង អើ ហោក កា ប៉ាណូ ស ដាក់ ត្រង់ ៩៩ ដូវ ឡាក់ អូ តងកាន ប៊ុនពែង ពុត ពៀក ណោះ ណារ។

៨ «ម៉ោញ ណារ ប៉ាន់ដីប ផា ទី អង់កាន់ ម៉ោញ ដូវ អើ ទី លៀន កាក់ អញជីត កាក់ កេះណោះ ឡិ ហ៊្វង ម៉ោញ កាក់* ញ៉ា អើ អូ សុះ តាកៀង សាប្លុះ ហី រស្មៃន រដួច ណាំង កាខាក់ ទីល ប័ប័ ប?

៩ ប៉ាត់ អើ ប័ប័ កេះ អើ ចឹង អើ គួប ចាង់ លូ ម្នត បក់ អ្វៃ រក្សាម៍ អើ កេះណោះ កាប ផា "ចុ ហោក រីត់ លូ អាញ ខង លៀន អាញ ហ៊្វង ពៃ អាញ ណាំង ប័ប័ កេះ"។

១០ អាញ ប័រ រ៉ះ កា អន់ដីស ផា ម្នត បិយ ប្រ្រះ អ្វៃ ពីង ប្លែង កា ហោក រីត់ និះទៅ ដែល ញុន កា ប៉ាណូស អូ ដាក់ ម៉ោញ ដូវ អើ ទី ប៊ុនពែង ពុត ពៀក»។

១១ កេះណោះ អើ រ៉ះ ណារ ផា «ទី កាម៉ាក់ ម៉ោញ ដូវ អើ ទី គន កាម៉ាក់ ពៀរ ដូវ។

១២ គន ស្រុច អើ កាប ផា "អី ពី ប័រ អីស មប ប៉ាដក់ ប៉ាជៀ ឡាក់ អីស ចឹង ត្រត់ ជែក អន់ កា អាញ ណោះ"។ ពី អើ កា ជែក

* ១៥:៨ ១៥:៨ កាក់ ពៀត គុល «ជ្រាក់ម៉ា»។ ម៉ោញ ជ្រាក់ម៉ា យី ខា តាច ចៀម ម៉ោញ កាតុ ប៉ាតាម ជ្រាក់ម៉ា យី ខា តាច រីត់ ម៉ោញ កាតុ។

ប៉ាដក់ ប៉ាជៀ ណោះ អន់ តាទីច។

១៣ ប៉ែង ប្លាន់ ដាវ ឡឺង ណោះ គន ស្រុច ណោះ អើ ប៉ាតុំ អ្ស ក់ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ ចាក ឡា ប៉ាតុំ ស្រុក ចាំងហាយ គ។ អើ អ្នែ ពីង ស្រុក ណោះ អើ ប្រឹគី វ៉ាយ វ៉ាស អំប៉ាស ប៉ា ដក់ ប៉ាជៀ ណោះ ទិ បៀរៈ ញន កា អែត សា អៀង តាឡាម។

១៤ ប៉ាតុំ វ៉ាស អំប៉ាស ប៉ាដក់ ប៉ាជៀ អើ តាច តួវ ទិ កេះ ពីង ស្រុក ណោះ កើត ឡាយុត ឡាំងវ៉ាញ កាខាក់ ឡុត គន ស្រុច ណោះ អើ កា អូ ទី ញ៉ា និះទៅ ដេល។

១៥ អើ កា ណាំង ប្រឹគី គូលី ពូ ពីង ស្រុក ណោះ ហង ពូ កា ប្រើ អើ អ្នែ រង សាតៃ ប៉ាតុំ មីវ ប៉ាតុំ ស្រែ។

១៦ អើ បិច សា ខាក់ សាណា ពូ អន់ កា សាតៃ សា ណោះ ហះ កា អូ ទី ញ៉ា អន់ សាណា ញ៉ា កា អើ អុះ។ †

១៧ ប៉ាតុំ គន ស្រុច ណោះ សាទីវ ឡាកោ កេះ អើ យីត ជា "ម្នួត បក់ ប្រឹគី គូលី ពី អាញ អន់ខៃ ទី សាណា សា ផឹត ទិខូ ហះ កា កាប៉ាច អាញ អ្នែ ហះ អា ឡាយុត កាតាច វ៉ាច ប៉ែត ចឹង តៅ។

១៨ ទីល នីណោះ អាញ ត្រគ់ សីត ប៉ាតុំ ពី អាញ ណារ៉ូ កេះ ណោះ រះ កា អើ ជា 'អី ពី អាញ ប្រឹគី យច ពុត ប្រៈ បិកកាតយ កេះ លូ អាញ ប្រឹគី យច ពុត អីស ដេល។

១៩ អាញ អា អូ យី ចឹង អន់ អីស ជា គន អីស ណារ៉ូ អុះ ប៉រ អន់ អាញ ប្រឹគី គូលី អីស ឡុត ពី "។

២០ ប៉ាតុំ អើ យីត នីណោះ កេះ ៗ អើ កា សីត ប៉ាតុំ ពី អើ ណា រ៉ូ។ ផះ ពី អើ ប៉ប គន អើ ឡឺង ចាំងហាយុត ពី អើ កា ទី ពុត តា

† ១៥:១៦ ១៥:១៦ ខ អា ពិន ព្រៃ នីអៀ កា ត្រគ់ ដេលះ អើ កា សា សាណា ពូ អន់ កា សាតៃ សា ណោះ ហះ កា សា អូ ផឹត អូ ទី ញ៉ា អន់ សាណា ញ៉ា ណារ៉ូ អុះ។

ប៉ាប តាប៉ុន លូ តាយ៉ុប ឡាំ ហាប់ ត្រូត ចុំ ឡូត។

២១ ណោះ អើ កាប ជា "អី ពី អាញ ប្រើ យច ពុត ប្រើ ប៊ិក កាតយ័ កេះ លូ អាញ ប្រើ យច ពុត អីស ដេល អាញ អា អូ យី ចឹង អន់ អីស អើ ជា គន អីស ណារ៉ូ អុះ"។

២២ ហះកា ពី អើ រ៉ះ កា ម្នុត ទុច ជា "ហាត់ អន់ដីស អ្នក អាវ ដា ត់ ឡាយ៉ាម លីន ឡឹង ពូ តាត់ អំពៀត គន អាញ ប្រាល់ លូ អ្នក អញ ចិន ចែត ពីង តី អើ លូ អ្នក កឹប តាត់ អញ ជិះ អើ ដេល។

២៣ ហាត់ អ្នក គន រ៉ក់ បក់ ដាត់ តីស តង់ កោះ ប្រើ គី សាអ៊ឹង ពី កេះណោះ ពិន សា អែត អន់ រ៉ក់ សើម

២៤ ខង គន អាញ អា អើ តៅ កេះ ហះកា កិញអៀ អា អើ រ៉ុ ស សីត ណារ៉ូ អើ ហ៊្យុង ហៀត កេះ ហះកា កិញអៀ អា អាញ ណាំង ប៉ប័ ណារ៉ូ"។ អន់ខែ កា អែត សា តិម រ៉ក់ សើម កាខាក់។

២៥ «កាប៉ាច គន ឡេងទ្រៀ ឡាក់ អ្នែ ប៉ាត់ មីរ ប៉ាត់ អើ សីត ក្យាម ចឹង ទីល ហី កេះ អើ កាតាំង ពូ ចំ គ្នង អន់ទួង សាគីរ លូ ពូ ចាដៃ អញសើ យុល កាតាប រល់។

២៦ អើ កា អើ ម្នុត ទុច ម៉ោញ ដួរ កេះណោះ អំបញ្ច ជា "ទី សារ ញ៉ា ប៉ាត់ ហី ណោះ?"

២៧ ទុច ណោះ រ៉ះ កា អើ ជា "អុះ អីស សីត ប៉ាត់ អា កេះ ពី អីស ប្រើ ពូ កោះ គន រ៉ក់ បក់ ដាត់ តីស តង់ សា អែត អន់ រ៉ក់ សើម ខង គន អើ សីត ប៉ាត់ អា ដាត់ ឡាកោ បាំងឡើ"។

២៨ គន ឡេងទ្រៀ អីក ខាក់ អូ ចៃ ម៉ុត កាណុង ហី អុះ ពី អើ កា ឡាំ ឡោម ជៀក ម៉ុត កាណុង ហី។

២៩ ហះកា អើ តើល ពី អើ ជា "ហៃ អាញ អ្នែ ប្រើ ដារ កា អីស ទុញ សាណាំ កេះ អាញ អូ ទី ឡឹង ប៉ានីរ អីស ប្រើ ណោះ

អុះ ហះកា គន ប៉ារពេ ម៉ោញ កា អ៊ីស អូ អន់ កា អាញ កោះ សា អែត អន់ខូ លូ គូប ចាង អន់ រីត លើម ណោះ អុះ។

៣០ ហះកា គន អ៊ីស ឡាក់ ថាំឡាយ វ៉ាស អំប៉ាស អ៊ីស ទី ប្រៃ គី លូ អង់កាន់ ម៉ាលេង ណោះ សាត់ អែ លីត អ៊ីស កា អ្យក់ គន រីត បក់ ដាក់ តិស តង់ កោះ អន់ កា អែ ឡុត"។

៣១ ពី អែ តើល ជា "អី គន អ៊ីស អែ លូ អាញ លើយ កាណា គី ញ៉ា ឡាក់ វ៉ាស អំប៉ាស អាញ ណោះ កា វ៉ាស អំប៉ាស ម៉ះ អ៊ីស ដេល ហង់។

៣២ ហះកា ពិន ត្រត់ ហោក រីត ខង អុះ អ៊ីស អា អែ តៅ កេះ កិញ អៀ អា អែ រីស លីត ណារូ លូ អែ ហ៊្យង ហៀត កេះ កិញ អៀ ពិន ណាំង ប័ប័ ណារូ កេះ"»។

១៦

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង ប៉ាណូស រ៉ាំងហៃ វ៉ាស អំប៉ាស

១ យីស៊ូ រះ កា មូត សីះ ណារូ ជា «ទី ប៉ាណូស បក់ ប្រ្លៃ ប៉ាត រង់ ម៉ោញ ដូវ អែ ប្រៃ ប៉ាណូស ម៉ោញ ដូវ រ៉ាំងហៃ វ៉ាស អំប៉ាស អែ ពូ ឡាក់ រះ កា អែ ឡឹង ប៉ាណូស រ៉ាំងហៃ វ៉ាស អំប៉ាស ណោះ ជា "អែ ប៉ារាយ ប៉ារុ វ៉ាស អំប៉ាស អ៊ីស អៀង ខាក់"។

២ ប៉ាណូស បក់ ប្រ្លៃ ប៉ាត រង់ ណោះ កា អើ ប៉ាណូស បក់ រ៉ាំង ហៃ វ៉ាស អំប៉ាស អែ ណោះ លូ អំប៉ញ ជា "នី ចម សារ អាញ កា តាំង ពូ រះ ជា អ៊ីស យី ប៉ាណូស អូ ដាក់ ណោះ តាទី ចប? ហាក់ អ៊ីស អ្យក់ ផាប់ អ៊ីស ប្រាក់ គម លៀន លូ វ៉ាស អំប៉ាស ណោះ អន់ កា អាញ ហៃ ខង អ៊ីស ចឹង អូ ទី រ៉ាំងហៃ វ៉ាស អំប៉ាស អាញ ណារូ ហង់"។

៣ បក់ រ៉ាំងហៃ វ៉ាស អំប៉ាស ណោះ ឃើត កាណាង ពុត ជា "នី ចម៍ អាញ ចឹង ប្រគី អា ? ខង ពី តាំងឡា អូ អន់ រ៉ាំងហៃ វ៉ាស អំ ប៉ាស អើ កេះ។ អាញ ចឹង ប្រគី ងារ មីរ កា អូ ទី សាង់ ជា ចឹង ចាក ប័រ សាណា ពូ កា តាយួស ដេល។

៤ អូ! អាញ ឃើត ប័រ កេះ ងារ អាញ ចឹង ប្រគី ណោះ ប៉ាក់ ពី តាំងឡា តាំងហ្សិត ឡាច់ អាញ ទៀ ពូ ចឹង ជៀក អាញ អ្នែ លូ ពូ ហង"។

៥ អើ កា អើ មូត បក់ ទូម ពី តាំងឡា អើ កេះណោះ អើ អំបញ្ច បក់ ពី: អន់ទ្រួល ជា "អីស ទូម ពី តាំងឡា អាញ ប៉ុប ចំ?"

៦ បក់ ពី: អន់ទ្រួល ណោះ តើល ជា "សាងី ១០០ ថុង"។ អើ កាប ជា "អ្សក់ ហៃ សត់ត្រា អីស ទូម ណោះ ហត់ អង់អ្នែ ច្រាត់ ជា ទូម ៥០ ថុង ឡុត ប្រ្រាល"។

៧ កេះណោះ អើ អំបញ្ច បក់ ទូម ម៉ោញ ដូរ ណារ៉ូ ជា "អីស ទូម ពី តាំងឡា អាញ ប៉ុប ចំ?" បក់ ណោះ តើល ជា "ពៀ ១០០ ពុង" អើ កាប ណារ៉ូ ជា "អ្សក់ ហៃ សត់ត្រា អីស ទូម ណោះ ហត់ អង់អ្នែ ច្រាត់ ជា ទូម ៨០ ពុង ឡុត ប្រ្រាល"។

៨ ពី តាំងឡា កា ប៉ានេ បក់ រ៉ាំងហៃ វ៉ាស អំប៉ាស អើ ណោះ ខង អើ អ្ន ប៉ាញ៉ា ប្លាច កេង ខាក់។ ប៉ាណូស បក់ អូ សៀ ប្រ្រៈ អន់ខ កា អូណាំង សា លូ គូប ក្វា ឡឹង ប៉ាសុន ប្រ្រៈ បិកកាតយ័ ណារ៉ូ។

៩ អាញ ប័រ រ៉ះ កា អន់ដីស ជា ហត់ អ្សក់ វ៉ាស អំប៉ាស ពីង អង់ កក់ តេះ ដែក អន់ កា ពូ ពិ ភៀ អន់ ទី គូប ចាង់ អៀង ដូរ។ ប៉ា គំ ដាវ ចំ វ៉ាស អំប៉ាស ទី កេះ ណោះ គូប ចាង់ អន់ដីស ចឹង ហាប់ អន់ដីស ប៉ាក់ ចារ អន់ដីស ចឹង អ្នែ លើយ។

១០ «ព្រឺ ដាក់ ត្រង់ កាណុង ង៉ារ ចិ អើ ណោះ កា ចឹង ដាក់ ត្រង់ កាណុង ង៉ារ តិស ដេល ហះកា ព្រឺ ព្នង ប្លាច កាណុង ង៉ារ ចិ អើ ណោះ កា ចឹង ព្នង ប្លាច កាណុង ង៉ារ តិស ដេល។

១១ ផា អន់ដីស អូ ត្រង់ កា វ៉ាស អំប៉ាស ពីង អង់កក់ តេះ អា ព្រឺ ចឹង ខិន ប៉ាហ្សឺ វ៉ាស អំប៉ាស ឡាក់ ទី ខា តាទីច ពីង អន់ដីស។

១២ ផា អន់ដីស អូ ត្រង់ កា វ៉ាស អំប៉ាស ពូ អន់ទៀត ព្រឺ ចឹង ខិន អន់ វ៉ាស អំប៉ាស សារ៉ាប់ កា អន់ដីស ទៅ ណោះ។

១៣ អូ ទី ទុច ចំ អូ ប្រគី ង៉ារ អន់ កា ពី តាំងឡា ពៀរ ដូរ អុះ ខង អើ ចឹង បិច កា ម៉ោញ អូ ណិស កា ម៉ោញ ត្រង់ កា ម៉ោញ អូ ត្រង់ កា ម៉ោញ។ អន់ដីស កា និះទៅ ដេល អូ ត្រគី អូ ប្រគី ង៉ារ ប្រ្រឹះ បិកកាតយ័ តិគី បិច កា វ៉ាស អំប៉ាស តិគី ទី អុះ»។

សារ យីស៊ូ កាប ប៉ាន់ដីប ឡឹង ឡាសា លូ ប៉ាណូស ប្រ្រឹះ ប៉ាតុ រង់

១៤ មូត ផា វ៉ាសឺ ឡាក់ ប៉ាណូស បិច កា លៀន អន់ខែ កា ទី សារ៉ាយ៉ាំង សារ ទិណោះ ដេល កេះណោះ អន់ខែ ឡែរ យីស៊ូ។

១៥ យីស៊ូ កាប កា អន់ខែ ផា «អន់ដីស ខុ ប្រគី កា ឡាកោ ឡាក់ កា ប៉ាណូស ដាក់ ហះ ម៉ាត់ ពូ។ ហះកា ប្រ្រឹះ បិកកាតយ័ ហ្លង់ ឡឹង ពុត ពៀក អន់ដីស ណោះ ខង កាណាគី ញ៉ា ឡាក់ ប៉ាណូស ប៉ានេ ត្រគី ពុត កាណាគី ណោះ ប្រ្រឹះ អូ ណិស ខាអីម។

១៦ ចាបាប់ ប្រ្រឹះ លូ សារ មូត វ៉ាគីយ ប្រ្រឹះ រិះ សារ៉ាប់ អន់តក់ ប៉ាតោ កា ពូ ឡឹង សើត ពែ លើយ ទិល រតី យូហាន ពីះ ទិល ឡឹង

រ៉ាប់រង យូហាន អាញ ទី រ៉ះ សារ ដាក់ យី សារ ប្រើ៖ បិកកាតយី រ៉ាប់ហៃ រ៉ាប់ខ្យ ម៉ាក់ ប៉ាណូស ទិខ្ច ខំ ម៉ុត *។

១៧ យី៖ តេះ តាឡែង ប្លែង តាឡំ កាតាម ហះកា ចាបាប់ កាណុង ផាប់ ប៉ានីរ ប្រើ៖ ណោះ តុ សក់ កា អូ ហ៊្វង អុះ។

១៨ ផា កាម៉ាក់ ចំ អ្នាត កាម៉ាញ កេះណោះ ឡា ទី អង់កាន់ អន់ទៀត ណារ៉ូ កាម៉ាក់ ណោះ ឡាក់ កា រ៉ាលង កល់ កាម៉ាញ គុល អើ ហង។ ផា កាម៉ាក់ ចំ ទី អង់កាន់ ក្លោ អើ អ្នាត កាម៉ាក់ ណោះ ឡាក់ កា តែប លូ កាម៉ាញ ពូ និះទៅ ដេល។

១៩ «ទី កាម៉ាក់ ម៉ោញ ដូរ ឡាក់ ប៉ាណូស ប្រើ៖ ប៉ាតុរង អើ កាសិប ពៀត ខោ អារ ដាក់ ឡាយ៉ាម ឡាក់ កាត់ លូ កាណាត់ គីត ខា កាខាក់ អើ ទី សាណា អៀងៗ អែត សា រីត់ សើម រីប ដារ។

២០ ទី កាម៉ាក់ ម៉ោញ ដូរ ណារ៉ូ អើ ឡាក់ ប៉ាណូស ថុក ញ៉ាក តាបាយ កាសត់ សិច អើ ឡាសា អើ កើត អេះ ប៉ាញ ឡា កោ ពូ ឡាតាក់ អន់តែប អើ ហះ អំបារ រ៉ាប់បង ប៉ាណូស បក់ ប្រើ៖ ប៉ាតុរង ណោះ។

២១ អើ បិច ទូញ សា កាំបាច់ សាណា ប្រុង ឡឹង គ្រេ ប៉ាណូស បក់ ប្រើ៖ ប៉ាតុរង ណោះ ខាក់ កា ទី សូ ឡា ឡីត អេះ អើ ដេល។

២២ ឡែង ឡឹង ណោះ ប៉ាណូស បក់ ថុក ញ៉ាក តាបាយ កាសត់ ណោះ អើ តោ ម្នត បិយ ប្រើ៖ អ្យក់ អើ ហារ ពីង ប្លែង អន់ ហះ សានេង រីត់ អាប្រាហាំ។ ប៉ាណូស បក់ ប្រើ៖ ប៉ាតុរង ណោះ កា តោ ដេល ពូ កា ឡា តប់។

២៣ ប៉ាត់ ចារ គ្រន ប៉ាដាត ប៉ាណូស តោ អើ អ្នែ ឡា បាក កា

* ១៦:១៦ ១៦:១៦ ម៉ាក់ ប៉ាណូស ទិខ្ច ខំ ម៉ុត ពិន ព្រៃ នីអៀ កា គ្រត់ ដេលះ ហះកា ទី ប៉ាណូស អៀង ប៉ាតែក លូ សារ ណោះ ។

ខាក់ អើ ឆើយ ហៃ ពីង ប្លែង ប័ប វគី អាប្រាហាំ លូ ប័ប ឡាសា អ្នែ ហះ សានែង វគី អាប្រាហាំ។

២៤ អើ អើ វគី អាប្រាហាំ ជា "អី វគី ប័រ តាបាប តាប៉ុន កា អាញ ណើ ប័រ អីស ប្រើ ឡាសា ឡាក់ ទៀក លូ សាំ ច្នៃ តី តាត់ តាំង ហាត់ ពីង អំប៊ុត អាញ ណើ ខង អាញ អ្នែ កាណាង ចារ អុញ អា អីត ប៉ាណាប កាខាក់"។

២៥ ហះ កា វគី អាប្រាហាំ តើល ជា "អី គន អីស ត្រត់ កា ចាំង ផះ អីស អ្នែ រីស ពៃ អីស ទី កាណាតី ដាក់ៗ កេះ កា ប៉ាច់ ឡាសា អើ ទី សារ ថុក ញ៉ាក ខាក់។ ហះ កា កិញ អៀ អា អើ ត្រត់ សាណុក សារ៉ាក អ្នែ ហះ ចារ អា ហង កាប៉ាច់ អីស ត្រត់ ប៉ាណាប ឡាក់ បាក កាខាក់ ហង។

២៦ ម៉ោញ ណារ ទី ក្លុះ ច្រាំង ជ្រុ ហះ អន់ តិ គី អីស លូ ញីន យ្លះ ទី ពៀ បិច យួង ឡឹង អន់ ដីស ឡាក់ ប៉ាត់ ញីន កា អុ អុ អុះ យ្លះ ទី ពៀ បិច យួង ឡឹង ញីន ឡាក់ ប៉ាត់ អន់ ដីស កា អុ អុ ដេល"។

២៧ បក់ ប្រ្លះ ប៉ាតុរង ណោះ កាប ណារ ជា "ទីល នីណោះ អាញ ប័រ ឡោម ឡា អីស វគី អីស ប្រើ ឡាសា ឡាក់ ប៉ាត់ ហី ពី អាញ រិញ

២៨ ខង អាញ ទី អុះ ម៉ី ប៉ាតាម ដុវ ប័រ អន់ អើ រះ កា អន់ ខៃ អ្ស គ ផែត អន់ ខៃ ចឹង ឡាក់ ប៉ាត់ ចារ ឡាក់ បាក អា ដេល"។

២៩ ហះ កា វគី អាប្រាហាំ តើល ជា "ប៉ាត់ អន់ ខៃ ណោះ ទី ផាប់ វគី ម៉ូសេ លូ ម្នត វ៉ាគីយ ប្រ្លះ ច្រាត់ រះ ណោះ កេះ អន់ អន់ ខៃ សាយ៉ាំង ប៉ានីរ ម្នត ណោះ ហង ពី"។

៣០ បក់ ប្រ្លះ ប៉ាតុរង តើល ជា "អុ អុះ វគី ជា ទី ពៀ ម៉ោញ

ដូរ រ៉ុស ស៊ីត ឡើង តោ ឡាំ រ៉ះ កា អន់ខែ ណោះ អន់ខែ ចឹង ប៉ិន ពែង ពុត ពៀក សៀ តាទីច ឡូត"។

៣១ ហះកា រតី អាប្រាហាំ តើល ជា "ជា អន់ខែ អូ ចៃ សាំយ៉ាំង ប៉ានីរ រតី ម៉ូសេ លូ មូត វ៉ាគីយ ប្រ្រៈ រ៉ះ កា អន់ខែ ណោះ យ្រ្រៈ ទី ប៉ាណូស តោ រ៉ុស ស៊ីត ឡាំ រ៉ះ កា អន់ខែ កាតាម អ៊ែ កា អន់ ខែ អូ ចៃ សៀ ដេល"»។

១៧

សារ យីស៊ូ ប៉ាំងហៀន សិះ អ៊ែ

១ យីស៊ូ រ៉ះ កា មូត សិះ ជា «សារ ឡាក់ ប្រឹក្តី អន់ កា ប៉ាណូស ប្រឹក្តី យច ត្រត់ កើត ទី តាទីច ហង ហះកា បក់ ប៉ាណាំ ពូ ប្រឹក្តី យច ណោះ អ៊ែ ចឹង ត្រត់ ឡាំបាក តាទីច ហង។

២ ជា ពូ អ្យក់ អំហ្គោ តិស កត់ អន់ទល ពឹង អង់កូ អ៊ែ កេះ ណោះ ប៉ាឡិ កាណុង ទៀក សាឡីត សាឡាយ ណោះ ដាក់ លីន ឡើង អន់ អ៊ែ ប៉ាណាំ ប៉ាណូស ចិ ម៉ោញ ដូរ ប្រឹក្តី យច។

៣ ហត់ អន់ដីស ឡាវាំង ឡាកោ ជា អុះ មី ចំ ប្រឹក្តី យច លូ អន់ដីស ត្រត់ អន់តត់ ប៉ាតោ កា អ៊ែ ណើ ជា អ៊ែ ប៉ិនពែង ពុត កេះ ដៃ អ្យក់ យ៉ូ អ៊ែ ហង។

៤ យ្រ្រៈ អ៊ែ ប្រឹក្តី យច លូ អន់ដីស តាំប៉ើះ ទង កាណុង ម៉ោញ ដាវ កាតាម ជា អ៊ែ ឡាំ ប៉ាត់ អន់ដីស ទី តាំប៉ើះ ទង ណោះ ហង លូ កាប ជា "អាញ ប៉ិនពែង ពុត ពៀក កេះ អូ ប្រឹក្តី យច ហង" ទីល នីណោះ ដៃ អ្យក់ យ៉ូ អ៊ែ ហង»។

៥ មូត សិះ កាប លូ យីស៊ូ ជា «ប៉រ ពី តាំងឡា ប្រឹក្តី អន់ ញីន សៀ កាខាក់»។

៦ យីស៊ូ តើល ជា «ជា អន់ដីស សៀ ក្រានី តុ តិល ហាត់ កេះ ណោះ អន់ដីស ជា កា តើម អ្វីង អា "ហាត់ រើ ឡា អ្វី ប៉ាត់ ទៀក សាឡឹត សាឡាយ ឡុត ពិ" អ្វីង ណោះ ចឹង ប្រឹក្ច ពួយ អន់ដីស តាទីច ឡុត។

៧ «កាណុង កាំឡាង អន់ដីស អា កាប ប៉ានដីប ជា ទី ប៉ាណូស ម៉ោញ ដួវ អើ ប្រើ ទុច ឡា ថៃ មីរ លើ ឡា រង ចៀម ប៉ាត់ ទុច ណោះ សីត ឡឹង ប្រឹក្ច ងារ កេះ ពី តាំងឡា អើ ណោះ អូ យើយ កាប ជា "ចុ អង់អ្វី សង់ ឡុត" អុះ។

៨ យី ពី តាំងឡា អើ ណោះ ចឹង ជា នីអៀ "ហាត់ ផ្លេះ ខោ អាវ ពិ កេះណោះ ប្រឹក្ច ពរ សាអ្វីង អោះ អន់ កា អាញ លូ រ៉ាងហៃ អាញ សង់ អន់ កេះ ហិ កេះណោះ អីស សង់ អីស"។

៩ ញ៉ា ពី តាំងឡា អើ ណោះ ចឹង ប៉ានេ ទុច ញន កា ប្រឹក្ច ពួយ ប៉ានីរ អើ ណោះ ប ? តាម អាញ យីត អូ ប៉ានេ អុះ។

១០ អន់ដីស អា កា និះទៅ ដេល ជា អន់ដីស ប្រឹក្ច ពួយ គ្រីប សារ ប្រើ កេះ អន់ដីស ត្រត់ កាប ជា "ញិន អា ក្រានី កា ទុច អើ ដោច អូ ទី ខា អុះ ខង ញិន ទី ប្រឹក្ច ដឹង ងារ ញ៉ា ឡាក់ ញិន ត្រត់ ប្រឹក្ច"។

សារ យីស៊ូ តាត់ អន់ដាក់ ប៉ាណូស ត្រត់ រ៉ោះ

១១ ជះ យីស៊ូ ឡា ប៉ាត់ មៀង យេរូសាឡឹម អើ ចាក ទ្រង គួយ ខេត សាម៉ារី លូ ខេត កាលីឡេ។

១២ ប៉ាត់ អើ ចឹង មុត ពីង ស្រុក ពូ ទី ប៉ាណូស ត្រត់ រ៉ោះ អញ ជីត ដួវ ឡា ប៉ាត់ ចារ អើ អន់ខៃ អន់តាវ ឡឹង ចាំងហាយុត

១៣ លូ ឡុង ជា «អី ណែយូ យីស៊ី ប័រ អីស តាបាប តាប៉ុន កា ញីន ណើ»។

១៤ យីស៊ី ប័រ អន់ខែ កេះណោះ កាប ជា «ហាត់ អន់ដីស ឡាំ តាំបាង ឡាកោ អន់ កា ម្នត ក្រាត់ វ៉ាម៉ះ ប្រ្រៈ ប័រ ពិ»។ ផះ អន់ ខែ ចាក ណោះ ជាឌី ឡាកោ អន់ខែ កា ដាត់ ព្រះ ទិឌូ ឡូត។

១៥ កាណុង កាំឡាំង អន់ខែ ណោះ ទី ម៉ោញ ដូរ ប៉ាត់ អើ ប័រ ឡាកោ អើ ដាត់ ព្រះ កេះ កា រ៉ុល សីត ឡាំ ប៉ាត់ ចារ យីស៊ី ណា រ៉ុ ទីប ប៉ានេ ប្រ្រៈ ប៊ិកកាតយ័ កាប ម៉ៃៗ ឡូត។

១៦ អើ ម្នត កាដាប សាំប្រ្រៈ មូប កល់ ទីះ តេះ ហះ ដុង យីស៊ី ទីប ប៉ានេ អើ អើ ណោះ យី សុនសាត សាម៉ារី។

១៧ យីស៊ី អំបញ្ច ជា «ញ៉ា អូ ទី ដាត់ ព្រះ ទិ អញ្ចជិត ដូរ ប? អន់ខែ អ្វៃ ប៉ាត់ ចំ ម្នត អញ្ចសិន ដូរ ណោះ ?

១៨ ញ៉ា ត្រុត់ អូ ប័រ អន់ខែ ណោះ រ៉ុល សីត ប៉ានេ ប្រ្រៈ ប៊ិកកា តយ័ ប័រ ដឹង សុនសាត អន់ទៀត ម៉ោញ ដូរ អើ នីអៀ?»

១៩ យីស៊ី រ៉ះ កា អើ ណាវ ជា «ហាត់ អ្សរ ចាក សីត ពិ អីស ដា ត់ កេះ ញន កា អីស សៀ»។

សារ យីស៊ី រ៉ះ ឡឹង ដាវ ប្រ្រៈ ប៊ិកកាតយ័ ចឹង ពីះ រ៉ាំងហៃ រ៉ាំង ឡា

២០ ម្នត ជាវ៉ាស៊ី អំបញ្ច យីស៊ី ជា «ដាវ ចំ ប្រ្រៈ ប៊ិកកាតយ័ ចឹង ពីះ រ៉ាំងហៃ រ៉ាំង ឡា?» យីស៊ី តើល ជា «ប្រ្រៈ ប៊ិកកាតយ័ ពីះ រ៉ាំង ហៃ រ៉ាំង ឡា អូ ត្រុត់ ពីះ គុន ហៃ ប័រ ណោះ អុះ។

២១ អូ ទី ពៀ ចឹង អុះ រ៉ះ ជា "ហៃ ប្រ្រៈ ពីះ ប៉ាត់ អា រ៉ាំងហៃ រ៉ាំង ឡា កេះ" លើ "ហៃ អើ អ្វៃ ប៉ាត់ តោ" ណោះ អុះ។ ហៃ ប្រ្រៈ អ្វៃ

រាំងហែ រាំងខ្យ អ្វី ពីង អន់តិគី អន់ដីស កេះ»។

២២ កេះណោះ យីស៊ូ រះ កា មូត សីះ ផា «ប៉ាគី យ៉ាដី តោ ទៀ អន់ដីស ចឹង បិច ប័ប័ ប៉ាណូស អាញ ពីះ ទីល យះ ដឹង ម៉ោញ ដាវ កាតាម ហះកា អន់ដីស អូទី ប័ប័ អុះ។

២៣ រាំងរាំង ណោះ ចឹង ទី ពូ រះ កា អន់ដីស ផា "ហែ អើ អ្វី ហះ ណោះ" លើ "ហែ អើ អ្វី ហះ តោ"។ អន់ដីស ជេ ឡា ពូយ អន់ ខែ ណោះ

២៤ ខង ប៉ាណូស អាញ ចឹង ពីះ ទីល ណោះ ពៀប ឡាក់ កា កាំ ឡាត តាតារ ប្លៀប ប៉ាញ ទីប អង់កក់ តេះ ឡុត។

២៥ ហះកា អាញ ត្រគី ទី សារ ឡាបាក អៀង អន់ទ្រូល ហិ លូ ប៉ាណូស រាំងហារ អា ចឹង អូ ណីស កា អាញ ដេល។

២៦ «ប៉ាគី ដាវ ប៉ាណូស អាញ ពីះ ទីល ទៀ ឡាក់ កា រាំងហារ រគី ណូអេ ពែ ដេល។

២៧ រាំងរាំង ណោះ ប៉ាណូស ទិខូ យីត ដឹង ប៉ាណាំ គូប អែត សា លូ ប៉ាញសង់ ទី ក្លោ កាម៉ាញ លើយ ទីល ដាវ រគី ណូអេ ម៉ុត កាណុង ទូក តិស ណោះ ទៀក កា រ៉ាឡាប ថាំឡាយ អន់ខែ ទិ។ *

២៨ ឡាក់ កា រាំងហារ ឡុត ពែ ដេល ពូ អ្វី អែត សា ប្រ ប្រី តប សាណា លូ ប្រីគី ហិ។

២៩ ហះកា ដាវ ឡុត ឡាច់ ឡឹង មៀង សូដុំ ណោះ យី ទី អុញ ចាយ ណាយ កាទីរ ឡឹង ប្លែង ឡាក់ កា ទៀក បី សា ថាំឡាយ ពូ ពីង មៀង ណោះ ទិខូ។ †

* ១៧:២៧ ១៧:២៧ ប័រ ហែ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ៦:៥-៨; ៧:១១-២៤។ † ១៧:២៩ ១៧:២៨-២៩ ប័រ ហែ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១-២៩។

៣០ ប៉ាក់ ដាវ ប៉ាណូស អាញ ចឹង តាំបាង ឡាកោ ទៀ កា ចឹង ទី សារ កើត ពី៖ និះទៅ ដេល។

៣១ «តឹង ដាវ ណោះ ទៀ បក់ អ្នែ ពីង អន់តល់ ហី † ផា អែ ទី វ៉ាស អំប៉ាស កាណាង ហី ដៃ ម៉ុត អ្សក់ ដៃ។ បក់ អ្នែ ប៉ាក់ ម៉ុរ កា និះទៅ ដេល ដៃ វ៉ែល សីត ប៉ាក់ ហី។

៣២ ហាក់ កាចាំង ឡឹង សារ កាម៉ាញ ឡុត ពែ S។

៣៣ បក់ ចំ បិច កា អ្នែ វ៉ែស បក់ ណោះ ចឹង តៅ បក់ ចំ ភម តៅ បក់ ណោះ ចឹង អ្នែ វ៉ែស។

៣៤ អាញ ប៉រ រ៉ះ កា អន់ដីស ប៉ាក់ ម៉ាំង ណោះ ទៀ ផា ទី ប៉ាណូស ពៀរ ដូវ តែប អន់ខូ ពីង គ្រេ អាញ ចឹង អ្សក់ ម៉ោញ ដូវ អ្នាត ម៉ោញ ដូវ។

៣៥-៣៦ ផា ទី អង់កាន់ ពៀរ ដូវ ប៉េះ ពៀ អន់ខូ លូ គួប អាញ ចឹង អ្សក់ ម៉ោញ ដូវ អ្នាត ម៉ោញ ដូវ ដេល *»។

៣៧ ម្នុត សីះ អំបញ្ច លូ យីស៊ូ ផា «អី ពី តាំងឡា សារ ទិណោះ ចឹង កើត ប៉ាក់ ចំ?» អែ តើល ផា «ចារ ចំ ទី ប៉ាទ្រូ ម៉ុត កា ចឹង ប៉ាក់ គួប អ្នែ ហះ ចារ ណោះ ហង់»។

១៨

សារ យីស៊ូ បាំងហៀន ឡឹង សារ ម៉ន់ ឡោម ប្រ្រឹះ

† ១៧:៣១ ១៧:៣១ ហី សុនសាត ពូ ទី អន់តល់ សាម៉េ ពូ ឃើយ ហារ អ្នែ ពីង អន់តល់ ដេល។ S ១៧:៣២ ១៧:៣២ កាម៉ាញ ឡុត អែ តៅ ផះ សាតាក់ ឡាច់ ឡឹង មៀង សូដុំ ញនកា អែ បិច វ៉ែល សីត។ ប៉រ ហៃ កាណើត អង់កក់ តេះ (លោកុប្បត្តិ) ១៩:១៥-២៦។ * ១៧:៣៥-៣៦ ១៧:៣៥-៣៦ ហ្នា ពូ ប្រាក់ លូ តី ម៉ោញ ចំលួន ធម ប៉ានីរ ផាះ ផា ទី កាម៉ាក់ ពៀរ ដូវ អ្នែ ប៉ាក់ ម៉ុរ អាញ ចឹង អ្សក់ ម៉ោញ ដូវ អ្នាត ម៉ោញ ដូវ ដេល។

១ កេះណោះ យីស៊ូ កាប ប៉ាន់ដឹប លូ សារ ម៉ោញ ភ្ញី អន់ ម្នក សីះ ហ្នឹង ជា ត្រក់ ម៉ន់ លើយៗ ដែ អ្នកត។

២ អើ ជា «ពីង ម្យ៉ឹង ម៉ោញ ទី ក្រាត់ តាត់ស៊ុន សារ ម៉ោញ ដូវ អើ អូ អ្នក កា ប្រ្លឹះ លូ អូ រ៉ាប់ ប៉ាណូស ពៀ អុះ។

៣ កាណុង ម្យ៉ឹង ណោះ ទី អង់កាន់ អន់ត្រា ម៉ោញ ដូវ ខុ ឡា កាប លូ អើ ជា "ប័រ អីស តាត់ស៊ុន សារ អន់ កា អាញ ណើ"។

៤ ហះកា ក្រាត់ តាត់ស៊ុន សារ ណោះ អូ ថៃ តាត់ស៊ុន សារ អន់ កា អើ អុះ អើ ប៉ាហ្គើយ្យ ទុញ ដាវ។ ឡែង ឡឹង ណោះ អើ យឹត កាណុង ពុត ជា "យ្លឹះ អាញ អូ អ្នក កា ប្រ្លឹះ លូ អូ រ៉ាប់ ប៉ាណូ ស ពៀ កាតាម

៥ កា អាញ ត្រក់ តាត់ស៊ុន សារ អន់ កា អង់កាន់ អន់ត្រា អា ដេល ខង អើ ខុ ឡា ប៉ាងខើក អាញ លើយៗ នី អៀ អ្នក អើ ចឹង ឡា ប៉ាងខើក អាញ លើយៗ ណាវ ចឹង ប្រើត អន់ អាញ ថុក ពុត"»។

៦ យីស៊ូ ឡាក់ ពី តាំងឡា កាប ណាវ ជា «ហត់ អន់ដឹស ចា ជ្រៃ ប យឹត ឡឹង ប៉ានីរ ក្រាត់ តាត់ស៊ុន សារ អូ ដាត់ ណោះ ពិ។

៧ កាប៉ាច ប្រ្លឹះ បិកកាតយ័ ឡាក់ ទី ពុត ពៀក ដាត់ ញ៉ា អើ ចឹង អូ តាត់ស៊ុន សារ ប អន់ កា ប៉ាសុន អើ រើស ឡាក់ អើ ឡោម អើ ទីប កាម៉ាំង ទីប កាដាវ? នី ចម អើ ចឹង ប៉ាហ្គើយ្យ ទុញ ប?

៨ អាញ ប័រ រះ កា អន់ដឹស ជា ប្រ្លឹះ បិកកាតយ័ ចឹង តាត់ស៊ុន សារ អន់ កា អន់ខៃ ស្រីសៗ តាទីច។ ហះកា ប៉ាត់ ដាវ ប៉ាណូ ស អាញ ពិះ ណាវ នី ចម ចឹង ប័ប ញ៉ា អូ ប៉ាណូស សៀ ពីង អង់ កក់ តេះ អា?»។

សារ ប៉ាន់ដឹប ឡើង ម្នាក់ ផារ៉ាស៊ី ម៉ោញ ដូរ លូ ប៉ាណូស អ្នក រ៉ាបៃ

៩ ផ្លែ ហះ ណោះ ទី បក់ អន់ដា យឺត ផា ឡាកោ អន់ខៃ ឡាក់ ប៉ាណូស ដាក់ ត្រង់ លូ បីដាយ ពូ អន់ទៀត ណោះ យឺស៊ូ កាប ប៉ាន់ដឹប ផា នីអៀ

១០ «ទី កាម៉ាក់ ពៀរ ដូរ ឡាក់ ម៉ន់ ប៉ាក់ ចារ រោង រ៉ាម៉ះ ម៉ោញ ដូរ តែង ម្នាក់ ផារ៉ាស៊ី ម៉ោញ ដូរ ណាវ៉ូ ប៉ាណូស អ្នក រ៉ាបៃ ។

១១ ប៉ាណូស បក់ តែង ម្នាក់ ផារ៉ាស៊ី អ៊ែ អន់តាវ ដឹង អ៊ែ លូ ម៉ន់ ផា "អី ប្រ្លឹះ ប៊ិកកាតយឺ អាញ ប័រ ប៉ានេ អ៊ីស ខង អាញ អូ ត្រ គ់ ឡាក់ កា ពូ អន់ទៀត អុះ។ អន់ខៃ ណោះ យឺ ប៉ាណូស អន់ តុង ប៉ាណូស អូ ដាក់ ប៉ាណូស រ៉ាលង កល់ កាម៉ាញ។ អាញ កា អូ ត្រគ់ ឡាក់ កា ប៉ាណូស អ្នក រ៉ាបៃ អា ដេល។

១២ អាញ កំ អូ សា សាណា កាណុង ម៉ោញ អាទិត ពៀរ ទង លូ អាញ អន់ ទី កាណាគី ញា ឡាក់ អាញ ណាំង ទី កា ណាគី អញ្ជើ ចានែក អាញ អ្នក ម៉ោញ ចានែក អន់ កា ប្រ្លឹះ ដេល"។

១៣ កា ប៉ាច់ ប៉ាណូស បក់ អ្នក រ៉ាបៃ អ៊ែ អន់តាវ ឡើង ចាំង ហាយុត អូ ខីន លូ ឆើយ ហៃ ពឹង ប្លែង សាំ។ អ៊ែ អុក ពុត ខា ក់ លូ កាប ផា "អី ប្រ្លឹះ ប៊ិកកាតយឺ ប័រ អ៊ីស តាប៉ាប តាប៉ុន កា អាញ ឡាក់ ប៉ាណូស អូ ដាក់ អា ណើ"។

១៤ អាញ ប័រ រ៉ះ កា អន់ដឹស ផា ប៉ាក់ អ៊ែ សីត ប៉ាក់ ហី ប៉ាណូ ស អា ប្រ្លឹះ ប៊ិកកាតយឺ យឺត ផា អ៊ែ យឺ ប៉ាណូស ដាក់ ត្រង់ អូ ត្រគ់ ម្នាក់ ផារ៉ាស៊ី ណោះ អុះ។ អាញ កាប នីអៀ យឺ បិច ផា ពៀ ប៉ានេ ឡាកោ ទៅ ប៉ាណូស ណោះ ប្រ្លឹះ ចឹង សាតោះ ហះកា

ពៀ ប៉ាន់ចិ ពុត ណោះ ប្រ្លឹះ ចឹង ប៉ានេ»។

សារ យីស៊ូ ម៉ន់ សាប៉ាក់ ម្នត សាស្វា

១៥ អ្នែ ហះ ណោះ ទី ពូ អ្សក់ ពីះ ម្នត សាស្វា ឡា ប៉ាក់ ចារ យី ស៊ូ ដេល ភៀ អន់ អើ ម៉ន់ សាប៉ាក់ អន់ខែ ហះកា ផះ ម្នត សីះ ប៉ប័ អន់ខែ កាប កា ពូ។

១៦ ហះកា យីស៊ូ អើ ម្នត សាស្វា លូ រ៉ះ កា សីះ អើ ផា «ដៃ ទីប ហង សាស្វា បិច ឡា ប៉ាក់ អាញ អន់ អន់ខែ ពីះ ពិ។ ទី ដឹង ប៉ាណូស ទី ពុត ឡាក់ កា សាស្វា អា ហង ទី ប្រ្លឹះ រាំងហៃ រាំង ខ្យា។

១៧ អាញ ប៉រ រ៉ះ កា អន់ដីស តាទីច ផា បក់ ពៀ អូ ប្រ័គី ចិ ពុត ឡាក់ កា សាស្វា ភៀ អន់ ប្រ្លឹះ រាំងហៃ រាំងខ្យា បក់ ណោះ ចឹង អូ ទី ប្រ្លឹះ រាំងហៃ រាំងខ្យា អុះ»។

សារ ប៉ាណូស ប្រ្លឹះ ប៉ាតូរង ឡា អំបញ្ច យីស៊ូ

១៨ កេះណោះ ទី បក់ ប្រ័គី កាន តិស ម៉ោញ ដូរ ពីះ អំបញ្ច លូ យីស៊ូ ផា «អី ណែយូ ឡាក់ ដាក់ ត្រង់! អាញ ត្រគ់ ប្រ័គី នីចម៍ ភៀ ទី អាញ អ្នែ រីស លើយ?»

១៩ យីស៊ូ តើល ផា «ញា អីស ផា "ណែយូ ដាក់ ត្រង់" ទី ដឹង ប្រ្លឹះ បិកកាតយ័ ហង ដាក់ ត្រង់។

២០ អីស អូ កេះ ចាបាប ទី រ៉ះ ផា ដៃ រ៉ាលង កល់ ដៃ ប៉ាន់តោ ប៉ាណូស ដៃ អន់តុង ម៉ះ ពូ ដៃ កាប ពួង ប្លាច ប្រ័គី អន់ ពូ ត្រគ់ ថូត ត្រគ់ អ្សល កូតី កា មើត ពី»។

២១ កាម៉ាក់ ណោះ តើល យីស៊ូ ផា «អាញ ប្រ័គី ពូយ ចាបាប ទី អា ឡឹង អាញ អ្នែ តាតាម ពៃ កេះ»។

២២ ផ្ទះ កាតាំង អែរ រ៉ះ នីណោះ យីស៊ូ កាប ផា «ទី សារ ម៉ៅញ ណារ អ៊ីស បើ តានី ប្រ័តី។ ហត់ អ៊ីស អ្សក់ វ៉ាស អំប៉ាស ម៉ះ អ៊ីស ទីណោះ ឡាំ ប្រូ កេះណោះ អ្សក់ លៀន ជែក អន់ កា ម្លូត ចុក ញ៉ាក តាបាយ កាសត់។ ប្រ័តី នីណោះ អ៊ីស ចឹង ទី វ៉ាស អំ ប៉ាស អែរ ពីង ប្លែង។ កេះ ប្រូ វ៉ាស ជែក លៀន កា ពូ កេះ។ ឡាំ ពួយ អាញ ពិ»។

២៣ សាត់ អែរ កាតាំង យីស៊ូ កាប នីណោះ អែរ អុក ពុត ពៀក ខា ក់ អែរ អូ ប្រ័តី ពួយ អុះ ខង អែរ ឡាក់ ប៉ាណូស ប្រ័ះ ប៉ាតូរង កា ខាក់។

២៤ យីស៊ូ បំបំ អែរ អុក ពុត ពៀក នីណោះ កា កាប ផា «ប៉ាណូ ស បក់ ប្រ័ះ ប៉ាតូរង ចឹង ម៉ុត អន់ ប្រ័ះ វ៉ាងហៃ វ៉ាងខ្យា ញ៉ាក ខាក់។

២៥ ផា ទុង កាប្លូរ * ម៉ុត ទ្រង ត្រោម ប៉ាអថ ជ្រុំ ណោះ ឡាម៉ត់ លីន ឡឹង បក់ ប្រ័ះ ប៉ាតូរង ម៉ុត អន់ ទី ប្រ័ះ វ៉ាងហៃ វ៉ាងខ្យា»។

២៦ ម្លូត បក់ កាតាំង សារ ណោះ អំបញ្ច ផា «ទីល នីណោះ ពៀ ចឹង វ៉ាវ៉ាច ឡាកោ ?»†

២៧ យីស៊ូ តើល ផា «ងារ ញ៉ា ឡាក់ ប៉ាណូស ប្រ័តី អូ អូ ប្រ័ះ ប៊ិកកាតយ័ អូ ប្រ័តី ទី ណោះ»។

២៨ ពេត្រុះ តើល ផា «អ៊ីស បំបំ កេះ ញីន អា អ្នាត កាណាត់ ញ៉ា ឡាក់ ញីន ទី ភៀ ចាក ពួយ អ៊ីស»។

២៩ យីស៊ូ រ៉ះ កា អន់ខែ ផា «អាញ បំ រ៉ះ កា អន់ដីស តាទីច ផា បក់ ពៀ សាឡាត់ អ្នាត ហី ក្រាន គន កាម៉ាញ អុះ មី ពី

* ១៨:២៥ ១៨:២៥ កាប្លូរ ពៀត គុល «អុត»។ † ១៨:២៦ ១៨:២៦ សុនសាត អ៊ីស្រាអែល សាម៉ត កា បក់ ចំ ប្រ័ះ ប៊ិច ចៃ បក់ ណោះ ចឹង កេះ ប្រ័ះ ប៉ាត្រង់ ហង។

មើត ញុន កា សារ រាំងហៃ រាំងខ្យា ម៉ះ ប្រ្រឹះ

៣០ ប៉ាណូស ណោះ កិញអៀ អា អើ ចឹង ទី អុះ ម៉ី លូ វ៉ាស អៀង ហ្និត ឡឹង អើ អ្នាត ណោះ ណារុ លូ ចឹង ទី អាញ អៀ រ៉ុស លើយ ប៉ាក់ ដាវ តែង ម៉ាត់ ទៀ ដេល»។

សារ យីស៊ូ បាំងហៀន សីះ ឡឹង សារ អើ ចឹង តៅ

៣១ យីស៊ូ អើ ពីះ សីះ អើ ទី ១២ ដូវ ប៉ាតុំ គូប លូ រ៉ះ ជា «ហៃ កិញ អៀ អា ពិន ឡា ប៉ាក់ មៀង យេរូសាឡឹម ប៉ាក់ ទីល ប៉ាក់ ណោះ គ្រឹប សារ ឡាក់ ម្នត វ៉ាគីយ ប្រ្រឹះ ទី ច្រាត់ ឡឹង ប៉ាណូស អាញ អា ចឹង កើត ទី តាទី ច។

៣២ ពូ ចឹង ឡា ជិន អាញ អន់ ពីង តី ម្នត សុនសាត អន់ ទៀ ត ពូ ចឹង ប៉ាឡែវ កាប សាតោះ កា អាញ ទីប ពូ ចឹង កាសុះ ទៀក ពីរ ពីង អាញ ដេល។

៣៣ ពូ ចឹង ពិត អាញ លូ កាសៃ ប្លៃ ម៉ាត់ កេះណោះ ពូ ចឹង ប៉ាន់តៅ អាញ ហង។ ហះកា ប៉ែង ដាវ អន់តីត ឡឹង ណោះ អាញ ចឹង រ៉ុស សីត ណារុ»។

៣៤ ម្នត សីះ អូ ហ្លង់ ងាប់ ឡឹង សារ ណោះ ញុន កា ប្រ្រឹះ អោន សារ ណោះ អូ អន់ អន់ខៃ អូ កា យីស៊ូ កាប ឡឹង សារ ញ៉ា ណោះ។

សារ យីស៊ូ តាត់ អន់ដាត់ ប៉ាណូស ប្លៃល ម៉ាត់

៣៥ ប៉ាក់ យីស៊ូ ចាក ក្យាម ចឹង ទីល មៀង យេរីខូ កេះ ទី ប៉ាណូស ប្លៃល ម៉ាត់ ម៉ោញ ដូវ អង់អៀ ប៉រ លៀន ហះ ទ្រង។

៣៦ ផះ អើ កាតាំង យឹង កាំឡាំង អៀង ចាក រទ្រង ណោះ អើ អំបញ្ច ពូ ជា «ទី សារ ញ៉ា ?»

៣៧ ពូ រ៉ះ កា អែរី ជា «យីស៊ូ ឡើង តេះ ណាសារែត អែរី ចាក ទ្រង់ អា»។

៣៨ បក់ ប្លែល ម៉ាត់ ណោះ អែរី កា ឡុង អើ ជា «អី យីស៊ូ ផ្លង់ វ៉ា ចំ សាដាច់ ដារីត! ប៉រ អីស តាប៉ាប កា អាញ ណើ»។

៣៩ កាំឡាំង បក់ ចាក អន់ទ្រួល ទីប អែរី អូ អន់ កាប ហើង ណោះ ហង អែរី ឡុង ហើង ម៉ែ កាខាក់ ជា «អី ផ្លង់ វ៉ា ចំ សាដាច់ ដារីត ប៉រ តាប៉ាប តាប៉ុន កា អាញ ណើ»។

៤០ យីស៊ូ កា តារ ឡូត លូ ប្រើ ពូ ជៀក បក់ ប្លែល ម៉ាត់ ណោះ ពីះ ប៉ាក់ អែរី។ ប៉ាណូស ប្លែល ម៉ាត់ ណោះ ពីះ ប៉ាក់ អែរី កេះ យីស៊ូ អំប៉ញ អែរី ជា

៤១ «អីស បិច កា អាញ ប្រគំ ញ៉ា អន់ កា អីស?» អែរី តើល ជា «អី ពី តាំងឡា ប៉រ អីស តាក់ អន់ដាក់ ម៉ាត់ អាញ អន់ តាតារ ណើ»។

៤២ យីស៊ូ កាប លូ អែរី ជា «ហាក់ អន់ ម៉ាត់ អីស តាតារ ពី។ អីស ដាក់ កេះ ញុន កា អីស សៀ»។

៤៣ ផាឌី ម៉ាត់ អែរី ណោះ កា តាតារ ឡូត កេះណោះ អែរី កា ចាក ពួយ យីស៊ូ ដេល ទីប ប៉ានេ ប្រ្រៈ បិកកាតយ័។ កាំឡាំង សួន អៀង ទី ប៉ប សារ ណោះ អន់ខែ កា ប៉ានេ ប្រ្រៈ បិកកា តយ័ ទីខូ ដេល។

១៩

សារ យីស៊ូ ប៉ាត័ សាខេ

១ កេះណោះ យីស៊ូ ទីល ប៉ាក់ មៀង យេរីខូ ចាក តាត់ ពីង អន់ តិក៍ មៀង។

២ កា ទី កាម៉ាក ម៉ោញ ដួវ សិច សាខេ ឡាក់ ម៉ែត មូត អ្សក់ វ៉ា បៃ អ៊ែ ទី វ៉ាស អំប៉ាស អៀង។

៣ អ៊ែ ខំ ហៃ បិច ប័ប យីស៊ូ ណោះ នីចម ហះកា អ៊ែ ហៃ អូ ប័ប អុះ ខង ទី ប៉ាណូស អៀង តាឡាមី ខង អ៊ែ កា ចិ កាតេ ឡឹង ព្ន។

៤ ទីល នីណោះ អ៊ែ កា សាតាក់ ឡាក់ ប៉ាក់ ម៉ាត់ ពូ កេះណោះ ហាវ ពីង តើម អ៊ឹង បិច កា ហៃ ប័ប យីស៊ូ ខង យីស៊ូ ចឹង ចាក ទ្រង ណោះ។

៥ ប៉ាក់ យីស៊ូ ទីល ចារ ណោះ អ៊ែ ងើយ ហៃ ប័ប សាខេ កេះ ណោះ អ៊ែ កាប ជា «អី សាខេ ដីវ ប្រ្រាល់ ខង ដាវ អា អាញ ចឹង ឡាក់ ចាចាក ប៉ាក់ ហី អីស»។

៦ សាខេ កា ប៉ាន់តាន ដីវ លូ ហាប យីស៊ូ ទីប ទី ពុត ហោក រ គំ។

៧ ផះ កាំឡាំង អៀង ប័ប នីណោះ អន់ខៃ កាប វ៉ាបិក វ៉ាចប កា យីស៊ូ ជា «ហៃ អ៊ែ អា ឡាក់ ចាចាក ប៉ាក់ ហី ប៉ាណូស អូ ដា គំ»។

៨ សាខេ អ្សវ អន់តាវ លូ កាប លូ យីស៊ូ ជា «ហៃ ពី តាំង ឡា អាញ ចឹង អ្សក់ វ៉ាស អំប៉ាស ម៉ះ អាញ ទងតិគី ដែក អន់ កា មូត ថុក ញ៉ាក។ ជា អាញ អ្សក់ វ៉ាបៃ ឡឹង ពូ អៀង តា ឡាមី ណោះ អាញ ចឹង សឹង កា ពូ កាណាគី អ៊ែ ម៉ោញ អាញ ចឹង សឹង ប្រ្រាន់»។

៩ យីស៊ូ រះ កា អ៊ែ ជា «ដាវ អា ប្រ្រ្រះ តង ខាប ខូ ហី អា កេះ ខង អ៊ែ អា កា ផ្ទង់ វ៉ាច អាប្រ្រាហាំ ដេល

១០ ខង ប៉ាណូស អាញ ពីះ ភៀ ណាំង លូ តង ប៉ាណូស បក់ ហ៊្យង ហ្សើត»។

សារ ប៉ាន់ដឹប ឡឺង សាដាច់ ប៉ាហ្វ្រី លៀន ពីង ទុច

១១ ម្ចាស់ បក់ សាំយ៉ាង សារ យីស៊ី រ៉ះ ណោះ អន់ខែ សាមីក៍ កា សារ រ៉ាងហៃ រ៉ាងខ្យា ម៉ះ ប្រ្រឹះ ចឹង តាំបាង អន់ ប៉ប័ ស្រីសៗ ឡូត ខង យីស៊ី ចាក ក្យាម៍ ចឹង ទីល មៀង យេរូសាឡឹម កេះ ខ អា ហង បះ អើ កាប ប៉ាន់ដឹប លូ សារ ម៉ោញ ណាវ។

១២ អើ ផា «ទី កាម៉ាត បក់ ប្រ័តី កាន វ៉ាតិស។ អើ ឡា ប៉ាត់ ប៉ា ថេត ចាំងហាយុត ភៀ ឡា ហៀន ប្រ័តី សាដាច់ កេះណោះ អើ ចឹង សីត ណាវ រ៉ាងហៃ រ៉ាងខ្យា ពូ។

១៣ អន់ទ្រួល ឡឺង អើ ចឹង ចាក អើ អើ ម្ចាស់ ទុច ១០ ដូវ កេះ ណោះ អន់ លៀន ម៉ោញ ដូវ ១០០ កាក់ * លូ រ៉ះ ផា "ហត់ លៀន អា អន់ដឹស អ្យក់ ចាក ណាំង សា ពិ លើយ ទីល អាញ សីត ទៀ"។

១៤ ហះកា ប៉ាសុន អើ ណោះ ពូ អូ ណិស កា អើ អុះ ពូ ប្រើ ម្ចាស់ ឡា ប៉ាតាង ប៉ាសុន ឡា ពួយ អើ អន់តីត ភៀ រ៉ះ កា ពូ ផា "ញីន អូ បិច អន់ ប៉ាណូស អា ប្រ័តី សាដាច់ រ៉ាងហៃ រ៉ាងខ្យា ញីន អុះ"។

១៥ ប៉ាត់ អើ ហៀន ប្រ័តី សាដាច់ ណោះ កេះៗ អើ សីត ប៉ាត់ ស្រុក អើ ទៅ ណាវ។ អើ ពីះ អើ ម្ចាស់ ទុច ឡាក់ អើ ទី អន់ លៀន ណោះ កេះណោះ អំបញ្ច ភៀ បិច អូ អន់តត់ ផា ម៉ោញ ដូវ ៗ ចាក ណាំង សា ទី កាំឡៃ ប៉ុប ចំ។

១៦ ទុច បក់ ពីះ អន់ ទ្រួល ឡឺង ពូ អើ ម៉ុត រ៉ះ ផា "ពី តាំង ឡា លៀន អីស អន់ ពេ អាញ ទី កាំឡៃ ១០០០ កាក់ ណាវ"។

១៧ សាដាច់ តើល ផា "អីះ ដាក់ កេះ ទុច ដាក់ ត្រង់។ ញន

* ១៩:១៣ ១៩:១៣ ១០០ កាក់ រៀត គុល «១០ មីណា» យី ប្រាក់ ៤ កាឡ។

អីស ទី ពុត ដាក់ ត្រង់ ឡើង ង៉ារ ចិ អា ហាក់ អីស រាំង ហៃ រាំង ខ្យា មៀង ទិ អញ្ជើ ជីត អា ឡុក ពិ"។

១៨ កេះណោះ ទុច ទី ពៀរ ម៉ុត រ៉ះ ផា "ពី តាំង ឡា លៀន អីស អន់ ពៃ អាញ ទី កាំ ឡៃ ៥០០ កាក់ ណារ៉ូ"។

១៩ សាដាច់ តើល ផា "ហាក់ អីស រាំង ហៃ រាំង ខ្យា ប៉ាតាម មៀង ឡុក ពិ"។

២០ កេះណោះ ទី ទុច ម៉ោញ ណារ៉ូ អ៊ែ ម៉ុត រ៉ះ ផា "ពី តាំង ឡា អា លៀន អីស អន់ កា អាញ ពៃ អាញ កាតូត រាំង ដាប់ ពីង អញ្ជើ ស៊ែង

២១ ខង អាញ កាចាំង អ្សក កា អីស ខង អីស កាឡីស កាញ ខាក់។ អីស អ្សក កាណាតី ញ៉ា ឡាក់ អីស អូ ទី ប្រីតី លូ អីស ច្រូតី អ្សក ពៀ ឡើង មីរ ឡាក់ អីស អូ ទី សាមូល តប់"។

២២ ណោះ អ៊ែ កាប កា ទុច ណោះ ផា "អី ទុច អូ ដាក់ អាញ ចឹង ចែត ថូត អីស ពួយ ប៉ានីរ អីស កាប អា ហង ខង អីស អូ កេះ កា អាញ ឡាក់ ប៉ាណូស កាឡីស កាញ កាខាក់ លូ អាញ អ្សក កាណាតី ញ៉ា ឡាក់ អាញ អូ ទី ប្រីតី លូ អាញ ច្រូតី អ្សក ពៀ ពីង មីរ ឡាក់ អាញ អូ ទី សាមូល តប់"។

២៣ ទីល នីណោះ ញ៉ា ត្រក់ អីស អូ អ្សក លៀន អាញ អា អន់ កា ពូ បុល ម៉ាក់ ទី ក្យង់។ ទីល ប៉ាក់ អាញ សីត កេះ ណោះ អាញ ចឹង ទី លៀន អាញ អា ទីប គុល ទីប ក្យង់"។

២៤ កេះណោះ អ៊ែ ប្រើ មូត បក់ អ៊ែ រណោះ ផា "ហាក់ អន់ ដីស អ្សក លៀន ឡើង អ៊ែ អា ឡាក់ អន់ កា បក់ ទី ១០០០ កាក់ តោ ឡុក"។

២៥ ហះកា មូត ណោះ តើល ផា "ពី តាំង ឡា ប៉ាណូស ណោះ

អើ ទី ១០០០ កាក់ កេះ"។

២៦ អើ តើល ម្ចាស់ ណោះ ជា "អាញ ប៉រ រ៉ះ កា អន់ដីស ផា ញ៉ៃ ទី អៀង កេះ អើ ចឹង ត្រង់ ទី អៀង ធម្ម ណារូ ហះកា ញ៉ៃ អូ ទី ពូ ចឹង អ្នក ឡាច់ កាណាគី ញ៉ៃ ឡាក់ អើ ទី ប៊ីត ប៊ីត ណោះ ដេល។

២៧ ម៉ោញ ណារូ ម្ចាស់ តាមីរ ឡាក់ អូ បិច អន់ អាញ រ៉ាំងហៃ រ៉ាំង ឡា អន់ខៃ ណោះ ហត់ ប៉ាណាំ អន់ខៃ ពី៖ ប៉ាក់ អាញ អា កេះ ណោះ ប៉ាន់តៅ អ្នាត អន់ខៃ ពិ"»។

សារ យីស៊ូ ម៉ុត ពីង មៀង យេរូសាឡឹម

២៨ ប៉ាក់ យីស៊ូ រ៉ះ សារ ទិ អា កេះ។ អើ ចាក ណារូ ឡាក់ ប៉ាក់ មៀង យេរូសាឡឹម។

២៩ អើ ចាក ក្បាម ចឹង ទីល ស្រុក បេតផាសេ លូ ស្រុក បេត ថានី ឡាក់ អៃ ហះ ដុង ប៉ានីម ឡាក់ អន់ សិច ផា ប៉ានីម តើម អូ លេវ។ កេះណោះ អើ ប្រើ សី៖ អើ ញ៉ៃ ដូរ ចាក អន់ទ្រួល

៣០ លូ រ៉ះ ផា «ហត់ ចាក ម៉ុត កាណាង ស្រុក ប៉ាក់ ម៉ាត់ តោ ទីល ប៉ាក់ ណោះ អន់ដីស ចឹង ប័ប លៀ ប៉ាញ តាម ម៉ោញ កាតុ ពូ កត់ ហះ ចារ ណោះ។ លៀ ណោះ បើ តាន់ ទី បក់ ញ៉ៃ ជិះ អុះ។ អ្នក អន់ដីស រ៉ីស អ្នក ឡាក់ ប៉ាក់ អា។

៣១ ផា ទី ពូ អំបញ្ច ផា "ញ៉ៃ ត្រង់ អន់ដីស រ៉ីស អ្នក លៀ អា?" ត្រង់ រ៉ះ ផា "ពី តាំងឡា ញីន តងកាន អើ"»។

៣២ ម្ចាស់ ញ៉ៃ ដូរ ឡាក់ អើ ប្រើ ណោះ កា ចាក ឡាក់ ប័ប ឡាក់ កា អើ រ៉ះ តាទីច។

៣៣ ផះ អន់ខៃ រ៉ីស លៀ ណោះ តាំងឡា អើ អំបញ្ច ផា «ញ៉ៃ ត្រង់ អន់ដីស រ៉ីស លៀ ញីន នីអៀ?» ៣៤ អន់ខៃ តើល ផា «ពី

តាំងឡាញ៉ិន តងកាន អើ»។

៣៥ កេះណោះ អន់ខែ ទុង លៀ ណោះ ជិន អន់ កា យីស៊ូ លូ រ៉ូ ស អាវ ត្រាក់ ពីង អង់កក់ លៀ អន់ យីស៊ូ ជិះ។

៣៦ ផះ យីស៊ូ ចាក ណោះ ទី កាំឡាំង អៀង រ៉ូស អាវ ត្រាក់ ពីង ទ្រង់។

៣៧ ប៉ាក់ យីស៊ូ ចាក រទ្រង់ ជីវ ឡឹង ប៉ានីម តើម អូលេវ ក្យាម ចឹង ទីល មៀង កេះ ម្នត សិះ អៀង ដូវ ហោក រ៉ត់ ទិឌូ លូ កាប ប៉ានេ ប្រ្រៈ ម៉ៃៗ ឡឹង សាវ អំរ៉ាញ អីញ ទិណោះ ឡាក់ អន់ខែ ទី ប៉ប៉។

៣៨ អន់ខែ កាប ផា «អន់ ប្រ្រៈ ប៊កកាតយ័ ជិន អន់ សាវ ដាក់ កា សាដាច់ ឡាក់ ពីះ ប៉ាតាង អើ។ អន់ សាវ សាណុក សាវ៉ាក ឡាក់ អ្នែ ពីង ប្ល្ល័ង។ ពិ ពិន ប៉ានេ ប្រ្រៈ ប៊កកាតយ័ អ្នែ ពីង ប្ល្ល័ង ចាំងហ៊ិត កាខាក់»។

៣៩ កាណុង កាំឡាំង អៀង ណោះ ទី ម្នត ផាវ៉ាស៊ី អន់ដា រ៉ះ លូ យីស៊ូ ផា «អី ណោយូ អីស ទីប ម្នត សិះ អីស អន់ អន់ខែ អ្នែ វ៉ា ង៉ាប់ ណើ»។

៤០ ហះកា យីស៊ូ កាប ផា «អាញ ប៉រ រ៉ះ កា អន់ដីស ផា ម្នត អា អ្នែ វ៉ាង៉ាប់ ណោះ អំហ្គោ ឡុត ចឹង តាំងហើ តាង អន់ខែ»។

៤១ ប៉ាក់ យីស៊ូ ចាក ក្យាម ចឹង ទីល កេះ អើ ប៉ប៉ មៀង យេរូសាឡឹម លូ ញ៉ា ឡាងត កា មៀង ណោះ ផា

៤២ «អី មៀង យេរូសាឡឹម ដាវ អា អាញ ប៉ុច កា អន់ដីស អន់ហ្គាល់ សាវ ឡាក់ ប្រ័ត អន់ ទី សាវ សាណុក សាវ៉ាក ហះ កា សាវ ណោះ អន់ដីស អូ ប៉ប៉ កេះ។

៤៣ ប៉ាក់ យ៉ាំង តោ ទៀ ចឹង ទី ម្នត តាម៊ីវ អន់ដីស ចឹង ពីះ ពូន

តែ: រឹង ជុំ ម្យ៉េង អន់ដីស លូ ចឹង សាំងកាត់ អន់ដីស គ្រឹប ចារ។

៤៤ ពូ ចឹង ថាំឡាយ ម្យ៉េង អន់ដីស អន់ វ៉ាយ រ៉ាំ ទី ទីប អន់ដីស អា ដេល។ ពូ ចឹង អូ អន់ អំហ្គោ ចំ អ្នែ អំបាំង គួប ណារ៉ូ ហង កាណុង ម្យ៉េង អន់ដីស អា ខង ប្រ្រឹះ ពី: តង់ អន់ដីស កេះ ហះ កា អន់ដីស អូ អូ អន់តត់ អុះ»។

៤៥ ផ: យីស៊ូ ចាក ម៉ុត កាណុង ចារ រោង វ៉ាម៉ះ កេះ អែក កា ទ្រុះ ឡាច មូត បក់ អ្នែ ប្រូ ប្រី

៤៦ លូ កាប កា ពូ ផា «កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី ប្រាត់ រះ ផា "ហី អាញ យី ចារ សាំរ៉ាប់ ម៉ន អែក អាញ"† ហះកា អន់ដីស អ្យក់ ហី អា ប្រឹគី ចារ មូត អន់តុង អន់ទូក ‡»។

៤៧ យីស៊ូ អ្នែ បាំង ហៀន ពូ កាណុង ចារ រោង វ៉ាម៉ះ រប់ ដាវ ហះកា មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ មូត ណែយូ បាំង ហៀន ចាបាប់ លូ មូត ម៉ែត ណាំផា ប៉ាសុន អន់ខែ ខំ ណាំង ទ្រុង ប៉ាន់ តោ អែក។

៤៨ ហះកា អន់ខែ ណាំង ទ្រុង ចឹង ប្រឹគី កា អែក អូ ទី អុះ ខង ទី មូត ប៉ាសុន អៀង អ្នែ សាំយ៉ាំង យីស៊ូ បាំង ហៀន លើយ។

២០

១ ទី ដាវ ម៉ោញ ផ: យីស៊ូ អ្នែ បាំង ហៀន លូ រះ សារ ដាក់ កា មូត ប៉ាសុន ពីង ចារ រោង វ៉ាម៉ះ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លូ មូត ណែយូ បាំង ហៀន ចាបាប់ ទីប មូត ក្រាត់ រ៉ាំងហៃ ម្យ៉េង កា ម៉ុត អន់ខូ ដេល។

† ១៩:៤៦ ១៩:៤៦ សារ អា ឡាច ឡឹង អេសាយ ៥៦:៧។ ‡ ១៩:៤៦ ១៩:៤៦ បំរហៃ យេរេម្យ ៧:១១។

២ ពូ អំប៊ញ អើ ជា «ប៉រ រ៉ះ ហៃ កា ញីន អីស ប្រ័គី ង៉ារ ទិ អា អេង អំរ៉ាញ ញ៉ា ? ញើ អន់ អីស ប្រ័គី ង៉ារ អា?»

៣ ហះកា យីស៊ូ តើល អន់ខៃ ជា «អាញ ប៉រ អំប៊ញ សារ ម៉ោញ ហះ អន់ដីស ដេល ហាក់ អន់ដីស រ៉ះ កា អាញ ហិ។

៤ ញើ ប្រើ យូហាន ប៉ាងហុំ ពូ ? ប្រ្ល័ះ ឡឹង ប្លែង ញ៉ា ប៉ាណូ ស ដោច ?»

៥ អន់ខៃ ពីកសា គូប ជា «ជា ពិន ជា ប្រ្ល័ះ ប្រើ វគី យូហាន ប្រ័គី ណោះ ណោះ យីស៊ូ ចឹង ជា កា ពិន "ទីល នីណោះ ញ៉ា ត្រ គំ អន់ដីស អូ សៀ អើ?"

៦ ជា ពិន ជា ប៉ាណូស ប្រើ វគី យូហាន ប៉ាងហុំ ពូ ណោះ កាំ ឡាង ប៉ាសុន ទិខ្ច ចឹង អ្យក់ អំហ្គោ ហិរ ប៉ាន់តៅ ពិន ឡូត ខង អន់ខៃ សៀ ជា វគី យូហាន ណោះ វ៉ាគីយ ប្រ្ល័ះ តាទីច»។

៧ អន់ខៃ តើល ជា អូ អូ កា ញើ ប្រើ វគី យូហាន ប៉ាងហុំ ពូ ណោះ។

៨ កេះណោះ យីស៊ូ កា តើល អន់ខៃ ជា «អាញ កា អូ រ៉ះ កា អន់ ដីស ដេល បក់ អន់ អាញ ប្រ័គី សារ ទិ អា»។

សារ កាប ប៉ាន់ដីប ឡឹង សារ ពូ រ៉ាងហៃ មីរ ប្លែ អង់កាច

៩ កេះណោះ យីស៊ូ រ៉ះ សារ កា កាំឡាង អៀង អើ កាប ប៉ាន់ដីប ជា «ទី កាម៉ាក់ ម៉ោញ ដូរ ប្រ័គី មីរ តប់ ប្លែ អង់កាច កេះណោះ អើ អន់ ពូ រ៉ាងហៃ ជេក។ ឡែង ឡឹង ណោះ អើ ចាក ឡា ប៉ាក់ ស្រុក ចាំងហាយុត អៃ ប៉ាក់ ណោះ តុត ទុញ។

១០ ប៉ាក់ ទីល មុន អ្លេះ ប្លែ អង់កាច កេះ តាំងឡា មីរ ណោះ ប្រើ ទុច អើ ម៉ោញ ដូរ ឡា ប៉ាក់ មូត រ៉ាងហៃ មីរ អើ ណោះ ភៀ

អ្យក់ ចានែក ម៉ះ អែរី ហះកា ម្នត រាំងហៃ ម៉ែរ ណោះ រ៉ុប ពីត ទុច អែរី កេះណោះ តាំងហ្សិត អន់ អែរី សីត តី តាដោះ។

១១ តាំងឡា ម៉ែរ កា ប្រើ ទុច ម៉ៅញ ដូរ ឡាំ ណារ៉ូ។ ហះកា ម្នត បក់ រាំងហៃ ម៉ែរ ណោះ រ៉ុប ពីត លូតៈ បាស្យាប កាប អូដាក់ តាំង ហ្សិត អន់ អែរី សីត តី តាដោះ ណារ៉ូ។

១២ តាំងឡា ម៉ែរ កា ប្រើ ទុច ម៉ៅញ ដូរ ណារ៉ូ ឡាំ លឹក ទី ប៉ៃ ង។ ហះកា ម្នត បក់ រាំងហៃ ម៉ែរ ណោះ រ៉ុប ពីត ទុច ណោះ ទីល ឡាកា កេះណោះ អូស អ្នត ប៉ាក់ អន់ ទ្រីល ម៉ែរ។

១៣ តាំងឡា ម៉ែរ យឹត ជា "នីចម៍ អាញ ចឹង ត្រក់ ប្រើ ណារ៉ូ អា យី អាញ ចឹង ប្រើ គន ឡាក់ អាញ បិច ឡុត ឡាំ ណារ៉ូ ម៉ៅញ ទង អា។ ណោះ អន់ខែ ចឹង អ្សល កូត កា អែរី ហង តាម ហៃ"។

១៤ ហះកា ម្នត បក់ ក្យាក់ រាំងហៃ ម៉ែរ ណោះ សាត់ អន់ខែ ប៉ប គន អែរី ណោះ អន់ខែ កាកាប លូ គូប ជា "បក់ អា ហង ចឹង អ្ស ក់ ប៉ាដក់ ប៉ាជៀ ម៉ែរ អា! ពិ ពិន ប៉ាន់តោ អ្នត អែរី ម៉ាក់ ចឹង ទី ម៉ែរ អា កា ពិន"។

១៥ អន់ខែ កា រ៉ុប គន តាំងឡា ម៉ែរ ណោះ ទុង អូស អ្យក់ ឡាំ ប៉ាក់ អន់ ទ្រីល ម៉ែរ ប្លៃ អង់កាច ណោះ ហង កេះណោះ ប៉ាន់ តោ អែរី។ ទីល នីណោះ តាំងឡា ម៉ែរ ចឹង ប្រើ គន ណោះ អន់ខែ ណោះ?

១៦ យី អែរី ចឹង ឡាំ ប៉ាន់តោ ម្នត បក់ រាំងហៃ ម៉ែរ ណោះ ហង កេះណោះ អន់ កា ពូ អន់ទៀត ណារ៉ូ រាំងហៃ ជែក ម៉ែរ អែរី ណោះ»។ ប៉ាក់ កាតាំង សារ ទីណោះ កេះ អន់ខែ កាប ជា «ជែ អន់ ប្រើ អន់ សារ នីណោះ កើត ពិ»។

១៧ កេះណោះ យីស៊ូ ហៃ អន់ខែ លូ កាប ជា «សារ កាណុង ផាប់ ប៉ានីវ ប្រើ ទី ច្រាក់ រ៉ះ ជា "អំហ្គា ឡាក់ ម្នត វ៉ាគីយ ហី ហីវ

អ្នកត កិញអៀ អា កេះ អំហ្គោ សាំខាន់ ឡឹង ពូ"*។ សារ អា ពូ បិច កាប ឡឹង សារ ញ៉ា ?

១៨ ញ៉ា ឡិ ត្រង់ ពីង អំហ្គោ អា ប៉ាណូស ណោះ ចឹង ឡាក ឡាកាច់ ខូច ខាច ខាក់ ឡូត ហះកា ជា អំហ្គោ អា ឡិ ត្រង់ ពីង ប៉ាណូស ចំ អំហ្គោ ចឹង ក្លាញ៉ា អើ តោ ឡូត»†។

១៩ ផះ ណោះ ម្នួត ម៉ែត ក្រាក់ វ៉ាម៉ះ ប្រ្រឹះ លូ ម្នួត ណែយ បាំង ហៀន ចាបាប អន់ខែ ណាំង ទ្រង បិច រុប យីស៊ូ ឡូត ខង អន់ ខែ អូ អន់តត់ ជា យីស៊ូ កាប សារ ណោះ យី កាប ប៉ាន់តាំង កា អន់ខែ ហះកា អន់ខែ អ្នក កា ម្នួត ប៉ាសុន។

សារ ម្នួត ជាវ៉ាស៊ី លូ សាខុស៊ី ណាំង សារ លូ យីស៊ូ

២០ ទីល នីណោះ អន់ខែ ប្រើ គូប អន់ខែ ប៉ាឡម៉ ប្រឹក ប៉ាណូស ដាក់ ត្រង់ អ្នែ ចាំ ហៃ យីស៊ូ កៀ បិច កា កាតាំង អើ កាប យច ម៉ាក់ ចឹង ទី រុប អញ្ជើន កា ម៉ែត វ៉ាំងហៃ ខេត ឡាក់ ចឹង អូ តាត់ ស៊ុន សារ។

២១ អន់ខែ តាត់ អំប្រឹក កាប ដាក់ លូ យីស៊ូ ជា «អី ណែ យូ ញីន អូ អន់តត់ ជា គ្រឹប សារ អីស កាប អន់តត់ ប៉ាតោ ទិ ណោះ ស៊ុត កា ត្រង់ តាទីច អីស អូ អ្សិល អូ កូត បក់ ញ៉ា អុះ យី អីស បាំងហៀន ព្វយ សារ ប្រ្រឹះ ដាក់ ត្រង់ តាទីច។

២២ នីចម ចាបាប ប្រ្រឹះ អន់ ប ពិន សឹង វ៉ាបៃ អន់ កា សាដាច់ តិស រ៉ុម ណោះ ?»

* ២០:១៧ ២០:១៧ សារ អា ឡាច់ ឡឹង ផាប អញ្ជើសី ប៉ានេ ប្រ្រឹះ (ទំនុក/តម្កើង) ១១៨:២២។ † ២០:១៨ ២០:១៨ សារ អា យីស៊ូ កាប ញ៉ា ឡឹង ឡាកោ អើ ទៅ ឡាក់ អំហ្គោ ដាក់ ណោះ។

២៣ យីស៊ូ ហ្លួងឡើង ពុត ពៀក ប៉ាញ៉ា ប្ល័យ អន់ខែ ណោះ បះ អែរី កាប ផា

២៤ «ប៊ីះ អន់ កា អាញ ហៃៗ លៀន ណោះ ម៉ៅញ កាក់» កេះ ណោះ អែរី អំបញ្ច ផា «ហ៊ុប ញៀ សិច ញៀ ពីង កាក់ អា?» ពូ តើល ផា «ហ៊ុប លូ សិច សាដាច់ តីស រ៉ូម»។

២៥ យីស៊ូ រះ កា អន់ខែ ផា «ទីល នីណោះ កាណាគី ញ៉ា ឡាក់ វ៉ាស ម៉ះ សាដាច់ រ៉ូម មប កា សាដាច់ រ៉ូម ទៅ ពិ ហះកា កាណា គី ញ៉ា ឡាក់ ម៉ះ ប្រ្លឹះ មប កា ប្រ្លឹះ ទៅ ដេល»។

២៦ ទីល នីណោះ អន់ខែ ណាំង សារ យច អូ ទី អុះ ផះ យីស៊ូ កាកាប ហះ ម៉ាត់ កាំឡាំង អៀង ណោះ។ អន់ខែ អែរី គ្រីយ ទីប ញ្ញម ខាក់ កា សារ យីស៊ូ កាប ណោះ។

២៧ ទី មួត សាខូស៊ី បក់ អន់ដា ពីះ ប៉ាក់ ចារ យីស៊ូ អន់ខែ ណោះ អូ សៀ ផា ប៉ាណូស តៅ កេះ អូ រ៉ុស សីត ណារ៉ូ អុះ

២៨ បះ អន់ខែ អំបញ្ច លូ អែរី ផា «ណែយ ញ៉ា វគី ម៉ូសេ ទី ច្រា គំ រះ ផា បក់ ចំ អ្យក់ កាម៉ាញ កេះណោះ តៅ ផា បើ តានី ទី គន ត្រគ់ ផែម ថាអុះ ណារ៉ូ អន់ ទី អែ ភៀ បាំងកើត គន តូ ផ្លង់ វ៉ាច អន់ កា ម៉ី អែរី †។

២៩ ប៉ាន់ដីប ផា ទី អុះ ម៉ី កាម៉ាក់ តាំប៊ើះ ដូរ ម៉ី ឡោងទ្រៀ អែរី ទី កាម៉ាញ កេះណោះ អែរី តៅ ហះកា បើ តានី ទី គន អុះ។

៣០ កេះណោះ អុះ អែរី ទី ម៉ៅញ ទី អែរី ឡុត អែ អែរី ណោះ ហះកា តៅ និះទៅ ដេល។

៣១ កេះណោះ អុះ អែរី ទី ពៀរ កា និះទៅ ដេល។ ទី អុះ ម៉ី អន់ ខែ តាំប៊ើះ ដូរ ណោះ កា ទី អង់កាន់ ណោះ ទិខូ ហះកា តៅ ទី

† ២០:២៨ ២០:២៨ ប៉រ ហៃ សារ អន់ ចាបាប់ លឹក ទី ពៀរ (ចេទិយ/កថា) ២៥:៥-១០។

អន់ខែ ណោះ ហង បើ តានី ទី គន និះទៅ ដេល។

៣២ អន់តីគ ឡឹង ណោះ អង់កាន់ ណោះ កា តៅ និះទៅ ដេល។

៣៣ ទីល នី ណោះ ប៉ាក់ ទីល ដាវ ប៉ាណូស តៅ រ៉ីស សីត ទៀ អង់កាន់ ណោះ ចឹង ទី កា ពៀ ខង អុះ ម៉ី អន់ខែ ទិ តាំប៉ើះ ដួវ ទី អង់កាន់ ណោះ និះទៅ ដេល ?»

៣៤ យីស៊ូ តើល អន់ខែ ជា «ប៉ាណូស ពីង អង់កក់ តេះ អា ពូ អូ ដឹង ទី ក្លោ ទី កាម៉ាញ

៣៥ ហះកា ទិ បក់ ប្រ្លឹះ បិកកាតយ័ ប៉ាញ្ញ ពុត តាក់ អង់រ៉ីស សីត តែង ម៉ាត់ ទៀ អន់ខែ អូ អូ ទី ក្លោ ទី កាម៉ាញ ណារ្ណ អុះ

៣៦ ខង អន់ខែ អូ អូ តៅ ណារ្ណ ហង យី អន់ខែ ឡាក់ កា មូត បិយ ប្រ្លឹះ អន់ខែ កា គន ប្រ្លឹះ ដេល ខង អន់ខែ ទី រ៉ីស សីត ណារ្ណ កេះ។

៣៧ សារ ប៉ាណូស តៅ រ៉ីស សីត អា យីះ ម៉ូសេ កា ទី ច្រាក់ រះ ដេល យី កាណុង សារ ប្រ្លឹះ កាប ឡឹង អុញ សា ប៉ោម ម៉ូសេ អ៊ែ អើ ប្រ្លឹះ បិកកាតយ័ ជា ប្រ្លឹះ ឡាក់ រាំងហៃ អាប្រាំហាំ លូ អ៊ីសាក់ លូ យ៉ាកុប ៩។

៣៨ ប្រ្លឹះ បិកកាតយ័ អូ ត្រក់ ប្រ្លឹះ ឡាក់ រាំងហៃ ប៉ាទ្រូ អុះ យី ប្រ្លឹះ រាំងហៃ ប៉ាណូស រ៉ីស ខង សាំរ៉ាប កា ប្រ្លឹះ ប៉ាណូស ទិ ខ្ន ស៊ុត កា អ៊ែ រ៉ីស»។

៣៩ ទី មូត ណែយូ បាំងហៀន ចាបាប់ បក់ អន់ដា តើល ជា «ណែយូ អីស កាប ណោះ ត្រក់ ខាក់»។

៤០ កេះណោះ ពូ អូ ខិន អំប៉ញ្ញ អ៊ែ ឡឹង សារ ញ៉ា ណារ្ណ ហង។

៤១ យីស៊ូ អំប៉ញ្ញ ពូ ជា «ញ៉ា ត្រក់ ពូ កាប ឡឹង សារ បក់ ប្រ្លឹះ

§ ២០:៣៧ ២០:៣៧ សារ អា ឡាច់ ឡឹង សារ ឡាច់ (និក្ខមនំ) ៣:៦។

រឿស អន់ ប្រឹក្សា សាជាថ្ម ណោះ ជា សាជាថ្ម ដារីត យី រតី បិក អើ ?

៤២ ខង សាជាថ្ម ដារីត ណោះ ហង ទី ប្រាក់ រ៉ះ កាណុង ផាប់ អញសើ ប៉ានេ ប្រ្លះ ផាះ

"ប្រ្លះ បិកកាតយី កាប លូ ពី តាំងឡា អាញ ជា
'ហក់ អ្នែ ពីង ចារ អំរាញ តែង សាម៉ា អាញ

៤៣ ក្បាត់ អាញ ចឹង ពីត តាម្មីរ អីស អន់ អ្នែ អន់តេះ តាំប៉ាង ដុង អីស' " * ។

៤៤ ជា សាជាថ្ម ដារីត អើ អើ បក់ ប្រ្លះ រឿស អន់ ប្រឹក្សា សាជាថ្ម ណោះ ជា ពី តាំងឡា នីអៀ កេះ ញ៉ា ត្រត់ ពូ ជា សាជាថ្ម ដារីត យី រតី បិក អើ នីណោះ ? » ។

៤៥ កេះណោះ យីស្និ រ៉ះ លូ មូត សិះ អើ កាំឡាំង អៀង កា អ្នែ សាំយ៉ាំង ដេល

៤៦ អើ ជា «ប៉រ ឡាវាំង ឡាកោ លូ មូត ណោយូ ប៉ាំងហៀន ចា បាប់ អន់ កាខាក់។ អន់ខែ ខុ ពៀត អារ តិស អ្នឹង លូ ចាចាក ពីង តាឡាត បិច កា ពូ កាបុប សាំប្លះ អន់ខែ។ ជា អ្នែ ពីង រោង ចារ ពូ លូម ណាំង ដឹង ចារ ដាក់ សាំ លីន ឡឹង ពូ ជា អ្នែ ប៉ាក់ ចារ អែត សា ណាំង ដឹង ចារ ក្រាត់ បក់ កានីត លីន ឡឹង ពូ ដេល។

៤៧ អន់ខែ ណោះ ខុ លោប អ្សក់ រ៉ាស អំប៉ាស ម៉ះ មូត អង់ កាន់ អន់ត្រាំ អន់ទ្រុះ លូ តាំប្រឹក្សា ម៉ន់ ទុញៗ ខាក់ ដេល។ អន់ ខែ ណោះ ចឹង ត្រត់ ថូត ក្លាំង លីន ឡឹង ពូ » ។

* ២០:៤៣ ២០:៤៣ សារ អា ឡាច់ ឡឹង ផាប់ អញសើ ប៉ានេ ប្រ្លះ (ទំនុក/តម្កើង) ១១០:១។

២១

សារអង់កាន់ អន់ត្រោ ចែក លៀន មប អន់ កា ប្រ្លឹះ

១ ផ្ទះ ណោះ យីស៊ូ ហែ បំបី ម្នាក់ ប្រ្លឹះ ប៉ាតូរង់ ចែក លៀន មប អន់ កា ប្រ្លឹះ។

២ អើ កា បំបី អង់កាន់ អន់ត្រោ ថុក ញ៉ាក ម៉ោញ ដូរ អ្នក លៀន ដឹង ពៀរ ច្បឹម * ចែក ដេល។

៣ កេះណោះ យីស៊ូ កាប ផា «អាញ បំរ រ៉ះ កា អន់ដីស តាទីច ផា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា អើ ទី ចែក លៀន អៀង ឡឹង ពូ

៤ ខង កាំឡាំង អន់ទៀតៗ អ្នក ចែក ដឹង លៀន អន់ខែ សល់ មប អន់ កា ប្រ្លឹះ ហះកា អង់កាន់ អន់ត្រោ ថុក ញ៉ាក អា អ្នក ទី លៀន ឡាក់ អើ តងកាន ខាក់ ភៀ សិម ឡាកោ អើ អ្នក មប អន់ កា ប្រ្លឹះ ដេល»។

សាររោង រ៉ាម៉ះ ចឹង រ៉ាយ រ៉ា លូ យីស៊ូ ចឹង ជីវ ណាវ

៥ ទី បក់ អន់ដា ផ្ទះ អ្វី ប៉ានេ រោង រ៉ាម៉ះ ឡាក់ ពូ ប្រឹក លូ អំហ្គោ ដាក់ ឡាយ៉ាម លូ កាណាគី អន់ទៀតៗ ឡាក់ ពូ ទី អ្នក ចែក មប អន់ កា ប្រ្លឹះ។ យីស៊ូ កាប ផា

៦ «រោង រ៉ាម៉ះ លូ ហី ឡាក់ អន់ដីស បំបី ទី អា ប៉ាក់ ទីល ដាវ អន់តីត ទៀ ពូ ចឹង តាត់ អំពូក រ៉ាយ រ៉ា ទី ហង អូ ទី អំហ្គោ ចំ ចឹង អ្វី អំបាំង គូប អើ ណាវ ហង»។

* ២១:២ ២១:២ ច្បឹម ពៀត គុល «ឡិបតា»។ ១២៨ ឡិបតា សាម៉េ លូ ម៉ោញ ខែណារី។ ម៉ោញ ខែណារី យី ខា ប្រឹក គូលី ម៉ោញ ដាវ។

៧ អន់ខែ អំបញ្ច អើ ជា «អី ណែយូ សារ អា ចឹង កើត ពី៖ ដាវ ចំ? ប៉ាក់ សារ អា ក្យាម៍ ចឹង កើត ទីល ទៀ ទី កាណាគី ញ៉ា អន់ ជា ចឹង ប្រឹក្ច អន់ អូ អន់ ហ្គាល់?»

៨ យីស៊ូ រ៉ះ ជា «អន់ ដីស ត្រត់ ឡាវាំង ឡា កោ កា ខាក់ ផៃ សៀ ពូ ឡា ប៉ាង ល់ អន់ ដីស អន់ ហៀត ឡា ចំ ឡឹង ប្រឹ៖ ខង ចឹង ទី ប៉ាណូស អៀង ចែក សិច ឡាក់ កា សិច អាញ ដេល អន់ ខែ ចឹង កាប ជា "អាញ អា ហង យីស៊ូ" លូ កាប ជា "ក្យាម៍ ចឹង ទីល ដាវ កេះ"។ អន់ ដីស ផៃ ព្យយ អន់ ខែ ដៃ!

៩ ផ៖ ចំ អន់ ដីស កាតាំង លៅ ជា ទី ពូ តាកុះ សាំង ខាម លូ ទី សារ វ៉ាចក់ វ៉ាចល់ អន់ ដីស ផៃ អ្សក ផៃ កាដើត ខង សារ ណោះ ត្រត់ កើត ពី៖ អន់ ទ្រួល នីណោះ ហង ហះកា សារ ឡុច ស្រីសៗ ណោះ បើ តានី ទីល អុះ»។

១០ កេះណោះ យីស៊ូ រ៉ះ កា អន់ ខែ ណារ៉ុ ជា «សុនសាត ម៉ៅញ ចឹង តាកុះ លូ សុនសាត ម៉ៅញ ប៉ាចេត ម៉ៅញ ចឹង តាកុះ លូ ប៉ា ចេត ម៉ៅញ ណារ៉ុ។

១១ ទីប ចឹង វ៉ាវ៉ៃត តេះ កេង ខាក់ លូ ប៉ាក់ ចារ អន់ ជា ចឹង កើត ឡាយុត ឡាំង វ៉ាញ ដេល លូ ចឹង ទី សារ អិត ពូ អៀង។ ចឹង ទី សារ អន់ ទៀតៗ ប្រឹក្ច អន់ អ្សក ទីប ចឹង ទី កាណាគី ពីង ប្លែង តាង ខាក់ កៀ ប្រឹក្ច អន់ អន់ ហ្គាល់ សារ ចឹង កើត ពី៖ ដេល។

១២ ហះកា អន់ ទ្រួល ឡឹង សារ ទិ អា ចឹង កើត ពី៖ ពូ ចឹង រ៉ុប អន់ ដីស លូ ចឹង ប្រឹក្ច អូ ដាក់ កា អន់ ដីស លូ អញ ជីន អន់ ដីស អន់ ពូ ចែក ថូត ពីង រ៉ោង លូ ពូ ចឹង រ៉ុប អន់ ដីស ចែក ខុក ដេល។ ពូ ចឹង ឡា ជីន អន់ ដីស អន់ សាដាច់ លូ មូត ក្រាក់ ណាំ ជា តាត់

ស៊ុន ញន កា អន់ដីស សៀ អាញ។

១៣ ហះកា សារ ណោះ ចឹង ប្រើគី អន់ កា អន់ដីស ទី ទ្រង ចឹង រះ សារ អាញ កា ពូ។

១៤ ទីល នីណោះ ត្រគ់ កាចាំង កាណុង ពុត ផា ដៃ យឹត អន់ ទ្រួល ឡឹង សារ ឡាក់ អន់ដីស ចឹង ត្រគ់ កាប ប៉ងកាន់ ឡាកោ ណោះ

១៥ ខង អាញ ចឹង ប្រើគី អន់ កា អន់ដីស ហ្សាំង សាឡាច់ លូ អូ កាប ណោះ លូ អូ អន់ ម្នត បក់ អូ ណិស អូ តើល ប៉ាតែក លូ អន់ដីស អុះ។

១៦ យៈ មើត ពី អុះ មី ផ្លង់ វ៉ាច់ គូប ចាង អន់ដីស ទៅ កា ចឹង អូ ត្រង់ កា អន់ដីស លូ អន់ខៃ ចឹង ឡាំ ជិន កាំឡាំង អន់ដីស បក់ អន់ដា អន់ កា ពូ ប៉ាន់តោ ដេល។

១៧ ប៉ាណូស ទិខ្ច ចឹង អូ ណិស កា អន់ដីស ញន កា សៀ អាញ។

១៨ ហះកា យៈ សក់ កល់ អន់ដីស ម៉ោញ កាសៃ កា ចឹង អូ ទី ហ៊្យង អុះ។

១៩ ញន កា អន់ដីស ដាម អត់ អន់ដីស ចឹង ទី អាញ រុស។

២០ «ហះកា ផា ដាវ ចំ អន់ដីស ប៉ប តាបល់ តាហាន ពីះ រឹង មៀង យេរូសាឡឹម ត្រគ់ អូ អន់តត់ ផា សារ ថាំឡាយ កាណុង មៀង អា ក្យាម ចឹង ទីល ហង។

២១ ផះ ណោះ កាំឡាំង បក់ អៃ កាណុង ខេត យូដា ត្រគ់ សា តាក់ ឡាំ អោន ប៉ាក់ ប៉ានឹម ពី កាប៉ាច់ កាំឡាំង បក់ អៃ កាណុង មៀង យេរូសាឡឹម ត្រគ់ សាតាក់ ឡាច់ អន់ ចាំងហាយុត ឡឹង មៀង អា ដេល លូ ដៃ អន់ ម្នត បក់ អៃ ប៉ាក់ មីវ ប៉ាក់ ស្រៃ អន់ខៃ

ម៉ត កាណុង មឿង ដេល

២២ ខង ដាវ ណោះ ឡាក់ ដាវ ប្រ្លឹះ បិកកាតយ័ ចែក ថូត ពូ ភឿ តាត់ អង់កេះ សារ ឡាក់ ទី ប្រាត់ រះ កាណុង ផាប ប៉ានីវ ប្រ្លឹះ។

២៣ ផៈ រ៉ាងរ៉ាង ណោះ មូត អង់កាន់ បក់ ឡាកោ គឿម លូ អង់ កាន់ រង គន កាសែត ចឹង ថុក ញ៉ាក ខាក់ ខង ពឹង ប៉ាថេត អា ចឹង កើត សារ ឡាក់បាក កាខាក់ ទីប ប្រ្លឹះ បិកកាតយ័ ចឹង អីក កា ប៉ាសុន អា។

២៤ អន់ខែ ចឹង តៅ ញុន កា ប្លា ដាវ លូ ពូ ចឹង អ្សក់ អន់ ខែ អន់ ប្រឹគី ទុថ ពូ គ្រីប សុនសាត អន់ទៀត។ កាប៉ាថ មឿង យេរូសាឡឹម អា សុនសាត អន់ទៀត ចឹង ថាំឡាយ លើយ ទីល កេះ សារ ពូ ណោះ។

២៥ «ផៈ ណោះ ដាវ ខែ សំឡុង ចឹង កើត តាងៗ ភឿ ប្រឹគី អន់ ពូ អន់ហ្គាល់ សារ ឡាក់ ចឹង កើត ពីះ។ ប៉ាណូស គ្រីប សុនសាត ពឹង អង់កក់ តេះ អា ចឹង ទី សារ ថុក ពុត ខាក់ លូ អូ អូ ចឹង យីត នីថម ញុន កាតាំង យឹង ទៀក សាឡឹត សាឡាយ រ៉ាងក្លាច។

២៦ ប៉ាណូស ទិខូ ចឹង អ្សត និះ អូ ហ្លង់ ប៉ាណូស ផៈ អន់ខែ យីត ឡឹង សារ ឡាក់ ចឹង កើត ទី ពឹង អង់កក់ តេះ អា ខង អំរ៉ា ញ អន់ទៀតៗ ពឹង ប្លែង † ចឹង រ៉ាន់ថើត។

២៧ ផៈ ណោះ ពូ ចឹង ប័ប ប៉ាណូស អាញ ចាក ពឹង កាម៉ល់ ទីប ទី អំរ៉ាញ លូ ទី តាតារ ក្លាក់ កេង ខាក់។ ‡

២៨ ប៉ាត់ សារ ទិ អា កើត ពីះ ទៀ ហត់ អន់ដីស ងើយ ហៃ ពឹង ប្លែង ខង សារ ប្រ្លឹះ ហ្វាយ អន់ដីស ក្សាម ចឹង ទីល ហង»។

† ២១:២៦ ២១:២៦ អំរ៉ាញ អន់ទៀតៗ ពឹង ប្លែង បក់ អន់ដា ផា កាណាត់ ពឹង ប្លែង ឡាក់ កា សំឡុង លូ ខែ។ ‡ ២១:២៧ ២១:២៧ ប័រ ហៃ ដានីអែល ៧:១៣-១៤។

២៩ កេះណោះ យីស៊ូ រ៉ះ កា អន់ខែ កាប ប៉ាន់ដីប លូ សារ ម៉ោញ ជា «ហាក់ អន់ដីស ហែៗ តើម ប្រា លូ តើម អ្វីង អន់ទៀត ទិ ណោះ។»

៣០ ផះ ចំ អន់ដីស បំបី ហ្គា ចាត់ កេះ ណោះ អន់ដីស អ្ន អន់ តត់ ជា ក្យាម៍ ចឹង ទីល ថុន បី ហង។

៣១ កាប៉ាច់ សារ ណោះ កា និះទៅ ដេល ជា ដាវ ចំ អន់ដីស បំបី សារ ទិណោះ កើត ពីះ អន់ដីស ត្រត់ អ្ន អន់តត់ ជា សារ រាំ ងហៃ រាំងខ្យា ម៉ះ ប្រ្រះ បិកកាតយ័ ពីះ ក្យាម៍ កេះ។

៣២ អាញ បំរ រ៉ះ កា អន់ដីស តាទីច ជា ទី ប៉ាណូស បក់ អន់ ដា អ្ន ពីង រាំងហារ អា បើ តានី តោ អុះ អន់ខែ ចឹង បំបី សារ ទិ អា កើត ពីះ ដេល ហង។

៣៣ តេះ លូ ប្លែង អា ចឹង រ៉ាយ រាំ ហ្ស្រង ហ្ស្រិត ហះកា ប៉ានីរ អាញ កាប អា អ្ន អ្ន ហ្ស្រង អុះ។

៣៤ «ហាក់ អន់ដីស ឡា រាំង ឡា កោ កាខាក់ ដៃ អន់ ពុត អន់ដីស យីត ដឹង កា សារ អែត សា សារ រីត់ សើម លូ សារ រីនរ៉ាយ កា ងារ សិម ឡា កោ ណោះ អ្ន ផែត ដាវ ណោះ ពីះ ទីល ត្រត់ ផះ អន់ដីស អ្ន ទី ទ្រៀម ឡា កោ

៣៥ ខង សារ កាណុង ដាវ ណោះ ចឹង ពីះ ទីល ទៀ ពៀប ឡាក់ កា ជៀល កា ត្រាប ប៉ាណូស ពីង អងកក់ តេះ អា ទិខូ ឡូត។

៣៦ ទីល នីណោះ ហាក់ អន់ដីស ខំ ក្យាត់ លើយ ពិ លូ ម៉ន់ ភៀ អន់ អន់ដីស ដាម អត់ ឡឹង សារ ទិណោះ ឡាក់ ចឹង ត្រត់ ពីះ ណោះ ម៉ាក់ អន់ដីស អ្ន ទី ថុត ប៉ាក់ ដាវ ប៉ាណូស អាញ ជីវ ណា រ្ត ទៀ»។

៣៧ ផ្ទះ កាដារ យីស៊ូ ភ្នែកបាំងហៀន ពូ ពឹង ចារ រោង វ៉ាម៉េ ប៉ា គំ កាម៉ាំង អើ ចាក ឡាំ ភ្នែក ប៉ាគំ ប៉ានីម ឡាក់ ពូ អើ ជា ប៉ានីម តើម អូលេវ។

៣៨ ម្ចាស់ ប៉ាសុន អន់ខែ ប៉ាណាំ គូប ឡាំ ប៉ាគំ រោង វ៉ាម៉េ ឡើង កាំលី ផុងម៉ាំង ភៀ សាំយ៉ាំង យីស៊ូ ប៉ាំងហៀន។

២២

សារ ម្ចាស់ ម៉ែត ក្រាគំ វ៉ាម៉េ ប្រ្រឹះ ណាំង ទ្រង ប៉ាន់តៅ យីស៊ូ

១ ប៊ុន ណាំ ប៉ាំង ឡាតាំង ឡាក់ ពូ អើ ជា ប៊ុន ទ្រង ណោះ កា ក្យាម៍ ចឹង ទីល កេះ។

២ ផ្ទះ ណោះ ម្ចាស់ ម៉ែត ក្រាគំ វ៉ាម៉េ ប្រ្រឹះ លូ ម្ចាស់ ណោយូ ប៉ាំង ហៀន ចាបាបំ ណាំង ទ្រង ចឹង ប៉ាន់តៅ យីស៊ូ ហះកា អន់ខែ អ្ស គ កា ម្ចាស់ ប៉ាសុន។

៣ កេះណោះ ប្រ្រឹះ ប៊ីត សាតាំង ម៉ុត កាណុង យូដះ ឡាក់ ពូ អើ ជា អ៊ីសាការីយ៉ុត អើ កា សីះ កាណុង កាំឡាំង ម្ចាស់ សីះ ១២ ដូវ ណោះ ដេល។

៤ យូដះ អើ ឡាំ ពឹកសា លូ ម្ចាស់ ម៉ែត ក្រាគំ វ៉ាម៉េ ប្រ្រឹះ លូ ម៉ែត រាំងហៃ រោង វ៉ាម៉េ ឡើង សារ ចឹង មប យីស៊ូ អន់ កា អន់ខែ។

៥ ម្ចាស់ ណោះ អន់ខែ ហោក ខាក់ អន់ខែ ជា ចឹង អន់ លៀន កា អើ។

៦ យូដះ កា ចៃ ដេល កេះណោះ អើ ណាំង ទ្រង ភៀ ជីន ពូ រុប យីស៊ូ អូ អន់ ម្ចាស់ ប៉ាសុន អូ អុះ។

សារ យីស៊ូ ប្រឹក្រី ប៊ុន ទ្រង អន់ខ្ល លូ ម្ចាស់ សីះ

៧ ដាវ ប៉ុន ណាំ បាំង ឡាតាំង ទីល កេះ។ ដាវ ណោះ ពូ ត្រក់ ពុះ ចៀម សាំរ៉ាប់ ប្រឹក្តី ប៉ុន ទ្រូង។

៨ ទីល នីណោះ យីស៊ូ ប្រើ ពេត្រុះ លូ យូហាន អន់ ឡាំ អន់ទ្រូ ល លូ រ៉ះ ជា «ហាក់ អន់ដីស ឡាំ ទ្រៀម សាណា សាណាត កា ពិន សាំរ៉ាប់ សា ប្រឹក្តី ប៉ុន ទ្រូង»។

៩ ហះ កា ម្នត ពៀរ ដូរ ណោះ អំបញ្ច យីស៊ូ ជា «អី ណៃ យូ អីស បិច កា ញិន ឡាំ ទ្រៀម ចារ សា សាណា ណោះ ប៉ា គំ ចំ?»

១០ យីស៊ូ តើល អន់ខែ ជា «ប៉ា គំ អន់ដីស ម៉ុត កាណុង មៀង ណោះ អន់ដីស ចឹង ប៉ាតៈ កាម៉ាក ម៉ោញ ដូរ គយ ទៀក ព្រើយ។ អន់ដីស ចាក ពួយ អី ណោះ ហង លើយ ទីល អី ម៉ុត ពីង ហី។

១១ កេះណោះ អន់ដីស រ៉ះ កា តាំងឡា ហី ណោះ ជា "ណៃយូ ញិន អី អំបញ្ច អីស ជា ពីង កាណុង ចំ អី ចឹង ត្រក់ ប្រឹក្តី ប៉ុន ទ្រូ ង សា សាណា លូ ម្នត សីះ?"

១២ ណោះ អី ចឹង តាំបាង កា អន់ដីស កាណុង តីស ពីង ចាំង ហឹត ឡាក់ ទី យឿង ខង កេះ។ អ្យក្តី អន់ដីស ទ្រៀម សាណា សាណាត កា ពិន ពីង កាណុង ណោះ ហង ពិ»។

១៣ កេះណោះ អន់ខែ ចាក ប៉ប័ ឡាក់ កា យីស៊ូ ទី រ៉ះ តាទីច អន់ ខែ កា ទ្រៀម សាណា សាណាត សាំរ៉ាប់ ប៉ុន ទ្រូង ហះ ណោះ ហង។

១៤ ប៉ា គំ ទីល មង កាំឡត់ កេះ យីស៊ូ អ្នែ សា សាណា អន់ខូ លូ ម្នត សីះ ឡាក់ រ៉ះ ប៉ាតាង អី។

១៥ យីស៊ូ រ៉ះ កា អន់ខែ ជា «អន់ ទ្រូ ល ឡឹង អាញ ចឹង តោ អាញ បិច ខាក់ ប្រឹក្តី ប៉ុន ទ្រូង អា សា សាណា អន់ខូ លូ

អន់ដីស។

១៦ អាញ្យ ប័រ រ៉ះ កា អន់ដីស អាញ្យ អូ សា សាណា ប៊ុន ទ្រូង អាណាវ្តហង លើយ ទីល ប៊ុន ទ្រូង អា ទី តាត់ អង់កេះ ប៉ាត់ ដាវ ប្រ្រឹះ ប៊ិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ»។

១៧ កេះណោះ អើ អ្យក់ ពៀង តាពៃ ប្លៃ អង់កាច ចឹក ប៉ានេ ប្រ្រឹះ ប៊ិកកាតយ័ លូ កាប ផា «ហត់ អ្យក់ ពៀង អា ជែក គូប សោប អែត ពិ។

១៨ អាញ្យ ប័រ រ៉ះ កា អន់ដីស គិត អៀ តែង ម៉ាត់ អាញ្យ អូ អែត តាពៃ ប្លៃ អង់កាច ណាវ្តហង លើយ ទីល ដាវ ប្រ្រឹះ ប៊ិកកាតយ័ រ៉ាំងហៃ រ៉ាំងខ្យា ទៀ»។

១៩ កេះណោះ យីស៊ូ អ្យក់ ចឹក ណុំ ប៉ាំង ប៉ានេ ប្រ្រឹះ ប៊ិកកា តយ័ គុ ជែក អន់ កា ម្មត សីះ លូ កាប ផា «អា ហង ឡាកោ ប៉ាំង ឡៃ អាញ្យ ឡាក់ ត្រត់ អន់ សាំរ៉ាប់ កា អន់ដីស ហត់ ប្រ្រឹគី សារ អា លើយ ភៀ កាចាំង កា អាញ្យ»។

២០ ប៉ាត់ សា កេះ។ អើ អ្យក់ ចឹក ពៀង លូ កាប និះទៅ ណា វ្តផា «តាពៃ អា ហង ឡាក់ សារ សាញ៉ា វែវ ពុត ណាវ យី ផាម អាញ្យ ឡាក់ ហូរី សាំរ៉ាប់ ប្រ្រឹគី សារ សាញ៉ា លូ អន់ដីស។

២១ ហះកា ត្រត់ អូ អន់តត់ ផា ប៉ាណូស ឡាក់ ចឹង ជីន អាញ្យ អន់ កា ពូ រ៉ុប ណោះ អើ អ្នែ សា សាណា អន់ខូ លូ អាញ្យ ដេល

២២ ខង ប៉ាណូស អាញ្យ ត្រត់ តោ តាទីច ឡាក់ កា សារ ប្រ្រឹះ ទី កាំឡត់ ពៃ ហង ហះកា ប៉ាណូស បត់ ជីន អាញ្យ អន់ កា ពូ រ៉ុប អើ ចឹង ប៉ាណាប ខាក់»។

២៣ ផះ ណោះ ម្មត សីះ អំបញ្ច គូប អន់ខៃ ភៀ ប៊ុច អូ អន់តត់

ជា កាណ្ណង កាំឡាំង អន់ខែ ណោះ ញើ ចឹង ប្រើគី នីអៀ។

២៤ បើត ឡឹង ណោះ ម្នាក់ សីះ អន់ខែ ប៉ាតែក គួប សោប ឡឹង សារ ញើ ចឹង ប្រើគី តិស ឡឹង ពូ កាណ្ណង កាំឡាំង អន់ខែ ណោះ។

២៥ ហះកា យីស៊ូ តើល អន់ខែ ជា «សាដាច់ សុនសាត អន់ខៀ គៗ អន់ខែ ជិះ ចតី ម្នាក់ ប៉ាសុន អន់ខែ ប្រើ ពូ អើ ឡាកោ ជា ប៉ាណ្ណស ដាក់។

២៦ ហះកា អន់ដីស អា អូ ត្រត់ ប្រើគី នីណោះ អុះ ជា កាណ្ណង កាំឡាំង អន់ដីស អា ញើ បិច ប្រើគី តិស បក់ ណោះ ត្រត់ ប្រើគី ឡាកោ អន់ ចិ ឡឹង ពូ ប៉ាណ្ណស បក់ ប្រើគី ម៉ែត អន់ដីស កា ត្រត់ ប្រើគី ដ្ឋារ អន់ កា ពូ ដេល។

២៧ ប៉ាណ្ណស បក់ អ្វី ពីង គ្រេ លូ ប៉ាណ្ណស បក់ តាំបាង សាណា អន់ កា បក់ អង់អ្វី ពីង គ្រេ បក់ អើ ចំ តិស? ញ៉ា អូ ត្រត់ បក់ អង់អ្វី ពីង គ្រេ ប តិស? ហះកា អាញ ពីះ ប៉ាក់ អន់ដីស អា យី ឡាក់ កា បក់ តាំបាង សាណា ណោះ ដេល។

២៨ អន់ដីស ឡាក់ ប៉ាណ្ណស អ្វី អន់ខូ លូ អាញ ផះ អាញ ទី សារ ឡាំបាក ពៃ។

២៩ ទីល នីណោះ ពី អាញ ប្រើ អាញ រាំងហៃ រាំងខ្យា នី ចម អាញ ប្រើ អន់ដីស នីណោះ ដេល

៣០ ភ្លើ អន់ អន់ដីស ទី អង់អ្វី អែត សា អន់ខូ លូ អាញ ប៉ាក់ អាញ រាំងហៃ រាំងខ្យា ខៀ កេះណោះ អន់ដីស ចឹង អង់អ្វី ពីង គ្រេ សាដាច់ តាតសុន សារ កា ផ្លុង រ៉ាច អ៊ីស្រាអែល ទី ១២ ផ្លុង។

៣១ «ស៊ីម៉ូន អី ស៊ីម៉ូន ហៃ ប្រើ: បិត សាតាំង បរ អ្យក់ អន់

ដឹង ភ្ញើ រឹង អន់ដឹង ឡាក់ កា ពូ រឹង ពៀ * និះទៅ ដេល។

៣២ ហះ កា អាញ ម៉ន់ ឡោម ប្រ្រឹះ បិក កាតយ័ អន់ កា អីស ភ្ញើ ជៃ អន់ អីស អ្នាត សៀ ជា ដាវ ចំ អីស ទី បិទ ពែង ពុត ពៀក សៀ ណារ ប៉រ អីស តង់ អុះ មី អីស អន់ អន់ខៃ អ្នៃ សៀ លើយ ដេល»។

៣៣ ពេត្រុះ តើល យីស៊ូ ជា «អី ពី តាំងឡា អាញ ទ្រៀម ឡា កោ កេះ។ យីៈ ត្រគ់ ខុក លូ ត្រគ់ តោ កាតាម កា អាញ ចឹង ចាក អន់ខុ លូ អីស លើយ»។

៣៤ យីស៊ូ តើល អើ ជា «អី ពេ ត្រុះ! អាញ ប៉រ រ៉ះ កា អីស ម៉ាំង អា ហង អន់ទ្រួល ឡឹង អ្សរ បើ អោត អីស ចឹង ប៉ា តែក ប៉ែង ទង ជា អូ អន់ហាល អាញ»។

៣៥ កេះណោះ យីស៊ូ អំបញ្ច លូ មូត សីះ ជា «ផះ អាញ ប្រើ អន់ ដឹង ចាក ពៃ អូ ទី ទ្រុង កាតិប លៀន អូ ទី ទ្រុង កាទុង អូ ទ្រុង កឹប នីចម អន់ដឹង ទី ខ្លះ កាណាគី ញ៉ា ប?» អន់ខៃ តើល ជា «អូ ទី ខ្លះ កាណាគី ញ៉ា អុះ»។

៣៦ យីស៊ូ រ៉ះ ណារ ជា «កិញអៀ អា ពៀ ទី កាតិប លៀន ត្រ គ់ ទ្រុង ឡាំ បក់ ទី កាទុង ត្រគ់ ទ្រុង ឡាំ ដេល។ កាប៉ាច់ បក់ អូ ទី ដាវ ត្រគ់ ប្រូ អារ គ្រិន តាច់ ដាវ ម៉ោញ ទ្រុង ឡាំ ដេល។

៣៧ អាញ ប៉រ រ៉ះ កា អន់ដឹង កាណុង ផាប ប៉ានីរ ប្រ្រឹះ ទី ប្រាត់ រ៉ះ ជា "ពូ ចឹង ច្រោម អើ ឡាក់ កា ប៉ាណូស ប្រគី យច ចា បាប់"។ សារ ណោះ ត្រគ់ កើត ទី ពីង អាញ ខង គ្រីប សារ ឡាក់ ទី ប្រាត់ រ៉ះ ឡឹង អាញ ត្រគ់ តាក់ អង់កេះ»។

* ២២:៣១ ២២:៣១ ឡាក់ កា ពូ រឹង ពៀ ទី ណី ជា «ប៉ាក្លះ ឡឹង គូប សោប» លើ «តាក់ ប៉ាណាប»។ † ២២:៣៧ ២២:៣៧ សារ អា ឡាច់ ឡឹង អេសាយ ៥៣:១២។

៣៨ កេះណោះ ម្ចាស់ ស៊ី រ៉ះ កា អ៊ែ ជា «អី ពី តាំងឡា អីស ហៃ ញីន ទី ដាវ ពៀវ កេះ»។ អ៊ែ តើល ជា «បគី កេះ»។

សារ យីស៊ូ អ្វី ម៉ន់ ពីង ប៉ានីម តើម អូលេវ

៣៩ ប៉ាក់ យីស៊ូ ចាក ឡាច់ ឡឹង ហី ណោះ អ៊ែ ឡា ប៉ាក់ ប៉ានីម តើម អូលេវ តាម តាឡាប័ ឃើយ គុន អ៊ែ ម្ចាស់ ស៊ី កា ឡា ពួយ អ៊ែ ដេល។

៤០ ប៉ាក់ ទីល ចារ កេះ អ៊ែ រ៉ះ កា ម្ចាស់ ស៊ី ជា «ហាក់ អន់ដីស ម៉ន់ អើ ប្រ្រឹះ ពិ ភៀ ប៉ាក់ ទី សារ ឡា បាក់ ណោះ អន់ដីស ចឹង អូ ប្រឹគី យច ហង»។

៤១ កេះណោះ អ៊ែ ចាក ឡាច់ ចាំងហាយុត ឡឹង ម្ចាស់ ស៊ី ខា ហីវ លូ អំហ្គោ តុត សាង្គំ អ៊ែ ជន តាកុល ម៉ន់ ជា

៤២-៤៤ «អី ពី! ជា អីស ចៃ ប័រ អីស អ្យក់ ឡាច់ សារ ថុក ប៉ា ណាប អា ឡឹង អាញ ណើ ហះកា ដៃ ប្រឹគី ពួយ ពុត អាញ ប័រ ប្រឹគី ពួយ ពុត អីស ទៅ»។ S

៤៥ ប៉ាក់ ម៉ន់ កេះ យីស៊ូ រ៉ុល សិត ប៉ាក់ ចារ ម្ចាស់ ស៊ី ប័ប អន់ ខៃ ផះ តែប ហ្គាក់ ញន កា អុក ពុត។

៤៦ អ៊ែ កាប កា អន់ ខៃ ជា «ញ៉ា ត្រគ់ អន់ ដីស តែប នី អៀ? ហាក់ អ្យរ ម៉ន់ ឡាត ប៉ាក់ ទី សារ ឡា បាក់ អន់ ដីស ចឹង អូ ប្រឹគី យច ហង»។

សារ ពូ ឡា រ៉ុប យីស៊ូ

‡ ២២:៤២-៤៤ ២២:៤២-៤៤ សារ ថុក ប៉ាណាប អា ពៀត គុល «ចក អា»។ S ២២:៤២-៤៤ ២២:៤២-៤៤ ហ្គា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន ផែម ប៉ានីរ ផាះ ផះ ណោះ កា ទី បិយ ប្រ្រឹះ ម៉ោញ ដុវ ដីរ ឡឹង ប្លែង ភៀ អន់ អ៊ែ ទី សាង្គំ។ ផះ អ៊ែ អុក ពុត ពៀត តាឡាម អ៊ែ កា ខំ ម៉ន់ កាខាក់ ណាវ ្គ សាអុះ អ៊ែ តាំងហាក់ ពីង តេះ ឡាក់ កា ផាម។

៤៧ ផ្ទះ យ៉េស៊ូ ផ្អែកកាប ជាឌី ប៉ាណូស អៀង ម៉ោញ តាប័ល កា ពីរ ទីល។ បក់ ប៉ាណាំ ទ្រង អន់ខែ ណោះ សិច យូដៈ ឡាក់ សីរៈ កាណុង កាំឡាំង មូត សីរៈ ១២ ដូវ ណោះ ដេល អើ ឡាំ ប៉ា គំ ចារ យ៉េស៊ូ ឡូត ភៀ ថុំ។

៤៨ យ៉េស៊ូ កាប កា អើ ផា «អើ យូដៈ អីស មប អន់ ប៉ាណូស អាញ កា ពូ អីស ថុំ នីអៀ ហង ប?»

៤៩ មូត បក់ ផ្អែក លូ យ៉េស៊ូ ផ្ទះ អន់ខែ ប៉ប ពូ ក្យាម ចឹង រុប អើ កេះ អន់ខែ អំបញ្ច លូ អើ ផា «ពី តាំងឡា អីស អន់ ដេល ប ញីន ហ្វាត់ ដាវ កោះ ពូ?»

៥០ ទី សីរៈ ម៉ោញ ដូវ ហ្វាត់ ដាវ កោះ ទុច ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ កាតាច់ ហ្វា តោរ តែង សាម៉ា។

៥១ ហៈកា យ៉េស៊ូ កាប កា អើ ផា «ប៉ុប ណោះ បក់ ហង»។ អើ កា សាប៉ាត់ តោរ ប៉ាណូស ណោះ លូ តាត់ អន់ដាត់ និរទៅ ណា រុំ។

៥២ កេះណោះ យ៉េស៊ូ កាប កា មូត ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ កា ម៉ែត រាំងហៃ រោង វ៉ាមៈ លូ កា ក្រាត់ រាំងហៃ មៀង ឡាក់ ពីរ រុប អើ ផា «អាញ អា ប៉ាណូស អន់តុង អន់ទូក ប បះ អន់ដីស ពីរ ប៉ាត់ អាញ ចឹក ដាវ ចឹក អ៊ឹង នីអៀ?»

៥៣ អាញ ផ្អែក ពីង ចារ រោង វ៉ាមៈ ប្រ្រៈ អន់ខូ លូ អន់ដីស រ៉ប ដាវ ហៈកា អន់ដីស អូ ខិន រុប អាញ អុះ។ កិញអៀ អា អន់ ដីស ខិន ប្រ្រៈ ខង ម៉ាំង អា ប្រ្រៈ បឹត រាំងហៃ»។

៥៤ ពូ កា រុប យ៉េស៊ូ អ្យក់ ឡាំ ប៉ាត់ ហី ម៉ែត ក្រាត់ វ៉ាមៈ ប្រ្រៈ កា ប៉ាច់ ពេត្រុះ ចាក ពូយ អើ ឡឹង ចាំងហាយុត ដេល។

៥៥ ពូ ប៉ាកូះ អុញ ហៈ អន់តិគី ឡាន កេះណោះ អន់ខែ ផ្អែក អញ្ច

ជួរជុំអុញ ពេត្រុះ កា អ្វី អញ្ជើជួរអុញ អន់ខ្ញុំ លូ អន់ខ្មែ ដេល។

៥៦ ទី ទុច អង់កាន់ ម៉ោញ ជួរ ប៉ប៊ី ពេត្រុះ អ្វី ហះ ចារ តាតារ អុញ អ៊ែ ហៃ ប៉ាញ្ញាចាក់ លូ កាប ជា «ប៉ាណូស អា គួប យីស៊ូ ដេល»។

៥៧ ពេត្រុះ ប៉ាតែក ជា «អី ណាង អាញ អូ អន់ហ្គាល់ ប៉ាណូស ណោះ អុះ»។

៥៨ ប៊ែត ឡឺង ណោះ ទី ប៉ាណូស ម៉ោញ ជួរ ណារ៉ូ ប៉ប៊ី អ៊ែ កា កាប ជា «អីស អា គួប យីស៊ូ ដេល»។ ហះកា ពេត្រុះ តើល ជា «អូ អុះ អូ ត្រក់ អាញ អុះ»។

៥៩ យី អ៊ែ ម៉ោញ មង ឡឺង ណោះ ណារ៉ូ ទី ប៉ាណូស ម៉ោញ ជួរ ណារ៉ូ កាប ជា «អ៊ែ អា ចាបះ កា គួប យីស៊ូ តាទីច ហង ខង អ៊ែ ពីះ ឡឺង ខេត កាលីឡេ និះទៅ ដេល»។

៦០ ហះកា ពេត្រុះ តើល ជា «អាញ អូ អូ កា អីស បិច កាប ឡឺង សារ ញ៉ា អុះ»។ ផះ អ៊ែ កាកាប ណោះ ជាឌី អ្សរ អោត ឡុត។

៦១ កេះណោះ យីស៊ូ កាលែង ហៃ ពេត្រុះ។ ពេត្រុះ កា កាចាំង ឡឺង ប៉ានីរ យីស៊ូ រះ កា អ៊ែ ជា «ម៉ាំង អា អន់ទ្រួល ឡឺង អ្សរ បើ អោត អីស ចឹង ប៉ាតែក ប៉ែង ទង ជា អូ អន់ហ្គាល់ អាញ»។

៦២ ពេត្រុះ កា ចាក ឡាច់ ឡឺង ចារ ណោះ ទីប ញ៉ា កាខាក់។

៦៣ មូត បក់ ញ៉ាម យីស៊ូ កាប ប៉ាឡែវ កា អ៊ែ លូ ពីត អ៊ែ។

៦៤ អន់ខ្មែ អ្សក់ កាណាត់ ប៊ិត ម៉ាត់ អ៊ែ លូ កាប ជា «ហត់ ទ្វង ហៃ ញ៉ា ពីត អីស ណោះ?»

៦៥ អន់ខ្មែ តះ ជាម៉ាត កា អ៊ែ អៀង ណារ៉ូ ដេល។

៦៦ ប៉ាត់ កាំលី មូត ក្រាត់ តាំងកង់ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រះ លូ ណោយូ ប៉ាំងហៀន ចាបាប អន់ខ្មែ លួម គួប សោប លូ ប្រើ ពូ អ្សក់ យីស៊ូ អន់ អន់តារ ហះ ដ៊ីរ មូត ពីកសា វ៉ាតីស។

៦៧ អន់ខែ អំប័ញ្ច យីស៊ូ ជា «រ៉ះ ហៃ កា ញីន អីស អា ហង ប ឡាក់ ប្រ្រឹះ រឿស អន់ ប្រ័គី សាដាច់ ណោះ?» ហះកា យីស៊ូ តើល ជា «យ្រឹះ អាញ រ៉ះ កា អន់ដីស កា អន់ដីស អូ សៀ អុះ។

៦៨ យ្រឹះ អាញ អំប័ញ្ច អន់ដីស កា អន់ដីស អូ រ៉ះ កា អាញ ដេល។

៦៩ ហះកា គិត អៀ តែង ម៉ាត់ ទៀ ប៉ាណូស អាញ ចឹង អ្នែ តែង សាម៉ា ប្រ្រឹះ ឡាក់ ទី អំរ៉ាញ អីញ»*។

៧០ ផះ ណោះ អន់ខែ ទិខ្ច អំប័ញ្ច ជា «ទីល នីណោះ អីស អា ហង ប គន ប្រ្រឹះ ណោះ?» យីស៊ូ តើល ជា «អន់ដីស ជា ណោះ ត្រគ់ កេះ យី អាញ អា ហង»†។

៧១ អន់ខែ កាប លូ គូប ជា «ពិន អូ តងកាន ណាំង ជាញ៉ាន រ៉ះ ណារូ ហង ខង ពិន កាតាំង ប៉ានីវ អី ទៅ កេះ»។

២៣

សារ ពូ ជិន យីស៊ូ អន់ ប៉ាត់ រ៉គី ពីឡាត

១ កាំឡាំង អូរ ទិខ្ច កេះណោះ អន់ខែ ឡាំង ជិន យីស៊ូ ប៉ាត់ រ៉គី ពីឡាត *។

២ អន់ខែ ច្រោម យីស៊ូ ជា «ញីន បំបំ ប៉ាណូស អា អីវ ប៉ាណាំ មូត ប៉ាសុន ប្រ័គី យច លូ អូ អន់ ញីន សឹង រ៉ាបៃ កា សាដាច់ តីស រ៉ូម ទីប អីវ ជា ឡាកោ អីវ អា បក់ ប្រ្រឹះ រឿស អន់ ប្រ័គី សា ដាច់»។

* ២២:៦៩ ២២:៦៩ បំរហៃ ដានីអែល ៧:១៣-១៤។ † ២២:៧០ ២២:៧០ «អន់ដីស ជា ណោះ ត្រគ់ កេះ យី អាញ អា ហង» ពៀត គុល «អន់ដីស ជា យី អាញ អា ហង»។ * ២៣:១ ២៣:១ រ៉គី ពីឡាត យី សុនសាត រ៉ូម ឡាក់ ប្រ័គី ម៉ែត រ៉ាំងហៃ ខេត យូដា ណោះ។

៣ រតី ពីឡាត អំបញ្ច យីស៊ូ ជា «អីស ហង ប សាដាច់ សុន សាត អ៊ីស្រាអែល?» យីស៊ូ តើល អែ ជា «ត្រគ់ ឡាក់ កា អីស ជា ណោះ ហង»† ។

៤ រតី ពីឡាត រ៉ះ កា ម្នត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្លះ លូ កា ម្នត ប៉ា សុន ជា «អាញ អូ បំបំ ប៉ាណូស អា ទី យថ សារ ញ៉ា អុះ» ។

៥ ហះកា ពូ តើល បាំងខំ ជា «អែ បាំងហៀន ប៉ាញសុះ ម្នត ប៉ា សុន ប៉ាញ ទីប ចារ សុនសាត អ៊ីស្រាអែល ឡឹង ខេត កាលីឡេ ទីល ប៉ាក់ ខេត យូដា អា ដេល» ។

៦ ផះ រតី ពីឡាត កាតាំង ពូ កាប នីណោះ អែ កា អំបញ្ច ណារ៉ូ ជា «ញ៉ា អែ អា ប៉ាណូស ឡឹង ខេត កាលីឡេ តាទីថ ប?» ។

៧ ប៉ាក់ រតី ពីឡាត អូ អន់តត់ កា យីស៊ូ យី ប៉ាសុន ម៉ះ សាដាច់ ហេរត ឡាក់ រ៉ាំងហៃ ខេត កាលីឡេ អែ កា ជីន យីស៊ូ ប៉ាក់ សា ដាច់ ហេរត ឡុត ខង រ៉ាំងរ៉ាំង ណោះ សាដាច់ ហេរត កា អែ ពីង មៀង យេរូសាឡឹម ដេល។

៨ ផះ សាដាច់ ហេរត បំបំ យីស៊ូ អែ ហោក ខាក់ ខង អែ កា តាំង ពូ រ៉ះ ឡឹង សារ យីស៊ូ ប្រគី លូ អែ បិច បំបំ យីស៊ូ ឡឹង ទុញ កេះ អែ ម៉ឹង កា ចឹង បំបំ យីស៊ូ ប្រគី សារ អំរ៉ាញ អីញ កេង ខាក់។

៩ អែ អំបញ្ច យីស៊ូ អៀង សារ ហះកា យីស៊ូ អូ តើល អែ អុះ។

១០ ម្នត ម៉ែត ក្រាក់ រ៉ាម៉ះ ប្រ្លះ លូ ម្នត ណោយូ បាំងហៀន ចា បាប់ កា អែ ហះ ណោះ ដេល អន់ខែ កា ច្រោម យីស៊ូ ហែង កា ខាក់។

១១ សាដាច់ ហេរត លូ ម្នត តាហាន កា កាប ប៉ាឡែរ បីដាយ កា យីស៊ូ ដេល។ កេះណោះ អន់ខែ អ្យក់ អារ សាដាច់ ដាក់ ឡា

† ២៣:៣ ២៣:៣ «ត្រគ់ ឡាក់ កា អីស ជា ណោះ ហង» ពៀត គុល «អីស ជា នីណោះ»។

យ៉ាមី តាត់ អំពៀត ពីង យីស៊ូ កេះណោះ សាដាច់ ហេរត ជីន អើ ប៉ាត់ វគី ពីឡាត ណារ៉ូ។

១២ ដាវ ណោះ សាដាច់ ហេរត លូ វគី ពីឡាត ត្រត់ គូប អន់ខៃ ឡុត ផះ អន់ទ្រូល ពៃ អន់ខៃ អូ ត្រត់ លូ គូប សោប អុះ។

១៣ កេះណោះ វគី ពីឡាត អើ មូត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លូ ក្រំ ពីកសា វ៉ាតីសៗ ទីប មូត ប៉ាសុន ពីះ តុំ គូប សោប។

១៤ អើ វះ កា អន់ខៃ ជា «អន់ដីស អ្យក់ ឡាំ ប៉ាណូស អា អន់ ប៉ា ត់ អាញ លូ ច្រោម ជា អើ ប៉ាណាំ មូត ប៉ាសុន ប្រគី យច។ ហៃ អាញ ទី អំបញ្ច អើ ហះ ម៉ាត់ អន់ដីស កេះ ហះកា អើ អា អាញ អូ ប័ប ទី សារ យច ឡាក់ កា អន់ដីស ច្រោម ណោះ អុះ។

១៥ យ្រឹះ សា ដាច់ ហេរត កា អូ ប័ប អើ ទី សារ យច ដេល ណោះ ហង បះ អើ ជីន ប៉ាត់ អា ណារ៉ូ។ ប៉ាណូស អា អូ ទី ប្រគី យច ឡាក់ ត្រត់ ប៉ាន់តៅ ណោះ អុះ។

១៦-១៧ ទីល នីណោះ ក្រាន់ កា អន់ ពូ ពីត តាត់ អញ្ចាល កេះ ណោះ អាញ ឡើយ អន់ អើ សីត ណារ៉ូ ពិ»។‡

១៨ ហះកា អន់ខៃ កាប ម៉ៃៗ អញ្ចស្រំ ទិឌូ ជា «ប៉ាន់តៅ អើ អា ពិ ឡើយ បារ៉ាបះ ឡុត អន់ កា ញីន»។

១៩ បារ៉ាបះ អា ត្រត់ ខុក ញុន កា សារ ប្រគី ប៉ាត់តារ៉ាត់ កាណុង មៀង ទីប ប៉ាន់តៅ ប៉ាណូស ដេល។

២០ ញុន កា វគី ពីឡាត បិច តោះ ឡើយ យីស៊ូ អើ កា អំបញ្ច ប៉ាឡាក់ លូ ពូ ម៉ោញ ទង ណារ៉ូ។

២១ ហះកា ពូ កាប ម៉ៃៗ ជា «ប៉ាន់តៅ អើ ពិ បង់ អើ ពីង អ៊ឹង គីង ពិ»។

‡ ២៣:១៦-១៧ ២៣:១៦-១៧ ហ្វា ពូ ប្រាត់ លូ តី ម៉ោញ ចំលួន ធម្ម ប៉ានីរ ផាះ រ៉ប ដាវ ប៊ុន វគី ពីឡាត ត្រត់ តោះ ឡើយ ប៉ាណូស ត្រត់ ចូត ម៉ោញ ដូរ អន់ កា អន់ខៃ។

២២ រតី ពីឡាត អំប័ញ្ច អន់ខែ លឹក ទី ប៉ែង ណារ៉ូ ជា «ខញ្ចា? ប៉ាណូស អា ទី ប្រឹក្តិ យច ញ្ចា? អាញ អូ បំបំ អើ អា ទី ថូត ត្រត់ ប៉ាន់តោ ណោះ អុះ។ ទីល នីណោះ ប៉ាត់ ពូ ពីត កេះ ។ អាញ ចឹង ឡើយ អើ»។

២៣ ហះកា អន់ខែ កាប ម៉ែង ញ្ចាញំ ញ្ចាញាចំ ប្រើ ពូ ប៉ាន់តោ យីស៊ូ។ ញូន កា ប៉ានីរ អន់ខែ កាប ម៉ែង តាឡាមី សារណោះ កា ទី ទ្រង អន់ខែ តាទីច។

២៤ រតី ពីឡាត កា ចៃ ប្រឹក្តិ ពូយ សារ អន់ខែ បំរំ ណោះ។

២៥ ញូន អន់ខែ ខំ បំរំ នីណោះ រតី ពីឡាត កា តោះ ឡើយ បារ៉ាបះ ឡាក់ ត្រត់ ខុក ញូន កា ទី ប្រឹក្តិ សារ ប៉ាត់តារ៉ាត់ លូ ប៉ាន់ តោ ប៉ាណូស។ កាប៉ាចំ យីស៊ូ អើ មប អន់ កា ពូ ប្រឹក្តិ តាម ពុត ប៊ុច។

សារ ពូ អ្សក់ យីស៊ូ ឡាំ ប៉ង ពីង អ៊ឹង គីង

២៦ ផះ ពូ អ្សក់ ឡាំ យីស៊ូ ណោះ ពូ ប៉ាត់ កាម៉ាក ម៉ោញ ដូរ សិច អើ ស៊ីម៉ូន ឡាក់ ប៉ាណូស ឡឹង មៀង គីរែន អើ ផះ ចាក មុត ពីង មៀង យេរូសាឡឹម ពូ រុប អើ ប៉ាង ខំ ប្រើ គយ អ៊ឹង គីង ចាក ពូយ យីស៊ូ។

២៧ ប៉ាសុន អៀង ដូរ គុកៗ ចាក ពូយ យីស៊ូ ទីប ទី មូត អង់កាន់ ញ៉ាំ សោក តាប៉ាប កា យីស៊ូ ដេល។

២៨ ហះកា យីស៊ូ កាលែង តែង អន់ខែ លូ កាប ជា «អី អង់កាន់ មៀង យេរូសាឡឹម ដៃ ញ៉ាំ កា អាញ ហត់ ញ៉ាំ កា ឡាកោ អន់ ដីស ទៅ លូ កា គន សោ អន់ដីស ពិ

២៩ ខង ប៉ាត់ យ៉ាង តោ ទៀ ចឹង ទី សារ ឡាំបាក កាខាក់ ពូ ចឹង កាប ជា "អង់កាន់ ចំ អូ ទី គន អង់កាន់ ចំ អូ យើយ តាម

គន អង់កាន់ ណោះ ទី សារ សាណុក សាវ៉ាក តាទីច ហង់"។

៣០ ផះ រ៉ាំងរ៉ាំង ណោះ ពូ ចឹង កាប កា ប៉ានីម ជា "ហត់ អន់ដីស ពួក កាត្រោប ឡាកោ ញីន ណើ"។

៣១ ខង អ៊ឹង អ៊ែ សាត់ ពូ ប្រឹក្តី ប៉ុប អា កេះ សាឡង់ អ៊ឹង ក្រោះ អ៊ុ កា ពូ ចឹង ប្រឹក្តី នីចម៍ ណាវ្ត"។

៣២ ពូ កា អ្សក់ ឡាំ ប៉ាណូស យច តីស ពៀរ ដូវ ណាវ្ត ប៉ាន់តោ អន់ខូ លូ យីស៊ី ដេល។

៣៣ ប៉ាត់ ពីះ ទីល ចារ ម៉ោញ ឡាក់ ពូ អន់ សិច ជា ប៉ានីម កាន់តឹង កល់ ពូ កា ប៉ង់ យីស៊ី ពីង អ៊ឹង គីង ហះ ចារ ណោះ ហង់។ ពូ កា ប៉ង់ ប៉ាណូស យច តីស ពៀរ ដូវ ហះ ណោះ ដេល ម៉ោញ ដូវ អ៊ែ តែង សាំងអ្សោ យីស៊ី ម៉ោញ ដូវ អ៊ែ តែង សាម៉ា។

៣៤ យីស៊ី កាប ជា «អី ពី ប៉រ អីស ដៃ រ៉ាប់ ដៃ រ៉ូ អន់ខែ អា ខង អន់ខែ អ៊ុ អ៊ុ អន់តត់ កា ឡាកោ អន់ខែ ផះ អ៊ែ ប្រឹក្តី ញ៉ា ណោះ អុះ»។* អន់ខែ អ្សក់ ខោ អាវ យីស៊ី រ៉ុប កាប៉ាច់ ភៀ ចឹង អ៊ុ អន់តត់ ជា ចឹង ទី កា ពៀ ខោ អាវ ណោះ។

៣៥ ម្នត ប៉ាសុន អ៊ែ តាវ ហៃ យីស៊ី ហះកា ក្រុំ ពីកសា រ៉ាតីស។ អន់ខែ កាប ប៉ាឡែវ កា អើ ជា «អើ ទី តង់ ពូ អន់ទៀត។ ជា អើ ឡាក់ ប៉ាណូស ប្រឹក្តី រឿស អន់ ប្រឹក្តី សាដាច់ តាទីច ហត់ អន់ អើ តង់ ឡាកោ អើ ទៅ ពី»។

៣៦ ម្នត តាហាន កា កាប ប៉ាឡែវ កា អើ ដេល លូ អន់ខែ អ្សក់ ទៀក អ្សត ម៉ុត អន់ កា យីស៊ី អែត

§ ២៣:៣០ ២៣:៣០ សារ អា ឡាច់ ឡឹង ហូសេ ១០:៨។ * ២៣:៣៤ ២៣:៣៤ ហ្វា ពូ ច្រាត់ លូ តី ម៉ោញ ចំលួន អ៊ុ ទី ឃ្លៀ អា អុះ។

៣៧ លូកាប ជា «ជា អ៊ីស សាដាច់ សុនសាត អ៊ីស្រាអែល តា ទីច ហត់ តង់ ឡាកោ អ៊ីស ទៅ ពិ»។

៣៨ ពូ ប្រាត់ ពីង ប៉ាតាត់ រ៉ះ ជា «ប៉ាណូស អា យី សាដាច់ សុន សាត អ៊ីស្រាអែល»។ កេះណោះ ពូ ប៉ង់ ប៉ាតាត់ ណោះ ពីង អ៊ឹង គីង អំប៉ាំង កល់ អែរ។

៣៩ ប៉ាណូស បក់ យច តីស ម៉ោញ ដូរ ឡាក់ ពូ ប៉ង់ អន់ខូ លូ យីស៊ូ ណោះ អែរ កាប បីដាយ កា យីស៊ូ ជា «ញ៉ា អ៊ីស អា អូ ត្រ ត់ បក់ ប្រ្រៈ រឿស អន់ ប្រ្រៈ សាដាច់ ប? ហត់ តង់ ឡាកោ អ៊ីស ទៅ លូ តង់ ញីន ណើ ហៃ!»

៤០ ហះកា ប៉ាណូស បក់ យច តីស ម៉ោញ ដូរ ណារូ កាប កា អែរ ជា «ញ៉ា អ៊ីស អូ អូត កា ប្រ្រៈ ប? អ៊ីស កា ប៉ាណូស ត្រត់ ថូត និះទៅ ដេល។

៤១ ពូ ប៉ាន់តៅ ពិន អា ត្រត់ ហង ខង ពិន ទី ប្រ្រៈ យច តីស ហះកា អែរ អា អូ ទី ប្រ្រៈ យច ញ៉ា អុះ»។

៤២ កេះណោះ អែរ កាប ជា «អី យីស៊ូ! ប៉ាត់ អ៊ីស ម៉ុត រ៉ាំងហៃ រ៉ាំងខ្យា ឡើ បរ អ៊ីស កាចាំង កា អាញ ណើ»។

៤៣ យីស៊ូ តើល អែរ ជា «អាញ បរ រ៉ះ កា អ៊ីស តាទីច ជា ដាវ អា អ៊ីស ចឹង អែរ ពីង ប៉្រង អន់ខូ លូ អាញ ដេល»។

៤៤ ផះ ណោះ យី ដាវ ប៉ង់ សាន់តាត់ ជាឌី ប៉្រង ម៉ាម៉ាំង ក្លិប ទីប ប៉ាថេត ណោះ ទីល ដាវ សិ មង ប៉្រង។

៤៥ ដាវ កា កើត ម៉ាម៉ាំង កាណាត់ ពូ ប៉ុង កាណុង រ៉ាំង រ៉ាម៉ះ កា តាហើក កាតាច់ ប៉ុត។

៤៦ កេះណោះ យីស៊ូ កាប តុត ពុត ជា «អី ពិ! អាញ មប ប៉ាដា ត់ ប៉ាលឹង អាញ ពីង តី អ៊ីស ហង»។ អែរ កាប នីណោះ កេះៗ អែរ កាតាច់ កាសី តាំងហើម តៅ ឡុត។

៤៧ ផ្ទះ ម៉ែគ តាហាន បឺប សារ ណោះ អើ កាប ប៉ានេ ប្រើ៖
ប៊ិកកាតយ័ ជា «ចាបៈ កា ប៉ាណូស អា ដាក់ ត្រង់ តាទីច»។

៤៨ កាប៉ាច់ មួត ប៉ាសុន បក់ ឡា ហៃ សារ ណោះ ផ្ទះ អន់ខែ
បឺប នីណោះ អន់ខែ កា រ៉ូល សីត ទីប អុក ពុត។

៤៩ គួប យីស៊ូ លូ មួត អង់កាន់ បក់ ចាក ពួយ អើ ឡឹង ខេត កា
លីឡេ អន់ខែ តាវ ហៃ សារ ណោះ ឡឹង ចាំងហាយុត។

សារ ពូ តប់ ប៉ាទ្រូ យីស៊ូ

៥០-៥១ ទី កាម៉ាក់ ម៉ោញ ដូរ សិច អើ យូស៊ែប ឡឹង ស្រុក អា
រ៉ាម៉ាថេ ឡាក់ ស្រុក ម៉ះ សុនសាត អ៊ីស្រាអែល អើ ឡាក់ ប៉ាណូ
ស ដាក់ ត្រង់ អ្វៃ ក្បាក់ ប្រើ៖ ពីរ រាំងហៃ រាំងខ្យា។ អើ កា កាំ
ឡាំង កាណុង ក្រំ ពីកសា រ៉ាតីសៗ ដេល ហះកា អើ អូ វែវ ពុត
កាណុង សារ ពូ ប្រើគី អា អុះ។

៥២ អើ ឡាក់ ប៉ាក់ រតី ពីឡាត ភឿ បឺរ អ្យក់ តប់ ប៉ាទ្រូ យីស៊ូ។

៥៣ ប៉ាក់ អើ អ្យក់ ជីរ ប៉ាទ្រូ យីស៊ូ ឡឹង អ៊ឹង គីង កេះ អើ អន់
ហ្នឹង លូ កាណាត់ បាក ដាក់ៗ កេះណោះ អើ ឡាក់ តប់ កាណុង
រ៉ុង អំហ្គោ ឡាក់ ពូ ប្រើគី សាំរ៉ាប់ តប់ ប៉ាទ្រូ។ រ៉ុង អំហ្គោ អា បើ
តានី តប់ ប៉ាទ្រូ បក់ ពៀ អុះ។

៥៤ ដាវ ណោះ ឡាក់ ដាវ ពូ ទ្រៀម សាំរ៉ាប់ ដាវ រ៉ាឡូវ ឡាក់
ក្យាមី ចឹង ទីល កេះ។

៥៥ មួត អង់កាន់ បក់ ចាក ពួយ យីស៊ូ ឡឹង ខេត កាលីឡេ អន់
ខែ ឡាក់ ពួយ ហៃ រ៉ុង អំហ្គោ លូ បឺប ពូ តប់ ប៉ាទ្រូ យីស៊ូ។

៥៦ ប៉ាក់ សីត ប៉ាក់ ហី អន់ខែ ទ្រៀម យឿង បោដូរ លូ សាប៊ូ
ណាំហម។ ប៉ាក់ ទីល ដាវ រ៉ាឡូវ អន់ខែ កា រ៉ាឡូវ ពួយ ចាបាប់
ដេល។

២៤

សារ យ៉េស៊ូវ រឺស សីត ណាវ

១ ប៉ាគី ទីល ដាវ អាទិត កេះ ប៉ាគី តាវ រឺង សារឺង ម្នាត អង់ កាន់ ណោះ អន់ខៃ ឡា ប៉ាគី រឺង អំហ្គោ ទ្រុង ឡា ទីប យៀង បោ ផ្លូវ ឡាក់ អន់ខៃ ទី ទ្រៀម ពៃ ហង។

២ អន់ខៃ ប័ប អំហ្គោ ប៉ាហ្គាល់ ឡាច ឡើង អំបារ រឺង កេះ។

៣ អន់ខៃ កា ម៉ុត កាណុង រឺង អំហ្គោ ណោះ ហៃ អូ ប័ប ប៉ាទ្រូ យ៉េស៊ូវ អុះ។

៤ អន់ខៃ អូ អូ ចឹង យីត នីចម អុះ ឡើង សារ ណោះ ផាឌី ទី កាម៉ាក ពៀរ ដូវ កាសិប ពៀត ខោ អាវ តាតាវ ក្លាក់ អៃ អន់តាវ ក្យាម អន់ខៃ។

៥ អន់ខៃ កាខរ ណូស អ្នក កាខាក់ កុប កល់ កាម៉ាក ពៀរ ដូវ ណោះ កាកាប លូ អន់ខៃ ផា «ញ៉ា ត្រុត អន់ដីស ឡា ណាំង បក់ ទី អាញ រឺស កាណុង ចារ ប៉ាទ្រូ នីអៀ ឡុត ?

៦ អៃ អូ អៃ ហះ ចារ អា អុះ ប្រ្លឹះ បិកកាតយ័ តាគី អង់រឺស សីត អៃ កេះ។ ហត់ កាចាំង ឡើង ប៉ានីវ អៃ រះ កា អន់ដីស ផះ អៃ ប៉ាគី ខេត កាលីឡេ ពៃ ផា

៧ "ប៉ាណូស អាញ ពូ ចឹង មប អន់ ពឹង តី ប៉ាណូស អូ ដាក់ ពូ ចឹង បង់ អាញ ពឹង អ៊ឹង គឹង ហះកា ប៉ែង ដាវ ឡើង ណោះ អាញ ចឹង រឺស សីត"»។

៨ ណោះ អន់ខៃ កា កាចាំង កា ប៉ានីវ យ៉េស៊ូវ រះ។

៩ អន់ខៃ កា សីត ឡើង រឺង រះ សារ ទិណោះ កា ម្នាត សីះ យ៉េស៊ូវ ១១ ដូវ ទីប កា ពូ អន់ទៀត ដេល។

១០ ម្នាក់អង់កាន់ បក់ រ៉ះ សារ ទិណោះ កា ម្នាក់ សីរ ណោះ យី ម៉ារី ឡឹង ស្រុក ម៉ាដាឡា អន់ដា យ៉ូអាន់ លូ ម៉ារី មើត យ៉ាកុប អន់ដា លូ ម្នាក់ អង់កាន់ អន់ទៀត ឡាក់ អ្វែ អន់ខូ លូ អន់ខែ។

១១ ហះកា ម្នាក់ សីរ អូ ស្បឿ អុះ ខង ប៉ានីរ ម្នាក់ អង់កាន់ រ៉ះ ណោះ ហៃ ឡាក់ កា សារ កាប រីល់។

១២ ហះកា ពេត្រុះ អ៊ែ សាតាក់ ឡាក់ ប៉ាក់ រ៉ុង អ៊ែ សាម៉ង់ ហៃ ប៉ប ដឹង កាណាត់ ពូ លម ប៉ាទ្រូ យីស៊ូ អ៊ែ កា រីល សីត ប៉ាក់ ហី ណារ ទីប ញម ខាក់ កា ទី សារ នីណោះ។

សារ យីស៊ូ កាកាប លូ សីរ ពៀរ ដូរ រទ្រង

១៣ ដាវ ណោះ ទៅ ហង ទី សីរ ពៀរ ដូរ ផះ ចាក ឡាក់ ប៉ា ត់ ស្រុក អេម៉ោស ចាំងហាយុត ឡឹង មៀង យេរូសាឡឹម ១១ កាឡូម៉ិត។

១៤ អន់ខែ ផះ អ្វែ កាកាប ឡឹង សារ ឡាក់ ទី កើត ពីរ ណោះ។

១៥ ផះ អន់ខែ កាកាប លូ គូប សោប ជាឌី យីស៊ូ កា ម៉ុត ប៉ាក់ អន់ខែ ចាក អន់ខូ លូ អន់ខែ ដេល។

១៦ ហះកា ប្រ្រះ តាំបឹង ម៉ាត់ អន់ខែ អូ អន់ អន់ហ្គាល់ យីស៊ូ អុះ។

១៧ យីស៊ូ អំបញ្ច អន់ខែ ជា «សារ ញ៉ា អន់ដីស រ៉ះ ផះ អន់ដីស ចាក អា?» អន់ខែ កា តាវ ទីប ម៉ុះ ម៉ាត់ សាំងអយ។

១៨ បក់ សិច ក្លែវប៉ះ តើល ជា «ញ៉ា ទី ដឹង អីស ហង ប កាណុង កាំឡាំង អ្វែ ពីង មៀង យេរូសាឡឹម អូ អូ សារ ឡាក់ ទី កើត កាណុង រ៉ុងរ៉ាំង អា?»

១៩ យីស៊ូ អំបញ្ច ជា «សារ ញ៉ា?» អន់ខែ តើល ជា «សារ រ៉ក់ យីស៊ូ ឡឹង ស្រុក ណាសារែត អ៊ែ ឡាក់ រ៉ាគីយ ប្រ្រះ ឡាក់ ប៉ាំង

ហៀន ទើប អំវាញ អីញ លូ ប្រើគំ ងារ កេង ខាក់ ហះ ម៉ាត់ ប្រ្រឹះ លូ ហះ ម៉ាត់ ប៉ាសុន ទិខូ។

២០ ម្នួត ម៉ែត ក្រាត់ វ៉ាម៉ះ ប្រ្រឹះ លូ ក្រុំ ពឹកសា វ៉ាតីសៗ អន់ខែ មម អែអី អន់ កា ពូ តាត់សុន សារ ប៉ាន់តោ អែអី ពូ កា ប៉ង់ អែអី ពីង អ៊ឹង គីង។

២១ ញីន ម៉ឹង ផា អែអី ណោះ ហង បក់ ទ្រៀម ចឹង តង់ សុនសាត អ៊ីស្រាអែអីល ពិន ទិខូ ហះកា អែអី តោ នីណោះ គ្រឹប ប៉ែង ដាវ កេះ។

២២ ម៉ោញ ណារ៉ូ កាណុង កាំឡាំង ញីន ទី ម្នួត អង់កាន់ បក់ អន់ ដា ប្រើគំ អន់ ញីន ញម ខាក់។ អន់ខែ ឡាំ ប៉ាត់ រ៉ុង ចារ តប់ ប៉ា ទ្រៀ ឡឹង កាំលី ផងម៉ាំង

២៣ ហះកា អូ ប៉ប៉ ប៉ាទ្រៀ យីស៊ូ អុះ។ អន់ខែ កា សីត រ៉ះ ផា ប៉ប៉ បិយ ប្រ្រឹះ រ៉ះ កា អន់ខែ ផា អែអី រ៉ុស សីត កេះ។

២៤ កាំឡាំង ញីន បក់ អន់ដា អន់ខែ ជៀក គូប ឡាំ ប៉ាត់ រ៉ុង ចារ តប់ ប៉ាទ្រៀ ណោះ ដេល ប៉ប៉ ឡាក់ កា សារ ម្នួត អង់កាន់ រ៉ះ ណោះ តាទីច ហះកា អូ ប៉ប៉ យីស៊ូ អុះ»។

២៥ ណោះ យីស៊ូ តើល អន់ខែ ផា «អី ប៉ាណូស អូ ហ្លង់ អូ ហ្លី ពុត អន់ដីស អូ ងាយ ចឹង សៀ ទិ សារ ម្នួត វ៉ាគីយ ប្រ្រឹះ សើត ពៃ រ៉ះ ណោះ អុះ។

២៦ បក់ ប្រ្រឹះ រ៉េស អន់ ប្រើគំ សាដាច់ អែអី ត្រុត់ ទី សារ ឡាំបាក នែវ អា ហិ កេះណោះ ចឹង ម៉ុត វ៉ាំងហៃ វ៉ាំងខ្យា»។

២៧ កេះណោះ យីស៊ូ រ៉ះ ឡឹង សារ អែអី ឡាក់ ពូ ទី ច្រាត់ កាណុង ផាប៉ ប៉ានីវ ប្រ្រឹះ ទិណោះ អន់ កា អន់ខែ សាំយ៉ាំង ឡឹង ផាប៉ ប៉ានីវ ប្រ្រឹះ ម៉ះ រ៉គី ម៉ូសេ លូ ផាប៉ ម្នួត វ៉ាគីយ ប្រ្រឹះ អន់ទៀតៗ ទិ ណោះ។

២៨ អន់ខែ ចាក ប៉ាក់ ក្បាម៍ ចឹង ទីល ស្រុក ណោះ កេះ យីស៊ូ តាត់ អំប្រើគី ប៊ុច ចាក ទ្រូង។

២៩ អន់ខែ ជៀក យីស៊ូ ជា «ចុ ម៉ុត ដំ លូ ញីន ពីង ស្រុក អា ហិ ខង កាងាច កេះ អា ប្លែង ក្បាម៍ ចឹង ម៉ាំង ហង»។ យីស៊ូ កាម៉ុត ដំ អន់ខូ លូ អន់ខែ ដេល។

៣០ អើ អ្នែ សា សាណា អន់ខូ លូ អន់ខែ អើ អ្សក់ ចឹក ណាំ ប៉ាំង ប៉ានេ ប្រើៈ បិកកាតយ៍ កេះណោះ គុ អន់ កា អន់ខែ សា។

៣១ ផះ ណោះ អន់ខែ ប្រ្រាល់ ម៉ាត់ ហៃ យីស៊ូ អន់ហ្គាល់ ហង ហះកា យីស៊ូ ហ៊្យង ឡឹង អន់ខែ តាតិង ឡុត។

៣២ អន់ខែ កាកាប លូ គូប ជា «ផះ អើ កាកាប លូ រះ ប៉ាឡាក់ ឡឹង សារ កាណុង ផាបំ ប៉ានីរ ប្រើៈ អន់ កា ពិន សាំយ៉ាំង រទ្រង ណោះ ពៅ នីចម៍ កាណុង ពុត ពិន អូ ទី សារ ហោក រ៉ត់ ប?»

៣៣ អន់ខែ កា អ្សវ រីល សីត ប៉ាក់ មៀង យេរូសាឡឹម ណារ៉ូ ឡុត បំបំ ម្នុត សីៈ ១១ ដូវ អ្នែ ប៉ាក់ គូប អន់ខូ លូ ម្នុត ពូ អន់ទៀតៗ ណារ៉ូ។

៣៤ ពូ រះ កា អន់ខែ ជា «ពី តាំងឡា ពិន រីស សីត តាទីច កេះ អើ តាំបាង ឡាកោ អន់ កា ស៊ីម៉ុន បំបំ»។

៣៥ ម្នុត សីៈ ពៀវ ដូវ អន់ខែ កា រះ សារ ឡាក់ អន់ខែ ទី បំបំ រ ទ្រង លូ រះ ជា អន់ខែ អន់ហ្គាល់ យីស៊ូ ផះ អើ គុ ណាំ ប៉ាំង។

សារ យីស៊ូ តាំបាង ឡាកោ អន់ កា សីៈ អើ បំបំ ទីឡ

៣៦ ផះ អន់ខែ អ្នែ រះ សារ ណោះ ផាឌី យីស៊ូ កា អន់តាវ ហះ អន់តិគី កាំឡាំង សីៈ ទិណោះ លូ កាប ជា «ហាក់ អន់ អន់ដីស ទី សារ សាណុក សារ៉ាក ពិ»។

៣៧ អន់ខែ អ្នក កាខរំ ណូស ខង សាម៉ីគី កា ប៉ាទ្រូ បាំងអ្នក។

៣៨ យីស៊ូ កាប កា អន់ខែ ជា «ញ៉ា ត្រត់ អន់ដីស កាខរំ ណូស អ្នក នីអៀ? ញ៉ា ត្រត់ អន់ដីស ទី សារ សង់សៃ កាណុង ពុត នី អៀ ឡុក?

៣៩ ហត់ ហៃ ជុង តី អាញ យី អាញ តាទីច ហត់ សាប៉ាត់ ហៃ ប៉ាទ្រូ អូ ទី បាំងឡៃ អូ ទី កាន់តឹង ឡាក់ កា អាញ អុះ»។

៤០ អែរី កាប នីណោះ កេះ។ អែរី តាំបាង ជុង តី អន់ កា អន់ខែ ប៊ីប៊ី តាំងហាល ពូ ប៊ីង។

៤១ ហះកា មូត សីះ បើ សៀ អុះ ខង អន់ខែ ហោក អន់ដើរ ញម អន់ដើរ។ ទីល នីណោះ យីស៊ូ អំបញ្ច លូ អន់ខែ ជា «ហះ ចារ អា ទី សាណា ញ៉ា អន់ដីស សា?»

៤២ ពូ អ្នក កា តាទៀង ម៉ោញ កាតុ អន់ កា អែរី។

៤៣ យីស៊ូ កា អ្នក កេះណោះ សា ហះ ម៉ាត់ អន់ខែ ទិខូ។

៤៤ កេះណោះ អែរី រ៉ះ ជា «សារ អា ហង អាញ រ៉ះ កា អន់ដីស ផះ អាញ អែរី អន់ខូ ពៃ យី ត្រត់ តាត់ អង់កេះ គ្រីប សារ ឡាក់ ទី ច្រាត់ រ៉ះ ឡឹង សារ អាញ យី កាណុង ផាប ចាបាប ប្រ្រះ ម៉ះ ម៉ូសេ យី កាណុង ផាប មូត វ៉ាគីយ ប្រ្រះ លូ កាណុង ផាប អញសៃ ប៉ានេ ប្រ្រះ ដេល»។

៤៥ យីស៊ូ កា ប្រឹក្តី អន់ អន់ខែ អូ ហ្លង់ ឡឹង សារ កាណុង ផាប ប៉ានីរ ប្រ្រះ។

៤៦ អែរី កាប ជា «សារ អា ហង ឡាក់ ទី ច្រាត់ រ៉ះ ជា យី បក់ ប្រ្រះ រឺស អន់ ប្រឹក្តី សាដាច់ ត្រត់ ទី សារ ឡាក់ បាក ទីប តៅ ហះ កា ប៉ាត់ ទីល ប៊ីង ដាវ កេះ អែរី ចឹង រឺស សីត។

៤៧ កេះណោះ ពូ ចឹង រ៉ះ កា គ្រឹប សុនសាត ញន អំរាញ អាញ ប្រើ ពូ បុិនពែង ពុត ពៀក ម៉ាត់ ប្រ្លៈ ចឹង អូ អ្សក់ យ៉ូ សារ យច ពូ យី ត្រគ់ រ៉ះ កា ពូ អ្សក់ ឡឹង មៀង យេរូសាឡឹម អា លើយ។

៤៨ យី អន់ដីស ហង ត្រគ់ រ៉ះ ឡឹង សារ ឡាក់ អន់ដីស ទី បំបំ ណោះ។

៤៩ ហៃ អាញ ចឹង អន់ ប៉ាងាត់ ប៉ាលឹង ដាក់ កាខាក់ កា អន់ ដីស ឡាក់ កា ពី អាញ ទី សាញ៉ា ពែ ហះកា ហត់ អន់ដីស អ្នែ ពីង មៀង យេរូសាឡឹម អា ក្យាក់ អន់ ទីល អន់ដីស ទី សារ អំរា ញ អីញ ឡឹង ប្លែង»។

៥០ ឡែង ឡឹង ណោះ អ៊ែ ប៉ាណាំ មូត សីះ ឡាច់ តែង ឡឹង មៀង លើយ ទីល ស្រុក បេតថានី អ៊ែ លីក តី អន់ សារ ដាក់ កា អន់ខែ។

៥១ ផះ យីស៊ូ កាកាប អន់ សារ ដាក់ ប្រ្លៈ បិកកាតយ័ ប៉ោក ឡាច់ អ៊ែ ឡឹង អន់ខែ អ្សក់ ហារ ពីង ប្លែង។

៥២ អន់ខែ កា កាដាប សាំប្លៈ អ៊ែ កេះណោះ អន់ខែ កា រ៉ូល សីត ប៉ាត់ មៀង យេរូសាឡឹម ណារ ទីប ទី ពុត ពៀក ហោក រ៉ត់ ខាក់។

៥៣ អន់ខែ អ្នែ កាណុង ចារ រោង រ៉ាមៈ លើយ លូ ប៉ានេ ប្រ្លៈ។

គម្ពីរភាសាខ្មែរ

Tampuan: គម្ពីរភាសាខ្មែរ (Bible)

copyright © 2020 Wycliffe Bible Translators, Inc.

Language: (Tampuan)

Contributor: Wycliffe Bible Translators, Inc.

The printed NT was published by:

The Bible Society in Cambodia

P.O. BOX 534, Phnom Penh, Cambodia

(+855) 23-640 3706

info@biblecambodia.org

www.biblecambodia.org

All rights reserved.

2020-11-28

PDF generated using Haiola and XeLaTeX on 18 Apr 2025 from source files
dated 29 Jan 2022

742035d0-b3fa-5410-b953-8d4e296ae650